



ក្រសួងអប់រំ យុវជន និងកីឡា

សម្រាប់លក់

ភាសាខ្មែរ

១០



គ្រឹះស្ថានបោះពុម្ពនិងចែកចាយ



ក្រសួងអប់រំ យុវជន និងកីឡា

ភាសាខ្មែរ

ថ្នាក់ទី

90



បោះពុម្ពផ្សាយដោយ

គ្រឹះស្ថានបោះពុម្ពនិងចែកចាយ

អគារ ១៤៨ មហាវិថី ព្រះនរោត្តម ភ្នំពេញ

គណៈកម្មការពិពន្ធ

លោក យិន ធី

លោកស្រី អៀ ចាន់នារី

លោកស្រី ម៉ៅ តាន់ណារី

លោក ណាន ម៉ារ៉ាឌី

លោក ព្រៃ សំបូរ

អ្នកវាយអត្ថបទ

លោក សេង តុងបុត្តា

វិចិត្រករ

លោក យុន សុវណ្ណវិថី

អ្នករៀបរៀង

លោកជំទាវ ទន់ សាអ៊ឹម

អ្នករចនាទំព័រ

លោក គង់ ចិត្រា

គណៈកម្មការពិនិត្យ

លោកស្រី ញេប ពិដោរ

លោក នៅ ស៊ិន

បានទទួលការអនុញ្ញាតឱ្យបោះពុម្ពផ្សាយពី **ក្រសួងអប់រំ យុវជន និងកីឡា**
តាមប្រកាសលេខ ១០៩៣ អយក.ប្រក. ចុះថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១០
ដើម្បីប្រើប្រាស់នៅតាមសាលារៀន ។

ហាមថតចម្លងសៀវភៅនេះ

រក្សាសិទ្ធិ ©

គ្រឹះស្ថានបោះពុម្ពនិងចែកចាយ

បោះពុម្ពឆ្នាំ 2016

ISBN 9-789-995-000-967

អារម្ភកថា

សៀវភៅភាសាខ្មែរថ្នាក់ទី ១០ នេះ បាននិពន្ធឡើងតាមកម្មវិធីសិក្សាថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា ។ សៀវភៅនេះបន្តពង្រឹងនិងពង្រីកសមត្ថភាពអាន និយាយ ស្តាប់ និងសរសេរពីមធ្យមសិក្សាបឋមភូមិ ឱ្យកាន់តែប្រសើរឡើងថែមទៀត ។

សៀវភៅនេះបង្ហាញអំពីប្រធានបទសំខាន់ៗស្តីពី មោទនភាពជាតិ អត្តសញ្ញាណជាតិ ការគោរពបូជា ការទទួលស្គាល់ការពិត ភាពជាពលរដ្ឋ ។ល។ ដើម្បីរួមចំណែក អភិវឌ្ឍគំនិតប្រាជ្ញា ស្មារតី និងការទទួលខុសត្រូវរបស់កុលបុត្រ កុលធីតាខ្មែរចំពោះជាតិមាតុភូមិ ។ មេរៀននៅក្នុងសៀវភៅនេះនឹងជួយអ្នកសិក្សា ឱ្យទទួលបានចំណេះដឹងនិងបំណិនកាន់តែស៊ីជម្រៅ និងច្បាស់លាស់ ទៅលើអត្ថបទអក្សរសិល្ប៍ប្រជាប្រិយ បុរាណ ទំនើប អត្ថបទអត្តាធិប្បាយ ល្ខោនចំរៀង របាំ វេយ្យាករណ៍ និងសំណេរជាច្រើនដូចជា បំពេញទំរង់បែបបទផ្សេងៗ តាក់តែងរឿងតែងសេចក្តី អត្ថបទព័ត៌មាន វិភាគអត្ថបទជាដើម ។ល។

តាមរយៈខ្លឹមសារ បំណិន សំណួរ លំហាត់ ការសិក្សាពាក្យគន្លឹះ នៅក្នុងសៀវភៅនេះ នឹងជំរុញឱ្យអ្នកមានការអភិវឌ្ឍនិងទទួលបានបំណិន ចំណេះដឹងកាន់តែស៊ីជម្រៅថែមទៀតលើផ្នែកភាសាខ្មែរ ដើម្បីតម្រង់ទិសការសិក្សានៅថ្នាក់បន្តទៀត ។

គណៈកម្មការនិពន្ធសង្ឃឹមថា សៀវភៅភាសាខ្មែរថ្នាក់ទី ១០ ថ្មីនេះនឹងក្លាយជាមិត្តដ៏ល្អរបស់អ្នកជាពុំខាន ។

សូមឱ្យការសិក្សារបស់ប្អូនៗទទួលបានជោគជ័យជានិច្ច ។

គណៈកម្មការនិពន្ធ

បញ្ជីអត្ថបទ

ទំព័រ

១. មោទនភាពជាតិ.....	១
២. អត្តសញ្ញាណជាតិ.....	៣៣
៣. ការគោរពបូជា.....	៥៧
៤. សប្បុរសធម៌.....	៨៧
៥. សោភ័ណភាសា.....	១១៣
៦. ការទទួលស្គាល់ការពិត.....	១៣៥
៧. ភាពជាពលរដ្ឋ.....	១៥៧
៨. ការសំរេចចិត្ត.....	១៨១
៩. សោភ័ណសិល្បៈ.....	១៩៧
១០. ជំនឿ.....	២១៧

មោទនភាពជាតិ



ប្រទេសយើងក្នុងសម័យបុរាណកាល ជាជនរុងរឿង ខ្ពង់ខ្ពស់ ថ្លៃថ្នូរ មានឈ្មោះល្បីជាងគេនៅ អាស៊ីអាគ្នេយ៍យើងនេះ ។ ទឹកដីល្អផ្លូវផងដោយសម្បត្តិធម្មជាតិ សម្បត្តិវប្បធម៌ដ៏ថ្លៃថ្នូរនិងច្រើនមហិមា ជាកេរដំណែលមិនអាចកាត់ថ្លៃបាន ដែលដួនតាខ្មែរបន្សល់ទុកសម្រាប់កុលបុត្រ កុលធីតាខ្មែរគ្រប់ ជំនាន់ ។ មរតកទាំងអស់នេះហើយ ដែលធ្វើឱ្យយើងជាកូនខ្មែរជំនាន់ក្រោយ មានមោទនភាពជាតិ ក្រៃលែង ។

សេចក្តីស្រឡាញ់ ការពេញចិត្ត ការលើកតម្កើង ការឱ្យតម្លៃខ្ពស់ចំពោះជាតិខ្លួនត្រូវតែសំដែង ចេញជាការចូលរួមយ៉ាងសកម្មក្នុងការកសាង ការពារ និងអភិវឌ្ឍជាតិ ។ ក្នុងមេរៀននេះអ្នកនឹងបាន សិក្សាអំពីប្រវត្តិឈ្មោះភូមិ ស្រុកមួយចំនួនរបស់ខ្មែរ និងស្មារតីជម្នះការលំបាកគ្រប់បែបយ៉ាងក្នុងបុព្វ ហេតុជាតិ ទឹកដី ។ ទន្ទឹមនឹងនេះ អ្នកនឹងបានសិក្សាបំណិនមួយចំនួនដូចជា កាលអាកាស លក្ខណៈ តថៈរបស់រឿង ការសង្ខេប និងសំណេរចំពេញលិខិតឯកជនមួយចំនួន ។



កាលអាកាស

នៅក្នុងរឿងនីមួយៗ យើងតែងសង្កេតឃើញមានការផ្លាស់ប្តូរ ប្រែប្រួលពេលវេលានិងទីកន្លែង នៃការប្រព្រឹត្តទៅនៃដំណើររឿង ។ ពេលវេលាអាចជា ពេលយប់ ពេលថ្ងៃ រដូវកាល ខែ ឆ្នាំ ... និង ទីកន្លែងអាចជាកន្លែងដែលស្ថិតនៅក្នុងផ្ទះ ភូមិ ស្រុក ឬក្នុងព្រៃ លើអាកាស ស្ថានមនុស្ស ស្ថានសួគ៌ ស្ថាននរក ... ។ ដូចម្តេចហៅថា កាលអាកាស ?

ចូរពិនិត្យឧទាហរណ៍ខាងក្រោម :

សម័យទីក្រុង តាំងទីនៅឧត្តុង្គ នៅស្រុកសម្បូរ ខេត្តក្រចេះ មានចៅអធិការវត្តមួយអង្គ ជាអ្នក ប្រព្រឹត្តរៀននូវវិជ្ជាវេទមន្តអាគម ហើយជាអ្នកចេះចិញ្ចឹមក្រពើ ។ លោកគ្រូចៅអធិការនោះ ចិញ្ចឹម ក្រពើមួយ ទុកដូចជាកូនសិស្សរបស់លោក ។ ក្រពើនោះរស់នៅក្នុងទន្លេមេគង្គ ជាទន្លេដែលប្រកប ដោយទឹកជ្រៅមានត្រីច្រើន ។ លោកឱ្យឈ្មោះក្រពើនោះ "អាធន" ។

សម័យមួយ កាលព្រះមហាក្សត្រទ្រង់គង់នៅក្រុងឧត្តុង្គ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ ប្រឈួនជាខ្លាំង ។ ព្រះអង្គស្រឡាញ់ព្រះរាជបុត្រីយ៉ាងខ្លាំងឥតឧបមា ព្រះអង្គទ្រង់ខ្សឹកខ្សួលតក់ស្លុតជា ពន្លឹក ហើយទ្រង់ឱ្យជ្រើសរើសរកពេទ្យហ្ម ដែលពូកែមានឈ្មោះល្បីអស្ចារ្យមកព្យាបាលព្រះរាជបុត្រី ព្រះអង្គ ក៏ប៉ុន្តែគ្មានគ្រូណាមួយអាចរំលែកទុក្ខព្រះរាជបុត្រីបានឡើយ ។ ហេតុនេះបានជាព្រះមហា ក្សត្រទ្រង់ឱ្យនិមន្តចៅអធិការវត្តសម្បូរដែលមានឈ្មោះពូកែល្បីជាងគ្រូពេទ្យទៀតមកព្យាបាល ។

ការធ្វើដំណើរតាមទន្លេមេគង្គដោយកប៉ាល់ ពីស្រុកសម្បូរទៅឧត្តុង្គក្នុងសម័យនេះតែ ២ ថ្ងៃទេ តែក្នុងសម័យទីក្រុងតាំងនៅឧត្តុង្គនោះ គេធ្វើដំណើរដោយទូកជាយូរថ្ងៃ ព្រោះទន្លេនោះ មុនពេលទៅ ដល់ក្រចេះមានទឹកហូរស្រួលល្អទេ តែចាប់ពីក្រចេះទៅ ត្រូវឆ្លងទឹកហូរក្នុងខ្លាំងៗនិងមានថ្មស្រួចៗដុះ នៅក្នុងទឹកដោយអន្លើៗ ។

លោកគ្រូចៅអធិការនិមន្តព្យាបាលព្រះរាជបុត្រី ព្រះរាជបុត្រីក៏បានស្រាកស្បើយជំងឺធ្ងន់គ្រាន់បើ ប៉ុន្តែព្រះមហាក្សត្រទ្រង់ពុំអនុញ្ញាតឱ្យលោកគ្រូចៅអធិការវិលទៅវិញភ្លាមទេ ទ្រង់ឱ្យលោកនោះរង់ចាំ ថែទាំជំងឺព្រះបុត្រី លុះត្រាតែជាស្រឡះមែនទែនសិន ។

និយាយអំពីអាធនដែលនៅស្រុកសម្បូរ វាទន្ទឹងមើលផ្លូវលោកគ្រូរបស់វាជាយូរខែថ្ងៃពុំឃើញ វិលមកសោះ វាកើតមានសេចក្តីស្រងូតស្រងាត់នឹករលឹកដល់លោកគ្រូវាជាអនេក ។ ថ្ងៃមួយវាប្រួយ ខ្លាំងពេក វាក៏ហែលចេញពីទីលំនៅទៅតាមដងទន្លេមេគង្គឆ្ពោះត្រង់ទៅតាមលោកគ្រូវានៅឧត្តុង្គ ។ វាធ្វើដំណើរពីស្រុកសម្បូរទៅដល់ឆ្នងគ្មានជួបប្រទះនិងសត្រូវ ឬគ្មានអន្តរាយអ្វីដល់ខ្លួនវាសោះ ប៉ុន្តែ លុះវាទៅដល់ភ្នំមួយឈ្មោះ "ភ្នំសុពណ៍កាលី" វាបានជួបនឹងក្រពើមួយជាក្រពើសាហាវភ្លាហាន

ឈ្លានពានណាស់ ដោយក្រពើនោះក្រវែក្រោធនឹងអាធនដែលហែលកាត់ទីលំនៅរបស់វា វាក៏រកឡើង ជាលរាលឈ្លោះ ប៉ុន្តែដោយអាធនមានកិច្ចសន្តិវាចន៍ដូចនិងលោកគ្រូរបស់វា។ ក៏ដោះដៃរត់អំពីក្រពើ កំណាចនេះទៅ ។ [...]

(ដកស្រង់ពីរឿងក្រពើឈ្លោះអាធន ប្រជុំរឿងព្រេងខ្មែរភាគ៥)

តាមឧទាហរណ៍ខាងលើ ដំណើររឿងប្រព្រឹត្តទៅតាមពេលវេលានិងទីកន្លែងដូចខាងក្រោម :

ពេលវេលា : សម័យមួយ យូរថ្ងៃ យូរខែថ្ងៃ ថ្ងៃមួយ ... ។

ទីកន្លែង : រាជវាំងឧត្តុង្គ ស្រុកសម្បូរ ខេត្តក្រចេះ ទន្លេមេគង្គ ... ។

កាលអាកាស គឺជាពេលវេលា និងទីកន្លែងដែលដំណើររឿងប្រព្រឹត្តទៅ ។ ពេលវេលា និងទីកន្លែងនៃរឿង ជួនកាលអ្នកនិពន្ធលើកឡើងតាមស្ថានភាពពិតជាក់ស្តែង ជួនប្រឌិតឡើងតាម មនោគតិរបស់ខ្លួន ។

លំហាត់

ចូរអ្នកបង្ហាញកាលអាកាសរបស់រឿងខាងក្រោម :

១. [...] បន្ទាប់ពីនេះ ភាគហេពបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួលមួយមានដើមរលួសម្លប់ ត្រឈៃល្អ ក៏ឈប់សម្រាកនៅទីនោះ បានជាទីនោះហៅ ភូមិរលួស នៅក្នុងស្រុកសូទ្រនិគម ខេត្ត សៀមរាបសព្វថ្ងៃនេះ ។ តពីនោះភាគហេនិងបក្សីចាំក្រុង បានសុំដោយសារទូកគេមកដល់ខេត្តជើង ព្រៃ កងទ័ពបានតាមមកជិតទាន់ ក៏នាំបក្សីចាំក្រុងពួនក្នុងព្រៃមួយ ។ វេលាយប់នោះមានមូសច្រើន បក្សីចាំក្រុងបួងសួងថា “បើខ្ញុំមានបុណ្យ សុំកុំឱ្យមានមូសក្នុងទីនេះ” ។ ការបួងសួងនេះបានសម្រេច ដូចបំណងមែន ។ ទីទួលដែលភាគហេពួននេះ មានឈ្មោះ ទួលគហេ នៅតំបន់រកាកោង ស្រុកមុខ កំពូល ខេត្តកណ្តាលសព្វថ្ងៃនេះ ។

លុះព្រឹកឡើង ភាគហេក៏នាំបក្សីចាំក្រុងរត់បន្តទៀតដល់មាត់ទន្លេ តែគ្មានទូកឆ្លងឡើយ បក្សី ចាំក្រុងក៏អធិដ្ឋានថា បើខ្ញុំមានបុណ្យវាសនាត្រូវបានសោយរាជ្យ និងទំនុកបម្រុងព្រះពុទ្ធសាសនាមែន សូមឱ្យដើមរកាកោងត្រើយខាងជើងកោងទៅ ឯដើមល្វាខាងត្បូងទេរមក ។ ដើមឈើទាំងពីរក៏ទេររក គ្នាដូចការអធិដ្ឋានមែន ភាគហេក៏ពបក្សីចាំក្រុងឆ្លងតាមដើមឈើទាំងពីរនោះរួចទៅ ។ ដើមឈើទាំង ពីរក៏ងើបឈរត្រង់ដូចដើមវិញ ទើបទីនោះនៅត្រើយខាងជើងមានឈ្មោះថា រកាកោង ស្ថិតនៅក្នុង ទឹកដីស្រុកមុខកំពូល ឯត្រើយខាងត្បូងមានឈ្មោះថា ល្វាទេរ ស្ថិតក្នុងទឹកដីស្រុកស្រីសន្ធរសព្វថ្ងៃ នេះ ។ [...]

(ដកស្រង់ពីរឿង វត្តវិហារសួគ៌ ប្រជុំរឿងព្រេងខ្មែរ ភាគ៥)


២. រឿងរត្តសំពៅប្រាំ

ក្នុងកាលកន្លងយូរមកហើយ មានស្តេចខ្មែរយើងមួយព្រះអង្គព្រះនាមព្រះចៅ រឿងដើមនៃ ក្សត្រអង្គនេះ គឺព្រះអង្គជាព្រះអង្គម្ចាស់ មានការតូចព្រះទ័យនិងចិត្ត ដែលតម្រូវឱ្យព្រះអង្គគោរព បូជាព្រះអនុជពៅ ម៉្លោះហើយទ្រង់យាងចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្សពួកនាយពីររាជវាំង ទៅ ដល់ឆ្នេរខ្សាច់មួយ ដែលមានដើមធុកមួយដើមដុះនៅកណ្តាលវាលខ្សាច់នោះ ។ ព្រះអង្គបញ្ឈប់ ពលរេហ៍នៅទីនោះសម្រាកកាយក្រោមដើមធុក ។ ពេលព្រលឹមស្ងាងឡើង ព្រះអង្គយាងមួយព្រះអង្គ ឯងលំហែកាយតាមសមុទ្រ ។ លុះធ្វើដំណើរកាន់តែឆ្ងាយទៅៗ ស្រាប់តែឮសូរសំឡេងមនុស្សអ្វីអរ ព្រះអង្គក៏យាងទៅជិត ហើយបានជួបនឹងនាងនាគដែលកំពុងនាំភិលៀងមកកម្សាន្តឆ្នេរសមុទ្រនោះ ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏យល់ព្រម តែសុំឱ្យព្រះអង្គតោងកន្ទុយនាងនាគ ដើម្បី ជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះបាទភ្នំដង្កាន់ជាព្រះវរចិត្ត ។ លុះព្រះអង្គតាមព្រះនាង ទៅដល់ឋាននាគអស់រយៈប្រាំពីរថ្ងៃ ក៏សុំលាព្រះចិត្តក្មេក នាំមហេសីវិលមកឋានមនុស្សវិញ ។ កាល នោះព្រះបាទភ្នំដង្កាន់ ក៏បានរៀបចំប្រដាប់ប្រដាជាទ្រព្យមានតម្លៃចំនួនប្រាំសំពៅ ដើម្បីដង្ហែព្រះរាជ បុត្រ មកគ្រប់គ្រងនៅឋានមនុស្សលោក ។ សំពៅទាំងប្រាំនេះចើកក្តោងសំដៅដល់មាត់សមុទ្រ ក៏ចូល ចតតម្រៀបគ្នា រើប្រដាប់ប្រដាចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅរកទីណាមួយមានដីទួលខ្ពស់ រៀបចំកសាងជាទីក្រុង ។ ឯសំពៅទាំងប្រាំនោះ ក៏បញ្ឈរទុកសម្រាប់ព្រះអង្គមានដំណើរទៅណាមក ណា ទ្រង់គង់ក្រសាលតាមព្រះចិត្ត ។ ពលរេហ៍ទាំង ៥០០ នាក់ ក៏ដង្ហែព្រះចៅនិងនាងនាគទៅចាប់ ស្ថាបនាទីក្រុង រាជនិវេសន៍ទាំងអស់គ្នាបានទៅ នៅសល់តែសំបកសំពៅ ។ លុះអស់កាលជាយូរ លង់ក្រោយមក ឆ្នេរសមុទ្រក៏ចេះតែស្រុតស្រកឆ្ងាយទៅៗ ដឹកកាន់តែដុះខ្ពស់ឡើងៗសំពៅទាំង ៥ នោះក៏ក្រៀមនៅជាប់នឹងច្រាំងហើយយូរៗទៅក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅក្នុងដីនៅសល់តែក្តោង ទាំង៥ ដែលគេឃើញសព្វថ្ងៃនេះ ។

(ដកស្រង់ពីរឿងរត្តសំពៅប្រាំ ប្រជុំរឿងព្រេងខ្មែរភាគ ៦)



រឿង ភ្នំបាយដំកោរ នៅខេត្តតាកែវ



ក. សិក្សាពាក្យគន្លឹះ

- ឧបាយកល (ន) : កិច្ចការ ល្បិចល្បួងយ៉ាងល្អិតម៉ត់ចត់ ។
- ព្រះសិរសា (ន) : រ.ស ក្បាល ។
- នមស្ការ (ន) : កិរិយាថ្វាយបង្គំ ការក្រាបប្រណិប័តន៍ នឹកគុណ ... ។
- យុត្តា (ន) : ឧបករណ៍ បោះទៅក្នុងទឹកសម្រាប់ចតនាវា សំពៅកុំឱ្យរសាត់ ។
- បព្វតា (ន) : ភ្នំ ។
- ព្រះពន្លា (ន) : រោង ឬសាលាដែលគេសង់សម្រាប់ថ្វាយព្រះរាជាកង់ប្រថាប់បណ្តោះ

អាសន្ន ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអ្នកអានអត្ថបទនេះ អ្នកត្រូវយកចិត្តទុកដាក់កត់ចំណាំសេចក្តីលំអិតសំខាន់ៗ ដើម្បី ត្រៀមឆ្លើយទៅនឹងសំណួរទាក់ទងនឹងកាលអាកាស លក្ខណៈតថៈនៃរឿង និងខ្លឹមសារអត្ថបទ ។

គ. អត្ថបទ

ក្នុងសម័យព្រេងនាយ នៅប្រទេសខ្មែរមានស្តេចមួយព្រះអង្គព្រះនាមព្រះបាទបាយ័ង មានព្រះ ដំណាក់នៅភ្នំដងវែក មានអគ្គមហេសីល្អណាស់ ព្រះនាមព្រះនាងសក់ក្រអូប ។ ព្រះនាងប្រកបដោយ រូបនោមនិងព្រះភក្ត្រល្អប្រិមប្រិយ សម្បុរភ្លឺថ្លាដូចនាងទេពធីតា ក្លិនក្រអូបសាយចេញជុំវិញព្រះកាយ មួយយោជន៍ ល្បីកិត្តិយសសុសាយទៅដល់ព្រះចៅសៀម ។ ព្រះចៅសៀមក៏ចាត់ឱ្យមនុស្សមកស៊ើប អង្កេតបានដឹងពិតថាព្រះនាងល្អឆើតមែនដាច់ស្រីទាំងឡាយ ជាស្រីបរិបូណ៌ដោយលក្ខណៈគ្រប់យ៉ាង ។

ស្តេចសៀមរកឧបាយកលចូលមកចាប់ព្រះនាងយកទៅ ដើម្បីជាកិត្តិយសប្រទេសខ្លួន ។ ស្តេច បាយ័ងទ្រង់ជ្រាបការដូច្នោះ ក៏នាំព្រះអគ្គមហេសី ពួកស្រីស្នំក្រមការ និងពលសេនាទាំងឡាយចុះ សំពៅភ្ញៀសព្រះអង្គរត់ចេញចោលព្រះដំណាក់ទាំងវេលាយប់ ដោយបើកសំពៅសំដៅទៅទិសអា គ្នេយ៍ ។ មុននឹងស្តេចយាងចេញ ទ្រង់លើកព្រះហស្តប្រណម្យដាក់លើព្រះសិរសាសច្ចាបន់ស្រន់ទេវតា រក្សាទឹកថា សូមឱ្យបានសម្រេចសេចក្តីប្រាថ្នាបីប្រការគឺ

- ១. សូមឱ្យបានសេចក្តីសុខក្នុងដំណើរផ្លូវសាគរ
- ២. សូមកុំឱ្យពួកសៀមតាមទាន់
- ៣. សូមឱ្យជួបប្រទះកន្លែងជាទីគាប់ចិត្ត ។

បើបានសម្រេចដូចបំណង និងការព្រះកេសាថ្វាយ ។ ស្តេចទ្រង់ព្រួយព្រះទ័យជាខ្លាំង ទ្រង់ បើកសំពៅទាំងយប់ទាំងថ្ងៃគ្មានឈប់ឈរ ។ លុះទ្រង់ប្រមើលមើលឃើញថា ចេញមកបានឆ្ងាយ ណាស់ហើយ ទើបទ្រង់ងាកទៅរកតំបន់មួយដើម្បីចតសំពៅ ។ ជួនជាខណៈនោះ ខ្យល់ព្យុះមកដល់ បក់បោកសំពៅឱ្យរិលរលំចង្អុត ទើបទីត្រង់នោះមានឈ្មោះថា ភូមិបាក់ចង្អុត ជាប់មក តែសព្វថ្ងៃគេ ហៅក្លាយជាភូមិបាក់កូត ។ ស្តេចទ្រង់ភ័យហើយលើកព្រះហស្តអំពាវនាវ “ឱ្យបាត់ខ្យល់ព្យុះទ្រង់នឹង សូមសែនថ្វាយដល់ពួកអារក្សទឹកទាំងឡាយ” ។ គ្រានោះខ្យល់ព្យុះក៏សាបសូន្យអស់ សំពៅទៅបាន បន្តិចទៀតឈប់បោះយុត្តាចត ទើបទីនោះមានឈ្មោះថា កន្លែងចត ជាប់មក តែសព្វថ្ងៃនេះគេហៅថា ភូមិកន្លែងចត ហើយហៅក្លាយជា ភូមិចត ។ ការឈប់ចតនេះ ដើម្បីរៀបចំចំណីអាហារសែនព្រេន ថ្វាយអារក្សទឹកនិងធ្វើចង្អុតសំពៅជាថ្មី ។ ត្រង់តំបន់ដែលថ្វាយអាហារនោះ មានឈ្មោះជាប់មកដល់សព្វថ្ងៃថា ភូមិសែនបន់ ។ ទាំងបីកន្លែងនេះ ស្ថិតនៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

លុះសម្រេចកិច្ចនៅកន្លែងនេះសព្វគ្រប់ហើយ ទ្រង់ក៏ចេញសំពៅទៅទៀតសំដៅទៅទិស
អាគ្នេយ៍ដដែល ។ លុះដល់កន្លែងមួយសំពៅឆ្ងាយ ទ្រង់ក៏ចាប់ធ្វើសំពៅបណ្តើរមើលទៅបណ្តើរ ។ ត្រង់
កន្លែងនោះជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថា សំពៅឆ្ងាយ ។ សំពៅមើលបន្តិចទៀតទៅដល់កន្លែង
មួយឃើញមានស្បូវដុះជាច្រើន ក៏បោចស្បូវនោះចុកសំពៅដែលឆ្ងាយ ។ កន្លែងនោះជាប់ឈ្មោះមក
ដល់សព្វថ្ងៃថា ភូមិព្រែកស្បូវ ហើយមើលសំពៅធ្វើដំណើរទៅទៀតដល់កន្លែងមួយទៀត ព្រះនាងសក់
ក្រអូបទ្រង់កើតទុក្ខព្រួយព្រះហឫទ័យច្រើនប្រការ ណាមួយព្រួយអំពីសំពៅដែលចេះតែទៅរកទិស
សំណាក់មិនឃើញ ណាមួយព្រួយអំពីពួកសៀមថា មុខជាគេនឹងតាមមកមិនខាន ។ ព្រះនាងទ្រង់អុជ
ទៀននមស្ការបន់ស្រន់ដល់អារក្សទឹក អារក្សគោក អ្នកតាព្រៃភ្នំក្រំថ្ម សព្វទឹកកន្លែងថា សូមឱ្យបានជួប
នឹងទីសុខប្រសើរ សូមឱ្យចោរសៀមចិត្តអប្រិយបរាជ័យវិនាសក្នុងសាគរ ។ ត្រង់កន្លែងដែលព្រះនាង
អុជទៀនបន់នោះ នៅជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃហៅថា ភូមិអន្លង់ទៀន ។

ពិធីនមស្ការអំពាវនាវរបស់ព្រះនាងនោះ បានសម្រេចដូចសេចក្តីប្រាថ្នាមែន គឺសំពៅស្តេច
សៀមដែលបានបញ្ជូនពលចំនួនមួយសែននាក់ឱ្យចេញទៅតាមស្តាត់រកព្រះនាងនោះ ជ្រួសជ្រួតគ្នា
ដោយសំពៅស្តេចបាយ័ន ចេញផ្លូវក្រោមផ្នែកខាងកើត សំពៅសៀមចេញផ្លូវលើផ្នែកខាងលិច ។
ក្រោយពេលដែលព្រះនាងបន់ស្រន់រួចហើយ សំពៅស្តេចបាយ័នក៏ងាកសំដៅទៅទិសនិរតីបន្តិច ។
បន្ទាប់ពីនោះស្រាប់តែមានខ្យល់ព្យុះយ៉ាងសម្បើមអស្ចារ្យ បក់បោកសំពៅសៀមខ្ទេចខ្ទីលិចលង់ងាប់
អស់ពួកពលនៅក្នុងមហាសាគរ ។ ត្រង់កន្លែងនោះមានឈ្មោះថា ភូមិសែនលង់ ជាប់មក តែសព្វថ្ងៃ
គេហៅក្លាយមកថា ភូមិសន្តុង វិញ ។

ចំណែកសំពៅស្តេចបាយ័ន កាលមើលឃើញត្រង់ទៅទិសនិរតី ស្តេចទតឃើញកោះនិងភ្នំច្រើន
ត្រៀមត្រា ព្រះអង្គក៏ចូលទៅបោះយុថ្នាចតសំពៅនៅក្បែរកោះមួយ ស្តេចយាងឡើងទៅលើកោះនោះ
ដើម្បីរកកន្លែងសមគួរនឹងជ្រក ។ ព្រះអង្គបានទតឃើញកន្លែងដ៏ល្អៗជាច្រើន ប៉ុន្តែមិនសូវគាប់ព្រះទ័យ
ក៏ឱ្យពួកពលជញ្ជូនអីវ៉ាន់ចេញពីសំពៅ នាំព្រះអគ្គមហេសីយាងចូលទៅក្នុងព្រៃច្រកបព្វតា ហើយចត
សំពៅនៅត្រង់កន្លែងនោះ ។ គ្រាន់តែស្តេចយាងចេញផុតភ្លាមមហាមេឃក៏ងងឹតបណ្តាលឱ្យទៅជាមាន
ភ្លៀងផ្គុំយ៉ាងខ្លាំង ។ ក្រោយពីស្តេចនិងព្រះនាងព្រមទាំងព្រះបរិពារឡើងគោកហើយ ស្រាប់តែនេះ
បាញ់សំពៅក្រឡាប់លិចលង់នៅកំពង់នោះ ។ ត្រង់កន្លែងនោះជាប់ឈ្មោះថា ភ្នំរន្ទះ រហូតមកដល់សព្វ
ថ្ងៃ ។

បន្ទាប់ពីនោះស្តេចបាយ័នចេះតែខិតខំស្វែងរកទីភូមិឋាន ដើម្បីបានសង់ព្រះរាជដំណាក់ស្នាក់
អាស្រ័យ ។ គ្រានោះទ្រង់បានជួបនឹងទីទួលមួយខ្ពស់ល្អ គួរជាទីរីករាយក្រៃពេក ទ្រង់ក៏ធ្វើព្រះពន្លា

បណ្តោះអាសន្ននៅទីនោះទៅ ។ លុះស្តេចបានស្នាក់អាស្រ័យបានស្រួលបួលហើយ ទ្រង់ក៏សំណេះសំណាលជាមួយនិងព្រះអគ្គមហេសី អំពីសេចក្តីកម្សត់ ទុក្ខវេទនារបស់ព្រះអង្គនិងព្រះនាងតាំងពីដើមទឹក ។ ព្រះនាងទ្រង់រំលឹកព្រះរាជាពីរឿងដែលទ្រង់បន់ថា "និងដាក់ព្រះកេសា(កោរសក់) ថ្វាយអារក្សទឹកនោះ ពេលនោះព្រះអង្គត្រូវដាក់កេសាលាបំណន់" ។ ព្រះរាជាក៏ចាត់ពិធីដាក់ព្រះកេសាលាបំណន់ក្នុងវេលានោះឯង ព្រោះស្តេចបាយ័ន់ទ្រង់បន់កោរ ហើយទ្រង់កោរព្រះកេសថ្វាយអារក្សទឹកលាបំណន់ដូច្នោះ បានជាជាប់ព្រះនាមថា ស្តេចបាយ័ន់កោរ ហើយនិងដីទួលខ្ពស់ដែលទ្រង់ធ្វើព្រះពន្លាជាប់ឈ្មោះថា ភ្នំបាយ័ន់កោរ រហូតមកដល់សព្វថ្ងៃនេះ ។

(ដកស្រង់និងកែសម្រួលពីប្រជុំរឿងព្រេងខ្មែរ ភាគ៥)

សំណួរ

១. ហេតុអ្វីបានជាព្រះបាទបាយ័ន់រត់ភៀសខ្លួនពីព្រះរាជដំណាក់នៅភ្នំដងវែក ? មុននឹងភៀសខ្លួន តើព្រះអង្គបានបន់ស្រន់ទេវតា អារក្សទឹកដូចម្តេចខ្លះ ?
២. នៅពេលភៀសខ្លួន តើព្រះនាងសក់ក្រអូបបានបន់ស្រន់ អារក្សទឹក អារក្សគោក និងអ្នកតា ព្រៃភ្នំដូចម្តេចខ្លះ ? តើការបន់ស្រន់មានប្រសិទ្ធភាពដូចម្តេចដែរ ?
៣. ហេតុអ្វីបានជាព្រះរាជាប្តូរព្រះនាមទៅជាព្រះបាទបាយ័ន់កោរ ?
៤. ចូរបង្ហាញពីកាលអាកាសរបស់រឿងនេះ ។
៥. ចូររៀបរាប់ឈ្មោះភូមិ ស្រុក ឬទីកន្លែងដែលជាប់ឈ្មោះក្នុងរឿងនេះ ។
៦. តាមរយៈឈ្មោះភូមិ ស្រុក ឬទីកន្លែងពិតប្រាកដក្នុងដំណើររឿងនេះ តើអ្នកមានយោបល់យ៉ាងណាចំពោះ ប្រវត្តិទឹកដីខ្មែរយើង ។



នាម

នៅពេលដែលគេហៅ ឬនិយាយពីឈ្មោះ មនុស្ស សត្វ វត្ថុ រុក្ខជាតិ ឬធម្មជាតិ គេប្រើនាម ។
តើនាមជាអ្វី ? ចូរពិនិត្យឧទាហរណ៍ ៖

- អង្ករវត្តជាតំបន់ទេសចរណ៍មួយយ៉ាងសំខាន់របស់កម្ពុជា ។
- មីងៗនាំកូនទៅលេងបុណ្យ ។
- ពូសំ លី នង្គ័លទៅស្រែ ។

ពាក្យ : អង្ករវត្ត តំបន់ទេសចរណ៍ កម្ពុជា មីងៗ កូន បុណ្យ ពូសំ នង្គ័ល ស្រែ គឺជានាម ។
តើនាមមានអ្វីខ្លះ ?

១ . សាធារណនាម ឬនាមសាធារណ៍

សាធារណនាម ឬនាមសាធារណ៍ គឺជានាមសំដែងឈ្មោះទូទៅមិនចំពោះ ។
ឧទាហរណ៍ :

- កសិករបាចជីក្នុងស្រែ ។
- សាលារៀននេះ ទើបតែសង់ថ្មី ។
- សៀវភៅនេះ មានចំណុចដែលនិយាយពីពិធីបុណ្យប្រពៃណី ។

ពាក្យ : កសិករ ស្រែ សាលារៀន សៀវភៅ បុណ្យប្រពៃណី ជាសាធារណនាម ។
សាធារណនាមមានដូចជា កម្មករ ពលករ មាមីង បងប្អូន សាលារៀន ប្រាសាទ បុណ្យ ... ។

២ . អសាធារណនាម ឬនាមអសាធារណ៍

អសាធារណនាម គឺជានាមសំដែងឈ្មោះមិនទូទៅ ចំពោះប្រាកដច្បាស់លាស់ ។
ឧទាហរណ៍ :

- កម្ពុជាសម្បូរប្រាសាទបុរាណណាស់ ។
- ប្រាសាទបន្ទាយស្រីស្ថិតក្នុងខេត្តសៀមរាប ។

ពាក្យ : កម្ពុជា ប្រាសាទបន្ទាយស្រី ខេត្តសៀមរាប ជានាមអសាធារណ៍ ឬអសាធារណនាម ។
អសាធារណនាម ឬនាមអសាធារណ៍មានដូចជា ភ្នំពេញ បុណ្យផ្កា ពូសំ ប្រាសាទភ្នំជីសូរ ... ។

៣ . ករណនាម ឬនាមករណ៍

ករណនាម ឬនាមករណ៍ គឺជានាមសម្រាប់សំដែងសភាព ឬលក្ខណៈ អ្វីមួយ ។ ករណនាម ឬនាមករណ៍មានកំណើតមកពីកិរិយាសព្ទ ឬគុណនាម ។

ឧទាហរណ៍ :

- គាត់តែងបោសសំអាតទិដ្ឋាប្រាសាទនេះរាល់ថ្ងៃ ។ ទង្វើនេះ ចាត់ទុកជាកិច្ចល្អមួយ ។
- កម្ពុជាយើងសម្បូរប្រាសាទបុរាណណាស់ ។ ភាពសំបូរថែបនេះ ជាមោទនភាពរបស់កូនខ្មែរជំនាន់ក្រោយៗ ។ យើងត្រូវចេះថែរក្សាការពារកេរដំណែលទាំងនោះឱ្យបានគង់វង្ស ។

ពាក្យ : ទង្វើ ភាពសម្បូរ ជាតាមករណ៍ ឬករណាម ។ តាមករណ៍មានដូចជា :

- កិរិយាសព្ទ > តាមករណ៍ឬករណាម
- ធ្វើ > ទង្វើ
- សង្កេត > ការសង្កេត
- កក > កំណក
- កើត > កំណើត
- ជោរ > ជំនោរ ។ល ។
- គុណនាម > តាមករណ៍ឬករណាម
- សុខ > សេចក្តីសុខ
- ខុស > កំហុស
- សម្លៀក > ភាពសម្លៀក
- ក្តៅ > កម្តៅ
- ថ្លៃថ្នូរ > សេចក្តីថ្លៃថ្នូរ ។ល ។

៤ . ការកតាម ឬតាមការក៍

ការកតាម ឬតាមការក៍ គឺជាតាមសំដេងអ្នកធ្វើអំពើ ឬអ្នកមានសភាពលក្ខណៈបែបណាមួយ ។

ឧទាហរណ៍ : អ្នកភ្នួរ អ្នករាស់ អ្នករែកកណ្តាប់ អ្នកស្ទូងបំពេញការងាររៀងៗខ្លួនយ៉ាងសកម្ម ។ មិនយូរប៉ុន្មានវាលស្រែទាំងមូលប្រែក្លាយជាពណ៌ខៀវស្រងាត់ ។

ពាក្យ : អ្នកភ្នួរ អ្នករាស់ អ្នករែកកណ្តាប់ អ្នកស្ទូង ជាតាមការក៍ ព្រោះពាក្យទាំងនោះប្រាប់ពីអ្នកធ្វើអំពើ ។ តាមការក៍ ឬការកតាម មានកំណើតមកពី កិរិយា គុណនាម និងនាម ។

- កិរិយាសព្ទ > តាមការក៍
- យាម > អ្នកយាម
- ចាំ > ឆ្នាំ
- ជួញ > ឈ្នួញ
- លេង > អ្នកលេង ។ល ។

- គុណនាម > នាមការក៍
- តូច > អ្នកតូច
- ធំ > អ្នកធំ
- មាន > អ្នកមាន ។ល ។
- នាម > នាមការក៍
- ស្រែ > អ្នកស្រែ
- ក្រុង > អ្នកក្រុង
- ចំការ > អ្នកចំការ
- ភូមិ > អ្នកភូមិ ។ល ។

នាមការបង្ហាញខាងលើបញ្ជាក់ថា ពាក្យសម្រាប់ហៅមនុស្ស សត្វ វត្ថុ ទីកន្លែង ... ទាំងអស់ គេប្រើនាម ហើយមានលក្ខណៈប្លែកៗគ្នា ។

នាម គឺជាថ្នាក់ពាក្យមួយប្រភេទសម្រាប់សំដែងឈ្មោះ មនុស្ស សត្វ វត្ថុ ទីកន្លែង រុក្ខជាតិ ធម្មជាតិ អ្វីមួយ ។ នាមចែកជា សាធារណនាមឬនាមសាធារណ៍ អសាធារណនាមឬនាមអសាធារណ៍ ករណនាមឬនាមករណ៍ និងការកនាមឬនាមការក៍ ។

លំហាត់

១. ក្នុងចំណោមពាក្យខាងក្រោម តើពាក្យណាខ្លះជាសាធារណនាម ឬនាមសាធារណ៍ ហើយពាក្យណាខ្លះជាអសាធារណនាម ឬនាមអសាធារណ៍ ។

សាលារៀន កម្មករ បុណ្យភ្ជុំបិណ្ឌ ប្រាសាទតាព្រំ ពិធីបុណ្យ ព្រះអង្គ
ភូមិសែនបន់ សៀវភៅ អ្នកនិពន្ធ រមណីយដ្ឋានទន្លេបាទី ព្រះបាទបាយ័នកោរ

២. តើពាក្យណាខ្លះជាករណនាមឬនាមករណ៍ ? ហើយពាក្យណាខ្លះជាការកនាម ឬនាមការក៍ ?

សម្តី ខ្នើយ ការសង្កេត អ្នកក្លាហាន អ្នកស្រុក ខ្មាន់កាំភ្លើង
ទំហំ ជំនួញ សេចក្តីចម្រើន ការអត់ធ្មត់ ការសន្មត

៣. ចូរតែងល្បះដោយប្រើនាមមួយបែបៗឱ្យបានបួនល្បះ ។



លក្ខណៈតថៈនៅក្នុងរឿង

ដូចម្តេចហៅថាលក្ខណៈតថៈ ? តើនៅក្នុងរឿងមានលក្ខណៈតថៈដូចម្តេច ?

ចូរពិនិត្យឧទាហរណ៍ :

១. [...] តាដុង យាយជ័យ មានប្អូនស្រីមួយឈ្មោះនាងទែន នៅភូមិស្រែរនោង ។ តានិងយាយ បាននាំនាងត្រចើលដោះក្រាលទៅលេងឯផ្ទះនាងទែនជាញឹកញាប់ ។ ពេលដែលនាងទៅលេងឯផ្ទះ ម្តាយមីងនាងតែងតែដើរកាត់ភូមិកាន់ក្តុមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ ក៏នាំគ្នា សរសើរថា ដំណើរនាងដើរញ្ជែងញ្ជឹង ពាក្យសរសើរនោះ រាល់ពេលនាងដើរ បានជានៅកន្លែងនោះ មានឈ្មោះថា ភូមិញ្ជែងញ្ជឹង ឃុំញ្ជែងញ្ជឹងដល់សព្វថ្ងៃ ។ លុះនាងដើរមកដល់ទីកន្លែងអណ្តូងទឹក មនុស្សដែលមកដងទឹកជាមួយនាង តែងតែពោលពាក្យសរសើរសាច់នាងថាសស្កុស ទើបមានជាប់ ពាក្យសរសើរនោះដល់សព្វថ្ងៃថា ឃុំគុស ។ ឯឃុំញ្ជែងញ្ជឹងនិងឃុំគុសនេះ នៅជាប់គ្នាក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។

ពេលនោះ នាងនៅលេងនិងផ្ទះម្តាយមីងបានពីរថ្ងៃ តាដុងយាយជ័យក៏មកយកនាង វិលទៅ កាន់ទីលំនៅវិញ ។ តាដុងយាយជ័យនិងនាងត្រចើលដោះក្រាល ដែលមកកាន់ផ្ទះនាងទែននោះលោះ ខែតិចណាស់ ។ មានថ្ងៃមួយ តានិងយាយបាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកពាក់កណ្តាល ផ្លូវបានជួបនឹងព្រានវិង កំពុងនាំចៅប្រមាញ់ វិង ស៊ុង ដើរមកបាញ់សត្វក្នុងព្រៃ ។ ដោយព្រានវិងនិង តាដុងយាយជ័យនោះ ធ្លាប់ស្គាល់គ្នាច្បាស់ពីមុនមកផង អ្នកទាំងនោះក៏មានការសួររាក់ទាក់រកគ្នាទៅ វិញទៅមក ។ ឯចៅប្រមាញ់វិងស៊ុងនិងនាងត្រចើលដោះក្រាល កាលបើឃើញគ្នាហើយក៏ចេះតែគយ គន់គ្នាទៅវិញទៅមក ។ ដោយការគយគន់រកគ្នានោះ សេចក្តីស្នេហាក៏ចាប់ផ្តើមដុះដាលឡើងពេញ ពោរនៅក្នុងបេះដូងរឿងខ្លួន ហើយបញ្ចេញបូកពាក្យទៅវិញទៅមក លុះត្រាតែដឹងចិត្តគ្នា ។ ដោយ តាដុងយាយជ័យមានរវល់ច្រើន នាងត្រចើលដោះក្រាលក៏លបធ្វើដំណើរមកផ្ទះនាងទែនតែម្នាក់ឯង ក្នុងបំណងមកជួបនឹងចៅប្រមាញ់វិង ស៊ុងផង ។

ថ្លែងពីព្រះរាជាដែលគង់សំចតនៅព្រះបន្ទាយលង្វែក ព្រះអង្គឡើងគង់លើអស្សុញ្ញាហ៍ មាន សេនា ៤ នាក់ ដង្ហែព្រះអង្គទៅផង ។ លុះចូលទៅដល់ក្នុងព្រៃជ្រៅ ស្រាប់តែប្រទះនាងត្រចើលដោះ ក្រាលដើរត្រាច់តែម្នាក់ឯង ។ ត្រង់ព្រៃដែលស្តេចប្រទះនាងនោះ អ្នកស្រុកគេហៅថា ព្រៃប្រទះនាង ដែលសព្វថ្ងៃនេះគេហៅក្លាយមកថា ប្រទះឡាង ។ ព្រះអង្គបានទតឃើញនាងមានរូបសោមលោមពណ៌ ល្អដូចនាងទេពធីតា ក៏ទ្រង់លោតចុះពីលើខ្នងសេះយាងសំដៅទៅរករូបនាង ទ្រង់លួងលោមនាង ដោយសេចក្តីស្នេហា ។ នាងត្រចើលដោះក្រាល ក៏មានសេចក្តីភិតភ័យ នាងមិនមានឆ្លើយតបទៅព្រះ

រាជាទេ នាងបែរជារត់ត្រឡប់មកក្រោយវិញ ។ ពេលនោះ ព្រះរាជានិងសេនាប្តូននាក់ក៏រត់ដេញតាម
នាង ។ ដោយកម្លាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយឃើញព្រះរាជាដេញប្រកិតជិតណាស់
មកផង នាងបានឃើញដំបូកមួយនៅក្នុងព្រៃពីមុខ នាងក៏លើកដៃបង្ហាញថា “បើខ្លួននាងពិតជាគូនឹង
ចៅប្រមាញ់ រឹង ស៊ុងមែន សូមឱ្យនាងចូលពួននៅដំបូកនេះបាត់កុំឱ្យគេរកឃើញឡើយ” ។ ព្រះរាជា
និងសេនា ៤ នាក់មើលពីចម្ងាយមកឃើញនាងចូលទៅក្នុងព្រៃដំបូកនោះដែរ តែលុះមកដល់បែរជារក
នាងមិនឃើញវិញ បានជាមានពាក្យហៅទីនោះថា “ដំបូកមានលក្ខណ៍” ។ កន្លែងនេះក្រោយមក
អ្នកស្រុកបានសាងវត្តដំបូកមានលក្ខណ៍ នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ ពេលនោះ
ព្រះរាជាឆ្ងល់នឹងដំណើរ ដែលនាងរត់មកពួនបាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះជាមួយសេនា
៥សេនាទាំង៤ នាក់ក៏ទូលតបវិញថា ស្ត្រីដែលមានរូបល្អអម្បាញ់មិញនេះ បានជារត់មកពួនបាត់នៅ
ដំបូកដែលជាកន្លែងមិនគួរនឹងលាក់ខ្លួនបាត់យ៉ាងដូច្នោះ ដោយព្រះអង្គដេញចាប់បង្ខំចិត្តនាង ប្រហែល
ជាមានទេវតាជួយយកអាសានាងជាមិនខាន ហើយសេនាទូលថែមទៀតថា បើព្រះអង្គសព្វព្រះរាជ
ហឫទ័យនឹងរូបនាង សូមព្រះអង្គយាងចូលទៅស្តីដណ្តឹងដល់ឪពុកម្តាយនាងតាមប្រពៃណីវិញ ។ [...]

(ដកស្រង់ពីរឿង តាដុងយាយជ័យ ប្រជុំរឿងព្រេងខ្មែរភាគ៥)

២. នៅឆ្នាំ ១៩២៤-២៥ អ្នករាជការឃុំទាំងឡាយនៃខេត្តកំពង់ឆ្នាំង បានធ្វើសេចក្តីរាយ
ការណ៍ទៅសាលាស្រុករៀងខ្លួន បញ្ជាក់អំពីស្ថានភាពដ៏លំបាករបស់មន្ត្រីឃុំក្នុងការដើរទារពន្ធលើ
បណ្តាស្រុកទូទៅ ព្រោះប្រជាកសិករភាគច្រើនបានប្រកែកវិវារូសពុំព្រមបង់ពន្ធជូនរាជការ ដោយអាង
លេសថាគ្មានប្រាក់ ។ ម៉្លោះហើយអស់លោកចៅហ្វាយស្រុកក៏រាយការណ៍ជូនលោកចៅហ្វាយខេត្ត
មួយជាន់ទៀត ។ ឯលោកចៅហ្វាយខេត្ត ក៏រាយការណ៍រឿងនេះជូនទៅរើស៊ីដងបន្តទៀតដែរ ។

ព្រោះហេតុនេះហើយ ទើបបានជានៅដើមឆ្នាំ ១៩២៤ លោករើស៊ីដងបារាំងឈ្មោះ បារដេស
ដែលនៅប្រចាំខេត្តកំពង់ឆ្នាំងនោះ បានបញ្ជូនសកម្មភាពយ៉ាងខ្លាំងក្លា ដើរទារពន្ធដោយខ្លួនឯងតែ
ម្តង ។ ចំពោះស្រុករលាប្លៀវ មុនដំបូងលោករើស៊ីដងបារាំងរូបនេះ បានចាប់ចេញដើរទារនៅឃុំព្រៃ
ខ្មែរ ជើងគ្រាវហូរហែ រហូតទៅឃុំព្រៃមូលនិងឃុំក្រាំងលាវ ដែលជាកន្លែងទារពន្ធចុងក្រោយបង្អស់
នៃជីវិតរបស់គាត់នៅក្នុងអតីតព្រះរាជាណាចក្រកម្ពុជា ។

គួរប្រាប់ផងដែរថា ពន្ធដារសម័យនោះធ្ងន់ធ្ងរហួសហេតុ គឺធ្ងន់រហូតដល់អ្នកក្រ ដែលមានដីធ្លី
បន្តិចបន្តួចសុខចិត្តលក់ដីនោះចោល យកប្រាក់មកបង់ពន្ធ ក៏នៅតែមិនគ្រប់ទៀត ។ គ្រាន់តែពន្ធអត្ត
សញ្ញាណប័ណ្ណ (កាត) ក្នុងមួយឆ្នាំៗ គេត្រូវបង់ម្នាក់ៗ ៥រៀល ។ នេះមិនគិតពីពន្ធដីធ្លីនិងអ្វីៗ
ដទៃទៀតផង ។ កាតសម័យនោះ គេធ្វើជា៥ផ្នត់ ។ ហេតុនេះហើយទើបបានជាមានតំណាលថា

“កាត៥ផ្គត់” តៗមក ។ ហើយព័ត៌មានស្តីពីរឿងអ្នកស្រុករត់ពួនព្រៃដោយសារគ្មានលុយបង់កាតនោះ ក៏នៅតែមិនទាន់រលុបបាត់មកដល់សព្វថ្ងៃនេះផងដែរ ព្រោះរឿងនេះមានគ្រប់ខេត្ត ។

ថ្ងៃងពីលោកមេឃុំប៉ាល់ ។ លោកប៉ាល់ គឺជាមេឃុំក្រាំងលាវនេះឯង ។ គាត់មានអាយុប្រមាណ ៦០ឆ្នាំទៅហើយ ។ ចាស់ៗសម័យនោះ (១៩២៥) គេហៅគាត់ថា “មេស្រុកប៉ាល់” ។ ឯពួកកំលោះៗ និយមហៅថា “តាប៉ាល់” រត់មាត់ ។ ចំណែកសាលាឃុំក្រាំងលាវ គឺតាំងនៅខាងត្បូងរបងវត្តក្រាំង លាវ ។

នៅដើមឆ្នាំ ១៩២៥នេះ មេឃុំប៉ាល់ បានខិតខំចាត់មន្ត្រីឃុំឱ្យដើរទារពន្ធពីកូនឃុំក្នុងមួយផ្ទះៗបី បួនដងក៏មាន ប៉ុន្តែនៅតែពុំសូវបានលទ្ធផល ព្រោះចំនួនមនុស្សដែលគ្មានលុយបង់ពន្ធមានច្រើន លើសលប់ ។

មេឃុំប៉ាល់ទាល់តម្រិះអង្គុយច្បូតពុកមាត់ធ្វើភ្នែកភ្លិនៗ ព្រោះរាជការជាន់លើចេះតែបង្ហាប់ផ្នួនៗ មកឱ្យគាត់ប្រឹងខំទារឱ្យខាងតែបាន ។ ណាមួយខ្លួនឯងកាន់តែចាស់ជរាណាស់ទៅហើយមិនបានកាន់ សីលប្រាំបីជាប់លាប់នឹងគេ ព្រោះរវល់តែពីរឿងកិច្ចការរាជការមហាញ្ជីក ណាមួយនឹកម្តេចម៉ៅក្តៅ ក្រហាយទារពន្ធមិនបាន ណាមួយជួយអាណិតអាសូរកូនឃុំដែលភាគច្រើនកំពុងតែជួបប្រទះនិងការ ខ្វះខាតត្រឿងឧបភោគ បរិភោគសម្រាប់ចិញ្ចឹមជីវិតរាល់ថ្ងៃ ។ ចង់លាយបំប្លែងមេឃុំ រាជការថ្នាក់លើ មិនព្រម ។ មេឃុំប៉ាល់តឹងទ្រូងស្ទើរបែកជាពីរភាគ ។

ថ្ងៃមួយ មេឃុំប៉ាល់បានកោះប្រជុំមន្ត្រីឃុំក្រោមឱវាទរបស់គាត់ ដើម្បីច្រើក្បួនគ្នារកច្រកចេញឱ្យ រួច ដើម្បីកុំឱ្យមានការស្តីបន្ទោសមកពីថ្នាក់លើ ។

ខណៈនោះ លោកជំទប់បានជម្រាបលោកមេឃុំប៉ាល់ថា ៖

- រឿងដើរទារពន្ធឆ្នាំនេះ ខ្ញុំសុំចាញ់ហើយ ! ព្រោះម្នាក់ៗ ឆ្លើយមកវិញថាតែគ្មានលុយៗ ហើយ អ្នកខ្លះទៀតលើកដៃសំពះអង្វរករក្ខរឱ្យខ្លោចចិត្ត ឱ្យបង្អង់ចាំដល់ឆ្នាំក្រោយសឹមបង់ជូន ត្បិតឆ្នាំ នេះអត្តខាតខ្លាំងណាស់ ។

មេឃុំប៉ាល់ខំបំពង់ក លើកពែងតែហុតគ្រូកដូចហុតសម្ល រួចយកដៃស្តាំច្បូតពុកមាត់ ទើបមាន ប្រសាសន៍ថា ៖

- ខ្ញុំដឹងសុខទុក្ខកូនឃុំខ្ញុំដែរ តែឱ្យខ្ញុំធ្វើម៉េច បើគេចេះតែបង្ខំពីលើមកខ្លាំងពេក ។
- ពេលនោះ ស្ងៀនឃុំបានធ្វើតុល្យការប្រៀបធៀបពីរបររកស៊ីរបស់អ្នកស្រុកនិងប្រាក់ពន្ធ ជូនមេ ឃុំស្តាប់ ៖

- លោកមេឃុំជាប្រសាបហើយ កូនឃុំយើងសព្វថ្ងៃ អ្នកខ្លះធ្វើស្រែបានស្រូវ ១ឆ្នាំ ៣០ថ្នាំក៏ មាន ៤០ថ្នាំក៏មាន ទុកគ្រាន់តែទទួលទានប៉ុណ្ណោះ ។ ឯរបរឡើងភ្នែកវិញ អ្នកខ្លះក្នុង ១ឆ្នាំៗ បានស្ករ ២៥ ពាង លក់បានប្រាក់តែត្រឹមពីររៀលមួយចំហៀងប៉ុណ្ណោះ ។
មេឃុំប៉ាល់ដកដង្ហើមឮសូរយូ ! ច្បូតពុកមាត់ស្រមាមរបស់គាត់ទៀត ទើបឱ្យយោបល់ថា
- រឿងនេះ មានតែមួយផ្លូវប៉ុណ្ណោះ គឺធ្វើសំបុត្រប្តឹងទៅលើ ដើម្បីយករួចខ្លួនយើង ។
បន្ទាប់ពីមានការយល់ស្របពីអង្គប្រជុំ លោកមេឃុំប៉ាល់ក៏បង្គាប់ឱ្យស្មៀនធ្វើសេចក្តីរាយការណ៍ ជាបន្ទាន់ធ្វើទៅចៅហ្វាយស្រុករលាប្រៀវ ។ ឯស្មៀននោះ ក៏ធ្វើប្រញាប់ប្រញាល់ ព្រោះដឹងថាលោកវេរ ស៊ីដង់រៀបចេញមកទារពន្ធហើយ ។

(ដកស្រង់ពីរឿង ភូមិភិរដ្ឋាន វគ្គទី ៩)

តាមឧទាហរណ៍ទី ១ បង្ហាញថា អ្នកនិពន្ធបានផ្សារភ្ជាប់ដំណើររឿងទៅនឹងឈ្មោះទឹកនៃឯពិត ប្រាកដនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាយើង ហើយឈ្មោះទាំងនោះនៅស្ថិតស្ថេររហូតមកដល់ បច្ចុប្បន្ន ដូចជាផ្ទះនាងទែននៅភូមិស្រែរនោង ពាក្យអ្នកស្រុកសរសើរនាងត្រចើលដោះក្រាលនៅ ពេលនាងកាន់ក្តមដងទឹកដើរញែងញ័ង ទឹកនៃឯដែលដើរនោះ ជាប់ឈ្មោះជាភូមិញែងញ័ងនិងឃុំ ញែងញ័ង ។ កន្លែងអណ្តូងទឹក ដែលអ្នកស្រុកសរសើរនាងថាសស្កុស ជាប់ឈ្មោះមកដល់សព្វថ្ងៃថា ឃុំគុស ។ ភូមិឃុំទាំងអស់នេះ សព្វថ្ងៃស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។

ឧទាហរណ៍ទី ២ អ្នកនិពន្ធបានផ្សារភ្ជាប់ដំណើររឿងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេស កម្ពុជាយើង ដែលស្ថិតក្រោមអាណានិគមបារាំង ។ វគ្គទី ៩ នេះបង្ហាញពីទុក្ខវេទនារបស់ប្រជាជន កម្ពុជាដែលត្រូវបារាំងជំរិតឱ្យបង់ពន្ធគ្រប់ប្រភេទ តាំងពីដីស្រែ ចំការ មុខរបរ រហូតដល់អត្តសញ្ញាណ ប័ណ្ណថែមទៀត ។

លក្ខណតថៈនៅក្នុងរឿង គឺជារឿងរ៉ាវ ហេតុការណ៍ ព្រឹត្តិការណ៍ ឈ្មោះ ទឹកនៃឯ សកម្មភាព ... ដែលមានពិតនៅក្នុងសង្គមជាក់ស្តែង ហើយត្រូវបានអ្នកនិពន្ធបញ្ចូល ឬផ្សារភ្ជាប់ ទៅនឹងដំណើររឿងដោយរួមផ្សំនឹងមនោគតិរបស់ខ្លួន ។

លំហាត់

ចូរបង្ហាញលក្ខណៈតថភាពនៅក្នុងអត្ថបទខាងក្រោម ៖

១. រឿងកុលាបបែប៊ែន

[...] លុះចៅចិត្របានទទួលសំបុត្រគ្រូពេទ្យហើយ ក៏ចាត់ចែងសំពត់អាវដាក់វ៉ាលីសផ្ដៅនិងអីវ៉ាន់សម្រាប់ធ្វើដំណើរទៅរួចស្រេចហើយ ក៏ប្រទះដេកសម្រាកដោយសេចក្ដីត្រេកអរដ៏លើសលប់ក្នុងយប់នោះស្ទើរតែដេកមិនលក់ទល់ភ្លឺ ។ ដល់ម៉ោង៥ ជិតភ្លឺនាឡិកាឯផ្សារវិលវាយឮសូរម៉ឺងៗយ៉ាងច្បាស់រហូតដល់ផ្ទះចៅចិត្រ។ ក្រោកឡើងលុបលាងមុខមាត់រួច ក៏ស្លៀកពាក់យួរវ៉ាលីសចុះពីផ្ទះដើរសំដៅទៅផ្សារវិលបម្រុងទៅឡើងរថយន្ត ដែលដើរទៅផ្លូវបាត់ដំបង-បែប៊ែន ។ ចៅចិត្រទិញសំបុត្រកន្លែងរួចស្រេចហើយ ក៏អង្គុយចាំដរាបដល់ពេលរថយន្តចេញពីទីផ្សារក្រុងបាត់ដំបងទៅ ។ វេលាម៉ោង ៦ និង១៥នាទី រថយន្តក៏បើកចេញសំដៅទៅទិសខាងត្បូង ដល់ទៅផ្សារភាស៊ីស្រា ក៏បត់ត្រង់ទៅលិចតាមផ្លូវបែប៊ែន ។ ចៅចិត្រអង្គុយមើលភូមិប្រទេសសងខាងមាត់នោះ មុខគួរឱ្យស្រងេះស្រងោច អណ្ដែតអណ្ដូងក្នុងចិត្តជាចម្លែកណាស់ នឹកដល់ខ័ណ្ឌដែលទើបអនិច្ចកម្មទៅថ្មីៗកាលណាទឹកភ្នែកក៏ជោរជន់ចេញមក តែខំទប់ទល់មិនឱ្យទឹកភ្នែកស្រក់ចុះទាល់តែបាន ដើម្បីការពារកុំឱ្យអ្នកជិះរថយន្តជាមួយគ្នា មានសេចក្ដីសង្ស័យមន្ទិលមកលើខ្លួន ហើយបន្តិចិយាយលេងសើចកម្សាន្តជាមួយអ្នកជិះទាំងអស់គ្នារៀងៗទៅ ។

រីឯផ្លូវដែលឡើងទៅស្រុកបែប៊ែន មិនសូវឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបងក៏ពិតមែន តែជាផ្លូវលំបាកបន្តិច ត្បិតត្រូវបររថយន្តឡើងកាត់ភ្នំនិងសៀវតាមជើងភ្នំខ្ពស់ឡើងៗហើយកោង បររបត់បែនដរាបដល់ស្រុកបែប៊ែន ទុកជាបង្ខំយ៉ាងណា ក៏គង់តែរថយន្តរត់មិនលឿនដូចផ្លូវរាបទេ ។ ចៅចិត្រក្រឡេកមើលទេសភាពតាមសងខាងផ្លូវសឹងដេរដាសទៅដោយស្រែចំការច្បារដំណាំ និង ភូមិស្រុកដោយអន្លើៗ ឃ្នាតឆ្ងាយដាច់ៗពីគ្នា លុះជិតទៅដល់បែប៊ែន ក៏ឃើញតែព្រៃព្រឹក្សា លតាវល្លិ និងភ្នំតូចធំច្រើនអនេក ព្រមទាំងសត្វបក្សាបក្សី និងសត្វចតុបាទ ក៏មានកុះករច្រើននៅតាមដងព្រៃព្រឹក្សាអស់នោះ ។ ចៅចិត្របានឃើញសព្វសត្វអស់នោះ ក៏កើតមានចិត្តសង្វេគនិករលឹកដល់ខ័ណ្ឌកាន់តែខ្លាំងឡើងៗ ស្ទើរតែទប់ទឹកភ្នែកពុំបាន ។

លុះដល់រថយន្តបរមើកកាត់ព្រៃភ្នំក្រំថ្មជាច្រើនអន្លើ វេលាម៉ោង ១១ ថ្ងៃត្រង់ រថយន្តក៏បានទៅដល់ទីផ្សារបែប៊ែនដោយស្រួល ។ ចៅចិត្រចុះពីរថយន្ត ដើរទៅស៊ើបសួររកផ្ទះហ្លួងរតនសម្បត្តិ ។ មានភូមាម្នាក់នៅទីផ្សារនោះ ចង្អុលប្រាប់ថា ផ្ទះហ្លួងរតនសម្បត្តិនៅឯណោះ ចម្ងាយពីទីផ្សារនេះទៅប្រហែល ៥០០ម៉ែត្រ ក្បែរមាត់ផ្លូវខាងជើង នៅខ្លោងទ្វារផ្ទះនោះមានសរសេរយីហោ “គ្រឹះស្ថានរតនសម្បត្តិ” អញ្ជើញទៅចុះគង់នឹងឃើញមិនខាន ។ [...]

(ដកស្រង់ពីរឿង កុលាបបែប៊ែន អ្នកនិពន្ធ ញ៉ុក ថែម គ.ស ១៩៦០)

២. រឿងព្រេងទាក់ទងនឹងបុណ្យភ្នំបិណ្ណ-បណ្ណេតដូនតា

មានសេចក្តីតំណាលថា មានឈ្មួញសំពៅ ៥០០ ធ្វើដំណើរចេញទៅជួញតាមសមុទ្រ ។ លុះទៅដល់កោះមួយនោះ ជួនជាល្ងាច និងធ្វើដំណើរទៅមុខទៀតក៏ស្ទើរ ទើបនាំគ្នាចូលចតសំពៅនៅទីនោះ ។ កោះនោះជាកោះដាច់ស្រយាល ឥតមានមនុស្សនៅទេ ហើយពេលយប់តែងតែមានពួកប្រេតនាំគ្នាដើរមករកស៊ី ។ ពួកប្រេតទាំងនោះលុះដើរក្រវែលរកអាហារ ឃើញមនុស្សដេកក្នុងសំពៅក៏ចាប់មនុស្សកំពុងដេកលក់ យកទៅឱ្យចៅហ្វាយវាខ្លះ គិតនឹងហែកស៊ីខ្លះ ។ ដោយសារសំឡេងប្រេតនិយាយគ្នា ពួកមនុស្សដេកលក់ទាំងនោះក៏ភ្ញាក់ឡើង ភ័យស្លុត យំសោកទ្រហឹង ខំអង្វរករដូចម្តេចក៏ពួកវាព្យុម ហើយគិតតែពីចាប់នាំទៅប្រគល់ឱ្យចៅហ្វាយនាយវា ។

សម្រែកយំសោកបណ្តាលឱ្យផ្អើលមនុស្សអស់ទាំង ៥០០សំពៅ ។ ពេលនោះ នាយសំពៅម្នាក់ជាអ្នកឈ្លានវៃ នឹកឃើញថា បើទោះជាត្រូវស្លាប់ ក៏ត្រូវតែហ៊ានប្រថុយនិយាយតវ៉ាឱ្យអស់ចិត្តសិនមិនត្រូវឱ្យគេផ្តាច់ជីវិតទេឡើយ គិតហើយ ក៏តាំងស្មារតីអង់អាច និយាយទៅកាន់ស្តេចប្រេតសូមឱ្យលែងពួកខ្លួន តែស្តេចប្រេតនោះឆ្លើយថា យើងនឹងលែងពួកឯងទៅវិញមិនបានទេ ព្រោះពួកយើងស្រែកឃ្លានណាស់ បើលែងពួកអ្នកឯងទៅ មិនដឹងថាកាលណានឹងបានទៀតទេ ពួកយើងខ្សត់អាហារ ។

នាយឈ្មួញអង្វរ ៖

“សុំលោកលែងពួកយើងទាំងអស់វិញចុះ យើងសន្យាថា នឹងទទួលរកអាហារជូនលោករាល់ឆ្នាំលុះត្រាតែអស់ជីវិត បើលោកពិសាយើងនៅពេលនេះ លោកបានឆ្អែតតែមួយត្រាប៉ុណ្ណោះ អំណឹះតទៅលោកនឹងត្រូវអត់ឃ្លានទៀត បើពួកយើងសន្យានិងលោកយ៉ាងនេះ តើលោកជ្រើសយកផ្លូវណា ? លោកសុខចិត្តពិសារូបយើងឱ្យបានតែមួយចម្អែត ឬក៏សុខចិត្តទុកជីវិតពួកយើង ដើម្បីឱ្យទៅរកអាហារជូនលោកវិញ” ។

ពួកប្រេតល្អសំណើរបស់នាយឈ្មួញដូច្នោះក៏គិតគ្នាមួយសន្ទុះ ទើបព្រមដោះលែងពួកឈ្មួញហើយផ្តាំធ្វើ ៖ “កាលបើពួកអ្នកបានទៅដល់ស្រុកទេសខ្លួនហើយ កាលណាមានខ្យល់ជំនោរធ្លាក់មកពីទិសឯជើង អ្នកទាំងអស់គ្នាត្រូវធ្វើកង្កែបជុកធុញជាតិ និងអាហារគ្រប់យ៉ាង មានលាជ សណ្តែក ល្ង ដូង អំបុក ចេក ជាដើម បណ្តែតតាមខ្សែទឹកមកឱ្យយើងចុះ មិនបាច់នាំមកផ្ទាល់ទេ ជំនោរខ្យល់និងបញ្ជូនមកដល់យើងហើយ” ។


ឮតែប៉ុណ្ណោះ ពួកអ្នកសំពៅអររកអ្វីប្រៀបពុំបាន ហើយក៏នាំគ្នាចុះសំពៅខ្លោងខ្លាវ បើកចេញ ផុតពីនោះយ៉ាងប្រញាប់ ។ លុះទៅដល់ភូមិស្រុក ជួបជុំគ្រួសារ ហើយត្រូវនឹងពេលជិតដល់រដូវភ្នំ ដែលទឹកឡើងដាល់ដាមផង អ្នកដែលបានសន្យានឹងប្រេតទាំងនោះ ក៏នាំគ្នាធ្វើនំនែក រកចេកអំពៅ លាជ ស្រូវ អង្ករ ផ្លែឈើ ដែលមាននៅក្នុងរដូវនោះ ធ្វើពោងពាយ ហើយដាក់បណ្តែតបញ្ជូនទៅ ឱ្យប្រេតតាមខ្សែទឹករាល់ៗឆ្នាំ ។ មនុស្សជាន់ដើមកាន់ពាក្យសច្ចៈល្អណាស់ បើនិយាយសន្យាថាដូចម្តេច ហើយ មិនហ៊ានបំពានទេ ។

ចំណេរតមក អ្នកស្រុកក៏នាំគ្នាធ្វើតៗមកទៅជាទំនៀមទម្លាប់ ដោយយល់ថា ធ្វើបុណ្យបណ្តែត ស្រូវអង្ករទៅឱ្យដួនតា ដែលទៅកើតជាប្រេត ចិត្តនៅឯស្រុកទន្លេស្ងួត កន្តតមួយដើមនោះវិញ ។

(ដកស្រង់ពីប្រជុំរឿងព្រេងខ្មែរ ភាគ៩)



រឿងប្រាសាទអង្គរវត្ត



ក. សិក្សាពាក្យគន្លឹះ

- ទេពធីតា (ន) : កូនស្រីទេវតា ស្រីទេព្វ ។
- ព្រះឥន្ទ្រ (ន) : ព្រះនាមទេវរាជ ជាអធិបតីនៃពួកទេវតានៅឋានត្រៃត្រិង្សសួគ៌ ជាអ្នកមានអំណាចត្រួតត្រាលើគេនៅឋានលើ ។ ព្រះនាមព្រះឥន្ទ្រមានច្រើនដូចជា ព្រះឥន្ទ្រា ព្រះឥន្ទ្រាធិរាជ អមរិន្ទ្រ អមរេន្ទ្រ ... ។
- ព្រះភក្ត្រ (ន) : មុខ ។
- ស្ងប់ស្ងែង (កិ) : កោតខ្លាច ខ្លាចក្រែង ក្រែងក្នុងចិត្ត ... ។
- សោយទិវង្គត (កិ) : ស្លាប់ ងាប់ ... ។
- អគ្គមហេសី (ន) : ប្រពន្ធស្តេច ។
- ពិស្តុការ (ន) : ទេវតាខាងជាង ជាអ្នកសម្រេចកិច្ចការថ្វាយព្រះឥន្ទ្រ ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអ្នកអានអត្ថបទ អ្នកគប្បីស្វែងយល់ខ្លឹមសារអត្ថបទឱ្យបានច្បាស់លាស់ ដើម្បីត្រៀម ឆ្លើយសំណួរទាក់ទងនឹងកាលអាកាស ប្រធានរឿង មូលបញ្ហារឿង និងខ្លឹមសារមួយចំនួនទាក់ទងនឹង ប្រធានបទ ។

គ. អត្ថបទ

[...] ថ្ងៃមួយ មាននាងទេពធីតា ៥ អង្គបិទនៅឯប្រាសាទព្រះឥន្ទ្រ បានហោះមករត់ប្រឡែងគ្នា លេងនៅឋានកណ្តាល បានឃើញផ្កានៅសួនច្បារតាលីម សេង រីកស្កុសស្កាយព្រោងព្រាត ក៏បបួលគ្នា ចូលទៅក្នុងសួននោះ ។ ទេពធីតាម្នាក់ឈ្មោះនាងទិព្វសុតាចន្ទ ក៏បានបេះផ្ការបស់តាលីម សេង ៦ ទង ព្រោះផ្កានោះមានក្លិនក្រអូបសាយល្អ ។ ចំណែកទេពធីតាឯទៀត បានដើរលេងពាសពេញក្នុងសួន ច្បារនោះដែរ តែឥតបានកាច់ផ្កាលេងទេ ។

លុះត្រឡប់ទៅដល់ឋានទេវតាវិញ ទេពធីតាស្លុតត្រង់ក៏បានទូលព្រះឥន្ទ្រពីរឿងនាងទិព្វសុតាចន្ទ លួចបេះផ្កាគេ ព្រះឥន្ទ្រក៏ទ្រង់ផ្តន្ទាទោសទិព្វសុតាចន្ទ ឱ្យចុះមកឋានកណ្តាលនៅជាមួយមនុស្ស ចំនួន ៦ ឆ្នាំ និងត្រូវទៅធ្វើជាប្រពន្ធតាលីម សេង ទៀតផង ។

នាងទិព្វសុតាចន្ទ កាលបើបាននៅជាមួយតាលីម សេង យូរមក នាងសង្កេតឃើញសេចក្តី លំបាកវេទនារបស់តា និងចិត្តស្មោះត្រង់របស់គាត់ ក៏កើតមានចិត្តអាណិតតាខ្លាំង ទើបរកមធ្យោបាយ ដោះបំណុលឱ្យតាលីម សេងជាថ្មី ។ នាងបានត្បាញសំពត់សូត្រលក់ ព្រមទាំងបង្ហាត់បង្រៀនវិជ្ជា ត្បាញនេះដល់អ្នកស្រុកថែមទៀត ។

មិនយូរប៉ុន្មាន តាលីម សេង ក៏បានឡើងជាអ្នកមានម្នាក់ មានអំណាចនិងគេរាប់រកជាច្រើន ។

ប្រមាណជាមួយឆ្នាំក្រោយមក នាងទិព្វសុតាចន្ទបានបុត្រប្រុសម្នាក់ ។ ទារកនេះរើសពន់ពេក នៅពេលដែលវាចេះវារ វាចេះដឹកដីធ្វើជាកំពែងការពារ ពេលចេះអង្គុយវាក៏រលេងនៅលើដីធ្វើជា រូបសត្វ រូបមនុស្ស គឺថាវាចូលចិត្តរលេង ឥតចេះខ្ជិល ឥតឈប់ឈរ វាជាក្មេងពុំចេះនៅស្ងៀមមួយ ស្របកំណាសោះឡើយ ។ អាស្រ័យហេតុដូច្នោះ ទើបម្តាយដាក់ឈ្មោះថា ព្រះពិស្តាការ ។

លុះកុមារមានវ័យ ៥ ឆ្នាំ នាងទិព្វសុតាចន្ទក៏ត្រូវផុតកំណត់ការផ្តន្ទាទោសរបស់ព្រះឥន្ទ្រ ហើយ ក៏ដល់ពេលនាងត្រឡប់ទៅឋានលើវិញដែរ ។ ដើម្បីរំលឹករឿងនោះដល់តាជាថ្មី នាងក៏បេះផ្កាចំនួន៦ ទងយកទៅដាក់លើខ្នើយដេក រួចក៏ហោះទៅកាន់ឋានព្រះឥន្ទ្រវិញ ។

តំណាលពីព្រះពិស្ណុការវិញ អ្នកខំរត់រកម្តាយគ្រប់ច្រកល្អកអស់ហើយ ប៉ុន្តែឥតបានដឹងថា ម្តាយ ទៅណាសោះ ។ កុមារក៏កើតទុក្ខរកទីបំផុតគ្មាន ទើបថ្ងៃមួយសួរឪពុកថា ម្តាយខ្ញុំជាអ្វី ។

ឪពុកឆ្លើយថា ម្តាយកូនឯងជាទេពធីតា នាងត្រូវមកនៅក្នុងឋានមនុស្សយើងនេះតែត្រឹម ៦ ឆ្នាំ ទេ ឥឡូវនាងត្រឡប់ទៅឋានទេវតាវិញហើយ ឋាននោះនៅឆ្ងាយណាស់ ឪពុកមិនដឹងថាម្តាយកូនឯង នៅត្រង់ណាទេ ។

កុមារនៅស្ងៀម ប៉ុន្តែចេះតែនឹកមករកម្តាយឥតមានភ្លេច ក៏សម្រេចចិត្តថា ចេញទៅរកម្តាយឱ្យ ទាល់តែឃើញ ទោះបីឪពុកខំនិយាយឃាត់យ៉ាងណា ក៏កុមារពុំយល់ស្របតាមដាច់ខាត ។ ព្រះ ពិស្ណុការកុមារបានធ្វើដំណើរចេញទៅ ដើរកាត់ព្រៃលេចវាល លេចវាលចូលព្រៃ ពេលឃ្លានបេះដៃ រុក្ខជាតិធានាធ្វើជាអាហារ សម្លៀកបំពាក់រំហែករយ័រយៃអស់ ។ ប៉ុន្តែដោយហេតុកុមារនេះមាន វាសនាល្អ ថ្ងៃមួយពួកទេពធីតាបានចុះមកលេងនៅលើភ្នំមួយ ហើយក្នុងបណ្តាទេពធីតាទាំងនោះ មាននាងទិព្វសុតាចន្ទមួយផង ។ នាងកំពុងនាំគ្នាដើរកាត់ផ្កាតាមដងព្រៃចងជាបាច់ ។

កាលព្រះពិស្ណុការបានឃើញស្រ្តីល្អៗ ដូច្នោះក៏នឹកថាអស់ពេលជាច្រើនឆ្នាំណាស់មកហើយដែល អញដើរចេញពីទីភូមិដែលមានមនុស្សលោកនៅ អញឥតដែលបានជួបមនុស្សម្នាក់សោះ សម្លៀក បំពាក់អញក៏រំហែកដាច់ដាច់ ហើយអញពុំអាចរកអ្វីមកផ្លាស់បានទេ ក្រៅពីយកស្លឹកឈើមកចងបិទ បាំងខ្លួន ។ ដូច្នោះមនុស្សស្រីទាំងឡាយដ៏ល្អៗក្រែលែងនេះមកពីទីឋានណា ? ជាពួកទេពធីតាឬ ? គិត ដូច្នោះហើយព្រះពិស្ណុការរត់ពួន ។ ស្រ្តីទាំងនោះបានដើរមកជិតដល់កុមារៗក៏លើកដៃបួងសួងឡើង ៖ “បើក្នុងស្រ្តីជាទេពធីតាទាំងអស់ឥតមានម្តាយខ្ញុំនៅក្នុងនេះផងទេ សូមឱ្យហោះហើរទៅកាន់ឋាន លំនៅគេវិញកុំមានសល់ឡើយ ប៉ុន្តែបើមានម្តាយខ្ញុំមកនៅក្នុងទីនេះផងខ្ញុំសូមកុំឱ្យម្តាយខ្ញុំហោះហើរ ទៅជាមួយនឹងគេរួច” ។

លុះបួងសួងដូច្នោះចប់ហើយ ព្រះពិស្ណុការក៏រត់ចេញសំដៅទៅកន្លែងដែលនាងទេពធីតាទាំង នោះកំពុងលេង ។ នាងទេពធីតាទាំងឡាយកាលបើឃើញកុមារមនុស្សលោកក៏ភ្ញាក់ផ្អើលសុះហោះទៅ ឋានលើអស់នៅសល់តែនាងទិព្វសុតាចន្ទហោះទៅនឹងគេពុំរួច ។ ព្រះពិស្ណុការរត់ទៅចាប់ឱបនាងស្ត្រី ទូស្គាលជាទីបំផុត ។

នាងទិព្វសុតាចន្ទស្រែកយ៉ាងខ្លាំងៗថា “តើកម្មអ្វីតាមមកគ្របសង្កត់លើរូបខ្ញុំទៀតហើយ ខ្ញុំបាន សោយទុក្ខទោស បានរួចពីឋានមនុស្សលោកហើយ ម្តេចឡើយក៏មានមនុស្សលោកមកចាប់វិវត្តខ្ញុំជា ថ្មីទៀតដូច្នោះ” ។

ព្រះពិស្ណុការស្រែកឡើងថា ម៉ែ ! ម៉ែ ! ខ្ញុំនេះត្រូវជាកូនម៉ែ ។

នាងទិព្វសុភាចន្ទ ស្គាល់កុមារថាជាកូនរបស់ខ្លួនពិតដោយសារសំដីដែលកុមារនិយាយ ។ ដូច្នោះ
នាងក៏យំទួញសោកអាណិតកូនជាខ្លាំង ហើយមានវាចាទៅកាន់កូន ៖

“ម៉ែឥតមានស្តាប់ខ្លើមខ្ញុំពុកកូនឯងទេ ម៉ែតែងនឹកមកកូន នឹកខ្ញុំពុកឯងពុំមានភ្លេច ព្រមទាំងអ្នក
ភូមិផងរបងជាមួយដទៃតែដែលម្តាយធ្លាប់នៅជាមួយគេ ប៉ុន្តែជាតិជាទេពធីតាពុំអាចនៅជាមួយមនុស្ស
លោកបានយូរទេ ។ រាល់ថ្ងៃម្តាយ ទៅបំពេញកិច្ចនៅចំពោះមុខព្រះភក្ត្រព្រះឥន្ទ្រាធិរាជ គឺសុំអង្វរឱ្យ
ព្រះអង្គប្រទានពរដល់កូននិងខ្ញុំពុកកូនឯងកុំបីខាន មិនតែប៉ុណ្ណោះម្តាយបានទាំងទូលសុំព្រះឥន្ទ្រឱ្យព្រះ
អង្គមេត្តា ។ ពេលដែលថ្លែងពីសេចក្តីនឹករឭករួចហើយនាងទិព្វសុភាចន្ទ ក៏នាំពិស្តុកទៅឋាន ទេវតា ។

នៅពេលដែលព្រះឥន្ទ្រាធិរាជយាងចេញមកតាមនោះ ទ្រង់ទតឃើញកុមារ ទ្រង់សួរទៅនាង
ទិព្វសុភាចន្ទថា តើមនុស្សនេះជាអ្វី បានជានាងនាំមកដល់ក្នុងប្រាសាទយើង ?

នាងទិព្វសុភាចន្ទទូលថា ជាបុត្រខ្ញុំម្ចាស់ កាលដែលខ្ញុំម្ចាស់ចុះទៅនៅឋានមនុស្សលោក រៀប
ការជាមួយលោកតាលីម សេង ។

នាងទិព្វសុភាចន្ទបានទូលព្រះឥន្ទ្របន្ថែមថា បុត្រខ្ញុំម្ចាស់មានការប៊ុនប្រសប់ណាស់ គឺចេះគួរ
ចេះឆ្លាក់ នាំឱ្យមនុស្សលោកមានសេចក្តីកោតសរសើរស្ងប់ស្ងែងជាភ្នែកលែង ប៉ុន្តែទាស់តែកូនខ្ញុំម្ចាស់
ចេះចំណេះទាំងនេះដោយឥតបានរៀនពីគ្រូណាសោះ គឺវាចេះដោយសារគំនិតវាតែម្តង ។ ព្រះឥន្ទ្រ
ឆ្លើយថា មែនហើយ ! មនុស្សលោកណាចេះវិជ្ជាឥតគ្រូ លោកប្រដូចនឹងមនុស្សឆ្កុត បើដូច្នោះចូរឯង
នាំកុមារនេះទៅជួបនឹងទេវបុត្ររោងជាងលើ គេនឹងបង្រៀនកុមារឱ្យចេះមុខវិជ្ជាប្លែកៗសិន រួចសឹម
ឱ្យកុមារត្រឡប់ទៅឋានមនុស្សលោកវិញ ព្រោះកុមារមានសញ្ញាតិជាមនុស្សលោកពុំអាចមកនៅក្នុងទី
ឋាននេះរហូតទៅបានទេ ។

ព្រះពិស្តុកក៏ទៅជាមួយទេវបុត្រ ដែលជាអ្នកបច្ចេកទេសខាងវិជ្ជាសិល្បៈនិងខាងសំណង់ ។
យុវជននោះខំរៀនគួរ រៀនឆ្លាក់ រៀនលេងភ្លេងអំពីសំណាក់ទេវបុត្រជាគ្រូទាំងនោះ បានចេះចាំ
ស្ទាត់សព្វគ្រប់ទាំងអស់ គឺចេះសង់នាវាអាចបើកបរលើគោកបាន ចេះឆ្លាក់ប្រាក់ ឆ្លាក់មាស ចេះស្ល
ដែកគ្រប់យ៉ាង ចេះវិជ្ជាលាយទឹកហើយទឹកនោះ បើកាលណាគេចាក់រាយលើដីឥដ្ឋ ដីនោះនឹងក្លាយ
ទៅជាថ្ម ។ សរុបសេចក្តីទៅគឺបានចេះចាំទាំងអស់នូវមុខវិជ្ជាទាំងឡាយណា ដែលទេវបុត្របាន
បង្រៀន ហើយទេវបុត្របាននិយាយលើកទឹកចិត្តកុមារដូច្នោះទៀតផងថា កិច្ចការដែលអ្នកបានចេះធ្វើ
ទាំងប៉ុន្មាននេះអាចគង់បិតថេរនៅបានអស់ពេលជាច្រើនពាន់ឆ្នាំ ឯចំណែកការងាររបស់ខ្ញុំវិញអាច
មានជីវិតត្រឹមមួយរដ្ឋកាលស្តេចមួយព្រះអង្គៗប៉ុណ្ណោះទេ ឧបមាថា បើព្រះមហាក្សត្រអង្គណាមួយ
បានសោយរាជ្យសម្បត្តិ ហើយទ្រង់សព្វព្រះរាជហឫទ័យឱ្យខ្ញុំសង់ប្រាសាទថ្វាយ ខ្ញុំអាចសង់ថ្វាយបាន

មួយរំពេច ប៉ុន្តែនៅថ្ងៃដែលព្រះមហាក្សត្រអង្គនោះ ទ្រង់សោយព្រះទិវង្គតទៅ ប្រាសាទនោះក៏ត្រូវ
រលាយបាត់ក្នុងពេលនោះដែរ ដូច្នោះឃើញថាបូជិ្តអំណាចរបស់ឯងមានអានុភាពខ្លាំងលើសលប់លើបូជិ្ត
អំណាចរបស់យើង ។ ទេវបុត្រក៏នាំសេចក្តីទៅក្រាបទូលព្រះឥន្ទ្រាធិរាជអំពីលទ្ធផលដ៏ប្រសើរក្រៃលែង
ដែលបានកើតមានអំពីការអប់រំព្រះពិស្ណុការ ព្រះឥន្ទ្រក៏ទ្រង់សព្វព្រះទ័យជាខ្លាំង ហើយទ្រង់ទទួល
ស្គាល់ថា ព្រះពិស្ណុការនឹងទៅជាអ្នកអប់រំ អ្នកបង្ហាត់បង្រៀនមនុស្សលោកទាំងអស់ដែលកាន់ព្រះពុទ្ធ
សាសនា ។ កាលព្រះឥន្ទ្រមានព្រះបន្ទូលមកដល់ត្រង់នេះ ព្រះអង្គនឹកឃើញដល់ព្រះកេតុមាលា
ហើយព្រះអង្គក៏ទ្រង់ហោះចុះមកកាន់ប្រទេសកម្ពុជា ។

ពួកអ្នកយាមក៏រត់ទៅទូលព្រះបាទទេវងអស្ចារ្យថា មានសត្វពុំដែលស្គាល់ចុះមកពីឋានទេវតា
មានភាពដូចមនុស្ស ប៉ុន្តែមានពណ៌ខៀវមានពន្លឺចាំងដូចភ្លើងបានចូលក្នុងប្រាសាទ ។

ព្រះបាទទេវងអស្ចារ្យយាងប្រញាប់តម្រង់ទៅប្រាសាទព្រះអង្គ ហើយទ្រង់បានស្គាល់ថាជាព្រះ
ឥន្ទ្រ ព្រះរាជាក៏លុតជង្គង់ថ្វាយបង្គំ ពេលនោះព្រះឥន្ទ្រសួរព្រះរាជាថា តើព្រះអង្គមានស្គាល់ព្រះរាជ
បុត្រយើងឬទេ ? ។ ព្រះបាទទេវងអស្ចារ្យទូលថា ទូលព្រះបង្គំពុំដែលស្គាល់ទេ ។

ព្រះឥន្ទ្រសួរ ៖ “ កាលដែលព្រះអង្គកេតុមាលាទ្រង់ព្រះសម្ពុត តើមានអាភេទដូចម្តេច ? ”

ព្រះបាទទេវងអស្ចារ្យទូលថា ឃើញពន្លឺខៀវលាតសន្ធឹងនៅលើមេឃ រួចស្រាប់តែមានកម្រង
ផ្កាធ្លាក់មកលើអគ្គមហេសីទូលព្រះបង្គំ ហើយតមកអគ្គមហេសីទូលព្រះបង្គំមានផ្ទៃពោះ ឥឡូវប្រសូត
បុត្រមកសន្មតនាមថា កេតុមាលា ឥឡូវមានវ័យចម្រើនហើយ ។

ព្រះឥន្ទ្រមានបន្ទូល ៖ “ ហ្នឹងហើយ ! គឺជាកូនយើង វាចុះមកចាប់បដិសន្ធិ ” ។

ពួកដូច្នោះ ព្រះបាទទេវងអស្ចារ្យ ទ្រង់ក៏ត្រាស់ហៅព្រះកេតុមាលាឱ្យចូលមក ។ ព្រះឥន្ទ្រក៏ចាប់
លើកព្រះរាជកុមារឱ្យអង្គុយលើព្រះឧរូ (ភ្លៅ) រួចទ្រង់មានព្រះបន្ទូល ៖ “ ពីដើមយើងឈ្មោះថា
មាណព យើងបានស្ថាបនាផ្លូវថ្នល់ ស្ថាបនាទំនប់ទឹក សង់សាលា សង់ស្ពាន យើងបានធ្វើបុណ្យ
ដាក់ទានដល់អ្នកក្រីក្រលំបាក ដោយផលនេះយើងបានទៅកើតជាព្រះឥន្ទ្រ ដូច្នោះយើងមានចិត្តនឹក
មកដល់ប្រទេសកម្ពុជាណាស់ ព្រោះជាប្រទេសទើបនឹងកើតឡើងថ្មីៗ ហើយតាំងពីពេលនោះមកដល់
ឥឡូវនេះគ្មានមនុស្សខ្លាំងពូកែណាម្នាក់មកនៅក្នុងប្រទេសនេះសោះ ។ ដូច្នោះយើងនឹងជួយធ្វើឱ្យឯង
បានសប្បាយ ហើយឱ្យមានអាយុវែងផង ត្បិតអីមនុស្សលោកសម័យនេះអាយុខ្លីណាស់ កម្រមាន
នរណាអាយុបានមួយរយឡើយ ។ យើងនឹងនាំយកឯងទៅក្នុងប្រាសាទយើង ហើយឱ្យឯងចុះមុជទឹក
ក្នុងអាងមួយដើម្បីឱ្យបានអាយុវែង ។

ព្រះឥន្ទ្រក៏លើកព្រះកេតុមាលា ហោះទៅកាន់ឋានទេវតា ។ នៅក្នុងសួនច្បារនៃព្រះឥន្ទ្រមាន
អាងទឹកមួយ ព្រះឥន្ទ្រក៏យកព្រះកេតុមាលាទៅឱ្យមុជទឹកក្នុងអាងនោះមួយថ្ងៃ ៧ ដង លុះត្រាតែគ្រប់

៧ថ្ងៃ ។ បន្ទាប់មកព្រះឥន្ទ្រនាំព្រះកេតុមាលាចូលទៅក្នុងប្រាសាទព្រះអង្គ រួចព្រះឥន្ទ្រអញ្ជើញទេវតា
ជាព្រាហ្មណ៍ ៧ នាក់ឱ្យមកសូត្រសែកមន្តគាថានិងព្រះព្រំទឹកមន្តលើព្រះកេតុមាលា ដើម្បីឱ្យបាន
អាយុជាងមួយរយឆ្នាំ ។

កាលបើពិធីនេះបានចប់សព្វគ្រប់ហើយ ព្រះឥន្ទ្រក៏ទ្រង់បង្គាប់ឱ្យគេទិមព្រះរាជវចនៈព្រះ
កេតុមាលាបរហោះពីទ្វីបវិញប្រាសាទព្រះអង្គ ដើម្បីឱ្យព្រះកេតុមាលាអាចមើលឃើញលំអប្រាសាទ
សព្វគ្រប់ទាំងអស់ ។

កាលបើព្រះកេតុមាលា បានសង្កេតមើលប្រាសាទព្រះឥន្ទ្រសព្វគ្រប់អស់ហើយ នាយសារថីនាំ
ព្រះកេតុមាលាទៅមើលក្រាលគោស្នក៏ទៀត ។

ព្រះឥន្ទ្រក៏សួរទៅព្រះកេតុមាលាថា អ្នកពេញចិត្តនឹងអ្វីៗ ដែលអ្នកបានឃើញឬទេ ។

ព្រះកេតុមាលាទូលថា ទូលបង្គំមានសេចក្តីស្ងប់ស្ងែងណាស់ ។

ព្រះឥន្ទ្រមានបន្ទូលថា ដូច្នោះយើងប្រគល់អាណាចក្រកម្ពុជានេះឱ្យឯង ហេតុនេះបើឯងពេញ
ចិត្តនឹងប្រាសាទណាមួយដែលឯងបានឃើញ ហើយចង់សង់ប្រាសាទមួយនៅប្រទេសកម្ពុជាឱ្យល្អដូច្នោះ
ចូរឯងគ្រាន់តែនឹកក្នុងចិត្តទៅ យើងនឹងបញ្ជូនស្ថាបនិកម្នាក់ឱ្យទៅសាងសង់នៅក្នុងប្រទេសឯងមួយ
រំពេច ។ ព្រះកេតុមាលាពេញចិត្តប្រាសាទមួយដែលមានលំអអស្ចារ្យ គឺក្រាលគោព្រះឥន្ទ្រ ។

ព្រះឥន្ទ្រក៏ទ្រង់ព្រះសម្រួលថា ក្រាលគោនេះជារបស់ល្អចំពោះភ្នែកចៅឯងហើយឬ ? ហើយ
ទ្រង់មានព្រះបន្ទូលទៅកាន់ព្រះពិស្តុការ ៖ “ចៅឯងជាតិមនុស្សលោក ពុំអាចបិតនៅក្នុងឋានលើ
នេះបានរហូតទេ យើងនឹងបញ្ជូនចៅឯងទៅប្រទេសកម្ពុជា ហើយឯងត្រូវសង់ប្រាសាទឱ្យព្រះរាជបុត្រ
យើងមួយ ឱ្យមានសោភណភាពល្អជាងក្រាលគោយើង ។ កាលបើចៅឯងសង់រួចស្រេចហើយ
យើងនឹងចុះទៅធ្វើជាអធិបតីក្នុងពិធីរៀបចំអភិសេកព្រះរាជបុត្រយើងឱ្យឡើងសោយរាជ្យ” ។

កាលបើព្រះពិស្តុការបានពិនិត្យមើលក្រាលគោព្រះឥន្ទ្រសព្វគ្រប់ហើយ ព្រះឥន្ទ្រទ្រង់ក៏ព្រះ
រាជបញ្ជាឱ្យគេរៀបចំទិមព្រះរាជវចនៈព្រះអង្គ បញ្ជីព្រះកេតុមាលានិងព្រះពិស្តុការចុះមកកាន់ដែនដី
ត្រង់ប្រទេសកម្ពុជា ។

ព្រះពិស្តុការក៏ចាប់សង់ប្រាសាទភ្លាម នៅព.ស ៦២០ ។ លោកបានបង្គាប់ឱ្យជីកស្នាមភ្លោះយក
អាចម៍ដីចាក់គរលើគ្នាយ៉ាងខ្ពស់ រួចទើបព្រះពិស្តុការយករូបចម្លាក់ផ្សេងៗ ទៅផ្គិតលើដីនោះគ្រប់ទិស
ទាំងអស់ ។ ការសង់ប្រាសាទ ព្រះពិស្តុការឥតចាំបាច់ចងរន្ទា ដាំសសរមួយម្តងៗដូចយើងទេ គឺលោក
យកដីមកគរសង់ជាប្រាសាទប្រាំជាន់តែម្តង ទើបយកទឹកថ្នាំលាយទៅលាបពិលើក្បាលសាទដីទាំង
មូល ។ ប្រាសាទក៏ក្លាយទៅជាថ្ម ។

អាស្រ័យហេតុនេះហើយ បានជាយើងឃើញត្រង់រង់កោងនៃដំបូលប្រាសាទឥតមានរន្ធត ឬ សសរទ្រព្យក្រោម ។

លុះការស្ថាបនាបានរួចស្រេចកាលណា ព្រះពិស្ណុការក៏លាបថ្នាំលើរូបចម្លាក់ទាំងនោះ តម្រូវឱ្យ លាបពណ៌ផ្សេងៗ ធ្វើឱ្យប្រាសាទមានលំអយ៉ាងត្រចះត្រចង់ គឺស្តង់ដារជាគ្រាលគោព្រះឥន្ទ្រ ។

ព្រះកេតុមាលាពេញចិត្តនឹងប្រាសាទនោះណាស់ បានពោលសរសើរព្រះពិស្ណុការជាច្រើន ហើយបានសុំឱ្យព្រះពិស្ណុការសង់ប្រាសាទដទៃត្រឡប់ជាច្រើន ដោយមានរូបចម្លាក់យ៉ាងនឿតនាយ ។

ព្រះឥន្ទ្រាធិរាជដោយមានពួកទេវតាជាច្រើនតាមដង្កែដងបានយាងចុះមកឋានក្រោមប្រសិទ្ធពរ អភិសេកព្រះរាជបុត្រព្រះអង្គ ហើយព្រះអង្គក៏ថ្វាយព្រះនាមថា អរិដ្ឋពលពាហនា (ព្រះកេតុមាលា) រួចទ្រង់ហៅប្រទេសខ្មែរយើងថា កម្ពុជា ដូចសព្វថ្ងៃនេះ ។ [...]

(ដកស្រង់ពីប្រជុំរឿងព្រេងខ្មែរ ភាគ៥)

សំណួរ

១. ហេតុអ្វីបានជានាងទិព្វសុភាចន្ទ ចុះមករស់នៅជាមួយតាលីមសេង ឯឋានមនុស្សលោក ?
២. តើនាងទិព្វសុភាចន្ទទូលព្រះឥន្ទ្រដូចម្តេចខ្លះអំពីព្រះពិស្ណុការ ? តើព្រះពិស្ណុការបានរៀនវិជ្ជាអ្វី ខ្លះនៅទីនោះ ?
៣. តាមដំណើររឿង តើអតីតជាតិរបស់ព្រះឥន្ទ្រគឺនរណា ? ហេតុអ្វីបានជាព្រះអង្គបានកើតជា ព្រះឥន្ទ្រ ?
៤. ចូរបង្ហាញពីបច្ចេកទេសត្រួសៗក្នុងការកសាងប្រាសាទរបស់ព្រះពិស្ណុការ ។
៥. ចូរបង្ហាញកាលអាកាសរបស់រឿង ។
៦. ចូររកប្រធានរឿង និងមូលបញ្ហារបស់រឿង ។
៧. តាមពិត តើព្រះពិស្ណុការតំណាងឱ្យនរណា ? ហេតុអ្វី ?
៨. ចូរស្រង់ពាក្យដែលជានាមនៅប្រភេទនីមួយៗឱ្យបានយ៉ាងតិចពីរពាក្យ ។



ការសង្ខេប

ការសង្ខេប គឺជាការនិយាយ ឬសរសេរចំពោះបញ្ហាឱ្យខ្លីតែមានន័យគ្រប់គ្រាន់ ដោយច្បឹចយកតែ ចំណុច គំនិត ព្រឹត្តិការណ៍ ឬខ្លឹមសារសំខាន់ៗ ដោយរក្សាន័យខ្លឹមសារដើម ។ គេអាចសង្ខេបចេញពី បទអត្ថាធិប្បាយ អង្គពិភាក្សា អត្ថបទរឿង កំណាព្យ អត្ថបទអត្ថាធិប្បាយ ។ល។

ចូរពិនិត្យឧទាហរណ៍ :

រឿងព្រេងទាក់ទងនឹងទំនៀមទំលាប់ដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់

មានរឿងបុរាណតំណាលតៗគ្នាមកថា មានប្តីប្រពន្ធពីរនាក់ខំប្រឹងរកស៊ី តាំងពីក្មេងរហូតដល់ ចាស់បានមាសតែមួយបាទហើយគ្មានកូនម្នាក់សោះ ។ ប្តីប្រពន្ធចំណាស់ទាំងពីរនាក់បានផ្តាំគ្នាទៅវិញ ទៅមកថា បើនរណាស្លាប់មុនត្រូវយកមាសនោះដាក់ក្នុងមាត់អ្នកនោះ ។ ចំណេរតមក ប្តីក៏ស្លាប់មុន ទៅ ។ ប្រពន្ធក៏យកមាសនោះដាក់ក្នុងមាត់សពប្តី ។ នៅពេលបូជាសពប្តី ភ្លើងឆេះមាសនោះរលាយ អស់នៅសល់តែ ៣ ស្លឹង ។

សម័យមួយ ព្រះមហាក្សត្រចេញព្រះរាជបញ្ជាឱ្យវែយកមាសក្នុងមួយផ្ទះចំនួនមួយបាទជា កំហិត ។ យាយជាប្រពន្ធរបស់ខ្មោចតានោះ ក៏យកមាស ៣ ស្លឹង ដែលគាត់រើសទុកនោះទៅថ្វាយព្រះ មហាក្សត្រដោយទូល ៖ “ក្រាបទូលព្រះករុណា ! មាសនេះពីដើមពេញ ១ បាទ តែខ្ញុំម្ចាស់យកទៅបង់ មាត់ឱ្យប្តីខ្ញុំម្ចាស់ ក៏ត្រូវភ្លើងឆេះអស់នៅសល់តែប៉ុណ្ណោះ ! សូមព្រះករុណា មេត្តាដល់សត្វទាល់ ក្រដេងចុះ ! ខ្ញុំម្ចាស់ទាល់មធ្យោបាយហើយ ! មិនអាចទៅរកមាសឯណាឱ្យបានគ្រប់ចំនួនថ្វាយព្រះអង្គ បានឡើយ !” ។ ព្រះមហាក្សត្រទ្រង់សណ្តាប់ចប់ហើយ ទ្រង់ក៏កើតក្តីសង្វេគ ស្តុតព្រះទ័យ អាសូរដល់ ប្រជារាស្ត្រយ៉ាងខ្លាំង ទើបទ្រង់ប្រកាសឱ្យលើកលែងការវែយកមាសពីបណ្តារាស្ត្រទាំងអស់ក្នុងនគរ ។

អាស្រ័យហេតុនេះហើយ ទើបបណ្តារាស្ត្រទាំងអស់យល់ថា ប្រាក់ឬមាសដែលបង់ក្នុងមាត់ បុគ្គលដែលស្លាប់ទៅនោះ មានអានុភាពខ្លាំងក្លាណាស់ សូម្បីព្រះមហាក្សត្រក៏ចាញ់អានុភាពនេះដែរ ។ ហេតុដូចនេះហើយបានជាប្រជាជនខ្មែរយើងចាត់ទុកថា ប្រាក់ឬមាសដែលបង់ក្នុងមាត់សព ជារត្ថុស័ក្តិ សិទ្ធិ ហើយនាំគ្នាអនុវត្តទម្លាប់នេះរហូតមកដល់សព្វថ្ងៃ ។

(ដកស្រង់ពីប្រជុំរឿងព្រេងខ្មែរ ភាគ៩)

អត្ថបទសង្ខេប

មានតំណាលតៗគ្នាមកថា មានតានិងយាយប្តីប្រពន្ធពីរនាក់ពុំមានកូនទៅឡើយ ។ ពួកគាត់ខំប្រឹងរកស៊ីមានតែមាស ១ បាទប៉ុណ្ណោះ ។ នៅពេលតាស្លាប់ទៅ យាយក៏យកមាស ១ បាទនោះទៅដាក់ក្នុងមាត់សពតា ។ ក្រោយពីបូជាសពតារួច មាសត្រូវភ្លើងឆេះអស់សល់តែ ៣ ស្លឹង ។ តាប់ជួនសម័យមួយព្រះមហាក្សត្រតម្រូវឱ្យយកមាសពីប្រជារាស្ត្រក្នុងមួយគ្រួសារ ១ បាទ ។ យាយគ្មានមាសគ្រប់មួយបាទ គឺមានតែមាស ៣ ស្លឹងប៉ុណ្ណោះ សល់ពីបង់មាត់ខ្មោចតា យកមកថ្វាយព្រះមហាក្សត្រដោយរៀបរាប់ពីសេចក្តីទុក្ខលំបាកនិងភាពទាល់ច្រករបស់គាត់ ថ្វាយទ្រង់សណ្តាប់ ។ ព្រះមហាក្សត្រកើតក្តីសង្វេគអាណិតប្រជារាស្ត្រ ព្រោះអ្នកស្លាប់ទៅគ្រាន់តែប្រាក់មួយបាទយកទៅមិនបានផង ទ្រង់ក៏ប្រកាសលើកលែងការវៃមាសនេះពីប្រជារាស្ត្រទូទាំងនគរ ។

ហេតុដូចនេះបានជាប្រជាជនយល់ថា ប្រាក់ឬមាសបង់មាត់បុគ្គលដែលស្លាប់នេះមានអានុភាពខ្លាំងក្លាណាស់ ហើយនាំគ្នាអនុវត្តទម្លាប់ដាក់ប្រាក់ ឬមាសក្នុងមាត់បុគ្គលដែលស្លាប់តៗគ្នារហូតដល់បច្ចុប្បន្ននេះ ។

សំណួរ

- ១. តើរឿងខាងលើនិយាយពីបញ្ហាអ្វី ?
- ២. តើរឿងទាំងមូលខាងលើមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះ ?
- ៣. តើរឿងទាំងមូលនិងអត្ថបទសង្ខេបមានលក្ខណៈដូចគ្នានិងខុសគ្នាត្រង់ណាខ្លះ ?

លំហាត់

ចូរអ្នកសង្ខេបអត្ថបទរឿងក្នុងអំណានទី ១ និងទី ២ ឡើងវិញ ។ ពេលសង្ខេបរឿងឡើងវិញចូរអនុវត្តតាមការណែនាំមួយចំនួនដូចខាងក្រោម

- លើកយកតែព្រឹត្តិការណ៍សំខាន់ៗរបស់រឿងមកបង្ហាញ ។
- ចងក្រងព្រឹត្តិការណ៍ ឬគំនិតសំខាន់ៗទាំងនោះឱ្យមានលក្ខណៈរៀបរយល្អតាមលំដាប់លំដោយនៃដំណើររឿង ។
- ប្រើប្រាស់ពាក្យប្រាប់លំដាប់ឱ្យបានត្រឹមត្រូវ ។
- ប្រើពាក្យសំដីផ្ទាល់ខ្លួនឱ្យបានសមរម្យនិងត្រឹមត្រូវ ។



បំពេញទម្រង់កិច្ចសន្យាផ្សេងៗ

មានសន្តិភាព គឺមានការអភិវឌ្ឍ ។ ក្រោយពីសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ត្រូវបានបញ្ចប់ ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច គមនាគមន៍ កសិកម្ម ទេសចរណ៍ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ។ ដោយឡែកផ្នែកសេវាកម្ម ក៏កំពុងវិកលូតលាស់គួរជាទីមោទនៈ ។ សេវាកម្មទាំងនោះមានដូចជា សេវាកម្មផ្នែកទេសចរណ៍ គមនាគមន៍ ដឹកជញ្ជូន ជំនួញការលក់ដូរអចលនវត្ថុ ... ។ ដើម្បីញ៉ាំងដំណើរការសេវាកម្មទាំងនោះឱ្យប្រព្រឹត្តទៅត្រឹមត្រូវតាមច្បាប់និងមានភាពរលូន ហើយទទួលបានលទ្ធផលល្អនិងត្រឹមត្រូវតាមច្បាប់នោះ គឺត្រូវមានលិខិតស្នាមតាមទម្រង់បែបបទផ្សេងៗនិងទៅតាមការកំណត់ ។ លិខិតស្នាមទាំងនោះមានដូចជា លិខិតធ្វើដំណើរ វិក្កយបត្រ លិខិតរាយការណ៍របស់អ្នកដំណើរ ទិដ្ឋាការធ្វើដំណើរ កិច្ចសន្យា ... ។

ឥឡូវនេះចូរអ្នកសិក្សាទម្រង់កិច្ចសន្យាមួយចំនួនដូចខាងក្រោម រួចចម្លងគំរូកិច្ចសន្យានេះដាក់ក្នុងសៀវភៅរបស់អ្នក ។ បន្ទាប់មកចូរអ្នកបំពេញព័ត៌មានផ្សេងៗតម្រូវទៅតាមគំរូនៃកិច្ចសន្យានីមួយៗឱ្យបានត្រឹមត្រូវ ។

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
កិច្ចសន្យាលក់ដី

ខ្ញុំឈ្មោះ ភេទ អាយុ ឆ្នាំ ជនជាតិ សញ្ជាតិ
និងប្រពន្ធឈ្មោះ អាយុ ឆ្នាំ ជនជាតិ សញ្ជាតិ មានទីលំនៅផ្ទះ
លេខ ភូមិ / ក្រុម ឃុំ / សង្កាត់ ស្រុក / ខណ្ឌ
ខេត្ត / ក្រុង ។

បានលក់ដីមួយកន្លែងឱ្យទៅឈ្មោះ អាយុ ឆ្នាំ
និងប្រពន្ធឈ្មោះ អាយុ ឆ្នាំ មានទីលំនៅផ្ទះលេខ ភូមិ / ក្រុម
ឃុំ / សង្កាត់ ស្រុក / ខណ្ឌ ខេត្ត / ក្រុង
ដែលមានទទឹង បណ្តោយ ទំហំ ។

- ព្រំប្រទល់ខាងជើងជាប់នឹង
- ព្រំប្រទល់ខាងត្បូងជាប់នឹង
- ព្រំប្រទល់ខាងលិចជាប់នឹង
- ព្រំប្រទល់ខាងកើតជាប់នឹង

តម្លៃ (.....)

យើងខ្ញុំសូមសន្យាថា បើថ្ងៃក្រោយមានជនណាមកចោទប្រកាន់ ឬតវ៉ាដោយប្រការណាមួយ ខ្ញុំ
បាទ នាងខ្ញុំជាម្ចាស់កម្មសិទ្ធិចាស់សូមទទួលខុសត្រូវចំពោះមុខច្បាប់ ។ ក្រែងពុំប្រាកដសូមផ្តិតមេដៃ
ខាងស្តាំទុកជាក៏ស្តុតាង ។

ស្នាមមេដៃអ្នកដឹងពូ	ថ្ងៃទី ខែ ឆ្នាំ
សាក្សីទី ១	សាក្សីទី ២
	ស្នាមមេដៃស្តាំ
	អ្នកទទួល
	អ្នកប្រគល់

បានឃើញនិងបញ្ជាក់ថា
ឈ្មោះ ពិតជាបានលក់ដី
ឱ្យឈ្មោះ ពិតមែន ។
ថ្ងៃទី ខែ ឆ្នាំ
ហត្ថលេខានិងត្រាមេឃុំ ឬចៅសង្កាត់

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
កិច្ចសន្យាជួលផ្ទះ

ភាគី “ក” ម្ចាស់ផ្ទះ

ឈ្មោះ :

អាសយដ្ឋានផ្ទះលេខ ផ្លូវលេខ ក្រុមទី

ភាគី “ខ” អ្នកជួលផ្ទះ

ឈ្មោះ :

អាសយដ្ឋានផ្ទះលេខ ផ្លូវលេខ ក្រុមទី ភូមិ

សង្កាត់ / ឃុំ ខណ្ឌ / ស្រុក ខេត្ត / ក្រុង

ភាគីបានព្រមព្រៀងនិងឯកភាពគ្នាលើលក្ខខណ្ឌដូចខាងក្រោម ៖

ប្រការ ១ : ភាគី “ក” បានយល់ព្រមជួលផ្ទះរបស់ខ្លួនលេខ ផ្លូវលេខ
 ក្រុមទី សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ
 ឱ្យភាគី “ខ” ដើម្បីស្នាក់នៅរយៈពេល ឆ្នាំ ដោយគិតតម្លៃ ... ក្នុង១ខែ ។

ប្រការ ២ : ភាគី “ខ” បានយល់ព្រមនិងឯកភាពជួលផ្ទះតាមតម្លៃនិងរយៈពេលកំណត់ដូច
 មានចែងក្នុងប្រការ ១ ។

ប្រការ ៣ : ភាគី “ខ” ត្រូវបង់ថ្លៃជួលផ្ទះចំនួនខែ មុនឱ្យទៅភាគី “ក” ផុតរយៈ
 ពេលខែ ភាគី “ខ” ត្រូវបង់ថ្លៃជួលផ្ទះក្នុងអាទិត្យទី
 នៃខែនីមួយៗជារៀងរាល់ខែ ។

ប្រការ ៤ : មុនពេលជួលភាគី “ក” ត្រូវពិនិត្យជួសជុលប្រសិនបើផ្ទះនោះមានកន្លែងខ្លះធ្លុះ
 ធ្លាយ បាក់ពុក លិចនៅពេលភ្លៀងធ្លាក់ រាំងស្ទះចរន្តទឹក និងរៀបចំប្រព័ន្ធទឹក
 ចរន្តអគ្គិសនី ធ្វើយ៉ាងណាឱ្យផ្ទះមានភាពសមរម្យងាយស្រួលក្នុងការស្នាក់
 អាស្រ័យ ។ ចំណែកភាគី “ខ” ក៏ត្រូវពិនិត្យពិច័យផ្ទះឱ្យបានមុនជាស្រេច ដើម្បី
 សម្រេចចិត្តយល់ព្រមជួល ។ ភាគី “ក” មិនធានាជួសជុលជាបន្តបន្ទាប់នូវការខូច
 ខាតទាំងឡាយដោយមូលហេតុមិនសមស្របឡើយ ។

ប្រការ ៥ : ភាគី "ខ" ត្រូវរក្សាសភាពផ្ទះឱ្យនៅដូចដើមបើមានការចាំបាច់ត្រូវជួសជុលកែផ្ទះ ចាំបាច់ត្រូវពិគ្រោះជាមួយម្ចាស់ផ្ទះជាមុនសិន ។ នៅពេលខូចខាតសភាពផ្ទះ ដោយមានមូលហេតុ ភាគី "ខ" ជាអ្នកធ្វើឱ្យខូចខាតនោះ ភាគី "ខ" ត្រូវជួស ជុលសងម្ចាស់ផ្ទះវិញ ។

ប្រការ ៦ : រយៈពេល ១ អាទិត្យមុនផុតកំណត់នៃកិច្ចសន្យា បើភាគី "ខ" មានបំណងចង់ជួល ផ្ទះនេះបន្តទៀត ភាគី "ខ" ត្រូវជូនដំណឹងទៅ ភាគី "ក" ដើម្បីពិនិត្យពិចារណា ហើយបើ ភាគី "ក" មានការយល់ព្រម នោះត្រូវធ្វើកិច្ចសន្យាសាជាថ្មី ។

ប្រការ ៧ : បើមានរឿងហេតុអ្វីកើតឡើង ពាក់ព័ន្ធដល់បញ្ហាផ្ទះនេះ ភាគីទាំងពីរត្រូវពិភាក្សា គ្នាដោះស្រាយ ដោយផ្អែកលើឆន្ទៈយោគយល់គ្នាទៅវិញទៅមក ។

ប្រការ ៨ : កិច្ចសន្យានេះ អាចបន្តច្រើនឆ្នាំបាន ប្រសិនបើ ភាគី "ខ" អាចមានលទ្ធភាពជួល ក្នុងតម្លៃជួលឯកភាពគ្នារវាងអ្នកជួលនិងម្ចាស់ផ្ទះ ។

កិច្ចសន្យានេះ បានរៀបចំចងក្រងឡើងជា ភាសាខ្មែរ ចំនួន ០៣ ច្បាប់

- ភាគី "ក" រក្សាទុក ០១ ច្បាប់
- ភាគី "ខ" រក្សាទុក ០១ ច្បាប់
- សាក្សីរក្សាទុក ០១ ច្បាប់

ភាគីទាំងពីរបានឯកភាពគ្នា អនុវត្តកិច្ចសន្យានេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ ។

ធ្វើនៅ ថ្ងៃទី ខែ ឆ្នាំ

ហត្ថលេខា

ហត្ថលេខា

អ្នកជួលផ្ទះភាគី "ខ"

សាក្សីទី ១

សាក្សីទី ២

ម្ចាស់ផ្ទះភាគី "ក"

បានឃើញនិងបញ្ជាក់ថា

ប្រធានក្រុមទី ...

ហត្ថលេខា


ឈ្មោះ : ពិតជាបានជួលផ្ទះ

ឱ្យឈ្មោះ : ពិតមែន ។

ថ្ងៃទី ខែ ឆ្នាំ

ហត្ថលេខានិងត្រាមេឃុំ ឬចៅសង្កាត់

អត្តសញ្ញាណជាតិ



អត្តសញ្ញាណជាតិ គឺជាក្រឡឹងសំគាល់ ជាទីអាងនូវលក្ខណៈពិសេសនិងដោយឡែករបស់ជាតិសាសន៍នីមួយៗ ។ អត្តសញ្ញាណជាតិខ្មែររួមមាន ទង់ជាតិ ភ្លេងជាតិ ភាសា អក្សរ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ជំនឿ សាសនា ប្រពៃណី និងទំនៀមទម្លាប់ជាតិផ្សេងៗទៀតដែលឆ្លុះបញ្ចាំងនូវផ្នត់គំនិត ទស្សនៈ ចរិតលក្ខណៈជាតិ ។

ក្នុងមេរៀននេះ អ្នកនឹងស្វែងយល់ដឹងពីអត្តសញ្ញាណជាតិខ្មែរមួយចំនួនដែលទាក់ទងនឹងជំនឿប្រពៃណី ទំនៀមទម្លាប់ សាសនា ភាសា អក្សរ ព្រមទាំងផ្នត់គំនិតរបស់ជាតិសាសន៍ខ្មែរមួយចំនួន ។

ទន្ទឹមនេះ អ្នកនឹងសិក្សាអំពីអ្នកនិពន្ធ កាលកំណត់តែងនិងសង្គមបរិយាកាសនៃរឿង ចំណោទបញ្ហា កាលអាកាស ប្រធានរឿង មូលបញ្ហានៃរឿង ការនិយាយបញ្ចេញមតិផ្ទាល់ខ្លួន ការសរសេរសំណេរវិភាគអត្ថបទ និងអំពីសព្វនាមនិងប្រភេទរបស់សព្វនាម ។



អំពីអ្នកនិពន្ធ កាលកំណត់តែង និងសង្គមបរិយាកាសនៃរឿង

ការសិក្សាអត្ថបទអក្សរសិល្ប៍ ចាំបាច់យើងត្រូវសិក្សាជាដំបូងពីប្រវត្តិនៃរឿង ដើម្បីដឹងអំពីប្រភពនិងប្រភេទរឿង ។ ជាពិសេស ត្រូវស្គាល់អ្នកនិពន្ធ ស្នាដៃ កាលកំណត់តែង និង សង្គមបរិយាកាសនៃរឿង ។ មានស្នាដៃរឿងខ្លះបានប្រាប់ពីឈ្មោះអ្នកនិពន្ធនិងកាលបរិច្ឆេទ ឬកាលកំណត់តែងច្បាស់លាស់ ។ ប៉ុន្តែក៏មានរឿងខ្លះទៀតមិនបានប្រាប់ឈ្មោះអ្នកនិពន្ធ ឬកាលកំណត់តែងឡើយ ដូចជារឿងព្រេងជាដើម ។

ចូរអ្នកអានអត្ថបទរឿងខាងក្រោម :

អត្ថបទដកស្រង់ពីរឿង ផ្កាស្រពោន : វគ្គទី ៩

នៅក្នុងព្រៃដែលដុះព័ទ្ធបុរាណប្រាសាទនានា មានរបស់ពីរយ៉ាងដែលសាំបង្កើតដួងចិត្តទេសចរឱ្យរឹងរិតតែស្រងេះស្រងោចខ្លោចផ្សា ដោយសេចក្តីស្តាយអាស័យដល់កេរស្នាដៃនៃបុព្វបុរសខ្មែរ ។ វត្ថុនោះហាក់ដូចជាខ្យល់ព្រលឹងនិងសំឡេងនៃប្រវត្តិមាតុភូមិយើង ។

ពេលរសៀល ! វេលាដែលព្រះសុរិយាកំពុងដុតចំហុយអស់ទាំងធម្មជាតិ វែកណ្តឹងយំទំលាក់សំឡេងពីចុងស្រឡៅ ឬចុងឈើទាលដែលខ្ពស់ត្រដែតក្នុងអាកាស ។ សព្វត្បូរត្បិតត្រឡប់មកនេះ ប្រាប់ចូលសព្វសារពាងកាយ ហើយមករុំស្រោបបេះដូង នាំឱ្យអ្នកដំណើរទាំងពួងយន់ចិត្តអាសូរដល់ស្រុកកំណើតដែលធ្លាប់ថ្កុំថ្កើង ។

នៅខែចេត្រនិងពិសាខ តាមផ្លូវពីក្រុងសៀមរាបទៅអង្គរក្លិនផ្ការដ្ឋលបពោញក្លិនរំភើយពិដោរក្រអូបឈ្ងុយ ។ បើជួនជាមានវាយោបក់បន្តិចៗផង អ្នកដែលដើរយកអាកាសពេលល្ងាចតាមផ្លូវនេះនឹងមានចិត្តរសាប់រសល់អណ្តែតអណ្តូងប្រហែលជានឹងលាន់មាត់ថា ទោះជាឋានតុសិត ក៏មិនសប្បាយជាជាងនេះទេមើលទៅ ។

ឱក្លិនរដ្ឋល ! ឱសំឡេងរៃ ! កំលាំងអ្នកដូចជាទិព្វឱសថដែលអាចចូលមករំសាយសេចក្តីសោកសង្រេងមួយពេលបាន ។

នៅពេលរសៀល រទេះសេះមួយបរចូលតាមខ្លោងទ្វារខាងកើតមកក្នុងកំពែងនគរធំ ។ ត្រចៀកប្រុងស្តាប់ ភ្នែកប្រុងមើលនាងវិទារីអង្គុយអែបនឹងមាតា ដែលនិយាយចេកចាចនឹងនាងសុចិត្រាគ្មានឈប់មាត់ឡើយ ។ នាងស្រីក្រមុំគិតក្នុងចិត្ត ៖ “ឱបុរាណកាល ម៉្លេះសមមានមនុស្សអ្វីអរកុះករម្តេចឡើយឥឡូវក៏រិលទៅជាព្រៃស្វាអស់រលីង មុខគួរស្រណោះពេក” ។ នៅក្នុងពេលដែលចិត្តនាងកំពុងតែលន្តោចទៅក្នុងអតីតសម័យនៃមាតុភូមិដូច្នោះ ស្រាប់តែរទេះសេះឈប់ដឹក ហើយពួនាង

សុចិត្តានិយាយមកកាន់នាង ៖ “មកក្នុង យើងចុះមើលប្រាសាទបាយ័នសិន” ។ នាងវិធាវីរៀបខ្លួន
នឹងចុះ ទទួលងាកមុខទៅម្ខាងផ្តល់ ឃើញអង្គពុទ្ធបដិមាមួយយ៉ាងធំបិទមាសប្រាលស្តោកង់នៅក្នុងរោង
ប្រក់ក្បឿងមួយ ។ ឃើញដូច្នោះហើយ នាងថ្លែងថា ទេមីងខ្ញុំចង់ថ្វាយបង្គំព្រះអង្គនេះសិន សឹមយើង
ទៅមើលប្រាសាទជាក្រោយ ។

សេចក្តីប្រាថ្នានេះ អ្នកសហចរបានយល់ព្រមផងហើយ នារីនាងក៏ទាញយកទៀនមួយ ធ្នូបិសរ
សែពីសំណុំ ហើយក៏លីលាទៅកាន់សំណាក់ព្រះពុទ្ធរូបអង្គនោះ ។ លំដាប់ក្រោយដែលបានអុជគ្រឿង
សក្ការបូជារួច នាងក៏តាំងសូត្រនមស្ការយ៉ាងផ្ចិតផ្ចង់ ។ លុះចប់ហើយ នាងក៏តាំងនឹកប្រាថ្នាសុំតែក្នុង
ចិត្តថា ឱព្រះអង្គដែលធ្លាប់ស្រោចស្រង់សត្វលង់ទឹកបាន សូមព្រះអង្គទ្រង់សន្តោសខ្ញុំព្រះករុណាឱ្យ
បានផុតរណេព្រះព្រះធំ ។ ខ្ញុំព្រះករុណាតាំងពីឃើញរស្មីព្រះអាទិត្យមកដល់សព្វថ្ងៃនេះ ខ្ញុំព្រះករុណា
ឥតបានធ្វើបាបជនណា សត្វមួយណាឡើយ ។ ខ្ញុំព្រះករុណាបានកាន់សីលប្រាំខ្ជាប់មិនរសាយ បាន
ធ្វើបុណ្យបំពេញទានតាមកំលាំងទ្រព្យនៃយុវជន ហើយបានស្គាល់ព្រះធម៌ទាំងពួងផង ។ ហេតុនេះ
សូមព្រះអង្គសន្តោសជួយខ្ញុំព្រះករុណាឱ្យបានរួចពីក្រញាំពៅណែសិតកំណាចចេញ ហើយឱ្យខ្ញុំព្រះ
ករុណាជួបតែបង ប៊ុន ធឿន ដែលជាគូព្រេងកំសត់រៀងទៅ... ។ នាងវិធាវីកំពុងតែផ្ចិតផ្ចង់បន់
យ៉ាងនេះ ស្រាប់តែរថយន្តមួយបើកមកឈប់ប្របរទេះសេះ ។ នាងដាក់ភ្នែកមើលទៅឃើញនាង
ថូនិងពៅណែសិតដើរមកចំរោង នាងក៏លើកនេត្រាសំឡឹងទៅចំព្រះភក្ត្រព្រះពុទ្ធរូបដែលនៅតែញញឹម
ស្អាតដូចពីមុន ។ ទឹកភ្នែកក៏ហូរមកស្រពមុខនាង ។ នាងនឹកក្នុងចិត្ត ៖ “ឱព្រះអង្គអើយ ! មានជ្រែក
មកដល់ទៀតហើយ” ។

ឯយាយនួនដែលអង្គុយរង់ចាំពីក្រោយខ្នងកូនគាត់នោះ កាលបើបានឃើញដួងគាត់មកដល់ ក៏
ស្ទុះទៅសាកសួរសុខទុក្ខដោយរាក់ទាក់ ។ ក្រោយដែលបានលើកដៃសំពះសួរគ្នាទៅវិញទៅមកជា
មួយនាងសុចិត្តារួចហើយ នាងថ្នក់និយាយទៅកាន់យាយនួន ៖

- ចៃអើយចៃ កាលដែលខ្ញុំប្រទះចៃនៅផ្សារស្វាយប៉ោ រួចខ្ញុំត្រឡប់ទៅផ្ទះវិញនោះ ខ្ញុំបានប្រាប់
ណែសិតថា ចៃអញ្ជើញទៅលេងអង្ករ ឆុះណែសិត ក៏ចេះតែកន្តក់កន្តេញឱ្យខ្ញុំនាំវាមក ដើម្បី
យកទ្បានមកជូនចៃដើរលេង ។

យាយនួនគាត់ឮសំដីនេះហើយ គាត់ក៏ងាកទៅមើលមុខពៅណែសិត ហើយទឹកមុខគាត់ក៏រីកថ្លា
ដោយសេចក្តីប្រតិព័ទ្ធយ៉ាងជ្រាលជ្រៅ ។ ឯពៅណែសិតដែលឈរដាច់ពីខាងក្រោយស្ត្រីទាំងពីរនោះ
រវល់តែនឹងបែរបៀងនាយអាយ ញញឹមរំពៃទៅរកនាងវិធាវី ធ្វើឱ្យយុវតីនេះក្តៅរំខានពន់ប្រមាណ ។
នាងខំទប់មិនឈ្នះក៏បបួលម្តាយនាងឱ្យឡើងដោះសេះសេះត្រឡប់ទៅសៀមរាបវិញ ។ នាងថ្នូដូច្នោះ

ហើយ ក៏ខំនិយាយអង្វរលួងលោមនាងវិធាវីឱ្យជិះឡានជាមួយខ្លួន ។ បុត្រីយាយនួនដែលភ្លើងទោសៈ
កំពុងដុតរោលដើមទ្រូងនោះ ក៏ខំសង្កត់ចិត្តឆ្លើយដោយស្រួលវិញ ៖

- ខ្ញុំសូមអរគុណម៉ែចុះ តែឥឡូវជិះឡានមិនបានទេ ព្រោះបើជិះកាលណាហើយ ខ្ញុំចេះតែរិល
មុខ ។

ថាហើយនាងក៏ទាញដៃនាងសុចិត្រាឡើងរទេះសេះ ។ ឯយាយនួនដែលស្មារតីនៅនឹងឡាននាង
ថូ ក៏ធ្វើមុខជូរហើយដើរតាមកូនគាត់ទៅដោយទាល់គំនិត ... ។

កាលដែលយាននៃស្ត្រីទាំងបីនាក់ចរបានបន្តិចទៅ មេឃខែចេត្រដែលថ្លាត្រចះជាច្រើនថ្ងៃមក
ហើយ ក៏ប្រែជាងងឹតមានពពកខ្មៅតាន់តាប់មកបាំងពន្លឺព្រះអាទិត្យភ្លាម ព្រមទាំងមានព្យុះបក់ចូលនិង
ស្លឹកឈើហុយដង្កោលផង ។ ហើយមិនយូរប៉ុន្មានក៏មានភ្លៀងបង្កុរធ្លាក់មកដោយគ្រាប់ធំៗ ជះសាច
ទទឹកស្រ្តីដំណើរទាំងបីញ៉ូវខ្លួនចម្រាប់ ។ ទទួលពេលនោះ រទេះបរដល់ភូមិនាគដែលនៅត្រង់មុខ
ប្រាសាទអង្គរវត្ត នាងសុចិត្រានិងយាយនួន ក៏បបួលនាងវិធាវីឱ្យជ្រកភ្លៀងនៅទីនោះសិន ។ ប៉ុន្តែ
យុវតីនេះដែលនឹកក្តាញ់មែកក្នុងចិត្តចង់ឱ្យបានដល់ទីលំនៅនាប់ៗ ព្រោះនឹកក្រែងចៅណែសិតមកទាន់
ទៀត ក៏និយាយអង្វរឱ្យរទេះខ្ញុំស្រូតតំរង់ទៅសៀមរាបតែម្តង ។

នៅពេលល្ងាចនោះ នាងវិធាវីកើតក្តៅរោលក្នុងខ្លួន ហើយបណ្តាលឱ្យនាងទៅជាក្រុននិទ្រា
ដណ្តប់ជួយ ឥតបានទទួលម្ហូបអាហារអ្វីឡើយ ។

(ដកស្រង់ពីរឿង ផ្កាស្រពោនរបស់លោកនូហាច ១៩៤៧ បោះពុម្ពឡើងវិញឆ្នាំ ២០០៣ ទំព័រទី ៦៣-៦៥)

តាមអត្ថបទដកស្រង់នៃរឿងខាងលើនេះ យើងឃើញថាអត្ថបទនេះ ដកស្រង់ចេញពីរឿងផ្កា
ស្រពោន របស់អ្នកនិពន្ធល្មោះ នូ ហាច ដែលតែងឡើងចប់សព្វគ្រប់និងបោះពុម្ពផ្សាយនៅឆ្នាំ
១៩៤៧ ។ សង្គមបរិយាកាសនៃរឿងនេះ ស្ថិតនៅក្នុងសម័យប្រទេសកម្ពុជាត្រូវបែងចែកអាណាខេត្ត
ខាងជើងទៅនៅក្រោមអាណានិគមនិយមបារាំងនិងប្រទេសជិតខាង ។ ផ្នត់គំនិតសង្គមនាសម័យនោះ
គឺការប្រកាន់ខ្ជាប់នូវជំនឿ ទំនៀមទំលាប់ ប្រពៃណីជាធំ ។ ព្រឹត្តិការណ៍សំខាន់ៗនៃរឿង គឺការប្រកាន់
ឋានៈនៅក្នុងសង្គមរវាងអ្នកមាននិងអ្នកក្រ និងភាពកតញ្ញចំពោះអ្នកមានគុណ បានធ្វើឱ្យសេចក្តី
ស្រឡាញ់ដ៏ស្មោះស្ម័គ្រនៃតួអង្គទាំងពីរត្រូវបាត់បង់យ៉ាងខ្លោចផ្សា ។ ។

អ្នកនិពន្ធ គឺជាអ្នកសរសេរ ឬតាក់តែងរឿង ។

កាលកំណត់តែង គឺជាពេលវេលា ថ្ងៃខែឆ្នាំ ដែលអ្នកនិពន្ធបានសរសេរចប់សព្វគ្រប់ ហើយបានបញ្ជាក់នៅក្នុងស្នាដៃរបស់ខ្លួនយ៉ាងពិតប្រាកដ ។

សង្គមបរិយាកាស គឺដំណើររឿងដែលអ្នកនិពន្ធលើកមកបង្ហាញស្ថិតក្នុងសម័យកាលណាមួយ ហើយមានព្រឹត្តិការណ៍សសង្គមអ្វីខ្លះនៅក្នុងរឿងដែលគួរកត់សំគាល់ក្នុងស្នាដៃរបស់ខ្លួន ។

លំហាត់

ចូរអ្នកប្រាប់ពីឈ្មោះអ្នកនិពន្ធ កាលកំណត់តែង និងសង្គមបរិយាកាសនៃរឿងណាមួយដែល បួនធ្លាប់បានសិក្សានៅថ្នាក់មុនៗនិងរឿងដែលអ្នកធ្លាប់បានអាន ៖

- ១. រឿងកុលាបប៉ែលិន
- ២. រឿងមាលាដួងចិត្ត
- ៣. រឿងផ្កាស្រពោន
- ៤. រឿងទុំទាវ ។



វិធីតែងទិពន្ធ

ការសិក្សាអំពីវិធីតែងទិពន្ធ គឺជាការសិក្សាពីរបៀបតាក់តែងរឿងដែលមានច្រើនប្រភេទដូចជាការតែងរឿងបុរាណ រឿងទំនើប ហើយប្រភេទរឿងនីមួយៗមានលក្ខណៈពិសេសដោយឡែកៗពីគ្នា តាំងពីចំណុចផ្ដើមរឿង តួរឿង និងការបញ្ចប់រឿង ។

ក. ការផ្ដើមរឿង

អ្នកនិពន្ធសរសេរផ្ដើមរឿងតាមវិធីផ្ដើមមួយដោយមានការបង្ហាញ :

- ធម្មជាតិនៅគ្រងកន្លែងណាមួយ
- ឈ្មោះតួអង្គ ឬទំនាស់
- សកម្មភាព - ល- ។ រួចភ្ជាប់ទៅនឹងដំណើររឿងតែម្ដង ។

ឧទាហរណ៍ : ការផ្ដើមរឿងរបស់អ្នកនិពន្ធ នូហាច នៅក្នុងរឿង ផ្កាស្រពោន ៖

រទេះភ្លើងបោលលឿនដូចព្យុះ កាត់ព្រៃខ្ពង និងព្រិច រត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្លឹកខ្វររំពងធ្វើឱ្យរញ្ជួយផែនពសុធា ។ [...]

ប៉ុនឆៀន គឺជាឆាមនៃកុមារដែលមានមុខក្រៀមក្រំ ... ។

ខ. តួរឿង ឬដំណើររឿង

នៅក្នុងតួរឿង ឬដំណើររឿង អ្នកនិពន្ធបានប្រើវិធីច្រើនយ៉ាង ដើម្បីធ្វើឱ្យដំណើររឿងស្របគ្នាទៅនឹងបញ្ហាចោទ ស្រាយក្នុងរឿង ដោយធ្វើយ៉ាងណាឱ្យសាច់រឿងមានសកម្មភាពប្រទាក់ក្រឡាគ្នា ហើយមានភាពរស់រវើក ធ្វើឱ្យអ្នកអាន អ្នកស្តាប់ អ្នកទស្សនាជាក់ចិត្ត ជិតអារម្មណ៍ ... ។ និយាយរួមគឺជាវិធីរបស់អ្នកនិពន្ធ ដែលធ្វើឱ្យស្នាដៃខ្លួនមានសោភ័ណទាំងអត្ថរូប អត្ថន័យ និងអត្ថរស ។

ពណ៌នាវិធី : គឺអ្នកនិពន្ធប្រើវិធីរៀបរាប់ធម្មជាតិ តួអង្គ សកម្មភាពប្រកបដោយសិល្ប៍ រូបារម្មណ៍ខ្ពស់ ធ្វើឱ្យអ្នកមើល អ្នកអាន អ្នកស្តាប់ ហាក់ដូចជាឃើញរូបពិតក្នុងអារម្មណ៍របស់ខ្លួន ។

សំវាទវិធី : គឺអ្នកនិពន្ធប្រើវិធីរៀបរាប់ បង្កើតនូវស្ថានភាពផ្សេងៗនៅក្នុងសាច់រឿងដើម្បីឱ្យតួអង្គមានការសន្ទនា ឬនិយាយឆ្លើយឆ្លងគ្នាទៅវិញទៅមក ... ។

ឯកវាទវិធី : ជាវិធីដែលអ្នកនិពន្ធច្រើនធ្វើឱ្យតួអង្គនិយាយ ឬគិតតែម្នាក់ឯងទៅលើបញ្ហាអ្វីមួយក្នុងជីវិតក្នុងសាច់រឿងរបស់ខ្លួន ទោះជាការគិតនោះមានស្ថានភាពបែបណាក៏ដោយ ។

ឧបមានវិធី : ជាវិធីដែលអ្នកនិពន្ធ លើកយកនូវការប្រៀបប្រដូចអ្វីមួយទៅនឹងអ្វីមួយទៀត ដោយសិល្ប៍វិធីនិងសិល្ប៍រូបារម្មណ៍ ។

បដិវិធី : អ្នកនិពន្ធប្រើវិធីបង្ហាញនូវភាពខុសគ្នាផ្ទុយគ្នាពីស្ថានភាព សកម្មភាព តួអង្គ ឬ ព្រឹត្តិការណ៍ណាមួយ ដើម្បីរំលេចផ្ទៃរឿងតាមមនោគតិរបស់ខ្លួន ។

សន្ទេហវិធី : ជាវិធីដែលអ្នកនិពន្ធបង្កើតឡើងនៅក្នុងដំណើររឿងរបស់ខ្លួន ដើម្បីឱ្យអ្នកអាន អ្នកស្តាប់ឆ្ងល់ចង់ដឹងតទៅទៀត ។

វឌ្ឍមានវិធី : វិធីបង្ហាញរបស់អ្នកនិពន្ធ ដើម្បីធ្វើឱ្យសកម្មភាពក្នុងរឿងមានភាពប្រសើរឡើង កើនឡើង ។

វចនវិធី : អ្នកនិពន្ធចេះប្រើប្រាស់ពាក្យពេចន៍សាមញ្ញ ងាយអាន ងាយស្តាប់ ងាយយល់ ឬ ប្រើពាក្យពេចន៍ពិបាកយល់ ពិបាកអានដូចជា ពាក្យខ្មែរបុរាណ បាលីសំស្ក្រឹត ... ។

វចនាវិធី : ជាវិធីដែលអ្នកនិពន្ធប្រើដើម្បីសរសេរតាក់តែងអត្ថបទរឿងរបស់ខ្លួន ទោះជាពាក្យ រាយ ពាក្យកាព្យឱ្យមានពាក្យពេចន៍ ឃ្លា ល្អៗធម្មតាដែលប្រជាជនទូទៅនិយមប្រើ ធ្លាប់ស្តាប់ ធ្លាប់ប្រើ មិនពិបាកអាន ពិបាកស្តាប់ ឬពិបាកយល់ឡើយ ។

គ. ការបញ្ចប់រឿង

ជាវិធីដែលអ្នកនិពន្ធសរសេរបញ្ចប់រឿងរបស់ខ្លួនដោយវិធីច្រើនយ៉ាង ។ ជួនកាលអ្នកនិពន្ធ សរសេរបញ្ចប់រឿងដោយ :

- ឱ្យតួអង្គឯករបស់រឿងនៅរស់
- ជួនកាលឱ្យតួអង្គឯកស្លាប់
- ជួនកាលបញ្ចប់រឿងទាំងមូលដោយក្តីសង្ឃឹមគ្រប់គ្នា
- ជួនកាលបញ្ចប់រឿងទាំងមូលដោយបន្ទូលក្តីអស់សង្ឃឹម ឬប្រហារជីវិត ទៅតាមឧត្តមគតិរបស់ អ្នកនិពន្ធ
- ជួនកាលបញ្ចប់រឿងដោយបង្ហាញជោគជ័យរបស់តួអង្គល្អនិងផ្តល់សេចក្តីសប្បាយរីករាយដល់ អ្នកអាន អ្នកស្តាប់ ។ល ។

លំហាត់

ចូរម្តងទៀតអានអត្ថបទដកស្រង់ខាងក្រោមក្នុងរឿងផ្កាស្រពោន រួចបង្ហាញពីវិធីតែងនិពន្ធតាមវគ្គនីមួយៗខាងក្រោមនេះឱ្យបានត្រឹមត្រូវ ។

អត្ថបទដកស្រង់រឿង ផ្កាស្រពោន វគ្គទី ៩

[...] សៀមរាបជាកូនក្រុងមួយស្អាតញញឹម លំអដោយថ្នល់ដែលមានរុក្ខជាតិពោលម្តប់ទៅលើត្រពាំងត្រពាំងនិងដោយកូនស្ទឹងតូចមួយ ដែលមានទឹកថ្លាឆ្លងហូរមកបង្វិលរហាត់ធ្វើឱ្យឮសំឡេងថ្ងូរយ៉ាងស្រងេះស្រងោច ។ អ្នកដំណើរណាក៏តែងប្រតិព័ទ្ធស្រឡាញ់ទីប្រជុំជននេះ ។

នៅសាយណ្តាល រថយន្តចេញចូលក្នុងក្រុងសៀមរាប ហើយទៅឈប់ចតនៅត្រង់ផ្សារវិល ។ អ្នកដំណើរទាំងពួងក៏ប្រញាប់ប្រញាល់ចុះពីឡាន ម៉ឺម្មារកអីវ៉ាន់រៀងខ្លួន ។ យាយនួនគាត់ឈរនៅចិញ្ចឹមថ្នល់ ហើយរំពៃមើលឆ្វេងស្តាំ ។ ខណៈនោះមានបុរសម្នាក់ ជាកណ្តាលមនុស្សពាក់អាវទេសឯកស ស្លៀកខោឡាញ់ខ្មៅ ដើរចូលមកជិតគាត់ ហើយលើកដៃសំពះ :

- ខ្ញុំជម្រាបសួរចៃ ។
- យាយនួនគាត់ដាក់ភ្នែកមកចំ :
- ឱ ! បេងជុនទេនេះ ឯងខំសម្លឹងរកមើល ...
- ចៃ ! ឯណាអីវ៉ាន់ចៃខ្លះ ? ខ្ញុំនឹងអាលឱ្យគេជញ្ជូនដាក់រ៉ឺម៉កទៅ
- បេងជុនអើយ ខ្ញុំគ្មានអីទេព្រោះបន្ទាន់ណាស់ រកស្អីៗ គ្រាន់ជាបញ្ជើក៏មិនបានផង
- ចាំធ្វើធ្វើអីចៃនុ៎ះ តែអញ្ជើញមកលេងខ្ញុំ ក៏អរណាស់ទៅហើយ ។
- យីអារី ឯងសំពះ សួរមា ។ កញ្ញានេះឮហើយក៏លើកដៃសំពះ ជម្រាបសួរទៅលោកបេងជុន ។

លុះអ្នកធាក់រ៉ឺម៉កបានជញ្ជូនវ៉ាលីសទាំងពីរដាក់ស្រេចបាច់ហើយ យាយនួន នាងវិធាវីព្រមទាំងម៉ែផែនាំគ្នាឡើងជិះក្នុងយាន ។ ឯឈ្មោះបេងជុន ក៏ឡើងជិះប៊ីស៊ីក្លេតអមរ៉ឺម៉ក ហើយនិយាយសួរសុខទុក្ខតាមធម្មតាទៅ ។

ឈ្មោះបេងជុននេះជាអ្នកមានធនធានមួយគ្រាន់បើ នៅក្នុងខេត្តសៀមរាប ។ គាត់ធ្លាប់នៅធ្វើជំនួញស្រូវឯបាត់ដំបង ហើយតែងមានពឹងពាក់គ្នាទៅមកនឹងខ្មោចខ្ញុំពុកនាងវិធាវី ។ ឯមេត្រីភាព ក៏កើតឡើងរវាងគ្រួសារទាំងពីរនាំឱ្យរាប់អានគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ ។

ហេតុដែលបណ្តាលឱ្យយាយនួនគាត់ដាច់ស្រេចនាំកូនគាត់មកកម្សាន្តអង្គុរនេះ ពីព្រោះតែគិតឃើញដល់បេងជុនប៉ុណ្ណោះឯង ។ មុនពេលដែលគាត់ចេញដំណើរមួយថ្ងៃនោះ គាត់បានពឹងអ្នកជិតខាងម្នាក់ឱ្យវាយខ្សែលួសមកប្រាប់ឈ្មោះបេងជុន ដើម្បីកំណត់ថ្ងៃនិងពេលដែលគាត់ចេញពីបាត់ដំបងមកសៀមរាប ។

ផ្ទះបេងជុនសង់នៅក្រើយខាងឆ្វេង ដែលមានដើមចំប៉ាធំៗដុះបាំងពីមុខ ។ ក្នុងរូបងដែលធ្វើអំពី ឥដ្ឋនៅប្របថ្នល់នោះ មានចោះជាខ្លោងទ្វារធំមួយ វិចិត្រទៅដោយផ្កាកុលាបដែលវិកស្រសំបំព្រង ។ នៅប្របផ្ទះធំ រថយន្តជិះលេងមួយជ្រកក្នុងរោងដែលមានជញ្ជាំងថ្ម ដំបូលប្រក់ភ្លើង ។ នៅមាត់កំពង់ ចំមុខលានផ្ទះ កង់រហាត់មួយវិលគ្មានស្រាកស្រាន្ត ហើយចាក់ទឹកពីបំពង់ទៅក្នុងទីមួយដែលសម្រាប់ បង្ហូរទៅស្រោចរុក្ខជាតិក្នុងភូមិឋាន ។

នាងវិធារី កាលបើដល់គេហដ្ឋាននេះហើយ ក៏ហាក់ដូចជាមានអាកាសត្រជាក់កម្រិតស្រោប កាយនាង ព្រោះផ្ទះនេះស្រឡះល្វឹងល្វើយ ហើយមានតុ ទូ ធ្វើសុទ្ធជាបេងចាស់មានរបៀបសមស្របមាន ទាស់ភ្នែក នៅលើក្តារកម្រាលធ្វើពីកកោះរលឹងថ្លាដូចកញ្ចក់ ។

នាងសុចិត្រា ភរិយានៃបេងជុន ជាស្ត្រីមួយអាយុជាងសាមសិបឆ្នាំហើយ តែដោយនាងមិនដែល មានបុត្រនោះ រូបនាងក៏នៅស្រស់ចំប្រប់ដូចព្រហ្មចារីសុទ្ធវិស័យ ។ កាលបើឃើញអ្នកដំណើរទៅដល់ ហើយ នាងក៏ស្ទុះមកទទួលដោយសាទរ ហើយនាំនាងវិធារីនិងយាយនួនទៅបង្ហាញបន្ទប់ដែលបម្រុង ទុកជូន ដើម្បីឱ្យយាយដៃគាត់យកអីវ៉ាន់ទៅទុកដាក់ ។ រួចហើយ នាងសុចិត្រាក៏អញ្ជើញអ្នកដំណើរ ទាំងពីរទៅងូតទឹកក្នុងបន្ទប់ជម្រះកាយ ។

ទឹកត្រជាក់ដែលហូរស្រពរាងកាយនាងវិធារី បានធ្វើឱ្យនាងមានកម្លាំងព្រមទាំងយកសេចក្តី រំហើយក្នុងចិត្តមករំលុបមន្ទិលសៅហ្មងបានជាច្រើនភាគផង ។ ដូច្នោះហើយ នាងក៏ទទួលដោយញញឹម ញញែមសេចក្តីអញ្ជើញនៃស្ត្រីម្ចាស់ផ្ទះ ឱ្យទៅដើរលេងក្នុងសួនច្បារ ។ នាងសុចិត្រា កាលបើបាន គយគន់រូបរាងនិងកិរិយាស្រគត់ស្រគំនៃនាងវិធារីហើយ ក៏មានចិត្តចាប់ស្រលាញ់ ហាក់ដូចជា ប្អូនរួមផ្ទៃតែមួយ ។ នារីទាំងពីរនេះត្រាច់កម្សាន្តតាមប្រឡោះគុម្ពផ្កា ហើយសំដីដែលនិយាយរកគ្នា រទ្សៗ អណ្តែតរសាត់ទៅច្រឡកច្រឡំនឹងសត្វភូមិដែលហើរត្រិបសុគន្ធមាលា ។ នាងចរចា ... ចរចា ដើរតាមផ្លូវខ្សាច់ដែលមានស្មៅបៃតងនិងផ្កាគ្រប់ពណ៌អមសងខាង ។ នារីនាងលីលា ... លីលាទឹកមុខ ញញឹមបំប្រែកណ្តាលទេសភាពមួយល្អឥតខ្ចោះ ។ ជួនប្រទះនិងជើងម៉ាវែងដែលជ្រកក្រោមម្លប់ចំប៉ា មួយធំ ស្ត្រីទាំងពីរក៏នាំគ្នាអង្គុយព្រលឹងអណ្តែតអណ្តូងទៅឆ្ងាយ ឯនេត្រាគយគន់មើលរហាត់ទឹកដែល វិលញើបៗ ហើយថ្ងូរពំនោលមិនចេះខ្ជិលឡើយ ។ វិញ្ញាណនាងវិធារីក៏ភ្លឹកស្តង់ទៅក្នុងសកលមួយថ្មី ឯ សេចក្តីអួលក្តៅទាំងប៉ុន្មាន ក៏ជាត់ច្រានបានឆ្ងាយមួយគ្រាដែរ ។

ប៉ុន្តែ ដោយហេតុតែសេចក្តីសុខសម្រាន្តនៃមនុស្សលោកមិនដែលចិត្តថេរនៅយូរបាន សំឡេង បេងជុនដែលនិយាយថា ថែ ខ្ញុំស្តាយណាស់ កុំតែឡានខ្ញុំវាខូច កុំអីបើកជូនថែមើលប្រាសាទលេង សប្បាយ ដូច្នោះក៏មកកាត់ចិញ្ច្រាំការភ្លាំងភ្លេចស្មារតីនៃនារីនោះអស់ទៅ ។ នាងវិធារីដោះពីយល់សប្តិ ទាំងភ្នែកបើកនេះហើយ ក៏សម្លឹងមើលទៅឃើញយាយនួននិងបុរសម្ចាស់ផ្ទះដើរត្រង់មក ។

យាយនួនភាត់តបទៅបេងជុនវិញ ៖


មិនអីទេ ជួលតែរទេះសេះមួយបានហើយ

- មិនស្រួលសោះ ចៃ ! ណើយស្តែកនេះ ចៃអញ្ជើញរទេះសេះមើលរង់តូចសិនចុះ ។ ចំណែកខ្ញុំ ខ្ញុំនឹងនៅខំធ្វើឡានឱ្យរួចទាន់ខានស្តែកនេះ ដើម្បីជូនចៃមើលខាងរង់ធំ មើលបន្ទាយស្រី ហើយ ប្រសិនជាមានពេលយើងទៅដល់ភ្នំគូលែនម្តង ។ [...]

(ដកស្រង់ពីរឿង ផ្កាស្រពោនរបស់លោកគូ ហាច ១៩៧៧)



ជំនឿ



ក សិក្សាពាក្យគន្លឹះ

- ភាជន៍ : ចាន
- សមាធិ : ការតាំងចិត្តឱ្យស្ងប់ស្ងៀម
- ជតា : កំណើត វេលាកើត កំណើត
- ព្រះឱស្ឋ : មាត់
- ពិភាល់ : ឆ្ងល់
- ប្រណាក : ប្រដាប់ធ្វើដោយដែកសម្រាប់ឆាក ឬចិតស្នា ...
- ទិស្ស័សាន : ទិសព្រះឥសូរ គឺទិសតូច ឬទិសជ្រុងត្រង់ចន្លោះទិសខត្តរនិងទិសបូព៌ ។
- តោក : វត្ថុម្យ៉ាងមានសណ្ឋានស្រដៀងនឹងកញ្ជើ ល្អី តែមានជើងទម្រ
- រោគព្យាធិ : ការមានជំងឺដោយសាររោគ ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអ្នកអានអត្ថបទខាងក្រោមនេះ អ្នកត្រូវអានដោយយកចិត្តទុកដាក់ ហើយកត់ចំណាំ សេចក្តីលម្អិតសំខាន់ៗមួយចំនួន ដើម្បីត្រៀមឆ្លើយសំណួរទាក់ទងទៅនឹងឈ្មោះអ្នកនិពន្ធ កាលកំណត់ តែងរបស់រឿង សង្គមបរិយាកាស វិធីតែងនិពន្ធ និងតម្លៃអប់រំនៅក្នុងរឿង ។

គ. អត្ថបទ

[...]លុះគេបាននិមន្តលោកឱ្យឡើងរួចហើយ លោកក៏គង់កន្លែងមួយដែលគេរៀបបម្រុង ជាមុន ។ ក្រោយដែលគេលើកទឹកតែ បារី ម្ចាស់មកប្រគេនលោក លោកក៏មានថេរដីកា សួរដោយ សំដីស្តុកៗមួយៗ :

- ញោចនិមន្តអាត្មាមកនេះ តើមានការដូចម្តេចខ្លះ ?

យាយនួនក៏ខិតចូលជិត ហើយនិយាយពិតលោកតាមដំណើរ ។ ភ្ញៀវម្នាក់ដែលជិតខាង ក៏ លើកចំងាយមួយដាក់ទឹកពេញមកប្រគេនលោក ។ ក្នុងចុងនេះមានផ្កាម្លិះក្រព័រអណ្តែតសក្កុស ។ លោក យកធូបបីសរសៃមកផ្គុំគ្នានិងដុំក្រមួនប៉ុនកូនដៃ ហើយយកទៅបិទភ្ជាប់នឹងមាត់ចុងទឹក ។ លោកអុជ ទៀនមួយឱ្យនេះ ហើយយកទៅបង្កាត់ធូបបីសរសៃនោះឱ្យនេះទៀត ទើបបិទទាននោះនៅក្បែរធូប ។ លោកលើកហត្ថប្រណម្យហើយសូត្រផ្តុំៗទឹកក្នុងចំងាយ ។ មួយស្របក់ក្រោយមក លោកបែរយកទៀន អុជមកសូត្រកូរទឹកទៀត បង្កើតឱ្យមានជាខ្សែទឹកនាំពពួកផ្កាម្លិះ ហែលរសាត់តាមគ្នាមានវិស័យដូចជា កូនក្អកសម្បុរស ។

យូរៗម្តង លោកបង្ហោនប្រនេះទៀនទៅក្នុងទឹកបណ្តាលឱ្យផ្ទុះប្រេះៗ ! ហើយមានក្រមួន រលាយធ្លាក់ចុះទៅអណ្តែតត្រា ។

នៅកំលុងកន្លះម៉ោងដែលព្រះសង្ឃនេះសូត្រមន្តកូរទឹក ពពួកភ្ញៀវនិងអ្នកម្ចាស់ផ្ទះអង្គុយបត់ ជើងធ្វើមុខស្ងួត ភ្នែកចាំផ្ទៀងមើល ។ នៅពេលបង្ហើយលោកក៏ជ្រមុជទៀនទៅក្នុងទឹកពន្លត់តែម្តង ។ អ្នកដែលនៅចាំជួយមើលការ លុះឃើញដូច្នោះហើយក៏នាំគ្នាគ្រាហ៍នាងវិធាវីអង្គុយនៅមាត់ដំណើរ ។ ព្រះសង្ឃក៏លើកទឹកនោះទៅស្រោចលើខ្លួននាងដែលកំពុងគ្រុនយ៉ាងក្តៅនិងនៅចំពេលព្រលប់ធំដែល ធ្លាក់ខ្យល់ត្រជាក់ ។ នាងវិធាវីដែលគេបានដោះអាវចេញទុកឱ្យនៅខ្លួនទេ ដើម្បីទទួលទឹកមន្ត កាល បើត្រូវខ្យល់បក់មកតិចៗហើយ ក៏កើតរងាញ់ញាក់ទទ្រើក តែនាងខំខាំធ្មេញសង្កត់ចិត្ត ។ ដល់លោក លើកទឹកចាក់ទៅលើថែមទៀត ខ្លួននាងក៏ញ័រចំប្រប់ដូចកូនសត្វ មានធ្មេញរណ្តំគ្នាកូរឱ្យអាណិត ពន់ពេក ។

យាយនួនឃើញដូច្នោះ ក៏នឹកស្រណោះស្ទើររលួយថ្លើមប្រមាត់ ។ គាត់ក៏ខំហាមាត់ទាំងអួល អាក់និយាយ :

- ខ្ញុំអត់ទៅកូន ! លោកតាស្រោចឱ្យឯងជាហ្ន៎ ។

មុនពេលដែលលោកនឹងនិមន្តទៅទិសមាធិវិញ លោកមានសង្ឃដីកាផ្តាំថាស្នែកលោកនឹងនិមន្តមកម្តងទៀត លុះគ្រប់បីដងទើបឈប់ ។

នោយបំនោះ នាងវិធាវីក៏ចាប់គ្រុនយ៉ាងខ្លាំង ។ ក្នុងទ្រូងនាងក្តៅដូចរង្វើកភ្លើង ។ អ្នកផងតែងតែដឹងថាជំងឺទ្រូងនេះ តាមនិយមវេជ្ជសាស្ត្រនៃបច្ចុប្បន្នកាល គេតែងតែហ៊ុមដណ្តប់ឱ្យជិតមិនឱ្យត្រូវអាកាសត្រជាក់ ឬទឹកត្រជាក់សោះឡើយ ។ ឥឡូវនេះ លោកដែលជាបព្វជិតមានសីលមានធម៌ បានមកស្រោចទឹកបណ្តាលឱ្យរោគនោះរិតតែធ្ងន់ជាងមុនទៅទៀត !

នាងវិធាវីតាំងតែពីនាងចាប់ឈឺមក នាងឥតមាននិយាយស្តីទេ ។ នាងនឹកឃើញថា ខ្លួននាងឈឺម្តងនេះ ប្រហែលជាមិនជាទេមើលទៅ ។ ណឺយរស់ជាមនុស្សធ្វើអ្វីផងបើមុខជាមិនបានជួបគូសង្សារមុខជាមិនសប្បាយ មុខតែរងទឹកភ្នែកដដែល ។ ឱ ! បងច័ន ធៀនអើយ ! បងកុំប្រកាន់ទោសដល់អ្នកឡើយ ដោយអ្នកមិនបានមករួមជីវិតដូចពាក្យសន្យា ។ ឱ ! គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដ៏ប្រសើរថ្លៃថ្លា ខ្ញុំសូមប្រាថ្នាថា កើតជាតិកាលណា កុំឱ្យមានព្រួយនិងព្រាត់ភ្នកម្យ៉ាងដូច្នោះឡើយ ។

នោយបំនោះ មានអ្នកជិតខាងជាច្រើននាក់ដែលធ្លាប់ស្រឡាញ់រាប់អាននាងវិធាវី បានមកនៅជួយកំដរកុះករ ។ តែឥតមានជនណាមួយធ្មេចភ្នែកបានឡើយ ព្រោះតែនាងវិធាវីចេះតែភ្ញាក់ខាកស្តោះមកធ្លាក់ឈាមមិនស្រាកស្រាន្ត ។

លុះដល់ព្រហាម ទើបអ្នកជំងឺបានស្រយាលសម្ងំទទួលដំណេកបាន ។ យាយនួនគាត់ភ្លៀតយកឱកាសនេះរត់ទៅនិមន្តលោកអានមើលជតាកូនគាត់ ។ ព្រះសង្ឃរូបនេះ កាលបើបានពិនិត្យក្រាំងកម្ចីរនិងវាយលេខគន់គួរសព្វគ្រប់ហើយ ក៏មានសង្ឃដីកា :

- ញោម កូនញោមមានគ្រោះធ្ងន់ ។ លេខចង្កុលគ្រងព្រះរាមត្រូវសរសៃន្ទជិត ។ បើដូច្នោះចាំអាត្មាទៅសូត្រដោះគ្រោះឱ្យ ។ ញោមកុំព្រួយ រោគនេះធ្ងន់មែនពិតតែគង់រកគ្រូមើលជា ។

នៅពេលថ្ងៃរសៀល គេឮសូរព្រះឱស្តលោកគ្រូអានសូត្រធម៌អ្វី ហើយបាចទឹកមន្តដូចជាគ្រាប់ភ្លៀងធ្លាក់មកលើរាងកាយនាងវិធាវី ដែលរងាញ់ចំប្រប់នៅក្រោមជ្ជយ ។

លុះសូត្រចប់ លោកគ្រូអានក៏បង្គាប់ឱ្យគេលើកអ្នកឈឺអង្គុយសណ្តូកជើងហើយលោកទំពាស្នា ក្រៀមគ្រូបៗ មានសូត្រតាថាបណ្ឌិតផង ប៉ុន្មាននាទីក្រោយមក លោកក៏ប្រសូកញាក់ស្នាម្បូព្រមទាំងទឹកមាត់ក្រហមទៅលើនាងវិធាវីឮសូរផែតៗ ។

បន្ទាប់ពីពេលដែលលោកគ្រូអាននិមន្តផុតទៅ នាងថ្នក់ឡើងមកដល់ភ្លាមនាំទាំងស្រីម្នាក់មកផង ។ ភ្ញៀវថ្មីនេះមានភ្នែកឡើងបាយម្ខាងស្រលៀងម្ខាង អុតស៊ីសុសមុខ សក់ក្រញាញកឆ្អឹង ស្លៀកចងក្បិន និងពានាក្រមាមួយជាប់ក្តែលឡើងពភ្នក់ដែលអ្នកផងមិនអាចថាពណ៌អ្វីបានឡើយ ។

លុះបានសួរដំណឹងសព្វគ្រប់ពីអ្នកឈឺរួចហើយ នាងថ្ងក់និយាយទៀត :

- ថ្ងៃនេះខ្ញុំមិនបានឱ្យឡានទៅនិមន្តលោកភ្នំសំពៅទៀតទេ ព្រោះខ្ញុំនឹកពីភាល់ថាមានទាស់ខុស និងខ្មោចចិសាចណាមិនដឹង បានជាស្រោចទឹកម្តងហើយនៅមិនឃើញគ្រាន់សោះ ។ ហេតុនេះ បានជាខ្ញុំនាំម៉ែអេងលឿខាងចេះបូលធុត ឱ្យគាត់មកបូលលមើល ក្រែងលោជាធ្វើទៅបានសមប្រកប ។

យាយនួនតប :

- គាប់ចិត្តថ្ងពេក ជួយឈឺឆ្កាលយ៉ាងនេះ ខ្ញុំអរគុណណាស់ ។ បើយ៉ាងនេះហើយអញ្ជើញគាត់មើលទៅ ។

ម៉ែអេងឮដូច្នោះហើយក៏បង្គាប់ឱ្យយកប្រណាក១ អង្ករមួយគ្រាប់ និងអំបោះមួយសរសៃ ។ គាត់យកអំបោះចងទងប្រណាកមួយខាង លៃឱ្យល្មមតែវត្ថុនោះនៅស្មើត្រង់ បើប្រសិនណាគេចាប់អំបោះយូរឡើង ។ លុះលៃបានស្រួលហើយ ទើបម៉ែអេងយកគ្រាប់អង្ករមកដាក់បន្តិលើក្បាលប្រណាកដែលកាន់បន្តោងលើខ្នងអ្នកឈឺ ។ ក្នុងគ្រានោះមានអុជទៀនធ្មប់បិទនឹងមាត់ពានមួយ ។ ម៉ែអេងក៏អង្គុយនិងថ្កល់ ភ្នែកស្រលៀងខ្ញៀវមើលប្រណាក ។ ទើបគាត់សួរ ៖ “ អ្នកតាដំដែកហាំ ? អ្នកតាក្បាលក្រហម ? ” ប្រណាកនៅស្ងៀមឥតកម្រើក ម៉ែអេងក៏ចេះតែរាប់ឈ្មោះអ្នកតា អ្នកដូនសួរយ៉ាងនេះតទៅទៀតទាល់តែដល់ឈ្មោះនាងកន្តោងខៀវ ប្រណាកនោះក៏តាំងកត្រង់មុជងើបៗ ទម្លាក់អង្ករទៅលើទ្រូងនាងវិធារី ។ តាមយោបល់អ្នកដែលមិនជឿខ្មោចចិសាចនោះគេថា គឺម៉ែអេងនេះបន្តិកត្រាក់សរសៃអំបោះ បានជាប្រណាកចេះកំរើកយ៉ាងនេះ ។ តែតាមយោបល់អ្នកដែលជឿវិញគេហ៊ានប្រាកដថា គឺជាអ្នកដូនកន្តោងខៀវនេះឯង ដែលមកបៀតបៀនបុត្រីយាយនួន ។

បានស្តាប់ឈ្មោះចិសាចដែលធ្វើកលដូច្នោះហើយ ម៉ែអេងក៏បង្គាប់ឱ្យធ្វើពៃច្រមុះជ្រូកសែន ហើយយកទៅចោលនៅទិសឆ្នៀសាន ។ នៅពេលល្ងាចនោះ គេឃើញមនុស្សប្រមឹកបួនប្រាំនាក់ កាន់ស្តរដាសដោយស្បែកពស់ថ្លាន់និងក្រពើចូលមកលេងភ្លេងញ័រៗ ហើយច្រៀងបន្ទរផង ឮរំពងដូចហ៊ឹងយំ នៅពេលភ្លៀងដំបូង ។ ឯម៉ែអេងវិញគាត់ពាក់អាវបំពង់ព្រៃក្រហម អង្គុយសម្លឹងតោក ដងខ្នងគាត់ញាក់ពព្រើត ។ មួយសន្ទុះក្រោយមក គាត់ចាក់ស្រាសជឹកមួយពែង ហើយធ្វើសំឡេងស្តុកៗថា ចង់ស៊ីកន្ទន់បាក់ក ។ អ្នកដែលនៅជិតខាងទីនោះ ក៏ស្ទុះយកចេកមួយស្លឹកមកឱ្យ ។ តួមេមត់ពមចេកអស់ពីរចិហើយ ក៏ចាប់យកតោកគ្រវីគ្រវាត់ ហើយក្រោកវាចាក់ក្បាច់ ធ្វើដៃដើងជង្រឹងជង្រាងមួយសន្ទុះក៏អង្គុយស្ងៀម ឯភ្លេងនិងចម្រៀងក៏ឈប់នៅស្ងៀមដែរ ។

ចំណែកម៉ែដែរវិញ កាលបើគាត់ឃើញនាងតូចរបស់គាត់ឈឺចាប់ខ្លាំងយ៉ាងនេះហើយ គាត់ក៏ភ័យស្តុកចិត្តស្ទើររកព្រលឹងគ្មាន ។ នៅល្ងាចដែលគេលេងមេមត់ដើម្បីសុំឱ្យចិសាចអភ័យទោសនោះ

គាត់បានរាប់រងធានាខ្លួននឹងមកសុំឱ្យចិសាចស្រណោះដល់នាងតូច ។ លុះដល់ឃើញក្នុងមេមត់គេឈប់ស្ងៀមដូច្នោះហើយ គាត់ក៏លើកដៃសំពះហើយថា :

- ឱលោកម្ចាស់អើយ ខ្ញុំសូមទោសចុះ គ្នានៅក្មេងណាស់ ! កុំចាប់ទោសព័រធ្វើអ្វី ឱ្យគ្នាបានជាស្រាកស្រាន្តទៅ ។

មេមត់ឆ្លើយតប :

ក្មេងនេះព្រហើនណាស់ ធ្វើឱ្យយើងខឹងណាស់ ! យើងខឹងណាស់ ! តែឥឡូវនេះ គេបានឱ្យយើងសប្បាយរួចហើយ មិនអីទេ យើងព្រមឱ្យជាបាន ... ។

ឯនាងវិធាវីដែលទុក្ខអួលក្តៅនោះ កាលបើឮភ្លេងអារក្សយ៉ាងនេះនាងរិតតែក្តាញ់ក្នុងចិត្ត តែមិនចេញស្តី ព្រោះនាងដឹងខ្លួនថា រោគព្យាបាលនេះកើតឡើងដោយទុក្ខព្រួយរបស់នាងប៉ុណ្ណោះ ។ ឱបើប្រសិនណាជាយាយនួនគាត់ភ្នាក់ដឹងខ្លួន ហើយផ្តាច់នាងពីឈ្មោះ ណែ សិតសម្តែងចេញ ហើយលើកនាងដាក់ទុកឱ្យទៅ ប៉ុន ធ្មើន គូព្រេងវិញ ឱម៉ែហើយសមនាងមានកម្លាំងទទួលខំសថ ទទួលម្ហូបអាហារដោយរីករាយ ហើយនិងបានស្បើយជំងឺដោយរហ័សពុំខាន ។ តែនាងនៅតែមិនហ៊ានចេញស្តីសោះដោយខ្លាចទាស់ចិត្តម្តាយ ។ ម៉្លោះហើយ ខ្លួននាងចេះតែស្រពោនរញ្ជមទៅៗរាល់ថ្ងៃ ។

អ្នកដែលថែរក្សាជំងឺ រិតតែខំបំពោកថ្នាំ មិនថាថ្នាំអ្វីជាថ្នាំអ្វីទេ ចិនក៏មាន យួនក៏មាន ខ្មែរក៏មាន បារាំងក៏មាន ... អស់ពីភ្នែកជីវី ប្រមាត់ខ្លាម្យ៉ូ អស់ពីបួសឈើ ដល់ថ្នាំជាប ថ្នាំគុលិកា ថ្នាំចាក់ ថ្នាំដោតសព្វគ្រប់អស់ហើយ ។

ពាក្យសន្យាលោកគ្រូអាណនិងមេមត់ ព្រមទាំងប្តូរទានភាពនៃមន្តអាគមលោកភ្នំសំពៅ ក៏មិនឃើញជាបានផលប្រយោជន៍ឯណា ។ នាងវិធាវីក៏នៅតែស្ងួតស្ងួត តែនាងនៅវិញ្ញាណចាំជាតិច្នៃ ។ ឈ្លើយធ្វើម្តេចកម្មក្រាស់របស់ខ្លួន ... ។

(ដកស្រង់ពីរឿង ផ្កាស្រពោនរបស់លោកនូបាច បោះពុម្ពឆ្នាំ ១៩៦០ ទំព័រទី ៧០-៧៤)

សំណួរ

- ១. ចូរប្រាប់ឈ្មោះអ្នកនិពន្ធនិងកាលកំណត់តែងរបស់រឿង ផ្កាស្រពោននេះ ។
- ២. ចូរបង្ហាញពីស្ថានភាពសង្គមខ្មែរ តាមរយៈអត្ថបទដកស្រង់នេះថា តើមានលក្ខណៈដូចម្តេចខ្លះ?
- ៣. ចូររកកាលអាកាសនៃអត្ថបទដកស្រង់នេះ ។
- ៤. តើវគ្គដកស្រង់នេះ មានចំណុចណាខ្លះដែលបញ្ជាក់ពីបញ្ហាជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរដែលជាអត្តសញ្ញាណជាតិខ្មែរ ?
- ៥. តើវគ្គដកស្រង់នេះមានតម្លៃអប់រំយ៉ាងដូចម្តេច ?
- ៦. ចូរអ្នកអាណរឿង ផ្កាស្រពោន រួចប្រាប់ពីវិធីផ្តើមនិងបញ្ចប់រឿងឱ្យបានត្រឹមត្រូវ ។



អំពីសព្ទនាម

នៅមេរៀនមុនអ្នកបានសិក្សារួចមកហើយអំពីនាមនិងប្រភេទរបស់នាម ។ ក្នុងមេរៀននេះ អ្នកនឹងសិក្សាប្រភេទរបស់សព្ទនាម ។

ក. ចូរអ្នកសង្កេតល្អៗខាងក្រោម

- ពូខ្ញុំភ្នំស្រែ ។ គាត់ភ្នំប៉ះក្រឡាចាស់មួយ ។
- នៅទីនេះ ខ្ញុំសប្បាយចិត្តណាស់ ឯគេទាំងអស់គ្នាក៏សប្បាយចិត្តដូចខ្ញុំដែរ ។
- តើអ្នកណា ទើបនឹងមកអំបាញ់មិញ?

តាមល្អៗខាងលើនេះ យើងឃើញថាពាក្យ “ គាត់ ខ្ញុំ គេ អ្នកណា ” គឺជាសព្ទនាមដែលប្រើជំនួសកន្សោម “ ពូខ្ញុំ អ្នកណា (ម្នាក់ដែលជាភ្ញៀវរបស់គេ) ” ។

ខ. ចូរពិនិត្យល្អៗខាងក្រោម

- សំខំរៀនណាស់ ។ វាជាក្មេងពូកែភាសាខ្មែរជាងគេនៅក្នុងថ្នាក់ ។ “ វា ” ជំនួស “ សំ ” ជាសព្ទនាមបុរិសៈ ។
- តើឯងចូលចិត្តរៀនមុខវិជ្ជាអ្វី ? “ ឯង ” ជំនួសមនុស្សកំពុងនិយាយគ្នា ជាសព្ទនាមបុរិសៈ ។
- នេះជាសៀវភៅរបស់ខ្ញុំ ។ ឯនោះជាសៀវភៅរបស់ឯង ។ “ នេះ នោះ ” ជាសព្ទនាមចង្អុល ។
- តើប្រាសាទបុរាណនេះឈ្មោះអ្វី ? “ អ្វី ” ជាសព្ទនាមសំណួរ ។
- សុខជាកល្យណមិត្តដែលខ្ញុំស្រឡាញ់ជាងគេ ។ គាត់ស្អូតណាស់ ។ “ ដែល ” ជំនួស “ គាត់ ” ជាសព្ទនាមឈ្មោះ ។

តាមឧទាហរណ៍ក្នុងល្អៗខាងលើ យើងសង្កេតឃើញពាក្យ “ វា ឯង នេះ នោះ អ្វី ដែល ... ” ក៏ជាសព្ទនាម ។ វាមាននាទីប្រើជំនួសកន្សោមនាមជាប្រធាន កម្មបទ កម្មទេសកាល ... នៅក្នុងល្អៗ ។

ដូចនេះ សព្ទនាមមានច្រើនប្រភេទ ហើយមានមុខងារខុសៗគ្នាដូចជា :

- សព្ទនាមបុរិសៈ : ខ្ញុំ ឯង វា គាត់ គេ
- សព្ទនាមចង្អុល : នេះ នោះ អ្នកនេះ អ្នកនោះ ...
- សព្ទនាមសំណួរ : អ្នកណា នរណា អ្វី ណា ណាខ្លះ ...
- សព្ទនាមឈ្មោះ : ដែល
- សព្ទនាមមិនច្បាស់ : នរណាមួយ ណាមួយ អ្នកណាមួយ អ្វីមួយ ... ។

សព្វនាម គឺជាធាតុប្រើជំនួសកន្លែងនាម ដែលគេនិយាយរួចហើយ ដែលគេពុំទាន់
និយាយ ឬសម្រាប់ចង្អុលបុគ្គលណាម្នាក់ដែលគេប្រាស្រ័យទាក់ទងគ្នា ឬរបស់ណាមួយ ... ដែល
គេចង់បង្ហាញ ... នៅក្នុងល្បះ ។

សព្វនាម មានច្រើនប្រភេទ គឺសព្វនាមបុរិសៈ សព្វនាមចង្អុល សព្វនាមសំណួរ សព្វនាមឈ្លាប់
និងសព្វនាមមិនច្បាស់ ។

លំហាត់

- ១. ចូររកពាក្យបង្ហាញសព្វនាមក្នុងល្បះខាងក្រោម ៖
 - ក. តាសុខាលេងភ្លេងពិណពាទ្យ ។ គាត់លេងបានល្អហើយពីរោះថែមទៀត ។
 - ខ. បុប្ផាជាអ្នករាំយក្មេង ។ វាពូកែរាំជាងគេ ។
 - គ. អ្នកណាមិនទៅលេងអង្គរវត្ត អ្នកនោះនឹងស្តាយក្រោយ ។
 - ឃ. មីងចាន់កំពុងត្បាញក្រមា ។ គាត់ត្បាញបានលឿន ហើយល្អទៀតផង ។
- ២. ចូរកំណត់ពីប្រភេទនៃសព្វនាមនីមួយៗក្នុងល្បះខាងក្រោមឱ្យបានត្រឹមត្រូវ ៖
 - ក. សំជាសិស្សដែលគេស្រឡាញ់ចូលចិត្តជាងគេ ។
 - ខ. តើមួយណាដែលអ្នកត្រូវការ ?
 - គ. តើមួយណាដែលលោកត្រូវការ ? មួយនោះហើយដែលខ្ញុំត្រូវការ ។
 - ឃ. ពូមឿនជាជាងចម្លាក់ដ៏ល្អម្នាក់ ។ គាត់មានទេពកោសល្យតាំងពីកំណើត ។
- ៣. ចូរអ្នកតែងល្បះទាក់ទងប្រភេទសព្វនាមទាំង ៥ ប្រភេទឱ្យបានមួយប្រភេទចំនួនមួយល្បះ ។



អក្សរខ្មែរ



ក. សិក្សាពាក្យគន្លឹះ

- គ្រហស្ថ : អ្នកមានផ្ទះ អ្នកគ្រប់គ្រងផ្ទះ អ្នកមិនបួស អ្នកមានគ្រួសារ
- វិបត្តិ : ទំនាស់ ជម្លោះ
- បន្ទារ : បែកទទឹងក្តារ បូបន្ទះបូស្សី
- ប្រារព្ធ : ចាប់ផ្តើម
- រូបសព្ទ : សំព្ទដែលមានរូប (រូបនិងសូរ) ។
- សំនួន : ពាក្យដែលជាដោហាសំដី
- សម្ពស្ស : សម្រស់ ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអ្នកអានអត្ថបទកំណាព្យខាងក្រោមនេះ អ្នកត្រូវអានដោយយកចិត្តទុកដាក់ទាំងផ្នែកខ្លឹមសារនិងអត្ថន័យ ដើម្បីត្រៀមឆ្លើយសំណួរទាក់ទងក្នុងអត្ថបទកំណាព្យឱ្យបានត្រឹមត្រូវ ដូចជាសេចក្តីលម្អិត គំនិតសំខាន់បង្ហាញត្រង់ អ្នកនិពន្ធនិងគំនិតអប់រំដែលមានក្នុងអត្ថបទ ។



គ. អត្ថបទ : បទពាក្យ៧

[...] ចំណេះកើតមានព្រោះការរៀន
 ធ្វើឱ្យគេស្ងើចគេកោតក្រែង
 ត្រូវរិះគន់ខ្លួនឯងជាមុន
 បើឆ្ងល់ពុំយល់ត្រូវសួរគេ
 បុរាណថាថោកអីនឹងដៃ
 រៀនទៅសួរទៅទើបគ្រាន់បើ
 ចាស់ថាបើល្ងង់កុំធ្វើចេះ
 បើស្តើងហើយចង់ឱ្យបានក្រាស់
 អបស្វបប៉ះប៉ុនយកកម្រាស់
 ប៉ះផ្សំផ្គុំភ្និតទើបកើតជា
 បើចេះអក្សរនិងភាសា
 ងាប់ស័ព្ទប្រែស្រាយក្លាយជាប់កុន
 កាលដែលប្រារព្ធនឹងប្រែស្រាយ
 ឱ្យឃើញសេចក្តីជាខ្មែរពិត
 ត្រូវប្រែឱ្យមកជាសេចក្តី
 ស្តាប់យល់មិនឆ្ងល់ទើបហៅប្រែ
 អ្នករៀនភាសាជនបរទេស
 កាលខ្លួនកំពុងរៀនច្រើងច្រិត
 ភ្លេចនឹកគិតមកភាសាខ្លួន
 សម្លឹងសង្កេតតែរូបសព្ទ
 អ្នករៀនសំស្ក្រឹតឬបាលី
 យល់ខុសទេទាំងដើមចុង
 តិដ្ឋបាលីប្រែថាលយរ
 ត្រង់មានសេចក្តីថាស្នូនត្រង់
 បារាំងព័រកតេស្តរណ៍តែត
 អ្នកដែលមិនចេះឱ្យគ្នាស្តាប់

កម្លិលអៀនប្រៀនកុំសំដែង
 ស្លាក់ស្លែងទេកុំរិះគន់គេ ។
 កុំឱ្យសិរិយស៊ុនខុសទេ
 ឥតថោកអ្វីទេថ្លៃទេតើ ។
 ថ្លៃអីនឹងមាត់ពោលសើឡើ
 អើពើចង់ចេះប្រសើរណាស់ ។
 បើមានចំណេះឱ្យជាក់ច្បាស់
 ត្រូវថែមកម្រាស់ផ្សំសាច់គ្នា ។
 កុំចាំងកុំប្រាស់ហួសមាត្រា
 ទោល ឬបន្ទារមួនជាងមុន ។
 នៃជាតិណាៗកុំជ្រុលស៊ុន
 សុនត្រុនប្រែស្រាយឃ្លាតក្តីពិត ។
 ត្រូវគិតនាយអាយដោយពិនិត្យ
 សិរិមផ្គិតប្រែយកតាមពាក្យគេ ។
 ដែលខ្មែរប្រសស្រីអាចរិះរេ
 ត្រឹមត្រូវតាមតែសេចក្តីពិត ។
 ទ្វេធ្វេសដោយការឥតបើគិត
 ប្រែផ្គិតឱ្យចំតាមរូបសព្ទ ។
 ឱ្យយល់សំនួនដែលងាយស្តាប់
 ក៏ស្រាប់តែប្រែខុសទាំងស្រុង ។
 ប្រែខុសសេចក្តីព្រោះភ័ន្តផ្សង
 ចូលក្នុងរឹងស៊ុងខ្មាសអ្នកផង ។
 អ្នករៀនឈ្នក់រវភ័ន្តម្តងៗ
 ប្រែឆ្គងថាលយរហៅងាប់សព្ទ ។
 ខ្មែរឆ្គោតចិត្តជាប់បែរប្រែប្រាប់
 បង្គាប់ថាឱ្យកាន់លើក្បាល ។

មិនប្រាប់ឱ្យគ្នាដឹងថាទូល
 ពាក្យខ្មែរថាទូលក៏លើក្បាល
 តែងកាព្យឱ្យត្រូវនឹងសម្បជញ្ញ
 ក៏ចេះតែតែងតាមចិត្តខ្លួន
 ពាក្យអើយនិងអើយសួរផ្សេងគ្នា
 ស្តាប់បងមិនឮបួស្តួនភ្លា
 ព្រះបាទសម្តេចព្រះហរិវរ្យក្ស
 ក្នុងកាព្យព្រះអង្គដែលមានចួន
 កវីគួរតែយកតម្រាប់
 រំលុបបែបនោះមិនត្រូវត្រង់
 មានអ្នកតែងកាព្យខ្លះហ៊ានថា
 ប្រើជាកិរិយាសព្វខុសណាស់

នេះហៅប្រមូលពុំត្រកាល
 ត្រអាលប្រែខុសពីពាក្យខ្លួន ។
 តាមពាក្យចាស់ៗដែលមានចួន
 ឱ្យកាព្យមានចួនខុសមាត្រា ។
 ដូចជាបួនអើយ^(២) ម្តេចឡើយថា
 ធ្វើជាមិនឮព្រោះរឹងខ្លួន ?
 ទ្រង់បានបញ្ជាក់ដោយផ្ទៀងផ្ទាត់
 សំនួនសម្បជញ្ញឥតមានឆ្គង ។
 ពុំគួរប្រញាប់កាត់រំលង
 ខុសពីបំណងអ្នកប្រាជ្ញចាស់ ។
 ម្តេចមិនវាចាឱ្យជាក់ច្បាស់
 គួរផ្លាស់សម្តីនេះចោលចេញ ។ល ។

(ដកស្រង់ពីសៀវភៅ ស្នាព្រះហស្តក្រោយបង្អស់នៃសម្តេច ជួន ណាត បោះពុម្ពឆ្នាំ ១៩៧០ ទំព័រទី ៨៣-៨៥)



សំណួរ

១. តើអត្ថបទកាព្យខាងលើនេះ និពន្ធដោយនរណា ?
២. តើអត្ថបទកាព្យនេះ និយាយពីអ្វី ? គាត់តែងជាបទអ្វី ?
៣. ចូរបង្ហាញចំណាប់ចួនក្នុងវគ្គទី ១ និងទី ២ ដោយគំនូសតាងបញ្ជាក់ ។
៤. ចូររកគំនិតសំខាន់នៃអត្ថបទកាព្យខាងលើនិងគំនិតអប់រំរបស់អ្នកនិពន្ធ ។

(១) អាសថា ឆ្លើយ កុំថាអើយ ឬអើយឡើយ ។
 (២) អាសថា បួនអើយ ឬបួនណើយ កុំថា បួនអើយ



រឿងទំនៀមពោះត្រចៀកកូនស្រី



បួនស្តាប់បានសិក្សារួចមកហើយអំពីសេចក្តីលម្អិត ចំណោទបញ្ហា និងកាលអាកាសជាដើម ។
ឥឡូវនេះ ចូរបួនស្តាប់រឿងទាក់ទងទំនៀមពោះត្រចៀកកូនស្រី ។ សូមបួនត្រៀមស្តាប់ដោយយក
ចិត្តទុកដាក់ ហើយឆ្លើយនិងសំណួរទាក់ទងនឹងបំណិនខាងលើឱ្យបានត្រឹមត្រូវ ។

សំណួរ

១. តើរឿងនេះដកស្រង់ចេញពីណា ? និយាយពីអ្វី ?
២. ចូរបង្ហាញពីចំណោទបញ្ហានិងកាលអាកាសរបស់រឿងនេះ ?
៣. តើរឿងនេះកើតឡើងក្នុងសម័យកាលណា ?
៤. ហេតុអ្វីបានជាស្រីៗនាំគ្នាពោះត្រចៀក តាមនាងប្រពន្ធចុង ? តើអ្នកយល់ដូចម្តេច ?
៥. តើចំណុចត្រង់ណាខ្លះបញ្ជាក់អត្តសញ្ញាណជាតិខ្មែរ ?



ការនិយាយបញ្ចេញមតិផ្ទាល់ខ្លួន

ដូចម្តេចហៅថា ការបញ្ចេញមតិ ?

ការបញ្ចេញមតិ គឺជាការនិយាយ សំដែង ឬបង្ហាញឱ្យឃើញនូវគំនិត យោបល់ ឬទស្សនៈ របស់មនុស្សម្នាក់ៗចំពោះទង្វើ សកម្មភាព រឿងរ៉ាវ មតិ យោបល់ ... របស់អ្នកដទៃ តាមរយៈពាក្យ សម្តី ឬសំណេរ ។ ការបញ្ចេញមតិអាចជាការគាំទ្រ ជំទាស់ ប្រឆាំង សំយោគ ឬការបង្ហាញនូវរបកគំហើញនៃគំនិតថ្មីៗ ដោយមានការវិភាគ ពិចារណា មានអំណះអំណាង ហេតុផលច្បាស់លាស់និងសមស្រប ។

ខាងក្រោមនេះ ជាការបញ្ចេញមតិរបស់ដារិន ចំពោះការចោះត្រចៀកកូនស្រី ដែលជាប្រពៃណី ទំនៀមទម្លាប់ខ្មែរម្តាយបង្កប់ពីគេបានស្តាប់រឿងទាក់ទងនឹងទំនៀមនេះ ។

ដារិន : តាមដំណើររឿង យើងឃើញថា ការចោះត្រចៀកកូនស្រីនេះ ជាទំនៀមទម្លាប់របស់ខ្មែរយើងដែលមានតាំងពីសម័យកំណកំណើតរឿងព្រេងនេះមកម៉្លេះ ។

តាមប្រពៃណីនេះ ជាតំណរឿងមក កាលណាប្រជាជនខ្មែរយើងកើតបានកូនស្រី ក៏តាំងនាំគ្នាចោះត្រចៀកតាំងពីតូចៗមក ដើម្បីពាក់ក្រវិលលម្អតៗគ្នារហូតក្លាយជាប្រពៃណីមួយក្នុងការរស់នៅរហូតដល់សព្វថ្ងៃ ។ គេធ្វើបែបនេះ ព្រោះគេយល់ថា ជាទម្លាប់ល្អក្នុងការតុបតែងរូបរាងកូនស្រីឱ្យកាន់តែមានសម្រស់និងបញ្ជាក់នូវរបៀបរស់នៅដ៏សម្បូររុងរឿងថែមទៀតផង ព្រោះឪពុកម្តាយដែលមានមាស ពេជ្រ ... ច្រើនធ្វើក្រវិលឬទំហ្សិល្លៗតាមការរចនាផ្សេងៗដើម្បីឱ្យកូនពាក់ ... ។

លំហាត់

ចូរអ្នកបញ្ចេញមតិផ្ទាល់ខ្លួនចំពោះ ៖

- ១. ការចោះត្រចៀកពាក់ក្រវិលរបស់បុរសខ្មែរនាសម័យបច្ចុប្បន្ន ។
- ២. ការខិតខំរកគ្រូនិងថ្នាំព្យាបាលជំងឺនាងវិធារីពីសំណាក់ក្រុមគ្រួសាររបស់នាង ។



សំណេរវិភាគអត្ថបទ

បន្ទាប់ពីអានអត្ថបទដកស្រង់ក្នុងអំណាចទី១ រួច ចូរអ្នកអានអត្ថបទអក្សរសិល្ប៍រឿងផ្កាស្រពោន ទាំងមូលថែមទៀត ដើម្បីបង្ហាញពីការផ្ដើមរឿង តួរឿង និងការបញ្ចប់រឿង ។

ពេលនេះ ចូរអ្នកសរសេរវិភាគរឿងផ្កាស្រពោននេះតាមលំនាំខាងក្រោម :

ក. ការបង្ហាញអត្ថបទ

- អ្នកនិពន្ធ
- កាលកំណត់តែង
- សង្គមបរិយាកាសនៃរឿង
- ការសង្ខេបរឿង
- តួអង្គ
- កាលអាកាស

ខ. អត្ថន័យ

- ប្រធានរឿង
- មូលបញ្ហារឿង
- តម្លៃអប់រំរបស់រឿង ឬគំនិតដឹកនាំរឿង

គ. អត្ថរូប

- ការផ្ដើមរឿង : អ្នកនិពន្ធផ្ដើមដោយបង្ហាញពីអ្វី ?
- តួរឿង : តើអ្នកនិពន្ធបានប្រើវិធីអ្វីខ្លះ ដើម្បីបកស្រាយខ្លឹមសាររឿងទាំងមូល ?
(ពណ៌នាវិធី សំរាទវិធី ឯកវាទវិធី ឧបមានវិធី បដិវិធី សន្តោហវិធី វឌ្ឍមានវិធី វចនវិធី រចនាវិធី ។ល ។)
- បញ្ចប់រឿង : តើអ្នកនិពន្ធបញ្ចប់រឿងនេះយ៉ាងដូចម្ដេច ? (បញ្ចប់ដោយសេចក្ដីសង្ឃឹម ទុក្ខព្រួយ សេចក្ដីសោកសង្រេង ជោគជ័យ បរាជ័យ វិជ្ជមាន ឬអវិជ្ជមាន មានការជួបជុំ ឬការ ព្រាត់ប្រាស ។ល ។)
- សរុបមតិ : សរុបខ្លឹមសារទាំងអស់ដែលបានបង្ហាញរួច ។

ឃ. អត្ថវិសេស

តម្លៃដែលលេចចេញពីខ្លឹមសាររបស់រឿងដូចជា តថវិកា កុសលវិសេស សង្គមវិសេស វិវរវិសេស អច្ឆរិយវិសេស ហាសវិសេស ។ ល ។

ពេលសរសេរ អ្នកត្រូវធ្វើសេចក្តីប្រាង្គតាមចំណុចណែនាំខាងលើជាមុន ។ ពេលធ្វើសេចក្តីប្រាង្គរួច ចូរអ្នកពិនិត្យសំណេររបស់ខ្លួន :

- តើសំណេររបស់អ្នកមានប្រើសំនួរ ពាក្យពេចន៍ ឃ្លា ល្អៗ បានត្រឹមត្រូវហើយឬនៅ ?
- តើសំណេររបស់អ្នក មានកំហុសអក្ខរាវិរុទ្ធដែរឬទេ ?
- តើនៅតួសេចក្តីមានសេចក្តីលម្អិតទាក់ទងនឹងការបង្ហាញពីការផ្តើមរឿង តួរឿង និងការបញ្ចប់រឿងស្របតាមដំណើរដែលបានអានចប់ត្រឹមត្រូវដែរឬទេ ?
- តើសេចក្តីបញ្ចប់នៃសំណេរមានការបញ្ចេញមតិផ្ទាល់ខ្លួននិងបង្ហាញពីតម្លៃអប់រំបាន សមរម្យ និងសមហេតុផលដែរឬទេ ?



ការគោរពបូជា



សេចក្តីសុខជាបំណងប្រាថ្នារបស់មនុស្សទូទៅ ។ អ្នកដែលមានសេចក្តីសុខពិតប្រាកដលុះត្រាតែ អ្នកនោះទទួលបានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ការគោរពបូជាក៏ជាមធ្យោបាយមួយញ៉ាំងឱ្យ វិញ្ញាណស្មារតីរបស់មនុស្សមានភាពស្ងប់ស្ងាត់និងជំរុញឱ្យមានសេចក្តីសុខផ្លូវចិត្ត ។ ការគោរព គឺជា ការប្រតិបត្តិ ការប្រព្រឹត្តតាមឱវាទរបស់បុគ្គលដែលគួរគោរព ដោយមានការលះបង់ថ្វាយបូជនវត្ថុ ផ្សេងៗចំពោះបូជនីយបុគ្គល ។

ក្នុងមេរៀននេះ អ្នកនឹងបានឃើញពីទស្សនៈមួយចំនួនស្តីពីការស្វែងរកសេចក្តីសុខទាំងបច្ចុប្បន្ន ជាតិ និងអនាគតជាតិ ។ ទន្ទឹមនេះ អ្នកនឹងបានសិក្សាអំពីលក្ខណៈសម្គាល់របស់រឿងបែបប្រាហ្មណ៍ និយម ខ្លឹមសារអត្ថបទ គុណនាម ការបញ្ចេញមតិកាំទ្រ និងសំណេរតែងសេចក្តីពន្យល់ ។



លក្ខណៈសម្គាល់របស់រឿងបែបព្រាហ្មណ៍និយម

អក្សរសិល្ប៍ព្រាហ្មណ៍និយមសម្គាល់អត្ថបទអក្សរសិល្ប៍ណា ដែលមានទំនាក់ទំនងទៅនឹងលទ្ធិសាសនាព្រាហ្មណ៍ ។ អក្សរសិល្ប៍នេះតែងលើកយកអក្ខរវិយៈ បុគ្គល ទេវតា អាទិទេព ព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះឥសូរ ព្រះនារាយណ៍ យក្ស ដោយរួមផ្សំនឹងមន្តអាគមគាថាអូមអាម បែងភាគ កាឡាខ្នង ចេះជប ចេះហោះហើរ ដើរលើអាកាសជាដើម ។

លក្ខណៈសម្គាល់អក្សរសិល្ប៍បែបព្រាហ្មណ៍និយមមាន ៖

ក. ផ្ដើមរឿង

ការផ្ដើមរឿងនៃស្នាដៃអក្សរសិល្ប៍ប្រភេទនេះ គឺចាប់ផ្ដើមឡើងដោយការបង្ហាញពីឈ្មោះរបស់អាទិទេពធំៗ ទាំងបីដូចជាព្រះព្រហ្ម ព្រះវិស្ណុ ព្រះឥសូរ ពិធីបូជាយញ្ញ ឬពិធីផ្សេងៗទៀត ។

ឧទាហរណ៍ : ផ្ដើមរឿងរាមកេរ្តិ៍ ៖ ដងនោះមានអសុរា មានរូមួយនាមា ហៅកាកនាសួរ តែង ។ ពួស័ពួសង្ខំចុងក្ដើងថ្លែងព្រតព្រះគម្លែង ឥសូរជីវាមបូទ្វា ។ អសុរនោះនិរ-មិត្រូបាជាកាកមួយសា ហោះហើរនូវតេជបិណ្ឌិក ។ មកចឹកហោមសាស្ត្រាធម្មិក ពួស័ពួគគឹក ស្លឹកស្មីភ្លឺរុះរោយ ។ ស្រែកស័ព្ទកាកនោះពួន្លាយចុងជោងព្រាត់ព្រាយក៏ភិតពួនពឹងនៅនិត្យ ... ។

ខ. តួរឿង

- តួអង្គ : ជាអាទិទេព ឬអវតារនៃព្រះវិស្ណុមកយោនយកកំណើតជាមនុស្សជាបុរសអស្ចារ្យ និងជានារីអស្ចារ្យ ឯតួអង្គផ្សេងទៀតមានឥសី ទេវតា យក្ស គ្រុឌ ... ។ល ។
- ដំណើររឿង : ច្បាំងមិនចេះចប់ប្រកបដោយសិល្ប៍សាស្ត្រអស្ចារ្យ ។ ដំណើររឿងមានភាពអក្ខរវិយៈដូចជា ជប ប្រស់ ហោះហើរ ផ្លែងសរ ... ។
- ទីកន្លែង : ព្រៃហោមពាន្ត ក្រុងព្វយុច្យា ស្ថានសួគ៌ ក្រុងបាតាល ស្ថានសិម្ពលី ពោល គឺឋានទាំងបី ។
- បញ្ហាដោះស្រាយ : ដោយសិល្ប៍មន្ត ឬទ្ធិអំណាច សងសឹកធ្វើចម្បាំងនឹងគ្នាដោះស្រាយដោយយុទ្ធវិធី ។
- ស្នេហា : អ្នកឈ្នះ ឬអ្នកខ្លាំង គឺបានទទួលស្នេហា ។
- ទំនាស់ : កើតឡើងដោយវិបត្តិទំនាស់រវាងសភាវៈល្អនិងសភាវៈអាក្រក់ច្បាំងទាស់ទែងគ្នាមានទារុណកម្មខាងផ្លូវចិត្តឬផ្លូវកាយ ។

- ឧត្តមគតិរឿង ៖

អប់រំមនុស្សឱ្យជឿលើអាទិទេព ហើយមានជំនឿថា ទុក្ខសោក ល្អអាក្រក់របស់ខ្លួនបានមកពី អាទិទេព ជាអ្នកកំណត់ ។

គ. បញ្ចប់រឿង

ការបញ្ចប់រឿងបែបព្រាហ្មណ៍និយម គឺត្រូវអង្កតំណាងអាទិទេព (សភាវៈល្អ) មានជ័យជម្នះលើ សភាវៈអាក្រក់ (យក្ស គ្រុឌ អសុរៈ) ។ល ។

អក្សរសិល្ប៍ព្រាហ្មណ៍និយម គឺអត្ថបទអក្សរសិល្ប៍ណាដែលមានទំនាក់ទំនងទៅនឹងលទ្ធិ សាសនាព្រាហ្មណ៍ ដោយការផ្ដើមរឿងច្រើនលើកសរសើរពីបូទិ៍អំណាចរបស់ព្រះឥសី ព្រះឥសូរ ទេវៈ អាទិទេពជាដើម ។ ឯក្នុងរឿង ឬដំណើររឿងមានភាពអច្ឆរិយៈហួសហេតុ ហើយត្រូវអង្គប្រុស ជាអវតារនៃព្រះនារាយណ៍ ស្រ្តីជាកំពូលនារីល្អឯក និងបញ្ចប់រឿង អ្នកនិពន្ធបញ្ចប់ដោយឱ្យ សភាវៈល្អឈ្នះសភាវៈអាក្រក់ ។

លំហាត់

តើអត្ថបទដកស្រង់ខាងក្រោមនេះ ចំណុចណាខ្លះ ដែលបញ្ជាក់ថារឿង នេះជាអក្សរសិល្ប៍ បែបព្រាហ្មណ៍និយម ?

[...] ហានុមានក៏ស្ទុះហោះឡើងទៅលើមេឃ ហើយចុះចំកំពូលភ្នំខ្ពស់ ដោយខ្លួនមិនអាចស្គាល់ ច្បាស់ថាណាមួយជាស្មៅថ្នាំស័ក្តិសិទ្ធិនោះ អង្គកបិក៏ច្បាមយកទាំងកំពូលភ្នំ មកប្រគល់ឱ្យសូសេនៈ ។ សូសេនៈ បេះស្មៅមកកិន ហើយចាក់បញ្ចូលទៅក្នុងច្រមុះព្រះលក្សណៈ ព្រះអង្គក៏បើកព្រះនេត្រ ឡើង ហើយបន្ទោសព្រះរាមៈពីភាពស្អុតស្អន់ព្រះអង្គ ! សង្គ្រាមត្រូវតែបន្តទៅទៀតយ៉ាងបន្ទាន់បំផុត ។

ខណៈនោះ ដើម្បីឱ្យការប្រយុទ្ធមានលក្ខណៈស្មើគ្នារវាងក្រុមរាវណៈដែលរាវណៈមានរាជរថ និងព្រះរាមៈយាងដោយបាទា ព្រះឥន្ទ្រក៏បានបញ្ជូនរាជរថនិងនាយសារថីនាមមាតលីព្រមទាំងអារុធ ផ្ទាល់របស់ព្រះអង្គមកថ្វាយព្រះរាមៈ ។ សរដែលក្រុងរាវណៈដកយកមកប្រើប្រាស់ស្រាប់តែក្លាយទៅ ជានាគវិញ ប៉ុន្តែសរគ្រុឌ អ្នកស៊ីពស់ ដែលព្រះរាមៈបាញ់ចេញមក ក៏ប្រែជាសត្វរំពងដីច្រើនឥតគណនា ដេញត្របាក់សត្វនាគវិនាសហិនហោចអស់ ។ ពេលនោះ មាតលីត្រូវវរបួស ឯសេះក៏ត្រជុរខ្យល់ ដែរ ។ ប្រជួលអាក្រក់លេចឡើងពាលពេញអាកាសវេហាស៍ ។ ព្រះទេវៈទាំងឡាយនាំគ្នាតាមដាននៅ

ក្នុងភាពគោលលាហលដ៏ស្មុគស្មាញនេះ ព្រះរាមៈឥតថមថយបូទីសោះឡើយ ។ ហឫទ័យព្រះអង្គរំភើប
ដោយក្តីរីករាយ ស្តេចឈរបងដំទែងក្រែវក្រោធយ៉ាងខ្លាំងនៅកណ្តាលគ្រោះមហន្តរាយ ហើយបាញ់
សរស្រោចទៅលើមហាសត្រូវ ដែលកំពុងតែខឹងឆេះឆាវស្រាប់ ។ ប៉ុន្តែ ក្រុងរាវណៈឥតតក់ស្លុត ព្រះ
អង្គត្រូវលំពែងរំលាយសរទាំងនោះវិនាសអស់ ។ ខណៈនោះព្រះរាមៈកញ្ជក់លំពែងនិងអាវុធរបស់
ព្រះឥន្ទ្រា ហើយសំពងកម្ទេចលំពែងក្រុងរាវណៈ បន្ទាប់មកព្រះអង្គវាយសម្លាប់សេះ ហើយពួយមួយ
លំពែងលិចកប់ទៅចំកណ្តាលដើមទ្រូងស្តេចរាជ្យសៈ ក្រុងរាវណៈទ្រេតទ្រោតធេងធោង ។ នាយសារ
ថីទាញបង្ហូរសេះវិលត្រឡប់រឹងខ្ចី ចំណែកព្រះរាម ឃើញសត្រូវមានរបួសរត់គេចខ្លួនដូចនេះ ក៏
ស្រែកប្រមាថដៀលគ្នាឥតសំចៃ ក្សត្ររាជ្យសៈឈឺជួរហឫទ័យដោយអៀនខ្មាសក៏បញ្ជាសារថីឱ្យវិល
វិញ ហើយលោតយ៉ាងសាហាវសង្កូញទៅរកក្នុងដីបក្សប្រសើរខ្ពស់ខ្ពស់ ។

ពេលនោះ ព្រះមហាបូសិសម្បុរសអកស្សៈ ដែលបានអង្គុយមើលចម្បាំងតតួនេះជាមួយព្រះ
ទេវៈឯទៀតដែរនោះ បានចុះចាកស្ថានសួគ៌ា ហើយសូត្រប្រសិទ្ធិដល់ព្រះរាមៈ ថ្វាយពរជ័យជម្នះដល់
ព្រះអង្គ ។ ព្រះរាមៈសែនរំភើបដោយចិត្តសោមនស្ស ! ប្រជុំលអាភ្នក់ជាច្រើនកើតមានឡើង ទោះ
អ្នកគ្នាហានក៏ព្រឺព្រួចបះរោមច្រូងគ្រប់គ្នា ។ ឈាមហូរស្រោចស្រពជោកខ្លួនអង្គរាវណៈ ហូរហូរហើរ
ក្រឡឹងពីលើកេសា សត្វចចក៏មានមាត់ព្រួសចេញមកសុទ្ធតែអណ្តាតភ្លើង រត់តាមដានពីក្រោយ
ប្រកិត ។ ផ្ករលាន់គគ្រាំគគ្រឹក ដុំភ្លើងធ្លាក់ដូចគ្រាប់ភ្លៀងពីមេឃា ផែនដីញ័រញ័យ ។ នៅឯនាយបូរិ
លង្កាហាក់ដូចកំពុងលិចលង់នៅក្នុងចំហាយស្ពាន់ ! ប៉ុន្តែព្រះរាជាណៃរាជ្យសៈ ក្រុងរាវណៈ ក្សត្រឆ្លើម
ទេវៈបញ្ជា មិនព្រមចុះញឹមចំពោះហេតុភេទព្រមាននេះឡើយ អង្គអសុរាវាយលុក ហើយគូប្រយុទ្ធ
ជើងឯកទាំងទ្វេអង្គប្រយុទ្ធក្នុងលក្ខណៈអង់អាចក្លាហានដូចគ្នា ហាក់បីដូចជាថាទាំងពីរត្រូវតែឈ្នះដាច់
ខាតយ៉ាងនោះ ។

ស្តេចអសុរាវាយតម្រង់ ទង់សេះ នាយសារថីរបស់ព្រះរាម ប៉ុន្តែលំពែងចេះតែវេរវៀចឃ្នាត
ឆ្ងាយពីគោលដៅ ចំណែកព្រះរាមៈវាយទម្លាក់ជាបន្តបន្ទាប់នូវអាវុធគ្រប់បែបនិងគ្រឿងតុបតែងអង្គ
របស់ក្នុងដីបក្ស ។ ប៉ុន្តែរាជ្យសៈនៅតែឥតតក់ស្លុត ប្រើដៃម្តែនិងក្បាលដ៏គួរស្នើបទាំងដប់របស់ខ្លួន
ហើយអាវុធច្នើៗទៀតរមែងកើតឡើងបំពេញដៃទាំងនោះជានិច្ច ។ កងចក្រដែលព្រះរាមចោលទៅ
បានផ្តាច់កេសាអសុរាម្តងមួយៗ ប៉ុន្តែគ្រាន់តែក្បាលមួយរមៀលធ្លាក់ដល់ដីភ្លាម ក្បាលមួយទៀតក៏ដុះ
ឡើងជំនួសភ្លាមដែរ បន្តបន្តនៅពីលើកអារជោកទៅដោយឈាម ហើយរិតតែអាក្រក់អាក្រីលើសពី
ដើមទៅទៀត ស្តេចរាជ្យសៈចំអកចំពោះភាពទន់ខ្សោយរបស់ព្រះរាមៈ ។ ខណៈនោះ មាតលីនាយ
សារថីនៃស្តេចព្រះទេវៈ ដែលគ្មានសេះណារឹងរូសនិងបញ្ជាសោះនោះ បានទូលទូន្មានព្រះរាមឱ្យប្រើ

អាវុធកសាងឡើងដោយព្រះព្រហ្ម បុព្វជននៃពិភពលោក គឺសព្វព្រហ្មស ដែលពីដើមជាអាវុធរបស់ ព្រះឥន្ទ្រ ព្រះរាមៈលើកអាវុធអស្មារ្យនេះមកគ្រូរិ នៅពេលរបូតចេញផុតពីដៃ សរបានខ្សៀកបន្លឺសួរ យៀកយ៉ាងរីករាយ ហើយទៅចាក់ទម្ងន់បេះដូងក្រុងរាវណៈ បន្ទាប់មកវិលត្រឡប់មកកាន់បំពង់វិញ ប្រៀបដូចបក្សីស្មោះត្រង់វិលមកកាន់សំបុកវិញដូចនោះ ។ ក្រុងរាវណៈឈរធេងធោង ហើយបន្ទាប់ មកដួលដេកស្លាប់ច្រងាង !

ការអបអរសាទររបស់ពួកទេពតាទាំងឡាយលាន់ឮឡើងខ្មរខ្មារពេញស្ថានសួគ៌ ៖ សំណូរ គត្រិកគគ្រេងនៃសួរនិងភ្លៀងបុប្ផា !

(ដកស្រង់ពីសង្ខេបរឿងរាមាយណៈ អក្សរសិល្ប៍បរទេសក្រសួងអប់រំ ១៩៨៧)



ក. សិក្សាពាក្យគន្លឹះ

- សុភតិគី : ពេលដែលជាសុភបូក្ស ថ្ងៃដែលល្អ ។
- ពសុធា : ដី ផែនដី ។
- ឧសភរាជ : ស្តេចគោ (គោព្រះរាជទ្រព្យ) ។
- រូ : ដូច ។
- រូហាន : ដូច បីដូច ប៉ុន ។
- សីហនាទ : បន្លឺសូរសៀងដូចសីហា ។
- នទី : ស្ទឹង ទន្លេ ។
- សុពណ្ណ : ពណ៌ស្នូ ពណ៌មាស ។
- ភុល : សូរព្នោយបក្សីស្ទុះហើរព្រមគ្នា ឬសូរទឹកខ្ពស់ចេញជាដើម ។
- សុបវរ : ល្អប្រសើរ ។
- ឧទរ : ពោះ ផ្ទៃ ។

- អភិសេក : ការបោះព្រំបាចសាចគ្រឿងគន្ធពិដោរថ្វាយជ័យចំពោះព្រះពុទ្ធ ឬ ក្សត្រិយ៍ឱ្យពេញលក្ខណៈ ។
- ទេពទសសហស្សា : ទេវតាទាំងដប់ពាន់ ទេវតាទាំងម៉ឺន ។
- ពិសុទ្ធសន្តរ : ស្ពានវិសេស ហ្មត់ហ្មង ឥតមន្ទិល ។
- សប្តាអធិដ្ឋាន : សំបូងសង្រួងប្រកាសពាក្យសច្ចៈ ។
- ទសទិសា : ទិសទាំង១០ ។
- ឧណ្ណា : កម្ដៅ ។
- ទេពនិករ : ពពួកទេវតា ។
- អមរនាគេន្ត្រា : ជីវីរបស់ទេវតា ។
- មោះហិមា : ធំ សម្បើម អស្ចារ្យ ។
- អស្សញ្ញាប័ត្រ : សេះ ពាជី ។
- លេណ : គុហាដែលកើតឯក្នុងភ្នំ រូង រូងភ្នំ ។
- ជលធី : សមុទ្រ ទន្លេសាប ។
- ពិពិធពិពណ៌ : ច្រើនបែប ច្រើនពណ៌ ។
- មយ្យរ : ភ្លោក ។
- ព្រតសីលា : ការប្រតិបត្តិសីល ។
- តប : ការប្រព្រឹត្តកាន់វត្ថុយ៉ាងតឹងដើម្បីធ្វើកាយចិត្តឱ្យស្ងប់ ។
- ព្រះពិរុណ : ឈ្មោះទេវតា ដែលបណ្ដាលឱ្យមានភ្លៀង ។
- មហាធិបតិដ្ឋ : ទេវតាជាអធិបតិធំលើសគេ ។
- ត្រៃភព : ភពទាំងបី ។
- ទត : មើល ។
- តេជ : អំណាច អានុភាព ។
- ព្រះហរិ : ព្រះនារាយណ៍ ។
- ភូធរ : អ្នកទ្រទ្រង់ដែនដី ស្ដេច ។
- កៅទ័ណ្ណសហស្សថាម : ធុងដែលមានទម្ងន់បុរស ១០០០ នាក់ទើបលើករួច ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអានអ្នកត្រូវយកចិត្តទុកដាក់ដើម្បីឆ្លើយនិងសំណួរទាក់ទងនឹងអ្នកនិពន្ធ កាលអាកាសសង្គមបរិយាកាស ទំនាស់ វិធីតែងនិពន្ធ តម្លៃអប់រំ ។

ស្តេចធីតាមិចិលា ព្រះនាមព្រះបាទជនក រើសយកកុមារីម្នាក់មកធ្វើជាបុត្រីចិញ្ចឹម នៅពេលដែលព្រះអង្គកំពុងប្រារព្ធពិធីច្រត់ព្រះនង្គ័លសុំសេចក្តីសុខចម្រើនដល់ប្រជារាស្ត្រនាឆ្នេរទន្លេយមុនា ។ ព្រះអង្គប្រទានឈ្មោះបុត្រីចិញ្ចឹមដ៏ស្អាតនេះថា នាងសីតា ។ លុះនាងសីតាពេញរូបរាងព្រះអង្គក៏ប្រកាសបើកការប្រឡងប្រជែងរកស្វាមីឱ្យនាង ។

គ. អត្ថបទ



- | | | |
|---|---|--|
| <p>១. ដងនោះព្រះបាទមិចិលា
លុះពិសាខសុភតិគី
ដើម្បីនូវធ្វើឱ្យក្សេមដ៏ប្រជា
ស្តេចទ្រង់នង្គ័លមាសមាន</p> | <p>ស្តេចធ្វើចរិយា
ភ្នំមុខមន្ត្រី
រាស្ត្ររដ្ឋដោយនា
ព្រះឧសភរាជប៊ិរូហាន</p> | <p>បីដោយនូវក្រិត្យដ៏ពិធី ។
ប្រយោជន៍នូវប្រែពសុធា ។
ក្រិតាអធិការដ៏បុរាណ ។
ដំណើរសីហនាទលេលា ។</p> |
| <p>៥. ស្តេចភ្នំលុះដ៏ឆ្នេរយមុនា
លើឈូករតន៍រាជកោមល
ស្តេចមានព្រះរាជហឫទ័យ
ដងនោះឥសូរមិចិលា
នាំរាជកញ្ញាសុបររ</p> | <p>នទីទេពកញ្ញា-
បរិបូណ៌និមល
ត្រេកត្រិះអរក្រៃ
រៀបរាជយោធា
ស្នើបុត្រដ៏ឧទរ</p> | <p>សុពណ្ណពោងពាយភុល ។
ប្រសើរពិសេសលើសក្រៃ ។
និងរាជបុត្រីកញ្ញា ។
នូវថ្ងាតរឹងថ្ងានព្រះធនគរ ។
ក៏លុះលើរាជពិភព ។</p> |
| <p>១០. ស្តេចរក្សារាស្ត្រដងស្គល់ស្គប់
ដោយហេតុហោរាជសីតា
រកត្រូវរលក្សណ៍យល់ច្បាស់
ដងនោះព្រះបាទនរបតី
នោះព្រះមុនីរាជដ៏បររ</p> | <p>ស្តេចទើបឱ្យអ-
បរិសុទ្ធសោភា
អស់ទេពទសហ៍ស្ស
យល់រាជបុត្រី
ជបធន្តសិល្ប៍សរ</p> | <p>ភិសេកប្រកបនាមា ។
ដូចបូណ៌ព្រះចន្ទ្រច្រាលច្រាស ។
ពុំស្នើនូវរាជបុត្រី ។
ពិសេសពិសុទ្ធសុន្ទរ ។
នូវស័ព្ទសច្ចាអធិដ្ឋាន ។</p> |
| <p>១៥. ថាទោះទេពតាបូទ្ធិមាន
យើងនូវយករតន៍សីតាថ្លៃ
អស្ចារ្យទូទសទិសា
អស់ទេពតាដងសិង្ហដ៏អរ
ព្រះឥន្ទ្រស្តេចលើព្វរា</p> | <p>ជ័យអាចលើកបាន
អភិសេកឱ្យព្វ
កក្រើកត្រៃត្រិះង្ស
បរគ្នារីរ
អមរនាគេន្ទ្រា</p> | <p>ធន្តសិល្ប៍នូវតេជោជ័យ ។
នាទេពដ៏មានចេស្តា ។
ឧណ្ណាអស់ទេពដ៏និករ ។
រត់ចុះពីត្រ័យត្រិះង្ស ។
រស្មីរុងរឿងគិតដ៏ថ្លើង ។</p> |

- ២០. ព្រះអគ្គិស្តេចលើរមាសភ្លើង តេជោជ័យឡើង បូទ្រិរមាសមោះហិមា ។
- ព្រះពាយជ្ឈាយជ្ឈព្វដីវេហាស៍ អស្សុពាហ៍លេលា គឺពាយក៏បក៏ប៊ីប្រហារ ។
- ព្រះពិរុណាព្រះអង្គបីខទារ រស្មេចលើនាគនាថិ ពិពិធពិពណ៌ជលធី ។
- ព្រះចន្ទ្រកុមារស្តេចលី- លាលើបក្សី រស្មេចលើហង្ស ។
- ព្រះព្រហ្មទ្រង់ព្រតសីលា រស្មេចលើហង្ស រាជវិងបូទ្រិដ៏តបៈ ។
- ២៥. ព្រះនេហូតិរាជតេជ គង់លើយក្សតបៈ កម្លាំងក៏ស្តេចយាត្រា ។
- ព្រះព័ស្រីពណ៌រាជដ៏មហា- ធិបតិគុលេលា លើក្រាលពិមានដ៏មង្គល ។
- ព្រះឥសូរសិទ្ធិសក្តិស្តស្តិសល់ ត្រៃភពដ៏មណ្ឌល រស្មេចលើឧសភរាជដ៏មហា ។
- ស្តេចលើឧសភរាជដ៏មហា អតិរេកមោះហិមា- រស្មេចលើឧសភរាជដ៏មហា ។
- អស់ទេពកិរុនរាជព្រះក្នុ- ធរទតបូទ្រិធនុ ប្រយោជន៍នូវចង់លើកលង ។
- ៣០. ព្រះឥសូរបូទ្រិដ៏កន្លង ទូតទេពក្សត្រដង ក៏លងនូវតេជៈប្រាណ ។
- ពុំអាចបិទនូវលើកធនុបាន រឹងនៅនាស្ថាន រស្មេចលើព្រះហិរិ ។
- នោះព្រះមុនីនាថនរបតិ រស្មេចយល់ព្រះហិរិ រស្មេចព្រះនារាយណ៍រាមា ។
- ទោះនូវលើកធនុសិល្ប៍នូវបូទ្រា បានបរិបូរអា- រស្មេចព្រះនារាយណ៍រាមា ។
- ព្រះឥសូរនរនាថស្តេចយល់ អស់ទេព្ពាដល់ រស្មេចព្រះនារាយណ៍រាមា ។
- ៣៥. ដងនោះព្រះពិស្វាមិត្រ រស្មេចព្រះនារាយណ៍រាមា ។
- លុះដល់បុរិមិចិលា ចូលទូលរាជា- រស្មេចព្រះនារាយណ៍រាមា ។
- ក្រុងមិចិលាវិងស្តង អញ្ជើញរស្មេចហោង រស្មេចព្រះនារាយណ៍រាមា ។
- ព្រះរាមស្តេចមើលអស់ក្នុ- ធរលើកបូទ្រិធនុ រស្មេចព្រះនារាយណ៍រាមា ។
- រស្មេចចូលលងបូទ្រិដ៏ពិធី អស់ទេពដ៏ឥសី រស្មេចព្រះនារាយណ៍រាមា ។
- ៤០. ព្រះរាមវិងបូទ្រិមោះហិមា រស្មេចលើកកោទណ្ឌសរជ័យ រស្មេចព្រះនារាយណ៍រាមា ។
- រស្មេចលើកកោទណ្ឌសរជ័យ អស់ទេពមនុស្សព្វ រស្មេចព្រះនារាយណ៍រាមា ។
- សឹងថ្វាយសព្វសាធុការសាទរ ព្រះបរមនាថ រស្មេចព្រះនារាយណ៍រាមា ។
- រស្មេចរាត់កោទណ្ឌបិដុឡើង កោះសរសក្តិឡើង រស្មេចព្រះនារាយណ៍រាមា ។
- រស្មេចក្រាយកោទណ្ឌសរសក្តិ រួមណ្ឌលចក្រ រស្មេចព្រះនារាយណ៍រាមា ។
- ៤៥. ដងនោះព្រះបាទមិចិលា រស្មេចយល់ដ៏បូទ្រា- រស្មេចព្រះនារាយណ៍រាមា ។
- រស្មេចត្រេកអរឱ្យពរជ័យ ជយោជ័យក្រៃ រស្មេចព្រះនារាយណ៍រាមា ។
- រស្មេចយកវត្តន៍រាជសីតា ប្រកបនូវលក្ខណ រស្មេចព្រះនារាយណ៍រាមា ។

ស្តេចមុខមន្ត្រីផង	ប្រើទូតទៅចង	មេត្រីព្រះបាទទសរថ ។
ស្តេចផ្តាំទូតទៅបីកំណត់	ថ្កានព្រះទសរថ	បីលុះបុរីអយុធ្យា ។
៥០. ស្រេចចូលទូលព្រះករុណា	បុត្រវត្តន៍រាជា-	ធិរាជបរមបពិត្រ ។
ថាឥឡូវព្រះពិស្វាមិត្រ	មហាបូសិសក្តិសិទ្ធិ	ប្រសិទ្ធិនូវព្រតសីលា ។
នាំព្រះរាមរាជក្សត្រា	នូវព្រះអនុជា	ធិរាជព្រះរាជបុត្រដល់ ។
បុរីមិថិណាមណ្ឌល	ស្តេចភ្នំរេហ៍ពល	នូវលើកធុសរសិល្ប៍ហោង ។
ស្តេចធ្វើសច្ចាអធិស្ឋានផ្សង	ទោះទេពក្សត្រផង	នាមានតេជឈ្នះប្រាណា ។
៥៥. ទោះបីអាចលើកធនូសិល្ប៍បាន	ដូចក្សត្រអធិស្ឋាន	ព្រះបាទជនករាជា ។
ស្តេចនូវលើករាជកញ្ញា	នាមនាងសីតា	បូជានៃក្សត្រនោះហោង ។
កាលនោះអស់ទេពក្សត្រផង	សឹងចូលលើកលង	កម្លាំងទីទៃសព្វប្រាណា ។
ពុំអាចនូវក៏លើកបាន	និត្យនឹងនៅស្ថាន	ក្រលាព្រះរោងដីពិធី ។
លុះព្រះរាជបុត្រនរបតី	ចូលលងនូវបូទី	តេជសម្តេចនៃព្រះរាម ។
៦០. ស្តេចលើកកៅទ័ណ្ឌសហស្សថាម	បាញ់បាននៃស្ថាន	កណ្តាលជំនុំដីសី ។
ព្នឺខ្មែរខ្មាទាំងប្រថពី	ពួស័ព្វអសនី	គឺសែនរន្ទះគណនា ។
ព្រះបាទចក្រពត្តិរាជា	ជនករាជដ៏មហា	ក្សត្រត្រេកព្រះរាជហឫទ័យ ។
ស្តេចនូវយកសិវតវត្តន៍ផ្ទៃ	ស្តុតិឱ្យជ័យ	ប្រដាប់នូវមង្គលការ ។
ផ្សំនូវព្រះរាមបូទីមោះហិមា	ប្រើខ្ញុំព្រះករុណា	មកទូលសម្តេចភូបាល ។
៦៥. ឱ្យអញ្ជើញព្រះភូរនាថ	ស្តេចទៅនៅត្រអាល	រណ្តាប់អាពាហ៍ពិពាហ៍ ។

(ដកស្រង់ពីរឿង រាមកេរ្តិ៍ខ្មែរ បោះពុម្ពផ្សាយពុទ្ធសាសនបណ្ឌិត្យ ព.ស ២៥៣៩ គ.ស ១៩៩៥)



សំណួរ

១. តើអត្ថបទកាព្យនេះមានចំណងជើងដូចម្តេច ? ដកស្រង់ចេញពីរឿងណា ? ក្នុងខ្សែទីប៉ុន្មាន ? បោះពុម្ពផ្សាយក្នុងឆ្នាំណា ?
២. ចូរបង្ហាញកាលកំណត់តែងនិងសង្គមបរិយាកាសក្នុងរឿង ។
៣. តើក្នុងអត្ថបទដកស្រង់នេះ អ្នកនិពន្ធប្រើវិធីតែងនិពន្ធអ្វីខ្លះ ?
៤. តើអត្ថបទដកស្រង់រឿងរាមកេរ្តិ៍ស្ថិតនៅក្នុងអក្សរសិល្ប៍ប្រភេទណា ? ចូរបង្ហាញលក្ខណៈសម្គាល់របស់រឿងនេះ ។
៥. ចូរបង្ហាញពីគំនិតសំខាន់ៗនៅក្នុងអត្ថបទ ។



ខ្លឹមសារអត្ថបទ

ក្នុងអត្ថបទទាំងឡាយ ទោះជាពាក្យរាយក្តី ពាក្យកាព្យក្តី អ្នកនិពន្ធតែងចងក្រងពាក្យពេចន៍ ខ្លឹមសារសំខាន់ៗជាគតិចំពោះអ្នកអាន ។

ក. អត្ថបទកាព្យ

ឃើញបូកគេល្អ	ទោះបីមានក្រ	យកគេជាញាតិ
គួររាប់អ្នកក្រៅ	ដៅអ្នកឯទៀត	រាប់រើសមានយាទ
	សុចរិតត្រឹមត្រូវ ។	
រៀនបទរៀនបាទ	កុំកោងហួសខ្នាត	កុំភ្លាត់ហួសផ្លូវ
កុំភ្លើនភ្លេចម៉ែ	កុំប្រែហួសខ្លី	ឃើញចាស់សក់ស្កូវ
	កុំស្កូវមើលងាយ ។	

(ដកស្រង់ពីសៀវភៅច្បាប់ក្រម អ៊ុយ គ.ស១៩៦៦ ទំព័រទី ៣៨)

អត្ថបទកាព្យនេះមានខ្លឹមសារដូចតទៅ ៖

- វគ្គទី ១ : ការគប់មិត្រ គឺត្រូវជ្រើសរើសយកអ្នកមានបូកពាល្លូ មានយាទត្រឹមត្រូវហើយមិនប្រកាន់វណ្ណៈ ។
- វគ្គទី ២ : មានសីលធម៌ គឺចេះប្រើពាក្យគួរសម អាកប្បកិរិយារបស់សាគោរពខ្ព័យពុកម្តាយចាស់ទុំ ហើយមិនដើរតាមផ្លូវខុស ។

ខ. អត្ថបទពាក្យរាយ

[...] លោកអធិបតីចូលមក : "សូផាត ! បន្ទប់នេះ គឺបន្ទប់ឯងការរចនាឱ្យបានរុងរឿងស្រេចនៅលើចិត្តបាស្រាប អញរៀបប្រដាប់ឱ្យឯងឱ្យស្រួលបួលនេះ គឺអញសង្ឃឹមថាឯងគង់តែនឹងបានរៀនសូត្រកើនទៅមុខទៀតពុំខាន" លោកមានប្រសាសន៍តែប៉ុណ្ណឹងរួចក៏អញ្ជើញទៅវិញភ្លាម ។ វេលាណារិនជួយរៀបបន្ទប់ឱ្យមិត្តស្រេច ណារិនក៏លាសូផាតទៅទីអាគ្នារិញទៅ ។ សូផាតនៅតែម្នាក់ឯងសញ្ជឹងគិតថា ខ្លួនអញអើយចំណែកមានភ័ព្វមានសំណាងមែនដោយបានមកជួបនឹងអ្នកមានចិត្តសប្បុរសដល់ម្ល៉េះ ឱ ! គេទំនុកបម្រុងអញយ៉ាងនេះ គឺគេធ្វើឱ្យអញសប្បាយចិត្តនិងបានថ្លាប្រាជ្ញាក្នុងការរៀនសូត្រ បើដូចនេះគួរអញមិនត្រូវធ្វេសប្រហែសមួយវេលាឡើយនិងបំពេញកិច្ចការ ។ សូមឱ្យគុណបុណ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជួយលោកចៅហ្វាយខ្ញុំឱ្យបានសេចក្តីសុខចម្រើនគ្រប់ប្រការ ។ [...]

(ដកស្រង់ចេញពីរឿងសូផាត របស់លោកវិម គីន គ.ស ១៩៦៥)

អត្ថបទនេះមានខ្លឹមសារដូចតទៅ ៖ លោកស្នងមានគំនិតចង់ជួយផ្គត់ផ្គង់ស្នាក់នៅឱ្យរៀនសូត្រ បានខ្ពង់ខ្ពស់មានចំណេះជ្រៅជ្រះ មានកិត្តិយសថ្លៃថ្នូរនោះទើបមានសុភមង្គល ។

សរុបមកទោះជាអត្ថបទពាក្យរាយក្តី ពាក្យកាព្យក្តី អ្នកនិពន្ធតែងតែបង្កប់នូវខ្លឹមសារសំខាន់ៗ សម្រាប់ជាគតិចំពោះអ្នកអាន ។

ខ្លឹមសារអត្ថបទ គឺជាគំនិតសំខាន់ៗទាំងអស់ដែលរៀបរាប់ក្នុងអត្ថបទ ។

លំហាត់

ចូរបង្ហាញខ្លឹមសារនៃអត្ថបទខាងក្រោមនេះ

ក. គួរស្តាយកេរ្តិ៍ម៉ែខី

កិរិយាណខុសច្បាប់

អាពុកម្តាយនិងកូន

ឃើញខុសកុំអាលដោល

ល្ងង់ខ្លៅត្រូវតែសួរ

យកពាក្យផ្អែមជាមុន

ទោះម៉ែខីស្លូតកាច

ម្តាយជេរពីរម៉ែម៉ាត់

ប្រដៅត្រូវតែស្តាប់

ម្តេចម្តេចចេសរឹង

កិរិយាត្រូវគួរខំត្រាប់

គួរក្រឡាប់ក្រឡាស់ចោល ។

បីដូចខ្លួននិងស្រមោល

កុំថ្កោលទោសអ្នកមានគុណ ។

ពាក្យឱ្យគួរកុំឱ្យស៊ិន

ទន់លំទោនឱ្យប្រណិប័តន៍ ។

គួរតែខ្លាចដូចមហាក្សត្រ

គួរតែស្ងាត់ស្ងៀមឱ្យឃើង ។

យកតម្រាប់កុំទទឹង

ហ្នឹងហើយហៅកូនសេសកម្ម ។

(ដកស្រង់ពីសៀវភៅអ្នកនិពន្ធខ្មែរ ភិរម្យ អ៊ុយ គ. ស ១៩៦៦ ទំព័រទី ៣៤)

ខ.[...] ប្រជាជនយើងមួយចំនួនមានជំនឿថា អ្នកមានមាសប្រាក់ច្រើនហូរហៀរចុះបុណ្យសក្តិធំដុំ ដោយសារគេបានធ្វើបុណ្យពីជាតិមុន ចំណែកឯអ្នកក្រដោយសារតែមិនបានធ្វើបុណ្យពីជាតិមុន ។ ហេតុនេះហើយបានជាពួកគេខំសន្សំប្រាក់ដែលរកបានបន្តិចបន្តួចទៅធ្វើបុណ្យ ហើយប្រាថ្នាជាតិ ក្រោយឱ្យសម្បូរសប្បាយដូចគេ ខ្លះទៀតប្រាថ្នាសុំឱ្យរូបស្អាត ខ្លះទៀតប្រាថ្នាឱ្យរៀនពូកែ ខ្លះទៀត ប្រាថ្នាសុំឱ្យមានបុណ្យសក្តិធំ ។ ខ្ញុំសុំលើកឡើងដើម្បីវិភាគថា ជំនឿនេះផ្ទុយស្រឡះពីគំនិតរបស់ស្រីហិ តោបទេស ដែលបានលើកឡើងថា " ម្រិតមិនដែលបោលចូលមាត់សីហៈ ដេកលក់ឡើយ " មានន័យ ថា បើសត្វសិង្គមិនដើរស្វែងរកចំណីទេ ច្បាស់ជាក្រពះមិនឆ្អែតឡើយ ។ ព្រះពុទ្ធបានសម្តែងថា " ខ្លួនទី ពីងខ្លួន " ។ ទ្រឹស្តីរបស់គ្រិស្តសាសនាបាននិយាយថា " ជួយខ្លួនឯងសិន ទើបព្រះជួយជាក្រោយ " ។ ទ្រឹស្តី ទាំងបីនេះមានខ្លឹមសារស្របគ្នា បំណងប្រាថ្នាមនុស្សម្នាក់ៗមិនអាចសម្រេចបានដោយគ្មានពលកម្មផ្លូវ កាយនិងពលកម្មផ្លូវប្រាជ្ញាឡើយ ។ [...]

(ដកស្រង់ចេញពីសៀវភៅ ធ្វើដូចម្តេចទើបប្រទេសជាតិរីកចម្រើនដោយ អ៊ិង ហុងជួរ ទំព័រទី ៣៩)



ចលនាអក្សរសិល្ប៍

ពុទ្ធសាសនា ជាសាសនាមួយដែលជនជាតិខ្មែរធ្លាប់បានគោរពបូជាតាំងពីបុរាណកាលមកម៉្លេះ ។ សាសនានេះបានចាក់បូសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់មនុស្សខ្មែរដូចជាព្រហ្មញ្ញសាសនាដែរ ។ ក្នុងពេលខ្លះ ពុទ្ធសាសនាបានរួមចំណែកយ៉ាងខ្លាំងដល់ការកសាងប្រទេសឱ្យរីកចម្រើននិងការពារទឹកដីឱ្យមានអតិភាពថែមទៀត ។ សព្វថ្ងៃនេះ ទោះបីពុទ្ធសាសនាបានជ្រៀតចូលក្នុងចិត្តគំនិតទំនៀមទម្លាប់ប្រពៃណីនៃសង្គមខ្មែរក៏ដោយ ក៏ឥទ្ធិពលនៃសាសនាព្រាហ្មណ៍ដែលរលុបរលាយស្ទើរតែអស់គ្មានសល់រូបរាងពីសង្គមខ្មែរនោះនៅតែជ្រៀតចូលលាយឡំនៅក្នុងសន្តានចិត្តខ្មែរដដែល ។

ទន្ទឹមនឹងនោះឥទ្ធិពលបរទេសផ្សេងទៀតកំពុងជះឥទ្ធិពលប្រដែងនិងលក្ខណៈជាតិខ្មែរដែរ ។ ឥទ្ធិពលទាំងអស់នេះហើយបានជះឥទ្ធិពលមកលើអក្សរសិល្ប៍ខ្មែរយើង ។

១ . ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម

អក្សរសិល្ប៍គោលព្រាហ្មណ៍និយម ឬអក្សរសិល្ប៍បែបព្រាហ្មណ៍និយម គឺជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែលមានទំនាក់ទំនងទៅនឹងបែបបទលទ្ធិសាសនាព្រាហ្មណ៍ ។ អក្សរសិល្ប៍បែបនេះគេតែងតែជឿលើអាទិទេពមានព្រះព្រហ្ម ព្រះឥសូរឬសិវៈ ព្រះវិស្ណុ ឬព្រះនារាយណ៍ ។ ម្យ៉ាងទៀតគេជឿថាពុទ្ធិទាំងឡាយស្ថិតនៅក្នុងគម្ពីរវេទ ។ តួអង្គសំខាន់ៗ ជាតួអង្គអាទិទេព ឬអវតារជាដើម ។

ឧទាហរណ៍ : រឿង រាមាយណៈ មហាការតយុទ្ធ ... ។

២ . ចលនាអក្សរសិល្ប៍ពុទ្ធិនិយម

អក្សរសិល្ប៍គោលពុទ្ធិនិយម ឬអក្សរសិល្ប៍បែបពុទ្ធិនិយម ជាអត្ថបទរឿងរ៉ាវផ្សេងៗដែលទាក់ទងនឹងការលើកយកទ្រឹស្តីពុទ្ធសាសនាធ្វើជាគោល ហើយទ្រឹស្តីទាំងនោះស្ថិតនៅក្នុងគម្ពីរព្រះត្រៃបិដកដែលអ្នកនិពន្ធលើកយកបញ្ហាបុណ្យ បាប ផលល្អ អាក្រក់របស់តួអង្គមកចោទនិងដោះស្រាយ ។ អក្សរសិល្ប៍បែបពុទ្ធិនិយមនេះមានអក្សរសិល្ប៍ពុទ្ធិនិយមសុទ្ធសាធ ពុទ្ធិនិយមក្លាយ និងពុទ្ធិនិយមក្លាយហួសហេតុ ។

ឧទាហរណ៍ : រឿង សុវណ្ណសាម ... ។

៣ . ចលនាអក្សរសិល្ប៍ខេមរនិយម

គោលនិយមនេះ ប្លែកពីចលនាដទៃទៀតដោយពុំបានយកគោលពីលទ្ធិណា ឬសាសនាណាឡើយ គឺជាការប្រឌិតតាមការណ៍ដែលគេធ្លាប់ឃើញពិតជាក់ស្តែងក្នុងសង្គមជាតិខ្មែរតែម្តង ។ បើស្រុកទេសយើងជួបប្រទះនឹងបញ្ហាផ្សេងៗ បញ្ហានោះក៏បានជាការផ្តួចផ្តើមគំនិតកើតជាបញ្ហាក្នុងរបៀបធម៌

និងសង្គមធម៌ជាតិឡើង ។ ដូច្នេះបញ្ហាដែលកើតឡើងក្នុងគោលនិយមនេះពុំមានភាពអច្ឆរិយៈឡើយ គឺ សុទ្ធសឹងតែជាភាពពិតមែនទែនដែលស្របទៅនឹងលោកិយសច្ចៈទាំងស្រុង ។

ឧទាហរណ៍ : រឿង ផ្កាស្រពោន រឿង កុលាបប៉ៃលិន រឿង សូផាត ... ។

៤ . ចលនាអក្សរសិល្ប៍បរទេសនិយម

គោលនិយមនេះសំដៅដល់គោលគំនិតផ្សេងៗ ដែលពុំស្របតាមលទ្ធិព្រាហ្មណ៍សាសនាព្រះពុទ្ធ ឬជាទំនៀមសុទ្ធសាធរបស់ខ្មែរ ដែលធ្លាប់មានមកនោះទេ ។ ប្រទេសយើងទើបតែមានគោលនិយម នេះកើតឡើងក្នុងរវាងដែលប្រទេសខ្មែរត្រូវធ្លាក់ខ្លួនគ្រាំគ្រា ហើយបរទេសនាំយកគោលគំនិតពីស្រុក គេមកផ្សាយបញ្ចូល ។ ប៉ុន្តែគោលនិយមនេះមានឥទ្ធិពលខ្លាំងក្លាណាស់ក្នុងពេលបច្ចុប្បន្ន ព្រោះមនុស្ស ទូទៅក្នុងសកលលោកច្រើនចូលចិត្តគោលនិយមបែបនេះ ។ សព្វថ្ងៃ គេឃើញនៅសល់គោលនិយម នេះពាសពេញ ដូចខាងសុដីរធម៌ សម្លៀកបំពាក់ សិល្បៈ រាំវែក ... ។ល ។

ចលនាអក្សរសិល្ប៍ គឺជាដំណើរប្រែប្រួលនៃអក្សរសិល្ប៍តាមការនិយមនៃវណ្ណៈ ឬស្រទាប់ សង្គមលើទ្រឹស្តីទស្សនៈគោលគំនិតណាមួយក្នុងដំណាក់កាលនៃប្រវត្តិសាស្ត្រ ។ គេអាចចែក ចលនាអក្សរសិល្ប៍ខ្មែរជាបួនប្រភេទ គឺចលនាអក្សរសិល្ប៍ព្រាហ្មនិយម ពុទ្ធនិយម ខេមរនិយម និងបរទេសនិយម ។

លំហាត់

- ១. តើគេអាចចែកអក្សរសិល្ប៍ខ្មែរជាប៉ុន្មានចលនា ? គឺអ្វីខ្លះ ?
- ២. ដូចម្តេចហៅថាចលនាអក្សរសិល្ប៍ព្រាហ្មនិយម ? ពុទ្ធនិយម ? ខេមរនិយម ? បរទេស និយម ?
- ៣. ក្នុងបណ្តារឿងខាងក្រោមនេះ រឿងណាដែលស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ព្រាហ្មនិយម ពុទ្ធ និយម និងខេមរនិយមដូចជា រឿងមរណមាតា រឿងកុលាបប៉ៃលិន រឿងអ្នកតាទឹក អ្នកតាភ្នំ រឿងមាយាស្រ្តី រឿងមាយើង រឿងពុទ្ធិសែន រឿងក្រុងសុភមិត្រ រឿងស៊ុមបរទ្បាន រឿងរាម កេរ្តិ៍ រឿងរាមាយណៈ រឿងវេស្សន្តរ រឿងទុំទាវ ។



លក្ខណៈនៃភាសាខ្មែរ

ព្យញ្ជនៈបែបទី១ (សម័យមុនអង្គរ)

ក ខ ក ឃ ង ឆ ជ ឈ ញ
 ហ រ ល វ ឡ ត ថ ដ ឍ ណ
 ដ ឍ ឍ ដ ឃ ឃ្រៃ ឃ្រៃ ឃ្រៃ ក ឃ្រៃ ស្រ ឃ

ព្យញ្ជនៈបែបទី២ (សម័យអង្គរ)

ក ខ ក យ ង ឆ ជ ឈ ញ
 ហ ប ណ ត ថ ដ ឍ ឆ
 ឃ ហ ក ឃ ឃ្រៃ ឃ្រៃ ឃ្រៃ ឃ្រៃ ស្រ ឃ

ព្យញ្ជនៈបែបទី៣ (សម័យក្រោយអង្គរ)

ក ខ ក ឃ ង ឆ ជ ឈ ញ
 ហ ត ថ ដ ឍ ឆ ជ ឈ ញ
 ឃ ហ ក ឃ ឃ្រៃ ឃ្រៃ ឃ្រៃ ឃ្រៃ ស្រ ឃ

ភាសាជាពាក្យសំដីដែលយើងនិយាយប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីសំដែងនូវគន្ថៈសញ្ញាតនាចិត្តគំនិតអ្វីមួយ ។ នៅក្នុងលោកយើងនេះ គ្រប់ជាតិសាសន៍សុទ្ធតែមានភាសាផ្ទាល់ខ្លួនសម្រាប់ប្រើទាក់ទងគ្នានៅក្នុងសង្គមជាតិរៀងៗខ្លួន ។ ភាសានៃជាតិសាសន៍នីមួយៗ មានកំណើតឡើងដំណាលគ្នានឹងកំណកំណើតនៃជាតិសាសន៍នោះដែរ ហើយវិវឌ្ឍប្រែប្រួល ចម្រើនលូតលាស់ឬអន់ថយទៅតាមសង្គមមនុស្សនោះថែមទៀត ។ ភាសាវិទូបានសិក្សាស្រាវជ្រាវអំពីភាសាទាំងអស់ក្នុងលោកឃើញថា ភាសាមានចំនួនច្រើនណាស់ចើរាប់ទាំងភាសាតូច ធំ ស្លាប់ រស់ មានចំនួនប្រមាណពីរពាន់ប្រាំរយ ទៅបីពាន់ប្រាំរយភាសា ។ ក្នុងចំណោមភាសាទាំងនោះ ភាសាវិទូបានធ្វើប្រភេទវិភាគចែកភាសាជាក្រុមឬអំបូរ ។ ភាសាដែលអាចស្ថិតនៅក្នុងអំបូរជាមួយគ្នាបាន លុះត្រាតែមានលក្ខណៈពិសេសប្រហាក់ប្រហែលគ្នា ។ អំបូរភាសាធំៗមានចំនួន ២០ ដូចជា ៖

- អំបូរឥណ្ឌូ-អឺរ៉ុប គឺជាអំបូរភាសាមួយទូលំទូលាយក្នុងបណ្តាអំបូរភាសាក្នុងលោកគ្របដណ្តប់លើទ្វីបអឺរ៉ុបស្ទើរតែទាំងអស់និងលើមួយភាគធំនៃប្រទេសឥណ្ឌា ។
- អំបូរខ្មែរ-មន គឺជាអំបូរធំសំខាន់មួយនៅទ្វីបអាស៊ីអាគ្នេយ៍ ។
- អំបូរម៉ាឡាយូ-ប៉ូលីនេស៊ី គឺជាអំបូរធំគួរសមស្ថិតនៅតាមកោះ និងនៅទៀបកោះក្នុងភាគខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌា ។

ចំពោះភាសាខ្មែរយើង តើមានប្រភពវិវឌ្ឍន៍និងលក្ខណៈពិសេសយ៉ាងណាទៅ ?

យើងបានដឹងហើយថា ភាសាមានកំណើតដំណាលគ្នានឹងកំណើតមនុស្ស យ៉ាងណាមិញប្រវត្តិសាស្ត្រខ្មែរបានបញ្ជាក់ថា ជាតិសាសន៍ខ្មែរមានយូរយារណាស់មកហើយ (ប្រមាណ៥០០០ឆ្នាំមុនគ.ស) ជាជាតិសាសន៍ដែលធ្លាប់មានអរិយធម៌រុងរឿងក្នុងចំណោមជាតិសាសន៍ដទៃក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ ដូច្នោះ ភាសាខ្មែរដែលមានប្រភពជាប់គ្នានឹងជាតិកំណើតមនុស្សខ្មែរ ក៏កើតមានតាំងពីយូរណាស់មកហើយដែរ ។ ក្រោយពេលដែលបានសិក្សាស្រាវជ្រាវអំពីភាសាខ្មែរអស់ពេលជាយូរមកហើយ ភាសាវិទូបរទេសបានបញ្ជូលភាសានេះ ទៅក្នុងអំបូរភាសាធំមួយក្នុងចំណោមអំបូរភាសានៅទ្វីបអាស៊ីអាគ្នេយ៍ គឺអំបូរខ្មែរ-មននេះឯង ។ តាមលោកពិណ្ណវ អំបូរខ្មែរ-មនជាក្រុមភាសាមួយដែលគួរចាប់អារម្មណ៍ជាងគេក្នុងបណ្តាភាសាអាស៊ីភាគខាងត្បូង(អំបូរភាសាអូស្ត្រូ-អាស៊ី : អំបូរភាសាម៉ាឡាយូ ប៉ូលីនេស៊ី អំបូរភាសាថៃ វៀតណាម អំបូរភាសាខ្មែរ-មន) ព្រោះជាភាសាដែលមានប្រវត្តិអក្សរវ្លែកពីភាសាដទៃទៀត ដែលទើបតែមានភាសាសរសេរ ហើយខ្លះទៀតនៅតែគ្មានអក្សរសរសេរដដែល ។

ចំពោះពាក្យខ្មែរ-មននេះធ្វើឱ្យយើងមានចម្ងល់តទៅទៀតថា តើមនជាអ្វី ? ហើយនៅឯណា? តើមានតែជាតិសាសន៍ខ្មែរនិងមនពីរនេះទេឬដែលនៅក្នុងអំបូរនេះ ។

តាមការស្រាវជ្រាវគេបានដឹងថា នៅក្នុងអំបូរខ្មែរ-មន ពុំមែនមានតែជាតិខ្មែរនិងជាតិមនប៉ុណ្ណោះទេ គឺមានជាតិជាច្រើនទៀត ដែលរស់នៅក្នុងប្រទេសនានានៃអាស៊ីអាគ្នេយ៍ ហើយដែលមានភាសាស្រដៀងគ្នាក្នុងផ្នែកសូរសាស្ត្រ រូបសាស្ត្រ និងនិយណ្ឌសាស្ត្រ ។ ឯជនជាតិទាំងនោះមានជាអាទិ៍ ៖

- សេណូយសេម៉ាង ... នៅសហព័ន្ធម៉ាឡេស៊ីយ៉ា ។
- ប៉ាឡេងវ៉ា ... នៅប្រទេសភូមា ។
- ខុ អាឡាក់ល្វិត ... នៅប្រទេសឡាវ ។
- ស្ទៀង កួយ ពីរ ស្តួច ជង ពួង ... នៅប្រទេសខ្មែរ ។
- មួង បាហ្គារ សេដង់ព្រុ ... នៅប្រទេសវៀតណាម ។

ក្នុងចំណោមជនជាតិទាំងនោះមានតែជនជាតិខ្មែរនិងមនទេ ដែលមានអរិយធម៌ខ្ពង់ខ្ពស់ជាងគេ ពីព្រោះជនជាតិទាំងពីរនេះរស់នៅត្រង់តំបន់វាលទំនាបនៃទន្លេដែលមានជីជាតិអាចប្រកបរបរកសិកម្ម បានយ៉ាងប្រសើរ ហើយមានទំនាក់ទំនងជាមួយនិងបរទេសជាច្រើនថែមទៀត ។ ជនជាតិខ្មែររស់នៅ ត្រង់តំបន់វាលទំនាបនៃទន្លេមេគង្គ ឯជនជាតិមនរស់នៅត្រង់តំបន់មេណាម (ប្រទេសសៀម) និងតំបន់ វាលទំនាបនៃទន្លេឥរាវតី (ប្រទេសភូមាសព្វថ្ងៃ) ។ ឯជនជាតិក្រៅពីនេះច្រើនរស់នៅតាមព្រៃភ្នំ ។ អាស្រ័យដោយអរិយធម៌នៃជនជាតិខ្មែរនិងមនលូតលាស់រុងរឿងនេះហើយ ទើបគេនិយមប្រើពាក្យ មន-ខ្មែរ (តាមទស្សនៈអ្នកប្រាជ្ញបរទេស) ឬខ្មែរ-មន (តាមទស្សនៈខ្មែរ) ដូចពាក្យអំបូរខ្មែរ-មន អរិយធម៌ខ្មែរ-មនជាដើម ។ ប៉ុន្តែចាប់ពីសតវត្សទី ១៦ មក ជនជាតិមនក៏បានបាត់បង់ទឹកដី និង អធិបតេយ្យរបស់ខ្លួនរហូតមក ដូចជនជាតិចាមសព្វថ្ងៃនេះដែរ ។

ចំពោះកំណកំណើតភាសាខ្មែរ ដែលមានជីវិតរហូតមកដល់បច្ចុប្បន្ននេះអ្នកប្រាជ្ញខាងភាសា បានសង្កេតឃើញថា មានវិវឌ្ឍន៍បីលើកធំៗគឺ

- ភាសាខ្មែរបុរាណ (តាំងពីកំណកំណើតដល់សតវត្សទី ១៥)
- ភាសាខ្មែរកណ្តាល (សតវត្សទី ១៦ ដល់ សតវត្សទី ១៩)
- ភាសាខ្មែរបច្ចុប្បន្ន (សតវត្សទី ២០ ...)

នៅសម័យអាណាព្យាបាលបារាំង ការវិវឌ្ឍន៍នៃភាសាខ្មែរត្រូវបានបន្ថយល្បឿន ហើយរត់ទៅ សម្ងំក្នុងវត្តអារាមដែលមានព្រះសង្ឃជួយថែរក្សា ។ គេបង្ខំឱ្យរៀនភាសាបារាំងជាយានជាផ្លូវការ ដែលជាបុព្វហេតុនាំឱ្យខូចប្រយោជន៍ដល់ភាសាជាតិឯង ។

នៅសម័យឯករាជ្យ ភាសាខ្មែរត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ ។ កំណើតគណៈកម្មការវប្បធម៌ មហាវិទ្យាល័យគុកោសល្យ (អតីតវិជ្ជាស្ថានជាតិគុកោសល្យ) មហាវិទ្យាល័យអក្សរសាស្ត្រវិជ្ជាស្ថាន ជាតិខេមរយានកម្មជំរុញឱ្យមានការបង្កើតពាក្យពេចន៍ថ្មីៗជាច្រើនទៀត ដើម្បីប្រើការឱ្យទាន់សម័យ និយម ។ ក្រៅពីកំណើតពាក្យបង្កើតថ្មី គេប្រទះឃើញពាក្យបរទេសជាច្រើននៅលាយឡំក្នុងភាសា ខ្មែរ ។

ឯល្បាយភាសានេះ កើតឡើងនៅពេលដែលខ្មែរមានទំនាក់ទំនងជាមួយនិងបរទេសដូចជាទាក់ ទងក្នុងកិច្ចការទូត ទេសចរណ៍ ពាណិជ្ជកម្ម សិក្សាអប់រំ ជំនឿសាសនា ។ល។ គេបានកត់សម្គាល់ ឃើញថាឥទ្ធិពលបរទេសមានអាយុវែងកាលណាល្បាយភាសាក៏កាន់តែមានច្រើនឡើងៗ សឹងរកពាក្យ សុទ្ធរបស់ខ្លួនពុំឃើញ ។ ឯភាសាបរទេសដែលនៅលាយឡំច្រើនជាងគេក្នុងភាសាខ្មែរយើងសព្វថ្ងៃ គឺ ភាសាបាលីនិងសំស្ក្រឹត ។ ភាសាបាលីហូរចូលមកក្នុងភាសាខ្មែរតាមរយៈពុទ្ធសាសនាហ៊ិនយាន

ឯភាសាសំស្ក្រឹតហូរចូលតាមរយៈពុទ្ធសាសនាមហាយាននិងព្រាហ្មណ៍សាសនា ។ ជនជាតិខ្មែរយើង
និយមគោរពសាសនាឥណ្ឌា ទាំងនេះហើយបានជាភាសាបាលីសំស្ក្រឹតព្រមទាំងក្បួនខ្នាតវេយ្យាករណ៍
មានឥទ្ធិពលខ្លាំងក្លាមកលើភាសាខ្មែរ ហើយចាក់បូសគល់មកដល់សព្វថ្ងៃ ។ ការណ៍នេះជាហេតុនាំឱ្យ
អ្នកខ្លះដែលមើលលក្ខណៈដើមនៃភាសាខ្មែរពុំឃើញ ហើយក៏តាំងចោទថាភាសាខ្មែរមានប្រភពពីបាលី
សំស្ក្រឹត ។ ការពិតភាសាទាំងពីរនេះចូលមកក្រោយពេលដែលខ្មែរមានភាសាផ្ទាល់ខ្លួនរួចស្រេចទៅ
ហើយ ។ ដូច្នេះភាសាខ្មែរពុំមែនកើតចេញមកពីភាសាបាលី សំស្ក្រឹត ឬភាសាបាលី សំស្ក្រឹតជាមួយ
នៃភាសាខ្មែរដូចទស្សនៈរបស់លោក j.Taupin នោះទេ ។ ខ្មែរប្រើពាក្យបាលីសំស្ក្រឹតជាពាក្យកម្ចីដើម្បី
បង្កប់នូវកងខាតតែប៉ុណ្ណោះ ។ រីឯពាក្យបាលីសំស្ក្រឹតនេះសោត ក៏ត្រូវកែប្រែទាំងស្រុងសព្វ ទាំងរូប
សព្វដើម្បីឱ្យស្របស្រួលមកនឹងសំដីខ្មែរ ចំណង់ចំណូលចិត្តខ្មែរ ។ ខេមរនិយកម្មបែបនេះ ពុំមែនធ្វើ
ចំពោះតែពាក្យបាលី សំស្ក្រឹតប៉ុណ្ណោះទេ ភាសាបរទេសដទៃទៀត ដែលជ្រាបចូលមកក្នុងភាសាខ្មែរ
ត្រូវទទួលការផ្លាស់ប្តូរឱ្យមានលក្ខណៈជាខ្មែរដែរ ។ ដូច្នេះភាសាបាលី សំស្ក្រឹតស្ថិតនៅដាច់អំពីអំបូរ
ខ្មែរ-មន ព្រោះមានវិភក្តិដូចភាសានៃជនជាតិអឺរ៉ុបដែរ ។ វាស្ថិតនៅក្នុងអំបូរឥណ្ឌូ-អឺរ៉ុបឯណោះ
ទេ ។ ចំពោះភាសាខ្មែរ បើយើងសិក្សាឱ្យស៊ីជម្រៅលើក្បួនខ្នាតវេយ្យាករណ៍ យើងឃើញថា វាមាន
លក្ខណៈខុសគ្នាពីបរទេស ពិសេសភាសាបាលី សំស្ក្រឹត ។ ភាពខុសគ្នានោះគឺអាស្រ័យភាសាខ្មែរមាន
លក្ខណៈពិសេសធំៗមួយចំនួនដូចជា ការបន្លឺសំឡេង ចំនួន ស្រៈ ព្យាង្គ ព្យញ្ជនៈ វិធីកម្លាយពាក្យ
លិង្គ វចនៈ និងក្បួនសម្ព័ន្ធ ។ លក្ខណៈពិសេសនេះបង្ហាញឱ្យឃើញថា ភាសាខ្មែរជាភាសាងាយសិក្សា
ងាយយល់ជាងពាក្យភាសាឥណ្ឌូ-អឺរ៉ុប ។ ការលើកយកលក្ខណៈសំខាន់ៗនៃភាសាខ្មែរមកប្រៀបធៀប
នឹងភាសាបរទេសមានភាសាបាលី-សំស្ក្រឹតជាដើម ឃើញថាប្លែកគ្នាទាំងផ្នែកសូរ ផ្នែករូបសព្វ ផ្នែក
សម្ព័ន្ធ ។ ភស្តុតាងទាំងនេះបានបញ្ជាក់ថា ភាសាខ្មែរមានលក្ខណៈពិសេសរបស់ខ្លួន ពោលគឺពុំមែន
កើតចេញអំពីភាសាណាមួយឡើយ ។ ទំនាក់ទំនងរវាងខ្មែរនិងបរទេសធ្វើឱ្យមានល្បាយភាសាបរទេស
ក្នុងភាសាខ្មែរក៏ពិតមែនហើយ ក៏ប៉ុន្តែការទទួលឥទ្ធិពលភាសាបរទេសនេះ តែងប្រព្រឹត្តទៅដោយ
ការកែសម្រួលឱ្យស្របស្រួលទៅនឹងភាសាជាតិជាដរាប តួយ៉ាងដូចជាខេមរនិយកម្មចំពោះភាសាបាលី
សំស្ក្រឹតដែលបានពោលនៅខាងលើរួចមកហើយ ។

ប្រសិនបើយើងបានដឹងបានយល់អំពីដើមកំណើតនិងក្បួនខ្នាតដ៏ប្រពៃនៃភាសាជាតិរបស់យើង
ហើយ តើយើងដែលជាខ្មែរត្រូវមានករណីយកិច្ចបែបណាដែរ ? ទោះបីយើងមានការលំបាកខ្លះក្នុង
ការសរសេរ ឬនិយាយដោយសារឥទ្ធិពលបរទេសមកលើភាសាយើងយ៉ាងណាក៏ដោយ ក៏យើងត្រូវ
មានស្មារតីជាតិជាតិ លើកតម្កើងភាសាជាតិ ដោយនាំគ្នានិយមប្រើភាសាជាតិក្នុងករណីណាដែល

អាចចៀសវាងភាសាបរទេសបាន ហើយខំការពារភាសាខ្មែរ កុំបង្កប់កុំខំទាញបញ្ចូលទៅក្នុងក្បួន
ភាសាបរទេស ។ លើសពីនេះទៅទៀតត្រូវខំពង្រឹងនិងពង្រីកឱ្យកាន់តែដុះដាលឡើង ។ បើខ្មែរម្នាក់ៗ
មានស្មារតីជាតិបែបនេះមែន យើងសង្ឃឹមថា ភាសាជាតិយើងមុខជាមានការរីកចម្រើនលូតលាស់
ហើយនិងបានជាគ្រឹះយ៉ាងមាំមួនជាតិខ្មែរជាពុំខាន ។

(ដកស្រង់និងកែសម្រួលពីសៀវភៅអរិយធម៌ខ្មែររបស់ លោកស្រី គ្រឹង ងា បោះពុម្ព គ.ស ១៩៧៥)

សំណួរ

- ១. តាមអត្ថបទខាងលើ តើភាសាជាអ្វី ? មានអម្បូរធុំៗប៉ុន្មាន ?
- ២. តើក្នុងអំបូរខ្មែរ-មនមានជនជាតិអ្វីខ្លះ ? នៅឯណាខ្លះ ?
- ៣. តើភាសាខ្មែរមានអភិវឌ្ឍន៍ធុំៗប៉ុន្មានលើកហើយ ?
- ៤. តើល្បាយភាសាបរទេសនៅក្នុងភាសាខ្មែរកើតឡើងតាមរយៈអ្វីខ្លះ ?
- ៥. តើភាសាខ្មែរយើងមានលក្ខណៈពិសេសធុំៗអ្វីខ្លះដែលខុសប្លែកពីភាសាបរទេស ?
- ៦. ចូររកតម្លៃអប់រំនៅក្នុងអត្ថបទនេះ ។



គុណនាម

អ្នកបានសិក្សារួចហើយអំពី នាម សព្ទនាម និងប្រភេទរបស់វា ។ ឥឡូវនេះអ្នកនឹងសិក្សាពី គុណនាមនិងប្រភេទរបស់គុណនាមបន្ថែមទៀត ។ ដូចម្តេចហៅថាគុណនាម ? តើគុណនាមមានអ្វីខ្លះ ? ចូរពិនិត្យឧទាហរណ៍ខាងក្រោម ៖

- វត្តនេះមានទីធ្លាធំទូលាយ ។
- តើវត្តនេះមានព្រះសង្ឃប៉ុន្មានអង្គ ?
- ខ្ញុំធ្វើកិច្ចការផ្ទះយ៉ាងហោចណាស់ពីរម៉ោងមុននឹងខ្ញុំចូលសម្រាន្ត ។
- តុខ្ញុំនៅខាងក្រោយគេបង្អស់ ។
- ខ្ញុំមិនដឹងថាគាត់ត្រូវការសៀវភៅណាមួយទេ ។
- សៀវភៅនេះទើបតែបោះពុម្ពសាឡើងវិញទេ ។

ពាក្យ “ធំ ប៉ុន្មាន ពីរម៉ោង តុខ្ញុំ ណាមួយ នេះ” ជាគុណនាម ។ គុណនាមទាំងនោះមាននាទីផ្សេងៗគ្នានៅក្នុងល្បះនីមួយៗខាងលើ ។ តើគុណនាមមានអ្វីខ្លះ ?

១ . គុណនាមប្រក្រតីឬបកតិគុណនាម

គុណនាមនេះសម្រាប់ប្រាប់លក្ខណៈធម្មតា ឬសំដែងគុណភាព លក្ខណៈរបស់មនុស្ស សត្វ វត្ថុ ទឹកនៃឆ្នេង ... ។

ឧទាហរណ៍ :

- បារីគ្មានផលល្អដល់សុខភាពឡើយ ។
- បារីមួយដើមមានជាតិពុលច្រើន ។
- ដារិនជាក្មេងស្អាតបូត ។
- ព្រះវិហារនេះធំជាងព្រះវិហារវត្តនៅភូមិខ្ញុំ ។

ពាក្យ “ល្អ ច្រើន ស្អាតបូត ធំ” ជាគុណនាមប្រក្រតី ។ គុណនាមប្រក្រតីមានច្រើនដូចជា ខ្ពស់ ទាប ខ្លាំង ខ្សោយ តិច ច្រើន តូច ធំ ស្អាត កាច ខ្មៅ ស ក្រហម ... ។

២ . គុណនាមកំណត់

គុណនាមកំណត់សម្រាប់ប្រាប់ការបង្ហាញ សភាព ចម្ងាយ (ច្បាស់ មិនច្បាស់ ជិត ឆ្ងាយ ...) ជាដើម ។ គុណនាមកំណត់មាន ៖

ក. គុណនាមកម្មសិទ្ធិ

គុណនាមកម្មសិទ្ធិបង្ហាញពីម្ចាស់នៃកម្មសិទ្ធិ ។ គុណនាមនេះទាក់ទងនឹងសព្វនាមបុរិសៈ ខ្ញុំ ឯង គេ វា គាត់ យើង អ្នក ... ។ វានៅជាប់ខាងស្តាំនាម ។

ឧទាហរណ៍ :

- គោខ្ញុំ សម្បុរខ្មៅរលោង ។
- គុគាត់ វែងជាងគុខ្ញុំ ។

ពាក្យ “ខ្ញុំ គាត់ ខ្ញុំ” ជាគុណនាមកម្មសិទ្ធិ ។ ពាក្យ “ខ្ញុំ គាត់ ខ្ញុំ” កំណត់ម្ចាស់កម្មសិទ្ធិ ។

ខ. គុណនាមសំណួរ

គុណនាមសំណួរសម្រាប់សួររកសភាពលក្ខណៈចំនួន... ពិតប្រាកដនៃមនុស្ស សត្វ វត្ថុជាដើម ។

ឧទាហរណ៍ :

- តើម៉ែអញ្ជើញទៅវត្តណា ?
- តើលោកអញ្ជើញមកដល់ម៉ោងប៉ុន្មាន ?

ពាក្យ “ណា ប៉ុន្មាន” ជាគុណនាមសំណួរ ។ គុណនាមសំណួរមាន អ្វី អ្វីខ្លះ ស្តី អី ណា ណាខ្លះ ប៉ុន្មាន ... ។

គ. គុណនាមចំនួន

គុណនាមចំនួនបង្ហាញពីចំនួនបរិមាណនិងលំដាប់ ។ គុណនាមចំនួនមានពីរ គឺចំនួនរៀបនិងចំនួនរាប់ ។

ចំនួនរៀប : សំរាប់រាប់ឱ្យដឹង ទី ជាន់ ថ្នាក់ ប៉ុណ្ណោះ ប៉ុណ្ណោះ ។

ឧទាហរណ៍ :

- ខ្ញុំរៀនថ្នាក់ទី ១០ ។ ប្អូនខ្ញុំរៀនថ្នាក់ទី ៩ ។
- ចូរចូលមកសាលារៀនឱ្យបានមុនម៉ោងប្រាំមួយសាមសិបនាទី ។
- គុខ្ញុំនៅជួរទីពីរខាងស្តាំដៃ ។

ពាក្យ “ទី ១០ ទី ៩ ទីពីរ” ជាគុណនាមចំនួនរៀប ។

ចំនួនរាប់ : សំរាប់រាប់ឱ្យដឹង ប៉ុណ្ណោះ ប៉ុណ្ណោះ ។

ឧទាហរណ៍ :

- វត្តនេះមានស្រះទឹកធំៗពីរ ។

- បុព្វាទិញផ្លែក្រូចប្រាំឡូ ។
- ពុកខ្ញុំយកចេកទុំប្រាំស្នងទៅប្រគេនលោកនៅវត្ត ។

ពាក្យ “ពីរ ប្រាំឡូ ប្រាំស្នង” ជាគុណនាមចំនួនរាប់ ។ ចំពោះពាក្យ “ឡូ ស្នង” យើងហៅថា រនាប់ ។ រនាប់មានដូចជា ដើម ស្លឹក ឡូ ស្នង ផ្លួន ឆ្នាំ ខែ ... ។ រនាប់នៅជាប់ខាងស្តាំចំនួនរាប់ ។ រនាប់មានទម្រង់ ៖

- នាម + ចំនួនរាប់ + រនាប់ ។ **ឧទាហរណ៍** : ស្រូវមួយដឹក ខ្មៅដៃមួយដើម ។
- ចំនួនរាប់ + រនាប់ ។ **ឧទាហរណ៍** : ចំនួនប្រាំបីខែ ម្តែថ្ងៃ ... ។

យ. គុណនាមចង្អុល

គុណនាមចង្អុលសម្រាប់ប្រាប់បង្ហាញកំណត់ចង្អុលនៅទីជិតឬទីឆ្ងាយក្នុងស្ថានភាពបែបណាមួយ ។
ឧទាហរណ៍ : ចំការនេះជាចំការពោត ឯចំការនោះជាចំការខ្ចីឡឹក ។

ពាក្យ “នេះ នោះ” ជាគុណនាមចង្អុល ។

ជិត : នេះ ណោះ ទីនេះ ឯណោះ ... ។

ឆ្ងាយ : នោះ ទីនោះ ណោះ ឯណោះ ... ។

ង. គុណនាមមិនច្បាស់

គុណនាមមិនច្បាស់ប្រាប់សេចក្តីមិនជាក់លាក់ មិនប្រាកដ ។

ឧទាហរណ៍ :

- ខ្ញុំមិនដឹងថាគាត់ជក់បារីតាំងពីពេលណាមកទេ ទើបធ្វើឱ្យគាត់មានជំងឺសួតធ្ងន់ធ្ងរដូចនេះ ។
- ខ្ញុំរករិច្ចផ្សេងទៀតដើម្បីផ្តាច់ការជក់បារី ។
- ពួកគេទាំងអស់ ជាសិស្សពូកែ ។

ពាក្យ “ពេលណា ផ្សេងទៀត ទាំងអស់” ជាគុណនាមមិនច្បាស់ ។ គុណនាមមិនច្បាស់មានដូចជា អ្វី អ្វីមួយ ណា ណាមួយ ណាខ្លះ ខ្លះ ដទៃ ទាំងអស់ ... ។

យើងឃើញថាគុណនាមមានលក្ខណៈផ្សេងគ្នាទៅតាមប្រភេទនីមួយៗ ។

គុណនាម គឺជាសំដីសម្រាប់សំដែងសភាពលក្ខណៈរបស់នាម ។ គុណនាមមានគុណនាមប្រក្រតី គុណនាមកម្មសិទ្ធិ គុណនាមសំណួរ គុណនាមចំនួន គុណនាមចង្អុល និងគុណនាមមិនច្បាស់ ។

លំហាត់

១. ចូរស្រង់គុណនាមក្នុងល្បះខាងក្រោមដោយប្រាប់ប្រភេទរបស់វា ៖

- ការជក់បារីនាំឱ្យរាងកាយចុះស្គមនិងខ្សោយកម្លាំង ។
- នៅក្នុងក្រោលនេះមានគោឈ្មោលប្រាំនិម ។ គោញីបីក្បាលនិងកូនគោម្ភៃក្បាល ។
- បួនសុខឈរទីមួយ ។ បួនសៅឈរទីពីរ ។ បូជាឯងឈរតម្រប់បី ។ ឯកុមារនោះឈរគំរប់បួន ។
- តើបួនទៅរៀនសាលាណា ?
- សៀវភៅនេះជារបស់ឯង ឯសៀវភៅនោះជារបស់ខ្ញុំ ។
- ក្មួយៗពុំចូលចិត្តអានសៀវភៅណាដែលនាំទៅរកផ្លូវខុសទេ តែគេចូលចិត្តសៀវភៅណាដែលនាំឱ្យចម្រើន ។

២. អត្ថបទ

ចូរអ្នកស្រង់យកគុណនាមក្នុងអត្ថបទដោយប្រាប់ប្រភេទរបស់វាផង ៖

នៅប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ ការហូរចូលនៃបារីគ្រប់ប្រភេទគួរឱ្យរន្ធត់ពន់ពេក ។ បារីទាំងអស់នេះបានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធវិទ្យុនិងទូរទស្សន៍យ៉ាងគ្រឹកគ្រេង ។ អ្នកទស្សនាកម្មវិធីខ្សែភាពយន្ត កីឡា សិល្បៈផ្សេងៗ ជួនកាលមានការធុញទ្រាន់និងការផ្សព្វផ្សាយពាណិជ្ជកម្មបារីនេះច្រើនដង ។ អ្នកជក់បារីនៅប្រទេសកម្ពុជាមានស្ទើរតែគ្រប់គ្រួសារ ឯកុមារអាយុ ១៥ឆ្នាំក៏មានអ្នកជក់បារីច្រើន ។ គេសង្កេតឃើញថា បារីសម្បូរបែបឯអ្នកជក់ក៏មានច្រើនមិនតិចដែរ ។

ផ្ទុយទៅវិញនៅប្រទេសយើងក៏មានករណីហាមជក់បារីដែរ ។ នៅពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនបារីត្រូវបានបញ្ជាឱ្យបោះពុម្ពប្រមាមលើកញ្ចប់បារីរបស់ខ្លួនថា ការជក់បារីនាំឱ្យខូចសុខភាព ដើម្បីឱ្យសាធារណជនដឹង ។ អ្នកជក់បារីមានគ្រោះថ្នាក់ច្រើនប្រការ ។ ជំងឺដែលមានប្រភពមកពីការជក់បារីគឺមហារីកសួត ជំងឺបេះដូង ជាពិសេសស្រ្តីមានផ្ទៃពោះហើយជក់បារីនាំឱ្យមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃយ៉ាងខ្លាំងក្លា ។



រឿង សិរិធរ

ចូរអ្នកស្តាប់អត្ថបទរឿង សិរិធរ (ក្នុងបញ្ញាសជាតក) ហើយឆ្លើយនិងសំណួរខាងក្រោម ៖



សំណួរ

១. តើសេដ្ឋីសិរិធរជាមនុស្សដូចម្តេច ?
២. តើគាត់បានប្រគេនអ្វីដល់ព្រះបច្ចេកពុទ្ធ ? តើគាត់បានទទួលផលល្អអ្វីខ្លះ ?
៣. ចូរចង្ហាញកាលអាកាសនៅក្នុងអត្ថបទ ។
៤. តើរឿងសិរិធរស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ណា ?
៥. តើអត្ថបទនេះបង្ហាញខ្លឹមសារអ្វីខ្លះ ?



ការបញ្ចេញមតិគាំទ្រ

ការបញ្ចេញមតិមានការបញ្ចេញមតិគាំទ្រ ឬយល់ស្រប បញ្ចេញមតិជំទាស់ ឬប្រឆាំងនឹងសំយោគ ។ ដូចម្តេចហៅថា ការបញ្ចេញមតិគាំទ្រ ?

ការបញ្ចេញមតិគាំទ្រ គឺជាការបង្ហាញគំនិតយោបល់ ការយល់ឃើញ ទស្សនៈរបស់នរណាម្នាក់ចំពោះមតិ គំនិត យោបល់ ទស្សនៈ សកម្មភាព ... របស់អ្នកដទៃ ។

ខាងក្រោមនេះជាការបញ្ចេញមតិគាំទ្រមួយ ៖

សន្តិភាពគឺជាបំណងប្រាថ្នារបស់មនុស្សជាតិដែលឆ្ពោះទៅរកភាពអហិង្សា គ្មានទំនាស់ និងអភិវឌ្ឍ ។ ឯព្រះពុទ្ធសាសនាក៏មាននាទីសំខាន់ដោយបានអប់រំពន្យល់ពុទ្ធបរិស័ទឱ្យពត់ចិត្តគំនិតដើម្បីឈានទៅរកសេចក្តីសុខសន្តិភាពដែរ ។

សន្តិភាពបានដល់ភាពស្រួលកាយនិងចិត្តដែលគ្មានទំនាស់វិបត្តិជាឧបសគ្គណាមួយមករារាំងចិត្តនោះទេ ។ ឯអប់រំ គឺជាការទូន្មានប្រៀនប្រដៅ ហើយពុទ្ធបរិស័ទជាអ្នកកាន់ ឬគោរពបូជាសាសនាព្រះពុទ្ធ ។ មានន័យថា ការទូន្មានប្រៀនប្រដៅនៃព្រះពុទ្ធដែលមានលក្ខណៈជាពុទ្ធសាសនា គឺចង់ជំរុញឱ្យអ្នកស្តាប់ដំបូន្មានព្រះពុទ្ធបានទទួលការអប់រំខាងផ្លូវកាយនិងចិត្តដោយខ្លួនឯងដើម្បីស្វែងរកសេចក្តីសុខសន្តិភាព ។

ទស្សនៈអប់រំនៅក្នុងពុទ្ធសាសនាមានលក្ខណៈអហិង្សា គឺការមិនចងកំហឹងមិនត្រូវយកកំហឹងទៅដោះស្រាយបញ្ហាទេ ។ មានន័យថាគេមិនត្រូវបៀតបៀនគ្នា ដោយការចងគំនុំគុំគ្នាទៅវិញទៅមកឡើយ ។ យ៉ាងណាមិញគេត្រូវចេះកសាងសេចក្តីល្អ សង្គ្រោះគ្នាដោយការឱ្យជាទាន ជាអំណោយគ្រប់បែបយ៉ាងនិងការហាត់ពត់ចិត្តឱ្យបានស្អាតស្អំល្អប្រសើរឡើង ។ គោលដៅនៃការប្រៀនប្រដៅនេះបើគេធ្វើការសង្ខេបមកមានបីចំណុចសំខាន់ៗ គឺទីមួយទ្រង់ហាមធ្វើអ្វីដែលបានបាបជាអំពើអាក្រក់ដល់គ្នានិងគ្នាជាហេតុនាំឱ្យមនុស្សដូចគ្នាមានទុក្ខ ទារុណកម្ម វេទនា ខ្លោចផ្សាគ្រប់បែបយ៉ាង ។ ទីពីរគឺទ្រង់ឱ្យបំពេញអំពើណាដែលជាកុសល ជាសេចក្តីល្អដល់គ្នានិងគ្នា ដោយសាងអំណោយទាន ។ ឯចំណុចទីបីទ្រង់ឱ្យធ្វើចិត្តឱ្យស្អាតស្អំ ប្រាសចាកអំពើសៅហ្មង កុំឱ្យមានគំនិតគុំគុន ឬព្យាបាទចងកំហឹងគ្នាឡើយ ។ ដំបូន្មានចុងក្រោយនេះជាទស្សនៈអប់រំមួយដែលមានគោលដៅចង់ឱ្យពុទ្ធបរិស័ទធ្វើចិត្តឱ្យល្អ មានគំនិតខ្ពស់លើសផុតពីអំពើសៅហ្មងនេះតែម្តង ។

សរុបមក សន្តិភាពដែលគេសាងឡើងតាមរយៈព្រះពុទ្ធសាសនាអាចជួយសង្គមមនុស្សឱ្យកាត់បន្ថយទំនាស់ ស្ងប់ស្ងាត់គ្នាអហិង្សា ជាពិសេសធ្វើឱ្យមនុស្សមានទឹកចិត្តស្រឡាញ់និងរាប់អានគ្នាផង ។

សំណួរ

- ១. តើប្រធានបទនៃអត្ថបទនេះនិយាយពីអ្វី ?
- ២. តើទស្សនៈអប់រំនៅក្នុងពុទ្ធសាសនាមានលក្ខណៈដូចម្តេចខ្លះ ?
- ៣. គោលដៅនៃការប្រៀនប្រដៅតាមព្រះពុទ្ធសាសនា បើគេធ្វើការសង្ខេប តើមានប៉ុន្មានចំណុច ? គឺអ្វីខ្លះ ?
- ៤. ក្នុងចំណោមដំបូន្មានទាំងបី តើដំបូន្មានមួយណាដែលមានទស្សនៈអប់រំល្អជាងគេ ?

លំហាត់

ចូរអ្នកជ្រើសរើសប្រធានមួយក្នុងចំណោមប្រធានបទខាងក្រោម ដើម្បីនិយាយបញ្ចេញមតិដោយរកអំណះអំណាងមកបញ្ជាក់ឱ្យសមស្រប ៖

- ១. អំពើអហិង្សា ជាប្រភពនៃការអភិវឌ្ឍសង្គម ។
 - ២. ការគោរពសិទ្ធិមនុស្ស ជាសុវត្ថិភាពរបស់ពលរដ្ឋ ។
 - ៣. សប្បុរសធម៌រួមចំណែកកាត់បន្ថយទុរគុណភាពក្នុងសង្គម ។
- ក្នុងការនិយាយបញ្ចេញមតិយោបល់អ្នកត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម ៖
- ១. ស្វែងយល់ន័យនៃប្រធានបទដែលអ្នកបានជ្រើសរើស ។
 - ២. បញ្ចេញមតិយោបល់ទៅលើប្រធានបទដោយផ្តល់អំណះអំណាងឱ្យសមហេតុផលដើម្បីគាំទ្រគំនិតសំខាន់នីមួយៗ ។
 - ៣. គោរពតាមក្បួនតែងសេចក្តី គឺមានសេចក្តីផ្តើម ក្នុងសេចក្តី និងបញ្ចប់សេចក្តី ។
 - ៤. ចៀសវាងការប្រើពាក្យមិនពិរោះចំពោះអ្នកដែលមានមតិខុសពីយើង ។
 - ៥. បញ្ចេញមតិដោយប្រើពាក្យពេចន៍ ឃ្លា ល្អៗ ឱ្យបានត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ ។
 - ៦. រាល់ការបញ្ចេញមតិត្រូវចេះប្រើសំនួនឱ្យបានត្រឹមត្រូវ ។



តែងសេចក្តីពន្យល់

តែងសេចក្តីពន្យល់ គឺជាការអធិប្បាយស្រាយបំភ្លឺបកស្រាយមតិគំនិតរបស់នរណាម្នាក់ ទស្សនៈរបស់អ្នកប្រាជ្ញណាម្នាក់ សុភាសិត ពាក្យស្លោក ... ឬបង្ហាញការយល់ឃើញរបស់ខ្លួនផ្ទាល់ស្របតាមគំនិតរបស់ប្រធាន ។ ក្នុងការពន្យល់អ្នកត្រូវវិភាគរកហេតុផលមកធ្វើជាអំណះអំណាង ហើយប្រើសិល្ប៍វិធីឱ្យគេយល់ច្បាស់ពីខ្លឹមសារ អត្ថន័យនៃមតិគំនិតទស្សនៈ ឬបញ្ហានោះ ។

ចូរអ្នកអានសំណេរខាងក្រោមនេះ ៖

ប្រធាន : គេពោលថា “ ការបំបរបង់ព្រះរាមចេញពីនគររយៈពេលដប់បួនឆ្នាំ គឺដោយសារពាក្យសត្យ ” ។

ចូរអ្នកបកស្រាយពំនោលខាងលើនេះ ។

សេចក្តីអធិប្បាយ

នាពេលបច្ចុប្បន្ននេះ ស្នាដៃអក្សរសិល្ប៍មួយចំនួនធំត្រូវបានក្រសួងអប់រំដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ។ ក្នុងនោះស្នាដៃអក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយមច្រើនលើកយកបញ្ហាបុណ្យ បាប កម្មពៀរវេរាមកចោទនិងធ្វើការដោះស្រាយតាមពុទ្ធបញ្ញត្តិ ។ ចំណែករឿងខ្មែរបែបព្រាហ្មណ៍និយមវិញ ច្រើនតែលើកយកប្លង់ស្តែងបាធិហារ្យ ឬប្រពៃណី និងបញ្ហាសច្ចធម៌ជាដើម ។

ហេតុដូច្នេះហើយ បានជាតាមរយៈរឿងរាមកេរ្តិ៍ខ្មែរមានពំនោលមួយពោលថា “ ការបំបរបង់ព្រះរាមចេញពីនគរចំនួនដប់បួនឆ្នាំ គឺដោយសារពាក្យសត្យ ” ។

តើរឿងរាមកេរ្តិ៍ឆ្លុះបញ្ចាំងបញ្ហានេះដូចម្តេចខ្លះ ?

ដើម្បីជាជំនួយដល់ការបំភ្លឺចំពោះបញ្ហារបស់ប្រធានខាងលើ ជាបឋមគប្បីស្វែងយល់ពីពាក្យសត្យជាមុនសិន ។

ពាក្យសត្យមានន័យថា ដំណើរទៀងទាត់ សេចក្តីពិត ឬសច្ចៈ ។ បើពិនិត្យតាមដំណើររឿងរាមកេរ្តិ៍ខ្មែរឃើញថា ក្រោយពេលដែលព្រះរាមបានទទួលជោគជ័យក្នុងការលើកធុសិល្ប៍នៅនគរមិថិលា ហើយបានព្រះនាងសីតាធ្វើជាមហេសីមក ព្រះបាទទសរថបានជំនុំអស់អាមាត្យ មន្ត្រី កវី បណ្ឌិត ហោរាបក្រុងនិងលើករាជសម្បត្តិឱ្យទៅព្រះរាមឡើងសោយរាជ្យស្នងបន្តពីព្រះអង្គតរឿងទៅ ។ ប៉ុន្តែនៅពេលនោះព្រះនាងកែកេសីជាមហេសីចុងបានក្រោកទូលជំទាស់ដាច់អហង្ការ ព្រមទាំងសំណូមពរឱ្យព្រះរាមចេញទៅក្រៅនគរថែមទៀតផង ។ សភាពការណ៍បែបនេះបង្កើតបានជាទំនាស់ដ៏ធំមួយឡើង រវាងព្រះបាទទសរថ ព្រះរាមជាមួយនិងនាងកែកេសី ពោលគឺបញ្ហារាជសម្បត្តិបានចោទឡើង ។

ក្នុងរឿងនេះ គេមានចម្ងល់ថា ហេតុអ្វីបានជាព្រះបាទទទសរថត្រូវលើករាជសម្បត្តិឱ្យព្រះរាមសោយ
រាជ្យស្នង ? ហើយបណ្តាលមកពីបុព្វហេតុអ្វីដែរបានជានាងកែកេសីទូលជំទាស់បែបនេះ ? តាម
ធម្មតាក្នុងវង្សត្រកូលក្សត្រ គេគោរពប្រពៃណីមួយធំសំខាន់ណាស់គឺ ប្រពៃណីតម្រូវឱ្យព្រះរាជបុត្រ
ច្បងឡើងសោយរាជ្យស្នងព្រះបិតាមុនគេ ។ ដូចនេះព្រះរាមជាបុត្រច្បងត្រូវមានបុព្វសិទ្ធិទទួលរាជ
សម្បត្តិបន្តពីវរបិតាមុនព្រះអនុជដទៃទៀត ។ ប្រការនេះ គឺពុំអាចមាននរណាហ៊ានជំទាស់ ឬពោល
រិះគន់បានឡើយ ។ ប្រសិនបើ ព្រះបាទទទសរថធ្វើខុសប្រពៃណីបែបនេះប្រជារាស្ត្រមន្ត្រីគ្រប់ជាន់ថ្នាក់
ទូទាំងនគរប្រាកដជារិះគន់ព្រះអង្គជាក់ពុំខាន ។ ប៉ុន្តែហេតុការណ៍នេះបែរជាមហេសីកែកេសីជំទាស់
យ៉ាងខ្លាំងក្លាទៅវិញ ។ តើនាងប្រសាំងនឹងច្បាប់ប្រពៃណីឬ ?

បើមើលមួយភ្លែតប្រាកដដោយលំឃើញថា កែកេសីនាងជំទាស់និងស្វាមីព្រោះតែនាងមានការ
លោភលន់ចង់បានរាជសម្បត្តិនេះឱ្យទៅព្រះភិរុតជាបុត្ររបស់នាងជាពុំខាន ។ ការយល់បែបនេះក៏ត្រឹម
ត្រូវខ្លះៗដែរ ។ ប៉ុន្តែការដែលសំខាន់នោះ គឺពាក្យសត្យ ឬពាក្យសច្ចៈ ។ កាលកន្លងទៅហើយ នៅ
ពេលដែលព្រះបាទទទសរថច្បាំងឈ្នះស្តេចអាទិត្យសូរ្យា (សុរិយា) ដោយសារតែអន្តរាគមន៍ដ៏ប្រពៃ
របស់នាងកែកេសី ហើយក្នុងបំណងតបស្នងសងគុណមហេសីចុងនោះក៏បានសន្យាថាព្រះអង្គនឹង
ប្រគល់រាជសម្បត្តិនេះដល់ព្រះភិរុតដែលត្រូវជាអនុជរួមបិតានិងព្រះរាម ។

ដូចនេះ បើតាមពាក្យសន្យា រាជសម្បត្តិ គឺពិតត្រូវបានទៅព្រះភិរុតមិនត្រូវបានទៅព្រះរាម
នោះទេ ទោះជាព្រះរាមជាបុត្រច្បងក៏ដោយ ។ ហេតុនេះ ទើបនាងកែកេសីទូលជំទាស់ គឺជំទាស់ក្នុង
នាមនៃសច្ចធម៌ ។ ឥឡូវបញ្ហាបាននិងកំពុងតែចោទឡើងធំទៅៗ ហើយបើគោរពតាមប្រពៃណីគេត្រូវ
បោះបង់ពាក្យសច្ចៈ ហើយបើគោរពពាក្យសច្ចៈត្រូវតែបោះបង់ប្រពៃណីពោល គឺពុំអាចគោរពទាំងពីរ
នេះបានឡើយ ។ តើគេសម្រេចបែបណាទើបដោះស្រាយបញ្ហានេះបាន ?

គ្រាដំបូងគេឃើញព្រះរាមដែលធ្លាប់តែមានប្ញទ្ធិអំណាចមិនដែលចុះចាញ់នរណាម្តងនោះ ពេល
នោះបែរជាសុខចិត្តចាកចេញពីនគរទៅនៅក្នុងព្រៃតាមសំណើនាងកែកេសី ដើម្បីទុកឱ្យវរបិតាមាន
លទ្ធភាពគោរពពាក្យសច្ចៈរបស់ព្រះអង្គដោយលើករាជសម្បត្តិឱ្យទៅព្រះភិរុត ។ ត្រង់នេះ គឺដោះ
ស្រាយបានផ្នែកសច្ចធម៌ តែបញ្ហាប្រពៃណីពុំទាន់បានដោះស្រាយនៅឡើយ ។

នៅពេលដែលព្រះភិរុតមកដល់នគរដឹងហេតុការណ៍សព្វគ្រប់ក៏បដិសេធពុំព្រមទទួលរាជ្យតាម
មាតាបិតាទេ ព្រោះព្រះអង្គត្រូវគោរពប្រពៃណីរបស់ដូនតា ។ ដូចនេះ ព្រះអង្គត្រូវមានកាតព្វកិច្ចទៅ
សុំយាងព្រះរាមពីព្រៃឱ្យមកសោយរាជ្យវិញ ។ ប៉ុន្តែព្រះរាមពុំព្រមយាងមកទេ ព្រោះព្រះអង្គបានប្តេជ្ញា
រួចហើយថាមិនមកសោយរាជ្យមុនពេលគ្រប់កំណត់ដប់បួនឆ្នាំនោះឡើយ ។ នេះក៏ចាត់ទុកថាជាពាក្យ
សច្ចៈរបស់ព្រះរាមផងដែរ ។

ដោយមានបំណងដោះស្រាយបញ្ហារាជសម្បត្តិនិងដោយមានការអង្វរខ្លាំងពេករបស់ព្រះអនុជ ព្រះរាមក៏ព្រមប្រគល់សុពណ៌បាទដល់ព្រះភិរុតជាធិបតីរូបនៃការប្រគល់ឆន្ទៈរបស់ព្រះអង្គឱ្យអនុជវិល ទៅនគរសោយរាជ្យជំនួសព្រះអង្គ ។ ពេលនេះឃើញថា បញ្ហារាជសម្បត្តិបានដោះស្រាយទៅតាមការ គោរពទាំងប្រពៃណី ទាំងសច្ចធម៌ ពេលគឺប្រពៃណីក៏ត្រូវបានគោរព រីឯសច្ចធម៌ក៏ត្រូវបានគោរពដែរ ។

រួមសេចក្តីមក សច្ចធម៌និងប្រពៃណីក្នុងទ្រឹស្តីប្រាហ្មណ៍និយម ក៏ដូចជាក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរ បែបប្រាហ្មណ៍និយមបានត្រូវគេឱ្យតម្លៃខ្ពស់ ដូចឧទាហរណ៍ខាងលើ ។ ដូចនេះ ការបំបរបងព្រះរាម ចេញពីនគររយៈពេលដប់បួនឆ្នាំ គឺជាការគោរពពាក្យសត្យ ។

ជាយោបល់បញ្ចប់ បញ្ហាដែលគេឱ្យតម្លៃក្នុងទស្សនៈប្រាហ្មណ៍និយមមិនមែនត្រឹមតែពាក្យសត្យ ឬសច្ចធម៌ និងប្រពៃណីប៉ុណ្ណោះទេ ការពិតប្រាកដណាច បាដិហារ្យ ភាពអស្ចារ្យជាច្រើនទៀតក៏ត្រូវ បានផ្តល់ការឱ្យតម្លៃខ្ពស់ដែរ ។

ហេតុនេះ កាលណាយើងសិក្សារឿងរាមកេរ្តិ៍ យើងតែងបានយល់ដឹងពីបញ្ហាទ្រឹស្តីសំខាន់ៗក្នុង សាសនាប្រាហ្មណ៍និយម ដែលបានទុកជាគោរមរតកយ៉ាងច្រើន រហូតប្រជាជនខ្មែរបានយកពិធីខ្លះៗ មកអនុវត្តទៅជាទំនៀមទម្លាប់សម្រាប់សង្គមជាតិដរាបដល់សព្វថ្ងៃ ដូចជាការរៀបអាពាហ៍ពិពាហ៍បង ត្រូវការមុនប្តូរជាដើម ។

សំណួរ

- ១. តើសំណេរខាងលើនេះនិយាយពីអ្វី ? ហើយមានផ្នែកសំខាន់ៗអ្វីខ្លះ ?
- ២. តើកថាខណ្ឌទី១ របស់សំណេរបង្ហាញពីអ្វី ?
- ៣. តើក្នុងតួសេចក្តីមានប៉ុន្មានកថាខណ្ឌ ? កថាខណ្ឌនីមួយៗនិយាយពីអ្វី ?
- ៤. តើសេចក្តីបញ្ចប់នៃសំណេរនេះនិយាយពីអ្វី ?

លំហាត់

- ១. ចូរបកស្រាយបំភ្លឺទស្សនៈដែលយល់ថា “ អំពើហិង្សានាំឱ្យគ្រួសារបាត់បង់សុភមង្គល ” ។
- ២. ចូរពន្យល់ទស្សនៈដែលថា “ សេរីភាព គឺជាបំណងប្រាថ្នារបស់មនុស្ស ” ។
- ៣. ទស្សនៈមួយយល់ថា “ ការគោរពច្បាប់នាំឱ្យសង្គមជាតិមានការអភិវឌ្ឍ ” ។ ចូរពន្យល់ ។

នៅពេលធ្វើតែងសេចក្តីពន្យល់ អ្នកត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម ៖

១ . ឆ្លើយសេចក្តី

- លំនាំបញ្ហា : ដោយនិយាយឱ្យទាក់ទងនឹងប្រធានបទ ។
- ចំណូលបញ្ហា : ដោយលើកយកប្រធានបទមកបង្ហាញ ។
- ចំណោទបញ្ហា : ចោទសួរតាមបែបប្រធានពន្យល់ ។

២ . តួសេចក្តី

- ល្អៗ ឬឃ្នាភ្ជាប់សេចក្តី
 - ពន្យល់ពាក្យ
 - ពន្យល់ន័យប្រធាន
 - បំណកស្រាយប្រធាន
- គំនិតសំខាន់ទី ១ (មានសេចក្តីលម្អិតគាំទ្រ និងអំណះអំណាង)
- គំនិតសំខាន់ទី ២ (មានសេចក្តីលម្អិតគាំទ្រ និងអំណះអំណាង)

.....

- សរុប គឺជាការសរុបគំនិតសំខាន់ៗឡើងវិញក្នុងចំណុចនៃបំណកស្រាយគំនិតប្រធានបទ ។

៣ . បញ្ចប់សេចក្តី

- ការសន្និដ្ឋាន : តើគំនិតប្រធានមានឥទ្ធិពលយ៉ាងណាចំពោះសង្គមមនុស្ស?
- មតិផ្ទាល់ខ្លួន : បទពិសោធផ្ទាល់ខ្លួនទាក់ទងនឹងប្រធានបទក្នុងការផ្តល់ជំនួយ ឬការអប់រំមនុស្ស ។



ដើម្បីធ្វើឱ្យជីវិតកាន់តែមានតម្លៃថែមទៀតនោះ មនុស្សម្នាក់ៗគប្បីលះបង់អំពើអាក្រក់ហើយ ខិតខំកសាងអំពើល្អនិងសុចរិតទៀងត្រង់។ អំពើល្អទាំងនោះ បានស្តែងចេញតាមរយៈសន្តានចិត្ត ទូលាយរបស់បុគ្គលដូចជា ការជួយសង្គ្រោះគ្នា មិនប្រមាថ ឬរំលោភសិទ្ធិអ្នកដទៃ និងការប្រកាន់យក សច្ចធម៌ជាដើម ។

មេរៀននេះនឹងធ្វើឱ្យអ្នកកាន់តែមានចិត្តស្រឡាញ់ អាណិតអាសូរ និងប្រព្រឹត្តនូវអំពើជាកុសល និងមានសេចក្តីថ្លៃថ្នូរ។ ទន្ទឹមនឹងនេះ អ្នកនឹងបានសិក្សាបន្ថែមទៀតអំពី លក្ខណៈសម្គាល់របស់រឿង បែបពុទ្ធ និយម កិរិយាសព្វ ការបញ្ចេញមតិចំពោះសកម្មភាពតួអង្គ និងសំណេរបំពេញលិខិត ផ្សេងៗ ។



ប្រធានរឿង ឬមូលន័យ និងមូលបញ្ហារឿង

ប្រសិនបើយើងសិក្សាអត្ថបទរឿងណាមួយ យើងត្រូវវិភាគឱ្យឃើញផ្នែកធំៗនៃរឿងដូចជា អត្ថរូប អត្ថន័យ និងអត្ថរស។ ក្នុងផ្នែកនីមួយៗមានចំណុចសំខាន់ៗច្រើនដូចជា ផ្នែកអត្ថន័យមាន ប្រធានរឿង មូលបញ្ហារឿង គំនិតដឹកនាំរឿង (តម្លៃអប់រំ) ទំនាស់ជាដើម។

តើដូចម្តេចហៅថាប្រធានរឿង មូលបញ្ហារឿង ? ចូរពិនិត្យឧទាហរណ៍ខាងក្រោម ៖

រឿងចន្ទរាជ

មានរឿងតំណាលថា កាលណោះមានដង្ហោធំម្នាក់ឈ្មោះធនកៈនៅក្រុងពារាណសី ដែលមាន ដង្ហោតូចបន្ទាប់ៗចំនួន ៥០០នាក់ រកស៊ីជាមួយ។ នាយដង្ហោមានភរិយាឈ្មោះ នាងនគ្នាមានគភ៌ ចាស់ខ្លះបានយល់សុចិននៅពេលជិតភ្នំ បានឃើញតាបសមួយរូបហោះឆ្ពោះទៅរកព្រះចន្ទ ហើយចាប់ យកព្រះចន្ទនោះមកដាក់លើដៃនាង។ តមកមិនយូរប៉ុន្មាននាងប្រសូតបុត្រមួយ មានរូបសោមលោម ពណ៌ល្អល្អះ ហើយតាំងនាមបុត្រថា ចន្ទកុមារ ព្រោះមាតាយល់សប្តិថាបានព្រះចន្ទ។

លុះកុមារធំចម្រើនឡើងក្នុងអាយុ ១៦ឆ្នាំ ក៏បានរៀនសិល្បសាស្ត្រចេះចប់សព្វយ៉ាង។ ថ្ងៃមួយ ដង្ហោ ៥០០នាក់ ចុះសំពៅទៅធ្វើជំនួញស្រុកសុវណ្ណភូមិ។ ចន្ទកុមារក៏បានជម្រាបលាមាតាបិតាទៅ ជួញជាមួយនិងគេដែរ។ លុះសំពៅចេញទៅក្នុងសមុទ្រ ហើយបានដល់កំពង់មួយ ចន្ទកុមារក៏បាន ឡើងទៅមើលផ្សារលក់ទំនិញនិងគេដែរ។ គេបានឃើញសត្វរស់ផ្សេងៗមាន ស្វាក្រេះ ទន្សាយ ពស់ ជាដើម ក៏បានតថ្លៃទិញសត្វរស់អស់នោះយកមកទុកក្នុងសំពៅ។ ចន្ទកុមារត្រូវឈ្នួញទៀតស្តី បន្ទោស តែគេឆ្លើយថាមិនមែនយកសត្វទាំងនោះធ្វើជំនួញទេ គឺទិញវាយកទៅលែងនៅព្រៃឆ្ងាយពីទី លំនៅរបស់មនុស្ស។ សំពៅចេញពីទីនោះទៀត បានដល់ឆ្នេរសមុទ្រមួយអន្លើដែលមានភ្នំខ្ពស់ៗ ទើបចន្ទកុមារឡើងទៅលើភ្នំនោះ ឃើញទីរហោរោសហើយបានជួបនិងមហាថេរមួយអង្គ។ គេបាន ដងទឹកដក្កម យកមកប្រគេនលោកស្រង់ រួចប្រគេនភេសជ្ជៈនិងបាយទឹក អុជប្រទីបដង្កូងបូជា ព្រះថេរៈ រួចយកសត្វទាំងអម្បាលម៉ានមកដោះលែងនៅទីនោះតែម្តង។ ចន្ទកុមារបានតាំងសេចក្តី ប្រាថ្នាសូមឱ្យបានត្រាស់ជាព្រះពុទ្ធមួយអង្គ ដើម្បីជួយស្រោចស្រង់សត្វលោកទៅអនាគតកាល ហើយ នមស្តារព្រះមហាថេរ លាចុះសំពៅចេញដំណើរទៅជាមួយនិងពួកឈ្នួញទាំងនោះ។ សំពៅចេញ ទៅមិនយូរប៉ុន្មាន ត្រូវខ្យល់ព្យុះយ៉ាងខ្លាំងបក់បោកបាក់បែកផ្ទុះធ្លាយ លិចលង់ក្នុងមហាសាគរនោះ ទៅ។

ជួនជាថ្ងៃដែលចន្ទកុមារលិចសំពៅនោះ ជាថ្ងៃដែលព្រះមហាក្សត្រក្នុងប្រទេសសុវណ្ណភូមិមាន
ប្រឈួនជាទម្ងន់ ហើយស្តេចសោយទិវង្គតទៅ ។ ព្រះមហាក្សត្រអង្គនេះមានព្រះរាជធីតាមួយអង្គព្រះ
នាមសិម្ពលី ប៉ុន្តែពុំមានព្រះរាជបុត្រាមួយអង្គសោះ ។ លុះថ្វាយព្រះភ្លើងព្រះបរមសពហើយ ទើប
ព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតករិអាមាត្យ មុខមន្ត្រីនាំគ្នាធ្វើពិធីជូងបុស្សរួច ។

ឯចន្ទកុមារខំហែលឆ្លងសមុទ្រអស់កំលុង ៧ថ្ងៃ ទើបនាងមណីមេខលាទេពធីតា បានមកស្រង់
ចន្ទកុមារនាំទៅដាក់ក្នុងព្រះរាជឧទ្យាននៃស្តេចសុវណ្ណភូមិ ។ ដោយអស់កម្លាំងនិងអត់អាហារមកយូរ
ថ្ងៃ គេក៏ដេកលក់លើផែនសិលាក្នុងឧទ្យាននោះទៅ ។ ចំណែកបុស្សរួចចេញដំណើរប្រទក្សិណព្រះ
នគរវិជ្ជុំ ក៏ឆ្ពោះសំដៅទៅរកឧទ្យានតែម្តង ។ លុះទៅដល់ទៀបជិតចុងជើងចន្ទកុមារ ក៏ឈប់នៅនឹង
ថ្ពល់ ទើបបុរោហិតម្នាក់ទៅពិនិត្យលក្ខណៈចន្ទកុមារ ក៏បានដឹងជាក់ច្បាស់ថា យុវជននេះបុណ្យ
ចេស្តាបារមីក្រៃលែង ទើបបង្គាប់ពួកភ្លេងឱ្យប្រគំតូរ្យតន្ត្រីឡើង អ្នកក៏រលឹកឡើងនៅពេលនោះ ។ ឯ
ពួកអាមាត្យមុខមន្ត្រីក្រាបទូលអញ្ជើញឱ្យទៅគ្រងរាជ្យសម្បត្តិ ។

គេបានអភិសេក ព្រះនាងសិម្ពលីជាអគ្គមហេសី គេថ្វាយព្រះនាមព្រះអង្គថា ព្រះបាទចន្ទរាជ ។
ក្រោយដែលទ្រង់ឡើងគ្រងរាជ្យហើយ ទ្រង់បានយកព្រះទ័យទុកដាក់ក្នុងការបរិច្ចាគទានជាតិច្ច ហើយ
ទ្រង់ឱ្យអាមាត្យទៅអញ្ជើញព្រះវររាជវិថា ព្រះវររាជមាតាពីក្រុងពារាណសី ហើយទំនុកបម្រុងឱ្យ
បានក្តីសុខក្សេមក្សាន្ត ។

ចន្ទកុមារបានសម្តែងថា ដោយផលានិសង្ស ដែលព្រះអង្គបានដងទឹក ៨ ក្តមប្រគេនព្រះថេរៈ
ស្រង់លើកំពូលភ្នំនោះ បានជាពួកទេពតាទៅដងទឹកយ៉ាងថ្លាមានក្លិនក្រអូបចំនួន ៨ម៉ឺន ៤ ពាន់ក្តមអំពី
ស្រះអនោតត្តៈ មកថ្វាយព្រះអង្គស្រង់រាល់ៗថ្ងៃ ។ ដោយផលបូជាប្រទីប ៨ដួង មានពួកទេពតាអុជ
ប្រទីប៨ម៉ឺន ៤ ពាន់ដួងបូជារាល់ៗថ្ងៃ ។ល ។

លុះចំណេរតមក ព្រះនាងសិម្ពលី ប្រសូតព្រះរាជបុត្រមួយអង្គ ក្រុមព្រះញាតិថ្វាយព្រះនាមថា
មហិសកុមារ ។

ព្រះមហាក្សត្រ គ្រងរាជសម្បត្តិជាសុខ អស់កាលយូរលង់ លុះទ្រង់ព្រះជរា មានព្រះចំណង់ចង់
បរិច្ចាគសត្តសតកមហាទាន គឺទានយ៉ាងធំមាន ៧មុខ ក្នុងមួយមុខៗចំនួន ៧០០ គឺខ្ញុំប្រុស ៧០០ ខ្ញុំ
ស្រី ៧០០ គោឈ្មោល ៧០០ គោញី ៧០០ ជ័រី ៧០០ សេះញី ៧០០ រថ ៧០០ ។ អាមាត្យ
មុខមន្ត្រីក៏បានចាត់ចែងធ្វើមហាទាននេះបានសម្រេចដូចព្រះបំណង ។

ព្រះឥន្ទ្រាធិរាជ ជាស្តេចនៃទេពតា ស្តេចចុះពីឋានត្រ័យត្រិង្សមកកាន់ឋានមនុស្សលោក ស្តេច
ចូលទៅគាល់ព្រះបាទចន្ទរាជ ថ្វាយព្រះពរស័ព្ទសាធុការនិងសេចក្តីសរសើរជាអនេកប្បការ រួចទ្រង់
លាត្រឡប់ទៅទេវលោកវិញ ។ ឯព្រះបាទចន្ទរាជ ជាក្សត្រទ្រង់ធម៌ទ្រង់បានបំពេញកុសលនិងសីល

ទានជាតិច្ចដរាបដល់អស់ព្រះជន្មាយុ ស្តេចទៅកើតក្នុងឋានតុសិតទេវលោក សោយសម្បត្តិទិព្វជាសុខ ក្សេមក្សាន្ត ។

(ដកស្រង់ពីបញ្ញាសជាតកសង្ខេប ភាគទី ១ អ្នកនិពន្ធ ញ៉ុក ថែម)

តាមរយៈរឿងនេះ យើងឃើញថា ព្រះបាទចន្ទរាជមានចិត្តសប្បុរសធម៌និងបំពេញកុសលកម្ម តាំងពីកុមារភាព ដូចជាប្រមូលទិញសត្វគ្រប់យ៉ាងពីឈ្មួញយកទៅលែង ដងទឹក ប្រគេនភេសជ្ជៈ បាយ ទឹក អុជប្រទីបថ្វាយមហាថេរនៅលើភ្នំ ។ រហូតដល់ព្រះអង្គបានគ្រងរាជសម្បត្តិ ហើយបានធ្វើទាន បរិច្ចាគដល់ជនក្រីក្រទាំងឡាយទៀតផង ។ ដូចនេះ ៖

- ប្រធានរឿងនៃរឿងចន្ទរាជ គឺចិត្តសប្បុរសធម៌និងការបំពេញកុសលកម្មរបស់ព្រះបាទចន្ទរាជ ។
- មូលបញ្ហារឿងនៃរឿងចន្ទរាជគឺ ៖
 - ប្រជុំលនៃកំណើតចន្ទរាជកុមារ
 - ការសង្គ្រោះជីវិតសត្វទាំងឡាយពីឈ្មួញ
 - ការបំពេញកុសលចំពោះមហាថេរ
 - ការធ្វើសត្តសតកមហាទានរបស់ព្រះបាទចន្ទរាជ ។

ប្រធានរឿង ឬមូលន័យ គឺជាគំនិតសំខាន់ៗរបស់រឿង ឬជាបញ្ហាមុនរបស់រឿងដែលអ្នក និពន្ធចង់បង្ហាញដល់អ្នកអាន ។

មូលបញ្ហារឿង ជាគំនិតសំខាន់ៗ បញ្ហាចម្បងៗ ដែលទាក់ទងនឹងប្រធានបទរបស់រឿង ឬ អត្ថបទ ។ មូលបញ្ហារឿងមានតិច ឬច្រើនអាស្រ័យលើដំណើររឿង ។

លំហាត់

ចូរអ្នករកប្រធានរឿងនិងមូលបញ្ហារបស់រឿងខាងក្រោម ៖

១. រឿងដើមកំណើតទីក្រុងភ្នំពេញ (ប្រជុំរឿងព្រេងខ្មែរ ភាគ៥)
២. រឿងភ្នំបាយ៉ង់កោរ នៅខេត្តតាកែវ (មេរៀនទី ១)
៣. រឿងប្រាសាទអង្គរវត្ត (មេរៀនទី ១)
៤. អត្ថបទដកស្រង់ រឿងផ្កាស្រពោន (អំណានទី ១ មេរៀនទី ២)



លក្ខណៈសម្គាល់របស់រឿងបែបពុទ្ធនិយម

អក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយមសម្គាល់អក្សរសិល្ប៍ណា ដែលមានទំនាក់ទំនងទៅនឹងលទ្ធិពុទ្ធសាសនា គឺលើកយកសកម្មភាពពោធិសត្វក្នុងការកសាងបារមី ឬបានលើកយកទស្សនៈសំខាន់ៗ ក្នុងពុទ្ធសាសនាមានបញ្ហាកម្មផល បុណ្យ បាប ពៀរវេរា ជាដើមមកបង្ហាញ ៖

ក. ផ្ដើមរឿង

រឿងផ្ដើមឡើងដោយធ្វើបទនមស្ការមានតំណាលថា ព្រះពុទ្ធគង់នៅក្នុងអាវាមណាមួយទ្រង់សំដែងឡើងនូវរឿងអតីតជាតិរបស់ព្រះអង្គទៅកាន់ពុទ្ធបរិស័ទ ។ល ។

ខ. តួរឿង ឬដំណើររឿង

- តួអង្គ : តួអង្គប្រុសជាព្រះពោធិសត្វ ឯតួអង្គស្រីជាកន្សែសារពេជ្ជ ។ តួអង្គរងមានមនុស្ស ទេវៈ អសុរៈ ... ។
- ទីកន្លែង : ដំណើររឿងប្រព្រឹត្តទៅនៅនគរពារាណសី តក្កសិលា ព្រៃហោមពាន្ត ឋានទាំងបី... ។
- បញ្ហាចោទ : ជាទំនាស់រវាងព្រះពោធិសត្វនិងសង្គមមនុស្ស ទំនៀមទម្លាប់ កម្មពៀរ អំពើ បាប ... ។
- បញ្ហាដោះស្រាយ : ព្យាយាមតស៊ូប្រឹងប្រែងដោយយកសីលធម៌ទៅអប់រំតាមសន្តិវិធី ធម៌ខន្តិសន្តោសប្រណី មិនប្រើហិង្សា ដើម្បីដោះស្រាយបញ្ហាជាតិច្នោះ ។
- ស្នេហា : គឺស្នេហារវាងព្រះពោធិសត្វនិងកន្សែសារពេជ្ជ ជាស្នេហាបរិសុទ្ធ ។
- ឧត្តមគតិរឿង : អប់រំមនុស្សឱ្យស្គាល់បុណ្យបាប ឱ្យធ្វើអំពើល្អខំប្រឹងតស៊ូព្យាយាមដោយជឿជាក់លើខ្លួនឯង ។

គ. បញ្ចប់រឿង

ការបញ្ចប់រឿងដោយមានការសជាតិរបស់តួអង្គព្រះពោធិសត្វនិងកន្សែសារពេជ្ជ ។

អក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយមសម្គាល់អត្ថបទអក្សរសិល្ប៍ដែលមានទំនាក់ទំនងទៅនឹងលទ្ធិពុទ្ធសាសនា ដោយការផ្ដើមរឿង គឺធ្វើបទនមស្ការរំលឹកគុណព្រះរតនត្រ័យមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។ ឯក្នុងដំណើររឿងតួអង្គឯកបុរសជាពោធិសត្វ នារីជាកន្សែសារពេជ្ជ និងការបញ្ចប់រឿង ដោយមានការសជាតិរបស់តួអង្គ ពោធិសត្វទៅជាព្រះពុទ្ធ ឯកន្សែសារពេជ្ជទៅជានាងពិម្ពា ។ ចំពោះតួអង្គអាក្រក់វិញ បើតួអង្គនោះប្រឆាំងនឹងទៅជាទេវទត្ត ឯតួអង្គស្រីទៅជានាងចិញ្ចា ។

លំហាត់

ចូរបួនអាសអត្ថបទដកស្រង់រឿងខាងក្រោម រួចបង្ហាញពីការផ្ដើមរឿងនៅក្នុងអត្ថបទនេះ ៖

ក. ពេលបានត្រាស់ដឹងហើយព្រះសមណគោតមទ្រង់គង់នៅក្នុងវត្តវេទុរិន នាក្រុងរាជគ្រិះ ដែលមគធ្រដ្ឋ ដើម្បីប្រកាសផ្សាយព្រះពុទ្ធសាសនា ។ ក្រោយពីបានអាវាធនាអំពីរាជាមាត្យលើកទី១០ របស់ព្រះបាទសុទ្ធោទនៈពុទ្ធវិសាខាព្រះពុទ្ធអង្គ ។ បន្ទាប់មកទៀត ព្រះអង្គក៏និមន្តមកជូនក្រុងកបិលភស្តុ ដែលមានភិក្ខុសង្ឃ អង្គអរហន្តាខិណ្ឌាស្រពប្រមាណពីរម៉ឺនជាបរិវារ ។

កាលទ្រង់យាងមកដល់ចំពោះព្រះភក្ត្រក្រុមព្រះញាតិវង្ស ស្តេចសាក្យរាជចំនួនប្រាំបីម៉ឺនបួនពាន់ រូប ក៏ស្រាប់តែមានភ្លៀងបោក្នុងព័សិឆ្លាក់មកពីនភាល័យ ។ ភ្លៀងនោះជាបុព្វហេតុនៃការសង្កេតរឿង មហាវេស្សន្តនេះ ។

ក្នុងពេលភ្លៀងនោះ ព្រះពុទ្ធទ្រង់បានទេសនាអំពីប្រវត្តិបុព្វកម្មរបស់ព្រះនាងសុបារសុប្បតិ ។ កាលមុនពេល បានមកជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យ ព្រះនាងសុបារសុប្បតិជាស្រីស្នេហា ។ លុះ ពេលដែលត្រូវច្បុកច្បាតទៅលោកព្រះនាងបានទូលសុំព្រះពរ១០ ប្រការអំពីព្រះឥន្ទ្រាធិរាជ ។ ពរទាំង ១០ប្រការនោះគឺ :

- ១. សូមឱ្យបានជាអគ្គមហេសីព្រះបាទស្រីសញ្ជ័យ នាក្រុងចេតុត្តរនគរ ។
- ២. សូមឱ្យមានភ្នែកល្អ មូលខ្មោយង់ ចិញ្ចឹមកោងទ្រទេសទ្រទ្រយបីដូចចង្កុយកៅទណ្ឌ ។
- ៣. សូមឱ្យមានឈ្មោះថា សុបារសុប្បតិដដែល ។
- ៤. សូមឱ្យមានកូនប្រុសមួយមានកិត្តិធាមល្បីល្បាញ ។
- ៥. ពេលមានភក្តិសូមកុំឱ្យមានផ្ទៃពោះ នៅធំប៉ោងច្រើនច្រើនលើសនឹងចុងដង្ហើមនោះឡើយ ឱ្យរាប សុភាពល្អបីដូចអ្នកយកកាំធ្នូច្រកក្នុងបំពង់ ។
- ៦. សូមកុំឱ្យមានដោះសណ្តាយ សូមឱ្យមានដោះមូលក្បួនមនីងឱរា ។
- ៧. សូមកុំឱ្យមានសក់ស្កូវ អាស្រូវអាស្រក់ សូមឱ្យមានសក់រលើបរលោងដូចស្លាបភមរា ។
- ៨. សូមឱ្យមានសាច់ល្អ ស្បែកម៉ដ្ឋខ្មែលដូចពពិលមាស ។
- ៩. សូមឱ្យមានអំណាច អាចដោះទុក្ខទោសរបស់មនុស្ស សត្វទាំងឡាយ ។
- ១០. សូមឱ្យមានសព្វសត្វគឺហង្ស ក្រៀល ក្លាន ភ្លោក បន្លីសួរស័ព្ទពីរោះឆ្លងព្រះរាជមន្ទិរ ។

ព្រះឥន្ទ្រាធិរាជទ្រង់ព្រម ហើយបានប្រសិទ្ធិឱ្យព្រះនាងបានសម្រេចដូចសេចក្តីប្រាថ្នា ។

(ដកស្រង់ពីរឿងមហាវេស្សន្តជាតក របស់លោក ញ៉ុក ថែម)

ខ. កាលព្រះពុទ្ធជាព្រះបរមសាស្ត្រាចារ្យ គង់នៅវត្តជេតពនទ្រង់ប្រារព្ធនូវមហាភិទិក្ខុមនបានមិ
ទ្រង់សង្ខេបធម៌ទេសនាថា : មាបណ្ឌិត្តិយវិភារយ ដូច្នោះជាដើម ។

សេចក្តីថា : ថ្ងៃមួយ ភិក្ខុទាំងឡាយប្រជុំគ្នាក្នុងសាលាធម្មសភា សរសើរនូវមហាភិទិក្ខុមនបានមិ
របស់ព្រះមានបុណ្យ ។ ព្រះអង្គទ្រង់បុត្រាថា អ្នកទាំងឡាយប្រជុំនិយាយនូវរឿងអ្វី ? ភិក្ខុទាំងនោះ
ក្រាបទូលបង្គំទូលតាមដំណើរ ។ ទើបព្រះអង្គមានព្រះពុទ្ធដីកាថា ឥឡូវនេះ តថាគតមានបានមិពេញ
គ្រប់គ្រាន់ហើយ លះបង់រាជសម្បត្តិទៅសាងមហាភិទិក្ខុមណ៍ មិនអស្ចារ្យទេ បើពីដើមទើបអស្ចារ្យ
កាលភិក្ខុទាំងឡាយ អាណាធាក៏ព្រះអង្គទ្រង់សង្ខេបនូវអតីតនិទានដូចតទៅនេះ ៖

អតីតេ ភិក្ខុវេ ពារាណសិយំ កាសិកាវាជា នាមធម្មេន សមេន រជ្ជំ កាវេសិ ... ។ ម្ចាស់ភិក្ខុទាំង
ឡាយក្នុងកាលកន្លងទៅហើយ ព្រះមហាក្សត្រព្រះនាម កាសិករាជសោយរាជ្យតាមច្បាប់មានសមភាព
ក្នុងនគរពារាណសិ ។ ទ្រង់ ... សម័យនោះ ព្រះបាទកាសិករាជនិងព្រះនាងចន្ទាទេវីព្រមទាំងស្នំ
មួយម៉ឺនប្រាំមួយពាន់នាក់ ហើយនិងពួកបរិពារមានអាមាត្យជាដើម ក៏សព្វព្រះរាជហឫទ័យនឹងទ្រង់
ព្រះផ្នួសដែរ ។ ទើបទ្រង់ឱ្យចំហទ្វារឃ្លាំងទាំងអស់ហើយប្រកាសថា “ជនណាប្រាថ្នាអ្វី ចូរយកចុះ”
ហើយទៅទ្រង់ផ្នួសតាមព្រះរាជបុត្រ ។ សូម្បីអ្នកផ្សារក៏ចំហទ្វារផ្សារ ទៅបួសតាមព្រះអង្គដែរនៅ
ពេញៗអាស្រម ដែលព្រះឥន្ទនិម្មិតថ្វាយចម្ងាយបីយោជន៍បានសម្រេចនូវសមាបត្តិប្រាំបីនិងអភិញ្ញាប្រាំ
ទាំងអស់គ្នា ។

គ្រានោះ ស្តេចសាមន្តរាជទាំងឡាយ បានឮថាព្រះបាទកាសិករាជទៅទ្រង់ផ្នួសក៏មកបន្តៗគ្នា
ចំនួនបីប្រទេស ដើម្បីប្រជែងយករាជសម្បត្តិ ក្នុងនគរពារាណសិ តែប្រែព្រះទ័យទៅទ្រង់ផ្នួសតាមទាំង
អស់ទៀតក៏បានសម្រេចសមាបត្តិដូចគ្នាដែរ ។ ពួកជីវី ពួកសេះក្លាយជាជីវីព្រៃ សេះព្រៃអស់ដោយ
មានសេចក្តីសោមនស្សនឹងម្ចាស់ខ្លួនទ្រង់ព្រះផ្នួស លុះស្លាប់ទៅបានទៅកើតជាទេវតានៅឆកាមាវចរ
សួគ៌ ។

ឯតាបសនិងតាបសិនី មានព្រះពោធិសត្វជាប្រធាន បិតនៅដល់ជីវិតបរិយោសាន បានទៅកើត
ក្នុងព្រហ្មលោកគ្រប់ៗព្រះអង្គហោង ។

សម្តេចព្រះបរមសាស្ត្រាទ្រង់នាំព្រះធម៌ទេសនានេះមកសម្តែង ហើយទ្រង់ប្រជុំជាតកថា ទេវតា
រក្សស្វេតច្ឆត្រក្នុងគ្រានោះ គឺជានាងឧប្បលរណ្ណថេរី នាយសារថី គឺជាសារីបុត្តត្ថេរ ព្រះឥន្ទ្រ គឺអនុ
រុទ្ធត្ថេរ ព្រះមាតាព្រះបិតាទាំងឡាយ គឺជាពុទ្ធមាតាពុទ្ធបិតាព្រះមហារាជត្រកូល បរិស័ទទាំងឡាយ គឺ
ជាពុទ្ធបរិស័ទក្នុងគ្រាឥឡូវនេះ ឯបណ្ឌិតដែលពុតធ្វើជាគ គឺអង្គអញ្ញតថាគតជាសម្មាសម្ពុទ្ធនេះឯង
ហោង ។

(ដកស្រង់ពីសៀវភៅសង្ខេបបទសជាតករបស់លោក ឈឹម ស៊ុម)



បំណងប្រាថ្នារបស់ព្រះបាទវេស្សន្តរ



ក. សិក្សាពាក្យគន្លឹះ

- វេស្សន្តរ <វេស្ស : ឈ្មួញ+ អន្តរ = ចន្លោះ រវាងពាក់កណ្តាល ។ ហេតុបានជាទ្រង់មាននាមដូច្នោះ ពីព្រោះព្រះអង្គបានប្រសូតនៅចន្លោះផ្លូវឈ្មួញ ។
- ពោធិសត្វ : អ្នកដែលកំពុងខំប្រឹងបំពេញបារមី ។
- អរុណោទ័យ : ព្រះអាទិត្យទើបភ្លឺច្រាលពីទិសបូព៌ា ពេលព្រឹកក្រាង ។
- សត្តសតកមហាទាន : ទានដ៏ធំអស្ចារ្យមានក្នុងមួយមុខៗ ៧០០ ។
- បរិច្ចាគ : ការលះបង់អ្វីមួយសម្រាប់ជាទាន ។
- ទានបារមី : ឈ្មោះបារមីទី១ ក្នុងបារមីទាំង ១០ ។
- បព្វជ្ជា : ការបួស ផ្ទុស ។
- ព្រះសវនីយ៍ : ព្រះបន្ទូលព្រះវររាជនី ឬសម្តេចព្រះអគ្គមហេសី ។

- ព្រះហស្ត : ដៃ ។
- ព្រះរាជសុណិសា : កូនប្រសាស្រី ។
- កាសិកព័ស្ត្រ : សំពត់ជ្រលក់ទឹកអម្ពត់ពណ៌លឿងសម្រាប់សមណៈក្នុងព្រះពុទ្ធសាសនា ប្រើប្រាស់ ។
- ព្រះកន្សែង : យំ ។
- ព្រះសសុរ : ព្រះបិតាក្មេក ឪពុកក្មេក ។
- ប្រទក្សិណ : ដើរពីទ្វជុំវិញ ។
- ចតុរង្គ : ដែលមានអង្ក៤ កងទ័ពមានអង្ក៤ គឺកងទ័ពដី កងទ័ពសេះ កងទ័ព រទេះ កងទ័ពថ្មើរជើង ។
- ភ្នំគិរីវង្កត : ឈ្មោះភ្នំមួយក្នុងពួកភ្នំហោមពាន្ត ។
- មគ្គុទ្ទេសក៍ : អ្នកដឹកនាំ ។
- អយ្យកា : ជីដូន ។
- អយ្យកោ : ជីតា ។
- កណ្តាជិនា : ឈ្មោះព្រះរាជធីតានៃព្រះវេស្សន្តរមានក្នុងមហាវេស្សន្តរជាតក ។
- បោក្ខរព័សិ : ភ្លៀងមានអាការៈ ដូចជាទឹកធ្លាក់លើស្លឹកឈូក ។
- អព្វលី : ការផ្តុំម្រាមដៃទាំង១០គោរព ។
- សិរសា : ក្បាល ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអានអ្នកត្រូវយកចិត្តទុកដាក់ដើម្បីត្រៀមឆ្លើយនិងសំណួរទាក់ទងនឹង ៖
អ្នកនិពន្ធ កាលកំណត់តែង សង្គមបរិយាកាស ទំនាស់ វិធីតែងនិពន្ធ (ការផ្តើមរឿង ដំណើររឿង បញ្ចប់រឿង) និងតម្លៃអប់រំ ។

គ. អត្ថបទ

[...] ព្រះបាទស្រីសញ្ជ័យ “យើងបណ្តេញបាវេស្សន្តរដែលជាទង់ជ័យនៃពួកអ្នកស្រីពិរាស្ត្រ ឈ្មោះថាធ្វើនូវសេចក្តីគោរព ចំពោះបវេណីធម៌ ទុកជាបាវេស្សន្តរជាទីស្រឡាញ់ជាងជីវិតរបស់យើង ក៏យើងស្ងៀមស្ងៀមបណ្តេញចេញខានពុំបាន” ។

ព្រះវេស្សន្តរបវរពោធិសត្វទ្រង់ឱ្យចាត់រៀបចំព្រះរាជទ្រព្យព្រះរាជទាន ។ ពួកអ្នកកាន់មុខ តំណែងទាំងប៉ុន្មាន ក៏បានចាត់ចែងតាមព្រះរាជបញ្ជា ។

លុះរាត្រីកាលកន្លងទៅ ក្នុងពេលព្រឹកព្រាងស្វាងអរុណោទ័យ សម្តេចព្រះចក្រីទ្រង់ស្តេចទៅ កាន់សាលាធានា ទ្រង់ព្រះរាជទាននូវសត្តសតកមហាទាន ដែលគេរៀបចំស្រេចស្រាប់ចំនួនប្រាំពីរ រយ ។

ដីប្រាំពីររយ សឹងប្រដាប់នឹងទៅនូវខ្នង កញ្ជោងមាត់ខ្យង ចងដង្កន់ខ្សែក្រពាត់ ខ្សែងិង ខ្សែ ហាង សំអាងមុខ ស្រោមភ្នក ជាវិការៈនៃមាសមានក្បាច់ចម្លាក់ព្រមទាំងទ្រមាក់ពាក់នឹងទៅនូវមួក ផ្កាយមាសខោស្នាប់ភ្លៅ អាវក្រោះក្រាយរាយ ផ្កាយមាសដៃកាន់នឹងទៅនូវកង្វែរនិងលំពែងស្នែងក្របី ។

សេះប្រាំពីររយ សុទ្ធតែជាសេះអាជានេយ្យ ដែលសារថីបង្ហាត់បានបត់ស្រេចស្រាប់ ព្រមទាំង គ្រឿងប្រដាប់ គឺខ្នងចងកែបដោយខ្សែអុកថ្នក់ដោយខ្សែហាង សងខាងមានឈ្មាន់ ព័ន្ធច្រមុះដោយ ខ្សែឃ្នុំ បង្ហំដោយបង្ហៀរ ព្រមទាំងគង្វាលវាសុទ្ធតែពាក់នឹងទៅនូវមួកមាស ខោស្នាប់ភ្លៅ អាវក្រោះ ក្រាលរាយផ្កាយមាស មានដៃកាន់នឹងទៅនូវសែនិងផ្នួសរ ។ រថប្រាំពីររយ ព្រមទាំងគ្រឿងប្រដាប់និង មនុស្សស្រីប្រាំពីររយដែលស្អិតស្អាងយ៉ាងល្អធិះលើរថ ព្រមទាំងភាជន៍មាសប្រាំពីររយសម្រាប់ត្រងទឹក ដោះ គោបាប្រាំពីររយ គោធ្មាត់ប្រាំពីររយ ខ្ញុំស្រីប្រាំពីររយ ខ្ញុំប្រុសប្រាំពីររយ និងវត្ថុផ្សេងៗ ដែលអ្នកផងតែងត្រូវការសុទ្ធតែប្រាំពីររយមួយមុខៗ ។ សូម្បីតែសុរាដែលជាទានឥតផលល្អសោះ ក៏ ព្រះអង្គទ្រង់ព្រះរាជទានដែរ ។ កាលដែលព្រះវេស្សន្តរទ្រង់បរិច្ចាគនូវសត្តសតកមហាទាន ការស្ងប់ ស្ងែង ការព្រឹរោមព្រឹស្សែក ការអស្ចារ្យចម្លែកក៏កើតឡើងព្រោះផែនដីកក្រើក ។

គ្រានោះសំឡេងត្រឡប់យ៉ាងពន្លឺកក់លាន់ឮឡើង ៖ “ពួកអ្នកស្រីពិរាស្រ្តបណ្តេញព្រះវេស្សន្តរ ព្រោះតែការឱ្យទាន ឥឡូវព្រះវេស្សន្តរនៅតែឱ្យទានទៀត ។ ពួកអ្នកស្រីកន្លងសម្រែកទាំងនេះ យំយែកបោកខ្លួនដួលស្រួសៗទៅដូចបុគ្គលស្រវឹងស្រា ដឹងខ្លួនកាលណាក៏ងើបឡើងស្រែកទៀត” ។

ព្រះវេស្សន្តរថ្លែងបញ្ជាក់៖ “បពិត្រព្រះចិតា សត្វទាំងឡាយសុទ្ធតែពុំឆ្កែតដោយកាមទាំងអស់ ។ ហេតុដូចនេះ សត្វទាំងនោះរមែងទៅកាន់ទីយមរាជ ។ ឯទូលព្រះបង្គំជាខ្ញុំចង់ចៀសវាងទីយមរាជ បានជាឱ្យទាន ។ ការឱ្យទានជាអំពើល្អសោះទេ តែត្រូវឡប់ជាបានឈ្មោះថាជាការបៀតបៀនអ្នកដែន ទៅវិញ ។ ទូលព្រះបង្គំជាខ្ញុំទោះបីចេញទៅរងទុក្ខក្នុងព្រៃ ដែលច្របូកច្របល់ដោយម្រឹកសាហាវក៏ ឈ្មោះថាបានធ្វើបុណ្យជាគ្រឿងនាំមកនូវសេចក្តីសុខក្នុងអនាគតដែរ ឯពួកអ្នកស្រីពិរាស្រ្តឥតឃើញ អនាគតវែងឆ្ងាយដូចខ្ញុំព្រះអង្គទេ ទាំងព្រះអង្គដែលរួមគំនិតបណ្តេញទូលព្រះបង្គំ ក៏សុំទ្រង់គង់ នៅជាសុខក្នុងកាម ដូចជាគេលិចវិវរក៏ក្នុងភក់ដូច្នោះចុះ ។ បពិត្រព្រះវររាជមាតា សូមទ្រង់អនុញ្ញាត ទូលព្រះបង្គំជាខ្ញុំពេញចិត្តនឹងបព្វជ្ជា” ។

ព្រះនាងធុស្សិតិមានព្រះសវនីយ៍ ៖ “ម្ចាស់កូន យើងអនុញ្ញាតឱ្យអ្នកហើយ តែនាងមម្រីនេះចូរ នៅជាមួយកូនទាំងពីរនេះចុះ” ។ ទ្រង់ព្រះកន្សែងបណ្តើរ ចាប់ព្រះហស្តព្រះរាជសុណិសាបណ្តើរ ។

ព្រះវេស្សន្តរ ៖ “សូមទ្រង់ព្រះមេត្តាប្រោស បើនាងមម្រីចង់ទៅក៏ទៅ ចង់នៅក៏នៅចុះ” ។

ព្រះបាទស្រីសញ្ជ័យ ៖ “មម្រីកូនអើយ នាងធ្លាប់តែស្លៀកដណ្តប់សំពត់កាសិកព័ស្ត្រ ហើយ ត្រឡប់ជាស្លៀកសំពត់ ដែលគេក្រុងដោយស្បូវភ្លាំងវិញដូចម្តេចកើត ! កុំទៅអីកូន !” ។

ព្រះនាងមម្រីទ្រង់ព្រះកន្សែងថ្លែងថា ៖ “ខ្ញុំម្ចាស់បើប្រាសចាកព្រះវេស្សន្តរហើយ នឹងនៅជា សុខពុំបានឡើយ ។ ខ្ញុំម្ចាស់អាចអត់ទ្រាំភ័យទាំងនេះបាន ។ ឯត្រង់សេចក្តីទុក្ខ ព្រោះការព្រាត់ប្រាស ចាកព្រះវេស្សន្តរ ខ្ញុំម្ចាស់អត់ទ្រាំពុំបានទេ ។ ខ្ញុំម្ចាស់នឹងទៅពុំខាន ។ សូមទ្រង់ព្រះរាជអនុញ្ញាត ។ បពិត្រព្រះសុស្សរា ធម្មតាស្រីមេម៉ាយ រមែងក្តៅក្រហាយឥតស្រោក បរមបុរាណបានចែងទុកមកថា ៖

ទន្លេគ្មានទឹក	ហៅថា	ទន្លេអាក្រាត
ដែនគ្មានស្តេច	ហៅថា	ដែនអាក្រាត
ស្រីមេម៉ាយ	ហៅថា	ស្រីអាក្រាត

ធម្មជាតិអាក្រាតទាំងបីមុខនេះ ជាទីមើលងាយនៃជនជុំវិញ ។ ខ្ញុំម្ចាស់នឹងទ្រាំនៅទាំងទុក្ខម្តេញ ដូច្នេះពុំបានទេ ខ្ញុំម្ចាស់ស្ងួតទៅពុំខាន ។

ព្រះបាទស្រីសញ្ជ័យ ៖ “បើនាងទៅចូរនាងទុកកូនតូចទាំងពីរ យើងនឹងចិញ្ចឹមកូនតូចទាំងនោះកុំ ឱ្យមានក្តីព្រួយលំបាក” ។

ព្រះនាងមម្រី ៖ “កូនតូចទាំងពីរនឹងញាំងហឫទ័យនៃយើងខ្ញុំដែលក្រំដោយសំណោកឱ្យត្រេក អរក្នុងព្រៃបាន” ។

លំដាប់នោះព្រះបាទស្រីវេស្សន្តរបររពោធិវង្សទ្រង់ថ្វាយបង្គំព្រះបរមរាជបិតានិងព្រះវររាជ មាតាធ្វើប្រទក្សិណ ហើយទ្រង់ឡើងកាន់ព្រះរាជរថដែលទិមដោយសេះបួន នាំព្រះរាជបុត្រី បុត្រាអគ្គ ជាយាស្តេចទៅកាន់ភ្នំគិរីវង្សត ។ លុះទ្រង់បរព្រះរាជរថដល់ជិតផុតចក្ខុវិស័យ ក្សត្រថ្លៃទ្រង់ងាកក្រោយ ឱ្យព្រះនាងមម្រីទតព្រះរាជរាំង “ ឆុះឆី ! ព្រះរាជរាំងរបស់យើង ” ។ ទ្រង់មានព្រះរាជឱង្ការតែ ប៉ុណ្ណោះ ក៏កំពូលព្រះរាជរាំងថយផុតវិស័យនៃព្រះនេត្រា ដោយសារសន្ទុះលឿននៃសេះទាំងបួននាំ ព្រះអង្គទៅ ដោយព្រះរាជរថ ។ ត្រាដែលផុតចក្ខុវិស័យនៃក្សត្រទាំងពីរ ព្រះធរណីក៏កម្រើក ។

ត្រានោះមានពួកព្រាហ្មណ៍បួននាក់ស្នាក់សុំសេះទាំងបួនអំពីព្រះអង្គ ។ ព្រះពោធិវង្សទ្រង់ព្រះ រាជទាន តាមក្តីប្រាថ្នារបស់ព្រាហ្មណ៍ ។ ខណៈនោះទេវបុត្របួនព្រះអង្គបាននិម្មិតភេទជារមាំងអូស ព្រះរាជរថទៅ ។ ព្រះអង្គទ្រង់គង់លើព្រះរាជរថ ដែលពួករមាំងទេវបុត្រអូសទៅនោះមិនយូរប៉ុន្មាន

បានជួបនឹងព្រាហ្មណ៍ប្រាំនាក់ទៀត មកស្នាក់សុំព្រះរាជវង្សក្នុងព្រៃ ។ ព្រះចក្រីទ្រង់ព្រះរាជទានព្រះរាជ
រថនោះ ហើយទ្រង់ឱ្យព្រះនាងមទ្រីពចៅក្រិស្ណា ព្រះអង្គពបាជាលី យាងទៅតាមផ្លូវក្នុងពានីជាទី
ទូរគមន៍មុខគួរឱ្យអណោចអធមក្រៃពេកហោង ។ [...]

ទើបព្រះបាទស្រីសញ្ជ័យទ្រង់ត្រាស់បង្គាប់អាមាត្រមុខមន្ត្រីនិងពួកពលសកលយោធាថា ព្រះអង្គ
នឹងចេញទៅភ្នំគិរីវង្សត ដើម្បីអញ្ជើញព្រះវេស្សន្តរនិងព្រះនាងមទ្រីឱ្យវិលថ្កានព្រះនគរ ។ លុះបាន
បូក្សពារពេលាល្អ ព្រះអង្គនិងនាងផុស្សតិនិងព្រះរាជវង្សានុវង្សលើកចតុវង្សសេនាចេញទៅភ្នំគិរីវង្សត
មានចៅជាលីជាមគ្គុទ្ទេសក៍ ។

ព្រះបាទស្រីសញ្ជ័យព្រះនាងផុស្សតិ និងព្រះរាជវង្សានុវង្សមានចតុវង្សសេនាព្រមទាំងអាមាត្រ
មុខមន្ត្រីជាបរិវារមានព្រះជាលីកុមារជាមគ្គុទ្ទេសក៍ចេញទៅភ្នំគិរីវង្សត ទៅដល់ជិតស្រះមុច្ឆុលីន្ទព្រះ
ជាលីកុមារទ្រង់បញ្ជាឱ្យរង់ចាំក្បួនដង្ហែនៃសម្តេចព្រះអយ្យកោ ។

ឯព្រះបរមពោធិសត្វទ្រង់បានឮសូរស័ព្ទតិកកងរំពងនៃពួកពលសេនាទ្រង់ស្មានជាកងទ័ពសត្រូវ
លើកមកចោមចាប់ព្រះអង្គ ទើបទ្រង់ចាប់ព្រះហស្តព្រះនាងមទ្រីឡើងទៅលើកំពូលភ្នំគិរីវង្សត ។ ព្រះ
នាងមទ្រីទូលរំលឹកព្រះអង្គកុំឱ្យខ្លាច ត្បិតព្រះឥន្ទ្រាធិរាជទ្រង់បានប្រសិទ្ធពរប្រទានព្រះអង្គរួចស្រេច
ហើយ ។ ព្រះបរមពោធិសត្វទ្រង់បានស្តាប់ពាក្យរំលឹកព្រះស្មារតីរបស់ព្រះនាងមទ្រី ក៏ទ្រង់មានព្រះ
ហឫទ័យក្សេមក្សាន្តស្តេចយាងចុះមកប្រថាប់នៅសាលារបស់ព្រះអង្គវិញ ។

លុះក្បួនដង្ហែសម្តេចព្រះអយ្យកោ ព្រះអយ្យកោទៅដល់ចំណតនៃចៅជាលី ទើបព្រះបាទស្រី
សញ្ជ័យទ្រង់មានព្រះរាជឱង្ការនិងព្រះអគ្គមហេសីថា ព្រះអង្គនឹងស្តេចយាងទៅជួបបាវេស្សន្តរមុន
បន្តិចទៀតសឹមព្រះនាងយាងទៅតាមក្រោយ ។ បន្ទាប់មកសឹមបើកឱ្យចៅជាលីនិងនាងកណ្ណាធិនាទៅ
តាមក្រោយជាលំដាប់បន្តបន្ទាប់គ្នា ។ ព្រះបាទស្រីវេស្សន្តរនិងព្រះនាងមទ្រីបានក្រលេកឃើញព្រះវរ
ចិតាមកអំពីចម្ងាយ ក៏ស្ទុះទៅទទួលសម្តេចវរចិតា ក្រាបថ្វាយបង្គំព្រះបាទទ្រង់ព្រះកន្សែងសោក ទ្រង់
ត្រាស់សួរសុខទុក្ខចំពោះព្រះអង្គ ហើយទូលសួររកព្រះមាតា សួរដំណឹងចៅជាលីនិងកណ្ណាធិនា
ទៀត ។ [...]

កាលណោះ មានហេតុអស្ចារ្យកើតឡើង គឺមហាមេឃបានបង្ហូរភ្លៀងបោក្ខរពីសិរីធ្លាក់ចុះមក
ស្រោចស្រពលើក្សត្រទាំង ៦ អង្គព្រមទាំងពួកពលសេនា អាមាត្រមុខមន្ត្រី ត្រាតែបានភ្ញាក់រំលឹកមាន
ស្មារតីឡើងវិញទាំងអស់គ្នា ។ ទើបអស់មុខមន្ត្រីស្តេចត្រឡប់ថ្កានព្រះនគរ សោយរាជសម្បត្តិ
ចិតនៅជាឥសូរនៃប្រជារាស្ត្រហោង ។

(ដកស្រង់ចេញពីសៀវភៅសង្ខេបទសជាតករបស់លោក ឈឹម ស៊ុម ទំព័រទី ៣១៩ និង ទំព័រទី ៣៥៣)

សំណួរ

- ១. តើអត្ថបទសម្រង់នេះដកស្រង់ពីរឿងណា ? អ្នកនិពន្ធល្មោះអ្វី ?
- ២. តើព្រះបាទវេស្សន្តរជាតួអង្គដូចម្តេច ? ចំណែកឯនាងមទ្រីជាតួអង្គដូចម្តេចដែរ ?
- ៣. ចូរបង្ហាញកាលអាកាសនៅក្នុងអត្ថបទនេះ ។
- ៤. ចូរបង្ហាញពីបញ្ហាទំនាស់នៅក្នុងអត្ថបទនេះ ។
- ៥. ចូររកតម្លៃអប់រំក្នុងអត្ថបទនេះតាមរយៈសកម្មភាពតួអង្គព្រះវេស្សន្តរ ។
- ៦. ចូរអ្នកអានរឿងព្រះវេស្សន្តរ រួចប្រាប់ពីវិធីតែងនិពន្ធរបស់រឿង គឺការផ្តើមរឿង ដំណើររឿង និងការបញ្ចប់រឿង ។



កិរិយាសព្ទ

អ្នកបានសិក្សារួចហើយអំពីគុណនាមនិងប្រភេទរបស់គុណនាម ។ ឥឡូវនេះអ្នកនឹងសិក្សាពី កិរិយានិងប្រភេទរបស់កិរិយាសព្ទបន្ថែមទៀត ។ ដូចម្តេចដែលហៅថាកិរិយាសព្ទ?

ចូរពិនិត្យឧទាហរណ៍ខាងក្រោម ៖

- កសិករភ្ជួរស្រែ ។
- ចាបហើរ ។
- ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ ។
- យើងខំកាប់ឆ្ការស្មៅបានធំល្វឹងល្វើយ ។
- ការជក់បារីធ្វើឱ្យខូចសុខភាព ។

ពាក្យ “ ភ្ជួរ ហើរ ព្រុស ដើរ កាប់ឆ្ការ ជក់ ” ជាកិរិយាសព្ទ ។

កិរិយាទាំងនោះមាននាទីផ្សេងៗគ្នានៅក្នុងល្បះនីមួយៗខាងលើ ។ តើកិរិយាសព្ទមានអ្វីខ្លះ ?

១ . កិរិយាសុទ្ធ

កិរិយាសុទ្ធ គឺជាកិរិយាសម្តែងនូវអំពើរបស់ប្រធានដែលធ្វើដោយខ្លួនឯងផ្ទាល់ ។

ឧទាហរណ៍ :

- កសិករស្តូរស្រូវនៅក្នុងស្រែ ។
- យើងត្រូវប្រឆាំងដាច់ខាតចំពោះអំពើហិង្សាក្នុងគ្រួសារ ។
- យើងខិតខំរៀនសូត្រទើបបានលទ្ធផលល្អ ។

ពាក្យ “ ស្តូរ ប្រឆាំង ខិតខំ រៀន ” ជាកិរិយាសុទ្ធ ។

កិរិយាសុទ្ធមានច្រើនដូចជា “ ហូប ផឹក ស៊ី ប្រយុទ្ធ ប្រឆាំង ភ្ជួរ រាស់ ដុត ជំរះ ” ។

២ . កិរិយាហេតុ

កិរិយាហេតុ គឺជាកិរិយាសម្តែងនូវអំពើរបស់ប្រធានដែលធ្វើឡើងគ្រាន់តែជាហេតុដើមចម

ប៉ុណ្ណោះ ។

ឧទាហរណ៍ :

- លោកគ្រូខំប្រឹងប្រែងសិស្សឱ្យចេះដឹង ។
- ម្តាយផ្អាកកូននៅក្នុងអគ្រឹងដោយថ្មមៗ ។
- ចូរអ្នកធ្វើឱ្យលោកសប្បាយចិត្ត ។

កិរិយាហេតុដទៃទៀតមានដូចជា : ពន្យល់ បង្កើត ពន្លឺត បន្សាប ពន្លត ពន្យារ បន្ថយ បន្ថែម បន្តុះបង្កាប់ ពន្លើស ពន្លាត ... ។

៣ . កិរិយាសកម្ម

កិរិយាសកម្ម គឺជាកិរិយាត្រូវការកម្មបទ ។

ឧទាហរណ៍ :

ព្យាបាលជំងឺធ្ងន់ធ្ងរបានប្រសើរណាស់ ។ ឯមីងៗកម្មការិនីវិញខំប្រឹងបំពេញភារកិច្ចក្នុងរោង ចក្របានល្អណាស់ដែរ ។

ពាក្យ “ធ្វើ បំពេញ” ជាកិរិយាសកម្ម ។

- ធ្វើ ជាកិរិយាសុទ្ធសកម្ម
- បំពេញ ជាកិរិយាហេតុសកម្ម ។

៤ . កិរិយាអកម្ម

កិរិយាអកម្ម គឺជាកិរិយាមិនត្រូវការកម្មបទ ។

ឧទាហរណ៍ :

- កុមារឈរលើភ្លើងស្រែ ។
- សិស្សទាំងអស់អង្គុយយ៉ាងសុភាព ។
- ក្មេងយំ ។

ពាក្យ “ឈរ អង្គុយ យំ” ជាកិរិយាអកម្ម ។

កិរិយាទាំងនេះ ពុំមានកម្មបទទេ ។

កិរិយាអកម្មមានច្រើនទៀតដូចជា សើច សន្លប់ រងើរវាយ ព្រុស ផ្កា ផ្លែ រះ ញញឹម ដុះ ប្រកាច់ រាំ រថើក រមៀល ត្អូញ ច្នៃ ដួល គ្រហឹម ស្លាប់ លូ ងាប់ បោល រត់ លូន ។

យើងឃើញថា កិរិយាសព្វមានលក្ខណៈផ្សេងគ្នាទៅតាមប្រភេទនីមួយៗ ។

កិរិយាសព្វ គឺជាពាក្យបួសំដីសម្រាប់សម្តែងនូវអំពើរបស់ប្រធាន ។ កិរិយាសព្វ មានកិរិយា សុទ្ធ កិរិយាហេតុ កិរិយាសកម្ម និងកិរិយាអកម្ម ។

លំហាត់

១. ចូរអ្នកតែងល្បះដោយបញ្ជាក់ពីកិរិយាសព្ទនិងប្រាប់ប្រភេទរបស់វាឱ្យបានបួនល្បះ ។

២. ចូរអ្នកស្រង់យកកិរិយាសព្ទនៅក្នុងអត្ថបទខាងក្រោមដោយបញ្ជាក់ពីប្រភេទរបស់វា :

នៅលើសកលលោក ប្រទេសណាក៏មានលក់បារីដែរ ។ ប្រជាជនស្គាល់បារីតាំងពីមនុស្សចាស់ រហូតដល់កូនក្មេង ។

អ្នកជក់បារីហាក់ដូចជាមិនសូវគិតគូរពីសុខភាពខ្លួនទេ ។ អ្នកជក់បារីខ្លះធ្វើដូចជាមិនដឹងមិនឮ ពីអ្វីឡើយ ក្រៅពីការបម្រើអារម្មណ៍របស់គេ ។ តាមការស្រាវជ្រាវ គេដឹងថា អត្រាមរណៈប្រមាណ នៃអ្នកជក់បារីបានកើនឡើងយ៉ាងខ្ពស់ជាងអត្រាមរណៈប្រមាណនៃអ្នកមិនជក់បារី ។ ក្នុងចំណោមអ្នក ជក់បារីទាំងឡាយ អ្នកស្លាប់ដោយសារការជក់បារីមានចំនួនពាក់កណ្តាល ។ នៅក្នុងទិវាប្រឆាំងនឹងការ ជក់បារី ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩៩៦ នៅចុងសតវត្សទី ២០នេះ មានចំនួនប្រមាណ៦២លាន នាក់ ក្នុងប្រទេសកំពុងអភិវឌ្ឍ ។ បណ្តាអ្នកស្លាប់ទាំងនោះបុរសមាន ៥២លាននាក់ ស្រី ១០លាន នាក់ ។

(ដកស្រង់និងកែសម្រួលពីកំរងឯកសារថ្នាំជក់ ឬសុខភាព)



វប្បធម៌ អរិយធម៌ខ្មែរ



ក. សិក្សាពាក្យគន្លឹះ

- វប្បធម៌ : ការផ្សំបណ្តុះចំណេះវិជ្ជាឱ្យបានល្អតាមស្ថានភាព ។
- សន្តិភាព : ភាពសុខសាន្ត ភាពស្ងប់ស្ងាត់ ភាពសាន្តត្រាណ ។
- វឌ្ឍនភាព : សេចក្តីរីកចម្រើនល្អតាមស្ថានភាព ។
- សមិទ្ធផល : ផលប្រយោជន៍ដែលបានសម្រេចហើយ ។
- ភាពអន្តការ : ភាពងងឹតស្ងួនស្ងួង ។
- ទស្សនវិស័យ : ដំណើរគំនិតដែលយល់ឃើញ ។
- សច្ចៈ : សេចក្តីពិត ដំណើរទៀង ទៀងទាត់ ។
- យុត្តិធម៌ : សេចក្តីទៀងទាត់ មិនលម្អៀង ។
- អរិយធម៌ : ធម៌ដែលនាំឱ្យកើតសេចក្តីសុខចម្រើន ។
- ស្ថាបត្យកម្ម : ការសាងសង់ ឬស្ថាបនា ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអាណត្តិក្រុមយកចិត្តទុកដាក់ដើម្បីគ្រៀមឆ្លើយនិងសំណួរទាក់ទងនឹងតម្លៃអប់រំអត្ថបទ សេចក្តីលម្អិតសំខាន់ៗ គំនិតសំខាន់បង្កប់ ។

គ. អត្ថបទ

បណ្ឌិតចាស់ទុំ វប្បធម៌វិទូខ្មែរស្ទើរតែគ្រប់សម័យកាលបានទូន្មានថា បញ្ហាវប្បធម៌ គឺជាបញ្ហា របស់ខ្មែរគ្រប់រូប ដែលមិនគ្រាន់តែខិតខំស្វែងយល់ រៀនសូត្រអំពីសារៈសំខាន់និងកំណើតរបស់វា ប៉ុណ្ណោះទេ គឺត្រូវខិតខំរក្សាការពារមរតកវប្បធម៌ជាតិឱ្យបានគង់វង្ស ដើម្បីបុព្វហេតុសន្តិភាព វឌ្ឍន ភាពនិងព្រលឹងរបស់ប្រជាជាតិខ្លួន ។

តាមនិយមន័យទូទៅ វប្បធម៌គឺជាសមិទ្ធផលនៃជ័យជម្នះដោយបញ្ញា ពលកម្ម ហត្ថពលកម្ម របស់មនុស្សលើធម្មជាតិ លើអវិជ្ជា លើភាពអន្តការ ។ គោលដៅជាមូលដ្ឋានរបស់វប្បធម៌ គឺមនុស្ស ។ កាលណាស្នាដៃវប្បធម៌កាន់តែខ្ពង់ខ្ពស់ គោលដៅរបស់មនុស្សកាន់តែជ្រាលជ្រៅនិងសុក្រិត ។

វប្បធម៌មានតួនាទីចង្អុលទិស បណ្តុះបណ្តាលអប់រំចំណេះដឹង និងបញ្ញាស្មារតី ដើម្បីសេចក្តី ចម្រើនខាងផ្លូវចិត្តគំនិត និងឧត្តមគតិប្រសើរខ្ពង់ខ្ពស់របស់មនុស្ស ។ វប្បធម៌ជួយកែច្នៃមនុស្សឱ្យមាន កិរិយាមារយាទល្អប្រសើរ មានរបៀបរបស់នៅថ្លៃថ្នូរ មានច្បាប់ទម្លាប់ត្រឹមត្រូវ មានសច្ចៈ យុត្តិធម៌ និងមានសេចក្តីសុខសន្តិភាព ។

ប្រជាជាតិខ្មែរធ្លាប់ជាជាតិមួយមានអរិយធម៌ថ្កុំថ្កើងរុងរឿង ព្រមទាំងមានកិត្តិយសល្បីល្បាញ ទូទាំងសកលលោកទាំងមូល ដោយសារតែតម្លៃសិល្បៈវប្បធម៌ជាតិខ្លួន ។ ជាការពិតណាស់ កាលណា គេទស្សនាសិល្បៈខ្មែរដូចជា របាំ ក្បាច់បុរាណ ស្ថាបត្យកម្ម គំនូរ ល្ខោន តន្ត្រី គេត្រូវពិចារណាទើប យល់ខ្លឹមសារពិតរបស់វា ។

អាស្រ័យហេតុនេះ ខ្មែរគ្រប់រូបគប្បីព្យាយាមសិក្សាអរិយធម៌ជាតិរបស់ខ្លួន ដើម្បីស្គាល់ប្រភព លក្ខណៈផ្ទាល់ និងតម្លៃនៃអរិយធម៌ ។ ការដឹងនិងស្គាល់តម្លៃនៃអរិយធម៌ជាតិខ្លួននេះហើយ ជំរុញឱ្យ យើងមានមោទនភាព សេចក្តីស្រឡាញ់អរិយធម៌របស់យើងក៏កើតមានឡើង ។ ដរាបណាយើងមាន ចិត្តស្រឡាញ់ ដរាបនោះយើងមុខជាព្យាយាមលើកតម្កើង ហើយខិតខំថែរក្សាការពារអរិយធម៌ជាកេរ មរតកដែលដួនតាបានកសាងទុកមកអស់ពេលច្រើនសតវត្សឱ្យបានគង់វង្សយូរអង្វែងតទៅទៀត ។

អំពើបែបនេះ ជាកត្តាដាស់ស្មារតីយើងជាពលរដ្ឋខ្មែរឱ្យមានមនសិការជាតិ និងផ្តល់ឱ្យយើងគ្រប់គ្នានូវ
កម្លាំងជាតិនិយម ។ ការណ៍នេះជំរុញឱ្យមានការតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីការពារទឹកដីនិង
ថែរក្សាជាតិសាសន៍ខ្មែរឱ្យនៅគង់វង្សក្នុងឋានៈជាពលរដ្ឋប្រកបដោយ ឯករាជ្យ និងបូរណភាពទឹកដី ។

(ដកស្រង់និងកែសម្រួលពីទស្សនាវដ្តីសម្រាប់គ្រួសារវិសិទ្ធិមនុស្សប្រជាធិបតេយ្យនិងអហិង្សា លេខ១៧-០៨ ទំព័រទី ៩៦)

សំណួរ

១. តើអត្ថបទនេះដកស្រង់ពីណា ?
២. តាមអត្ថបទនេះ តើវប្បធម៌មានន័យដូចម្តេច ?
៣. តាមអត្ថបទនេះ តើវប្បធម៌មានតួនាទីដូចម្តេចខ្លះ ?
៤. តើអរិយធម៌មានមែកធាងអ្វីខ្លះ ?
៥. ចូររកតម្លៃអប់រំនៅក្នុងអត្ថបទនេះ ។
៦. ចូររកគំនិតសំខាន់បង្កប់នៅក្នុងអត្ថបទនេះ ។



ព្រះតេមិយ



ចូរអ្នកស្តាប់រឿង ព្រះតេមិយ ហើយឆ្លើយនឹងសំណួរខាងក្រោម ៖

១. តើហេតុអ្វីបានជាព្រះតេមិយធ្វើជាគច្ចង់ ខ្លិនខ្លង់ ? ចូរបញ្ជាក់ ។
២. ចូរបង្ហាញប្រធានរឿងនៅក្នុងអត្ថបទនេះ ។
៣. ចូរប្រាប់មូលបញ្ហានៃរឿងព្រះតេមិយ ។
៤. ចូរបង្ហាញខ្លឹមសាររបស់អត្ថបទនេះ ។



ការនិយាយ បញ្ចេញមតិចំពោះសកម្មភាពតួអង្គ

អ្នកបានស្តាប់រឿង តេមិយរួចមកហើយ ។ ឥឡូវនេះ ចូរអ្នកនិយាយបញ្ចេញមតិចំពោះសកម្មភាពតួអង្គព្រះតេមិយ ក្នុងរឿងព្រះតេមិយដែលអ្នកបានស្តាប់រួចហើយ ។

នៅពេលអ្នកនិយាយបញ្ចេញមតិ អ្នកគប្បីអនុវត្តតាមការណែនាំខាងក្រោម ៖

- សុំអនុញ្ញាតបញ្ចេញមតិ
- ស្តាប់យោបល់អ្នកដទៃ
- កុំនិយាយកាត់គេ
- ប្រើសំដីសមរម្យ
- និយាយម្នាក់ម្តងតាមវេនរបស់អ្នក
- សុំការអនុញ្ញាតពីប្រធានក្រុមសិន មុននឹងបញ្ចេញមតិជំទាស់ ។

រំលឹកបញ្ញត្តិ

ការបញ្ចេញមតិ គឺជាការនិយាយ សំដែង ឬបង្ហាញឱ្យឃើញនូវគំនិត មតិយោបល់ ឬទស្សនៈរបស់មនុស្សម្នាក់ៗចំពោះមតិ យោបល់ ទស្សនៈ គំនិត ទង្វើ ឬសកម្មភាព ... របស់អ្នកដទៃតាមរយៈពាក្យសំដី ឬសំណេរ ។ ការបញ្ចេញមតិអាចជាការគាំទ្រ ជំទាស់ ប្រឆាំង សំយោគ ឬបង្ហាញគំនិតថ្មីដោយមានអំណះអំណាងនិងហេតុផលច្បាស់លាស់ ។

សំនួនបញ្ចេញមតិ

ក. ការគាំទ្រ

- គំនិតនេះពិតជាត្រឹមត្រូវ ...
- មតិ យោបល់ ... សមហេតុផលមែន ...
- ខ្ញុំក៏យល់ដូចនេះដែរ ...
- គំនិត យោបល់ ... នេះពិតជាប្រសើរនិងមានប្រយោជន៍ ព្រោះ ...
- តាមហេតុផលនេះ គឺពិតជាត្រឹមត្រូវ ...
-

ខ. ការជំទាស់

- មតិ យោបល់នេះល្អហើយ ប៉ុន្តែ ...
- ខ្ញុំយល់ផ្សេងពីនេះ គឺ ...
- អ្នកខ្លះយល់ថា ...

- គំនិតនេះត្រឹមត្រូវម្យ៉ាងដែរ ប៉ុន្តែ ...
- ហេតុផលនេះមិនសមសោះ ព្រោះថា ...
- មិនគប្បីសោះ ព្រោះថា ...
- យើងមិនគួរ ...
- ។

គ. ការសំយោគ

- គំនិត មតិ យោបល់ទាំងនេះសុទ្ធតែប្រសើរដូចគ្នា ព្រោះថា ...
- អំណះអំណាងអ្នកទាំង ... សុទ្ធតែសមហេតុផល ...
- ទង្វើអ្នកទាំង ... សុទ្ធតែជាទង្វើ ...
- មតិ គំនិត ... ក៏មិនខុសពីគំនិត ... ដែរ ព្រោះ ...
- ។

ឃ. គំនិតថ្មី

- គំនិត មតិ យោបល់ទាំងនេះត្រឹមត្រូវហើយ ប៉ុន្តែមិនទាន់ ...
- តាមពិតមិនដូចនេះទេ ព្រោះថា ...
- ទង្វើរបស់អ្នកទាំងនោះមិនទាន់ត្រឹមត្រូវទេ ព្រោះ ...
- មតិទាំងនោះ នៅមានចំណុចខ្លះចន្លោះ គួរ ...
- ។

លំហាត់

ចូរអ្នកអានរឿងទុំទាវ រួចបញ្ចេញមតិចំពោះគំនិតនិងសកម្មភាពក្នុងអង្គមួយចំនួនក្នុងរឿងទុំទាវ៖

១. សេចក្តីស្នេហារបស់ទុំនិងទាវមិនត្រឹមត្រូវទេ ព្រោះទុំជាសង្ឃ ។
២. មរណភាពដ៏សោកសៅរបស់ទុំទាវ គឺបណ្តាលមកពីម្តាយទាវតែម្នាក់គត់ ។



បំពេញពាក្យបណ្តឹង

នៅមេរៀនទីមួយអ្នកធ្លាប់បានសិក្សារួចមកហើយអំពីការបំពេញលិខិតផ្លូវការមួយចំនួនដូចជា កិច្ចសន្យា ជួល លក់ ... ។ ឥឡូវនេះអ្នកនឹងសិក្សាពីការបំពេញលិខិតឯកជនមួយចំនួនដូចជាពាក្យ បណ្តឹង លិខិតជូនពរ ។

ចូរអ្នកអានគំរូពាក្យបណ្តឹងខាងក្រោម ៖

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

..... ្រ*្រ

ពាក្យបណ្តឹង

ខ្ញុំបាទ-នាងខ្ញុំ ស.ប ជាតិខ្មែរ សញ្ជាតិ កម្ពុជា អាយុ ៤៨ឆ្នាំ រចនាសម្ព័ន្ធ លក់ដូរ ទីលំនៅពិតប្រាកដ នៅ ភូមិ ៨.៣ ឃុំ វ.ស ស្រុក ស.វ.ទ ខេត្ត ក.ស មានប្រពន្ធ-ប្តីឈ្មោះ ស.ក មានកូន ៤នាក់ ។

សូមគោរពជូន

លោកប្រធានតុលាការ ខេត្ត ក.ស

ឬលោកព្រះរាជអាជ្ញាអមតុលាការ ខេត្ត ក.ស

សូមទានជ្រាប ។

- កម្មវត្ថុ : សំណើសុំធ្វើបណ្តឹងពីឈ្មោះ វ.ទ
- យោង : (គ្មាន)
- លិខិតភ្ជាប់ : (គ្មាន)

ត្បិតខ្ញុំបាទ-នាងខ្ញុំកើតទុក្ខមិនសុខចិត្តពីឈ្មោះ វ.ទ ភេទប្រុស ទីលំនៅ នៅភូមិ ត.៨ ឃុំ ស.៣ ស្រុក ច.ម ខេត្ត ក.ស ពីបទបានប្រព្រឹត្តខុសច្បាប់ ដោយចូលផ្ទះរបស់ខ្ញុំបាទ-នាងខ្ញុំ រួចក៏បានលួចម៉ូតូ សេ ១២៥ ស៊េរី ឆ្នាំ ២០០៨ ចំនួន១គ្រឿង ។

ដោយអាងហេតុថា កាលពីយប់ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០០៨ ឈ្មោះ វ.ទ បានលប លួចយកបានម៉ូតូមួយគ្រឿងដែលខ្ញុំចតទុកនៅមុខផ្ទះរួចជិះចេញបាត់ទៅ ។

អាស្រ័យហេតុនេះ សូមលោកប្រធានតុលាការឬលោកព្រះរាជអាជ្ញាខេត្តសម្រេចដូចតទៅ ៖

- ១. សុំឱ្យឈ្មោះ រ. ទ នេះប្រគល់ម៉ូតូមកឱ្យខ្ញុំបាទ- នាងខ្ញុំវិញ ។
- ២. សុំឱ្យលោកប្រធានតុលាការឬលោកព្រះរាជអាជ្ញាដាក់ទោសដល់ជនអាក្រក់នេះតាមច្បាប់ ដែលត្រូវកំណត់ ។

សូមលោកប្រធានតុលាការឬលោកព្រះរាជអាជ្ញា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពី ខ្ញុំបាទ- នាងខ្ញុំ ។

ក. ស , ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០៨

ស្នាមមេដៃស្តាំ

ឈ្មោះ ស. ប

សំណួរ

- ១. តើផ្នែកខាងលើនៃពាក្យបណ្តឹងបង្ហាញពីតិមានអ្វីខ្លះ ?
- ២. តើក្នុងចំណុចនៃកម្មវត្ថុបង្ហាញពីអ្វី ?
- ៣. តើផ្នែកខាងក្រោមបង្ហាញពីអ្វីខ្លះ ?

លំហាត់

ចូរអ្នកបំពេញលិខិតពាក្យបណ្តឹងខាងក្រោមឱ្យបានត្រឹមត្រូវ ។

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

..... ្រ*ង

ពាក្យបណ្តឹង

ខ្ញុំបាទ-នាងខ្ញុំ ជាតិ សញ្ជាតិ អាយុ ឆ្នាំ
 របររកស៊ី ទីលំនៅពិតប្រាកដ
 មានប្រពន្ធ-ប្តីឈ្មោះ :

សូមគោរពជូន

លោកប្រធានតុលាការ

ឬលោកព្រះរាជអាជ្ញាអមតុលាការ

សូមទានជ្រាប ។

កម្មវត្ថុ :

យោង : (បើសិនមាន)

លិខិតភ្ជាប់ : (បើសិនមាន)

ត្បិតខ្ញុំបាទ-នាងខ្ញុំកើតទុក្ខមិនសុខចិត្តពីឈ្មោះ : ភេទ

ទីលំនៅ

ពីបទបានប្រព្រឹត្ត

ដោយអាងហេតុថា.....

.....

.....

អាស្រ័យហេតុនេះ សូមលោកប្រធានតុលាការឬលោកព្រះរាជអាជ្ញាខេត្តសម្រេចដូចតទៅ ៖

១.

២. ។ល ។


សូមលោកប្រធានតុលាការឬលោកព្រះរាជអាជ្ញា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពី
ខ្ញុំបាទ-នាងខ្ញុំ ។

....., ថ្ងៃទី ខែ ឆ្នាំ

ស្នាមមេដៃស្តាំ

ឈ្មោះ

សោភ័ណភាសា



គ្រប់ជាតិសាសន៍លើសាកលោកសុទ្ធតែមានភាសានិងអក្សរ សម្រាប់ប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ។ ភាសាជាអត្តសញ្ញាណជាតិពិសេសមួយ ក្នុងចំណោមអត្តសញ្ញាណជាតិជាច្រើនទៀត ។ សោភ័ណភាសាមានន័យថាជាភាសាមួយដែលកើតមានភាពត្រឹមត្រូវ មានក្បួនខ្នាត មានកំណកំណើត និងការវិវត្តច្បាស់លាស់ ។ ការចេះប្រើប្រាស់សិល្បៈភាសា ឬសិល្បៈក្នុងការនិយាយ ការសរសេរ និងចេះឱ្យតម្លៃ ហៅថាសោភ័ណភាសា ឬសិល្បៈភាសាពិតៗ ។

ក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីស្នាដៃមួយចំនួនរបស់បុព្វបុរសខ្មែរដែលមានថ្វីដៃនិងទេពកោសល្យវិសេសវិសាលក្នុងការប្រើប្រាស់សិល្បៈភាសានិងលក្ខណៈពិសេសរបស់ភាសាខ្មែរ ។ ទន្ទឹមនេះអ្នកនឹងសិក្សាផងដែរអំពី ខ្លឹមសារអត្ថបទ កាព្យរូបាម្មណ៍ គំនិតសំខាន់បង្កប់ ការវិវត្ត លក្ខណៈពិសេសរបស់ភាសាគុណកិរិយានិងប្រភេទនៃគុណកិរិយា ការប្រៀបធៀប និងសំណេរសំយោគ ។



អំពីគុណកិរិយា

បួនបានសិក្សារួចមកហើយអំពីនាម គុណនាម កិរិយា និងសព្ទនាមព្រមទាំងប្រភេទនៃកិរិយា ។
ក្នុងមេរៀននេះ បួនៗនឹងរៀនអំពីគុណកិរិយានិងប្រភេទនៃគុណកិរិយាបន្តទៀត ។

ក. គុណកិរិយា

ចូរមើលពិនិត្យល្អៗខាងក្រោម ៖

- រទេះគោនេះ បរលឿនណាស់ ។
- បងស្រីខ្ញុំច្រៀងពីរោះគួរឱ្យចង់ស្តាប់ ។
- សូមឯងមកនេះជាមួយខ្ញុំ ។
- ស្លែកសុភាពនិងមកលេងផ្ទះយើង ។
- ពូជាធ្វើច្រើន តែគាត់ហូបតិច ។

តាមល្អៗខាងលើនេះ យើងឃើញថាពាក្យ “ណាស់ ពីរោះ នេះ(ឬនោះ) ស្លែក ច្រើន តិច ដូចម្តេច” គឺជាគុណកិរិយាដែលជាពាក្យសម្រាប់សម្តែងនូវលក្ខណៈរបស់ “បរ ច្រៀង ធ្វើ គិត និង នេះស្លែក ...” ។

ខ. ប្រភេទគុណកិរិយា

ចូរមើលពិនិត្យល្អៗខាងក្រោម ៖

- ខ្ញុំឃើញក្របីមួយធំណាស់ ។
- រថយន្តនេះបើកយឺតៗ ។
- ហេតុអ្វីបានជាឯងមិនទៅធ្វើការ ?
- ស្លែកពូសំនឹងចេញដំណើរទៅស្រែ ។

តាមល្អៗខាងលើ យើងឃើញថាពាក្យ “ណាស់ យឺតៗ ហេតុអ្វី ស្លែក” គឺជាគុណកិរិយាដែលសម្តែងនូវលក្ខណៈរបស់កិរិយា គុណនាម ឬគុណកិរិយាខុសៗគ្នាដូចជា ៖

ល្អៗទី១ : ពាក្យ “ណាស់” សម្តែងនូវលក្ខណៈរបស់គុណនាម “ធំ” ដែលមានលក្ខណៈជាគុណកិរិយាបរិមាណ បង្ហាញពីចំនួន ។

ល្អៗទី២ : ពាក្យ “យឺតៗ” សម្តែងនូវលក្ខណៈរបស់កិរិយា “បើក” ដែលមានលក្ខណៈជាគុណកិរិយាបំណែប បង្ហាញពីបែបបទផ្សេងៗ ។

ល្អៗទី៣ : ពាក្យ “ហេតុអ្វី ?” ជាគុណកិរិយាសំណួរ បញ្ជាក់ពី “ហេតុ”

ល្បះទី៤ : ពាក្យ “ស្លែក” ជាពាក្យបញ្ជាក់ គុណកិរិយាកាល ។

ដូចនេះ យើងឃើញថា គុណកិរិយាមានច្រើនថ្នាក់ ឬច្រើនប្រភេទ ។

គុណកិរិយា គឺជាពាក្យសម្រាប់សម្តែងលក្ខណៈរបស់កិរិយាសព្វ គុណនាម ឬគុណកិរិយា ។
គុណកិរិយាមានច្រើនប្រភេទ គឺគុណកិរិយាកាល និងគុណកិរិយាកន្លែង បរិមាណ គុណ
កិរិយាសំណួរ និងគុណកិរិយាបំណែប ។

លំហាត់

១. ចូរបង្ហាញពាក្យដែលជាគុណកិរិយា និងបញ្ជាក់ពីប្រភេទ នៃគុណកិរិយាក្នុងល្បះដ៏មួយៗដូចខាងក្រោម ៖
 - សុភីនិយាយភាសាអង់គ្លេសបានល្អ ។
 - ប្រាសាទនេះធំណាស់ ។
 - គាត់មកយឺតពេក ។
 - ហេតុដូចម្តេច បានជាគាត់តែងរឿងបានល្អម៉្លេះ ?
 - គាត់ចេញពីផ្ទះអំបាញ់មិញ ។
២. ចូរតែងល្បះដោយប្រើគុណកិរិយាបំណែប គុណកិរិយាសំណួរ គុណកិរិយាបរិមាណ គុណកិរិយាកាល និងកន្លែងឱ្យបានមួយប្រភេទមួយល្បះៗ ។



កាព្យរូបារម្មណ៍

ក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីកាព្យរូបារម្មណ៍ដែលកវីប្រើនៅក្នុងអត្ថបទកំណាព្យមួយចំនួន ដូចជា ចំរៀងបន្ទំរូបារម្មណ៍ ឧបមានរូបារម្មណ៍ និងរូបារម្មណ៍ ។

តើកាព្យរូបារម្មណ៍ជាអ្វី ?

កាព្យរូបារម្មណ៍ គឺជារូបារម្មណ៍ដែលមាននៅក្នុងអត្ថបទកាព្យ ។ កាព្យរូបារម្មណ៍នឹងមាន រូបារម្មណ៍ (អារម្មណ៍ដែលលេចចេញជារូប) ទៅបានក៏ដោយសារកវីចេះជ្រើសរើសសំនួនសេចក្តី សម្តី ពាក្យពេចន៍ មកផ្សំជាមួយ ល្បះ និងប្រើសំនួនគំនិត សម្រាប់តុបតែងពាក្យជួននោះឱ្យមានសភាព លក្ខណៈប្លែកពីសេសនិងមានសម្ផស្ស មានសភាពរស់រវើក ពីរោះឡើង ដើម្បីឆ្លោចសរិរាងឥន្ទ្រីយ៍ អ្នកអាន អ្នកស្តាប់ ឱ្យរំភើបញ្ជាប់ញ័រសប្បាយជក់ចិត្ត ហើយចង់អាន ចង់ស្តាប់តទៅទៀត ។

ចូរប្តូរសូត្រឧទាហរណ៍កាព្យខាងក្រោម៖

- | | |
|--------------------|-----------------|
| ១. ផ្ការករអ្នកស្រែ | មេមមីរខ្មៅវែង |
| ហាក់រលំប្រេះ | សង្ឃឹមថាភ្លៀង |
| មិនទៀងថាជេរ | ក្លាយជាភ្លើងអេះ |

ខ្លោចអស់ព្រឹក្សា ។

(មើលផែនដីខ្មែររបស់លោក ជួន ម៉ែន)

- | | |
|-------------------------|--------------------------|
| ២. គ្មានដៃទន់លូនដូចសំឡី | មកចេះថ្មមបីដូចដៃមិត្ត |
| ចេះជួយឈឺចាប់យល់គំនិត | ចេះប្តូរជីវិតជាមួយគ្នា ។ |

(ចិត្តក្រមុំ កេង វ៉ាន់សាក់)

- | | |
|-----------------------------|----------------------------|
| ៣. សំឡេងផ្អែមល្អមស្រួយពីរោះ | ស្តាប់ទាំងកំលោះចាស់មេម៉ាយ |
| ក្រមុំត្បូងឃ្មុំរត់ប្រញាយ | ប្រញាប់ចង់ស្តាប់សព្ទភាសា ។ |

(ភិក្ខុសោម រឿង ទុំទាវ)

- | | | |
|----------------|--------------------|---------------|
| ៤. កបកាយក្រអូប | ទោះទាំងរាងរូប | ប្រហើរពុំបាច់ |
| រកផ្កាគ្រឿងអប់ | ឈ្នួយឈ្នប់សព្វសាច់ | ពិដោរបណ្តាច់ |
| | បណ្តូលអស់ស្រី ។ | |

(កាកិរបស់ព្រះបាទអង្គឌួង)

- | | |
|---------------------------------|--------------------------|
| ៥. ខ្លួនបួនសព្វថ្ងៃប្រៀបដូចផ្កា | ខ្លួនអ្នកឧបមាដូចកន្លង់ |
| ហើររកឃើញផ្កាចូលត្រឹមត្រង់ | រួចមិនបង្អង់ត្រាច់លីលា ។ |
| ទុំថាខ្លួនបងដូចរាជសីហ៍ | ខ្លួននាងទាវស្រីដូចគុហា |
| រាជសីហ៍បើបានលំនៅជា | មិនឱ្យឃ្លាតឃ្លាគុហាឡើយ ។ |

(ទុំទាវ ភិក្ខុសោម)

តាមឧទាហរណ៍ខាងលើនេះ យើងឃើញថា កាព្យរូបារម្មណ៍មានសភាពប្លែកក្បា ដោយហេតុថាមានរូបារម្មណ៍ខ្លះ ស្ថិតនៅក្នុងពាក្យសំដីដែលករីលើកយកមកប្រើ មួយម៉ាត់ ពីរម៉ាត់ ខ្លះទៀតស្ថិតនៅក្នុងឃ្លាពីរ ឬបី ឬនៅក្នុងវគ្គទាំងមូល ឬវគ្គតៗមកទៀត ហើយក៏មានរូបារម្មណ៍ខ្លះទៀតស្ថិតនៅក្នុងកំណាព្យទាំងមូលតែម្តង ។

- ឧទាហរណ៍ ១ : ករីប្រើពាក្យ ហាក់
- ឧទាហរណ៍ ២ : ករីប្រើពាក្យ ដូច
- ឧទាហរណ៍ ៣ : ករីប្រើពាក្យ សំឡេងផ្អែមល្ហែម ស្រួយពីរោះ
- ឧទាហរណ៍ ៤ : ករីប្រើពាក្យ ប្រហើរ ក្រអូប ពិដោរ ឈ្មុយឈ្មប់
- ឧទាហរណ៍ ៥ : ករីប្រើពាក្យ ប្រៀបដូច ឧបមា ដូច ។

ដូចនេះ ការធ្វើឱ្យកាព្យរបស់ខ្លួនមានសម្ផស្សរស់រវើក មិនសោះកក្រោះ និងមានតម្លៃគឺជាការចាំបាច់ដែលករីត្រូវតែមានសិល្ប៍វិធីដែលខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកអាន អ្នកស្តាប់រំភើបចិត្ត ដិតអារម្មណ៍ កោតសរសើរចំពោះស្នាដៃខ្លួន ។ វិធីមួយដែលករីយកមកប្រើក្នុងការបង្កើតរូបារម្មណ៍នោះហៅថា " កាព្យរូបារម្មណ៍វិធី" ។ កាព្យរូបារម្មណ៍មានច្រើនយ៉ាងដូចជា :

ក. បំរៀបន័យរូបារម្មណ៍

វិធីធ្វើសមានកម្មវត្ថុ ឬគំនិតទៅនឹងវត្ថុ ហើយនឹងបាតុភូតនៅក្នុងឥន្ទ្រីយភាព ឬសិល្ប៍ឧបមាទៅលើបាតុភូតពីរដែលមានលក្ខណៈក្រៅដូចគ្នា ដើម្បីបំភ្លឺសារៈខាងក្នុងនៃបាតុភូតមួយតាមរយៈបាតុភូតមួយទៀត ។

ឧទាហរណ៍ :

ភ្នំភ្លើង ស្ទឹងឈាម សមុទ្រមេឃា នាវាតណ្ហា គុកបេតិ អន្លង់ស្តេហ៍ មាត់ស្ទឹង ជើងភ្នំ ។ល។

ខ. រូបារម្មណ៍

ជារូបារម្មណ៍ដែលបង្កើតឡើងដោយករីចេះប្រើពាក្យពេចន៍ទាក់ទងនឹងការបង្ហាញពីប្រព័ន្ធនៃជីវរូបារម្មណ៍ ដូចជា ៖

ចក្ខុវិស័យចារម្មណ៍ : ករិប្រើពាក្យពេចន៍ទាក់ទាញហាក់ឃើញផ្ទាល់ភ្នែក

ឧទាហរណ៍ :

មាត់នាងញញឹម	ភក្ត្រនាងសង្ឃឹម	សំដីស្មោះសរ
ហត្ថាទាំងគូ	គន្ថយុវវិតល្អ	ម្រាមថ្លោសបវរ
	សការងារល្អី ។	

សោតរូបចារម្មណ៍ : ករិប្រើពាក្យពេចន៍ទាក់ទងការបង្ហាញពីសួរសំឡេងរណ្តំ ស្រះ រណ្តំព្យញ្ជនៈ ទាក់ទងនឹងសួរសំឡេងធម្មជាតិ ដែលធ្វើឱ្យយើងស្តាប់ឮមានចិត្តរំភើប ... ។

ភ្លៀងធ្លាក់ស្រឹបៗមិនឈប់ឈរ	ភ្លៀងហូរតាមទស្សនតក់ៗ
កង្កែបកបៗតាមដើមកក់	ខ្យល់បក់ហ្វឹៗតាមបង្អួច ។
	(ចិត្តក្រមុំ របស់លោក កេង វ៉ាន់សាក់)

ឃានជីវ្ហាចារម្មណ៍ : គឺជាចារម្មណ៍ដែលកើតឡើងដោយការប៉ះទង្គិចរវាងក្លិនក្រអូប ស្តុយ ឆ្កែឆ្កាប រសផ្អែម ជូរចត់ ... ទៅនឹងឃានច្រមុះនិងជីវ្ហា (ការដឹងដោយអណ្តាត) ។

ឧទាហរណ៍ :

នឹកដល់ពេលយប់	ដូចផ្កាយីហ៊ុប	ពិដោរន្តនល្អង
ក្រអូបជាប់ជិត	ឈ្ងុយឈ្ងប់ជាប់ចង	ក្លិនជាចំណង
	ចងគុកតណ្ហា ។ [...]	
ផុំហើយក្លិនតុក	ឆ្កែឆ្កាបគ្រប់មុខ	តែធ្លាប់ផុំឆ្ងាញ់
ពិដោរកនិដ្ឋា	ស្រវាខ្នុលខ្មាញ់	នឹកឡើងគ្មានក្តាញ់
	ផុំចង់ចើបធួន ។	

(គុកកាមកិលេស របស់លោក កេង វ៉ាន់សាក់)

កាយរូបចារម្មណ៍ : ជាចារម្មណ៍ដែលកើតឡើង ដោយសារករិប្រើពាក្យសំដី ឃ្លា ល្អះ ដើម្បី បង្កើតការរំភើបតាមរយៈសម្តីសូរ ។

ឧទាហរណ៍ :

បងចាំកេសីចីខ្មៅញាប់	ប្អូនក្រសោបចាប់ចងចារផ្កា
កែមក្តតម្រូតមាលា	អស់ផ្កាសារពើភ្លឺ ។

(រាមកេរ្តិ៍ ខ្មែរទី ៤)

លំហាត់

ចូរអានវគ្គដកស្រង់ខាងក្រោម រួចបង្ហាញប្រភេទរូបាវចនា ដែលអ្នកនិពន្ធប្រើក្នុងវគ្គកាព្យ
ខាងក្រោម ៖

១. មៀងមើលទឹកជ្រៅស្មៅត្រកៀត
ត្រកួនដូចខ្លួនបងឈប់ដេក
យាបួងដូចបងភ្នាត់ឃ្នាតឆ្ងាយ
ស្រងេះស្រងួតរូតរូតដៃ

ចិត្តបងចង្អៀតរឹងរិវេត
ឈប់ដោយម្លប់មែកត្របែកព្រៃ ។
ព្រៃព្រួញមកឱ្យយូរឃ្នាតឃ្នាត
ម្ល៉េះសមបួនភ័យមមែកិត ។

(ទុំទាវ ភិក្ខុសោម)

២. អ្នកមួយថៃចូរ រអែរអូរ
បញ្ជើចបញ្ជើ ពាក្យពើមាយា
ល្អល្អនៃតែក្រៅ ។
មួយដូចខ្នុរណាំង សំបកស្លោកស្លាំង
ឯក្នុងសឹងត្រែប ក្រអែបផ្អែមទៅ
រសសឹងពិសា ។

រៀចរេរបូស្យា
ដូចកលផ្លែល្ងា
បន្លាច្រូងនៅ
ទាល់ក្នុងឥតសៅ

(ច្បាប់កូនចៅ បណ្ឌិត មែ)

៣. ភ្លៀងធ្លាក់ស្រឹបៗមិនឈប់ឈរ
កង្កែបកបៗតាមដើមកក់
បក់លើមែកឈើឮសូរច្រាវ
រត់តាមប្រហោងហាក់ដូចហូច

ភ្លៀងហូរតាមទស្សនតក់ៗ
ខ្យល់បក់ហ្ស៊ីៗតាមបង្អួច ។
រត់រាវទៅឆ្ងាយសូរត្រលួច
រត់ក្នុងសក់នាងញ័រញ័យ ។

(ចិត្តក្រមុំ លោកកេងវ៉ាន់សាក់)

៤. ទាវអើយទាវស្រីសេចក្តីនេះ
សំឡេងស្រួយស្រាប់ស្តាប់ភាសា

មាននេននោះចេះមើលសាស្ត្រា
ដូចសត្វសារិកាពិសាចេក ។


(ទុំទាវ ភិក្ខុសោម)

៥. កបកាយក្រអូប
ប្រហើរពុំបាច់
ឈ្ងុយឈ្ងប់សព្វសាច់

ទោះទាំងរាងរូប
រកផ្កាគ្រឿងអប់
ពិដោរបណ្តាច់

បណ្ឌូលអស់ស្រី ។

(កាកីព្រះបាទអង្គឌួង)



ក. សិក្សាពាក្យពិបាក

- អធ្មា : ផ្លូវ ។
- វិតក្ក : សេចក្តីត្រិះរិះ ការរំពឹងគិត ។
- ពិដោរ : គ្លិន ។
- ប្រស្រ័យ : ការស្រលាញ់រាប់អាន ការទាក់ទង ។
- ហឫទ័យ : ដួងចិត្ត ទឹកចិត្ត ។
- បា : ពាក្យសម្រាប់ហៅកូនប្រុសឬមនុស្សមានអានុភាពតិចជាងខ្លួន ដែលទុកស្មើ
កូនប្រុសបង្កើត ។
- ប្រណិប័តន៍ : ការសម្តែងសេចក្តីគោរព ។
- ហត្ថ : ដៃ ។
- ព្រះទ័យ : ទឹកចិត្ត ។
- ពុទ្ធជីកា : ការសួរ និយាយរបស់ព្រះសង្ឃ ព្រះបន្ទូលព្រះពុទ្ធ ព្រះសង្ឃ ។
- ទូល : ប្រាប់ ឱ្យដំណឹង ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអ្នកអានអត្ថបទខាងក្រោមនេះ អ្នកត្រូវអានដោយយកចិត្តទុកដាក់ ដើម្បីត្រៀមឆ្លើយ និងសំណួរទាក់ទងក្នុងអត្ថបទ ដូចជា សេចក្តីលំអិត ខ្លឹមសារអត្ថបទ និងកាព្យបូជារម្មណ៍ ... ។

គ. អត្ថបទ



[...] ទុំថាឱទារនិមន្តនល្អង
 មិនបានរួមស្ថានដួងជីវិត
 ដើរហើយពុំស្មើយរឹងចង្អៀត
 ទុំរាប់ដើមឈើផងនានា
 មើលមានជ្រៃជ្រៃសង្កែថ្នាន់
 ស្រឡិស្រឡៅក្របៅក្នុង
 ដង្កោទ្រយឹងខ្លាំងក្រសាំង
 គូលែនទុរេនមៀនលាំងសាត
 ត្របែកត្រសេកអំបែងថ្លៃ
 ក្រូចក្រាយស្ងាតស្ងាយត្រាចត្រៀលស្ងា
 មានទាំងដកពាយវាយដកព
 ភ្នំភ្លេងភ្លែតស្រែងលោតលាំងដៃ
 ច្រមាសបុស្សនាគច្រកែងទួយ
 រាជឆ្លឹសធ្មេញត្រីវៃអញ្ចាញ
 ត្រាចត្រៀកចង្រៀតច្រេសខ្លាំងក្នុង
 សុកសុរស្តីស្មៅត្រាវក្នុងក្តាត
 ទុំដើរក្នុងព្រៃរំពៃសត្វ
 វិតក្នុងកាយគិតខ្លាយខ្លល់
 ទុំមៀងមើលយល់ផលបុប្ផា
 ផ្កាដុះនៅនិត្យជិតបង្កើយ
 ពិដោរផលាផ្កាក្តឹង
 ពិដោរបុប្ផាផ្កាចម្រី

ថ្ងៃនេះអញបងឃ្លាឃ្លាតពិត
 ម៉្លេះសមនោមស្មិទ្ធនៅកំព្រា ។
 ខំឆ្លៀតរំពៃក្នុងអធ្វា
 ដុះខាងមាតិកាជារដ្ឋរដ្ឋ ។
 ត្រៀលត្រស់ក្រវាន់គុយស្រគំ
 ទ្រនំអាអុដ្ឋចង្កូរត្នាត ។
 អំពិលភ្លេងភ្លាំងទាំងភ្នំបាត
 មាក់បាតបង្កៅព្រៃចាន់ចារ ។
 អង្រួងស្មាច់ស្មែររោគរកា
 សេដាសណ្តាន់ថ្នាន់ជ្រៃជ្រៃ ។
 សង្ឃ័រពង្ររាក់រាំងស្មី
 សន្តែក្រខុបបង់ក្រឡាញ់ ។
 ប្រផេញគោមួយឈើទាលត្រាញ់
 អង្កាញ់អង្កោលកណ្តាលបាត ។
 គគីររាំងភ្នំបេងបាយម៉ាត
 លាំងសាតសត្យារកាស្រល់ ។
 ស្រងូតស្រងាតក្នុងចិត្តសល់
 នឹកដល់ទារស្រីមិនមានស្មើយ ។
 ហើយសរសើរថាឱផ្កាអើយ
 ពិដោរមកហើយក្លិនថ្មីៗ ។
 ដូចបងនែបនិងទារពិសី
 ដូចបងនែបស្រីទារឥតហ្នង ។

ចម្ប៉ាចំពើបទើបជួបគ្នា
រំជួលអន់អួលពេកកន្លង
ឱបងពិដោរផ្កាក្រវាត់
ពិដោរថ្មីៗដូចក្លិនផ្កា
ដើរដោយវាលវែងត្រែងដុះត្រា
ម្យ៉េងមើលមេឃមីរពពករសាត់
កន្លងក្រឡឹងផ្កាក្រឡាញ់
ពពេចពពូលហើរចូលជ្រក
គ្រលឹងគ្រលោងគ្រលែងវែក
ដូចបងបែកទាវថ្លៃនោមនាយ
ឱបងស្រណោះសត្វតារៅ
ហាក់មាត់ទាវស្នួននួនកនិដ្ឋា
គ្រយងយំឆ្លងឆ្លើយតូរា
ដូចខ្លួនអង្គអញបែកទាវថ្លៃ
បងស្តាប់សូរស័ព្ទវែកពណ៌ង
បងនឹករលឹកទាវទៀតហើយ
ដើរដោយព្រៃជ្រុងរំលងជ្រៅ
ត្រសិតត្រសងហើររេរា
សារិកាស្រែករកគូសុប្បាយ
សព្វសត្វច្រវាត់ក្នុងព្រៃភ្នំ
ថ្នាំថ្លែងសម្តែងទំនឹងពេជ្រ
បានដល់ភូមិស្រុកទុក្ខអាស័យ
ទុំបានសាស័ព្ទប្រាប់ម្តាយថា
ខ្លួនខ្ញុំនឹងពេជ្រមួនពន្លក
ជាអ្នកចម្រៀងល្បែងល្បីល្បាយ
កុំអាក់កុំអន់កុំឱ្យសល់

ឥឡូវឃ្លាតឃ្លាទាវនួនល្អង
ចិត្តបងអាស័យថ្លែកនិដ្ឋា ។
ដូចក្លិនទាវស្បាន់ជិតកាយា
ជាប់នៅជាយជាហ៊ុមក្រវាត់ ។
ទន់ទាបសុរិយាយាត្រាកាត់
ដូចកលបងខ្នាត់ពីទាវមក ។
ដូចខ្លួនអង្គអញត្រាច់ដើររក
ដូចអង្គអញមកនៅរួមកាយ ។
ក្រឡុះហើរបែកគូហ្វូងហ្វាយ
មកដល់ឋានអាយអង្គងកា ។
យំក្នុងព្រៃជ្រៅសព្វភាសា
ចរចាសាសងបងស្រមៃ ។
ហើរហើយបែកគ្នានៅច្រៀវច្រែ
យូរថ្ងៃពុំសុខទុក្ខឥតស្មើយ ។
មានព្រៃប្រែប្រួលងារឆ្លើយ
ទាវអើយសមស្នួនកំព្រា ។
ទទាហើរទៅទំទិមគ្នា
សេកនាំគូវាសសៀវទំ ។
ហើរឆ្ងាយនាំញីស៊ីស្រគំ
យាសយំឆ្លើយឆ្លងសងសម័យ ។
ខំស្រូតដើរត្រាច់ទាំងយប់ថ្ងៃ
ជួបម្តាយប្រស្រ័យសួរទៅមក ។
ខ្ញុំក្នុងមានការស្តេចឱ្យយក
ទ្រង់ភ្នកហាបូទ័យល្បីទៅដល់ ។
ហេតុនេះលោកម្តាយសុំតម្កល់
ស្តេចស្គាល់ក្រមានក្នុងឋានអាយ ។

នាងម្តាយទុំស្តាប់សព្ទសម្តី
 បើកូនអ្នកទៅប្រយ័ត្នកាយ
 កុំបាធ្វេធ្វេសប្រហែសខ្លួន
 ប្រយ័ត្នកម្ចាត់នៅខាងលើរូង
 ទុំក្រាបប្រណិប័តន៍ហត្ថសំពះ
 ដើរទៅដល់វត្តប្រាកដថា
 ឱនអង្គក្រញក្រាបទាំងពីរនាក់
 មានពុទ្ធដីកាសួរចង់ដឹងដាន
 ទូលថាស្តេចចាត់បម្រើមក
 ទៅគាល់បម្រើជាភីលៀង
 ពុទ្ធដីកាថាអើបម្រើក្សត្រ
 កុំបាចូលចិត្តស្និទ្ធនឹងស្រី
 បានចូលគាល់ក្សត្រប្រយ័ត្នប្រាណ
 កុំចូលពេលស្ងាត់ប្រយ័ត្នការណ៍

កូនប្រាប់គប្បីអ្នកមាសម្តាយ
 ចូរថ្វាយខ្លួនអ្នកឱ្យជាក់ស្តែង ។
 កុំឃើញស្រីយួនពួនប្រឡែង
 ខំស្វែងខំសួរលះពីអាយ ។
 លាម្តាយរហ័សទាំងពីរកាយ
 បង្គំរាប់រាយដំណើរប្រាណ ។
 លោកគ្រូស្មោះស្ម័គ្រព្រះទ័យក្សត្រ
 ទុំសោតទូលថ្កានមិនមានល្អៀង ។
 ដល់ហើយរើសយកជាចម្រៀង
 គ្រូផ្ទៀងស្តាប់ជាក់ភ្នាក់ស្មារតី ។
 យប់ថ្ងៃប្រយ័ត្នខ្លួនកុំបី
 ខ្លាចអង្គចក្រឹយកទោសា ។
 ដំណេកទីថានអង្គក្សត្រា
 គាល់អង្គក្សត្រាព្រះបពិត្រ ។

(ដកស្រង់ពីសៀវភៅ រឿង ទុំទាវ របស់ព្រះបទុមគ្រូសោម ទំព័រ ៤៨-៥១)



សំណួរ

១. តើអត្ថបទកាព្យខាងលើនេះមានប្រភពមកពីណា ? អ្នកណា ជាអ្នកនិពន្ធ ?
២. តើអត្ថបទកាព្យខាងលើនេះនិយាយពីអ្វី ?
៣. ចូរបង្ហាញពីខ្លឹមសារអត្ថបទជាពាក្យសម្រាយ ។
៤. ចូរបង្ហាញនិងគូសគំនូសតាងចំណាប់ចូន វគ្គទី ១ និងទី ២ ឱ្យបានត្រឹមត្រូវ ។
៥. ចូរបង្ហាញពីកាព្យរូបារម្មណ៍ក្នុងអត្ថបទ ។
៦. តើសោភ័ណភាសាឬសិល្បៈភាសានៅក្នុងអត្ថបទកាព្យខាងលើស្ថិតនៅត្រង់ណា ?



ប្រភពនៃអក្សរខ្មែរ



ក. សិក្សាពាក្យគន្លឹះ

- អក្ខរក្រម : លំដាប់នៃអក្សរ ។
- ទេវនាគរិ : ក្នុងអក្សរមួយបែបរបស់ពួកព្រាហ្មណ៍ដែលមានកំណើតក្នុងប្រទេសឥណ្ឌា ។
- វិវត្តន៍ : ប្រែប្រួល ផ្លាស់ប្តូរ ។
- ចារ : សរសេរ ។
- សម័យនុគរភ្នំ (ហ្វូណន) : រាជាណាចក្រខ្មែរក្នុងអំឡុងគ្រិស្តសតវត្សទី១-៦ ។
- សំយោគ : ផ្សំគ្នា , រួមគ្នា ... ។
- រចនា : តុបតែង រៀបរៀង ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអ្នកអានអត្ថបទខាងក្រោមនេះអ្នកត្រូវអានដោយយកចិត្តទុកដាក់ ហើយកំណត់ចំណាំសេចក្តីលម្អិតសំខាន់ៗនៅក្នុងអត្ថបទ ដើម្បីត្រៀមឆ្លើយសំណួរទាក់ទងនឹងសេចក្តីលម្អិត ខ្លឹមសារ និងគំនិតសំខាន់បង្កប់មួយចំនួននៅក្នុងអត្ថបទឱ្យបានត្រឹមត្រូវ ។

គ. អត្ថបទ

ក្រោយពីបានបង្កើតភាសាសម្រាប់និយាយប្រាស្រ័យទាក់ទងគ្នាក្នុងការរស់នៅមក មនុស្សតែង រិះរកមធ្យោបាយបង្កើតសញ្ញាផ្សេងៗ សម្រាប់កត់ត្រាពាក្យសំដី រឿងរ៉ាវ ព្រឹត្តិការណ៍ផ្សេងៗថែម ទៀត ។ សញ្ញានោះលុះក្រោយមកក៏កើតបានជាតួអក្សរ ។

តាមការស្រាវជ្រាវរបស់លោក យូស៊ី មានអក្សរពីរបែបបានកើតឡើងនៅប្រទេសឥណ្ឌា ប្រមាណជា ១០០០ឆ្នាំមុនគ.ស គឺអក្សរ ព្រាហ្មីនិងខារោស្ត្រី ។ បណ្តាអក្សរទាំងពីរបែបនេះបានផ្តល់ ដើមកំណើតអក្សរឯទៀតជាច្រើននៅប្រទេសឥណ្ឌា ។ ឯតួអក្សរព្រាហ្មីនោះកើតចេញមកអំពីអក្ខរ ក្រុមបុរាណអំបូរសេមីត ក្នុងចំណោមអក្សរឥណ្ឌាជាច្រើនដែលកើតចេញពីអក្សរព្រាហ្មី អក្សរទេវ នាគវិប្បនាគវិគ្រូរបានគេស្គាល់ជាងគេ ហើយគេយកមកកត់ត្រាភាសាសំស្ក្រឹត ។ លុះក្រោយមកអក្សរ ទេវនាគវិក៏ក្លាយទៅជាអក្សរសំរាប់ជនជាតិឥណ្ឌាប្រើជាផ្លូវការហូតដល់សព្វថ្ងៃនេះ ។

តើអក្សរខ្មែរមានដើមកំណើតពីអក្សរណាដែរ ?

នៅសម័យនគរភ្នំ (ហ្វូណាន) គេបានរកឃើញសិលាចារឹកមួយនៅរ៉ូកាញ់ ក្នុងភូមិភាគពាយ័ព្យត្រាង (យួនខាងត្បូង) ដែលគេបានចាត់ទុកថា ជាសិលាចារឹកខ្មែរដំបូងបង្អស់ ប៉ុន្តែសេចក្តីក្នុងសិលាចារឹក នេះជាភាសាសំស្ក្រឹត ។ តាមការសិក្សាប្រៀបធៀបអក្សរខ្មែរបុរាណទៅនឹងអក្សរឥណ្ឌាប៉ែកខាងត្បូង គេបានដឹងថាមានទ្រង់ទ្រាយដូចគ្នា ។ ម្យ៉ាងទៀត គេបានរកឃើញប្រាក់កាក់របស់ឥណ្ឌានៅអូរកែវ (កំពង់ដែររបស់ខ្មែរនៅមាត់សមុទ្រកម្ពុជាក្រោម) ដែលប្រាក់កាក់នោះ គេបានអក្សរព្រាហ្មីមាន ទ្រង់ទ្រាយដូចតួអក្សរខ្មែរបុរាណដែរ ។ ស្របតាមសម័យនោះ ខ្មែរនិងឥណ្ឌាមានទំនាក់ទំនងគ្នាញឹក ញាប់ផង គេក៏សន្និដ្ឋានថាខ្មែរបានខ្ចីយកតួអក្សរឥណ្ឌាព្រាហ្មីមកប្រើ ។

អក្សរដែលខ្មែរ យកគំរូតាមអក្សរឥណ្ឌាខាងត្បូងមកប្រើប្រាស់ក្នុងសម័យនោះពុំដូចគ្នានឹង អក្សរសម័យបច្ចុប្បន្ននេះទេ គឺត្រូវបានកែប្រែទ្រង់ទ្រាយចំនួន១០ដងរួចមកហើយ ទើបបាទជារូបរាង ពិតប្រាកដដូចតួអក្សរដែលយើងប្រើប្រាស់សព្វថ្ងៃ ។ ខាងក្រោមនេះ គឺជាដំណើរវិវត្តន៍នៃព្យញ្ជនៈ ខ្មែរបុរាណ ៣បែប :

ព្យញ្ជនៈបែបទី១ (សម័យមុនអង្គរ)

ក ខ ក ឃ ង ច ឆ ជ ញ
 ឡ វ ហ ណ ត ថ ឍ ណ រ
 ល ឈ ឍ ដ ឃ ឃ្រ ឃ្ល ឃ្វ ក ឃ្ម ឃ្យ ឃា

ព្យញ្ជនៈបែបទី២ (សម័យអង្គរ)

ក ខ ក ឃ ង ច ឆ ជ ញ
 ឡ វ ហ ណ ត ថ ឍ ណ រ
 ល ឈ ឍ ដ ឃ ឃ្រ ឃ្ល ឃ្វ ក ឃ្ម ឃ្យ ឃា

ព្យញ្ជនៈបែបទី៣ (សម័យក្រោយអង្គរ)

ក ខ ក ឃ ង ច ឆ ជ ញ
 ឡ វ ហ ណ ត ថ ឍ ណ រ
 ល ឈ ឍ ដ ឃ ឃ្រ ឃ្ល ឃ្វ ក ឃ្ម ឃ្យ ឃា

បើយើងប្រៀបធៀបតួព្យញ្ជនៈទាំង ៣ បែប យើងឃើញថាមានសណ្ឋានខុសគ្នាស្ទើរ ហើយកាន់តែ
 ឆ្ងាយណាស់ទៅទៀតនឹងតួព្យញ្ជនៈសម័យបច្ចុប្បន្ននេះ ។

ព្យញ្ជនៈសម័យមុនអង្គរ : មានរាងក្រោតក្រោត មិនស្មើ មិនសម សក់ខ្លី ជើងខ្លី ហើយមាន
 ចំនួនតិច ។

ព្យញ្ជនៈសម័យអង្គរ : មានរាងសង្ហាមានសក់ជាក្បាច់រចនា ជើងមានស្មើតែគ្រប់គ្នា ។

ព្យញ្ជនៈសម័យក្រោយអង្គរ : មានរាងទ្រេត សក់និងជើងវែងៗមានរូបរាងកាន់តែច្បាស់ ។

ដំណើរវិវត្តន៍មានច្រើនលើកច្រើនក្រា តួអក្សរវិតតែច្រើនឡើង វិតតែងាយសរសេរឡើង
 ហើយវិតតែល្អឡើងប្រកបដោយក្បួនក្បាច់យ៉ាងសមរម្យ ។ នេះហើយជាស្នាដៃនៃបុព្វបុរសខ្មែរ ដែល
 មានទេពកោសល្យខាងកែសម្រួលនិងខាងបង្កើតថ្មី ដើម្បីបំពេញនូវកង្វះខាតរបស់ខ្លួន ។

ក្រោយដែលមានកំណើតមាំមួននិងវិវត្តន៍ពេញរូបរាងមែនទែនហើយ អក្សរខ្មែរមានលក្ខណៈ ពិសេសរបស់ខ្លួនពិតប្រាកដ ។

អក្សរពុំមែនជាសញ្ញាដាច់ដោចចេញពីគ្នា ដែលគេចេះតែយកមកកត់សម្គាល់សំឡេងក្នុងភាសា នីមួយៗនោះឡើយ ប៉ុន្តែអក្សរ គឺជាកម្រងសញ្ញាដែលទាក់ទងគ្នាជាក្បួន ជាវិធីស្ថិតនៅលើមូលដ្ឋាន ឬគោលណាមួយជាដរាប ។ យ៉ាងណាមិញអក្សរខ្មែរក៏ដូចនោះដែរ ពោលគឺជាក្បួននៃក្បួនសញ្ញា ដែលទាក់ទងគ្នាទៅលើមូលវិធីដ៏សំខាន់មួយចំនួនក្នុងកត់សម្គាល់ ។

នៅក្នុងអក្សរខ្មែរ គេនិយមភ្ជាប់ស្រៈនិងព្យញ្ជនៈឱ្យជាប់ ដែលជាហេតុនាំឱ្យមានទំនាក់ទំនងទៅ វិញទៅមករវាងស្រៈនិងព្យញ្ជនៈ ។ ទំនាក់ទំនងនេះបណ្តាលឱ្យកើតមានស្រៈកប់ក្តួបស្រៈអនុស័យ ក្នុង ព្យញ្ជនៈទាំងនេះ ។ ស្រៈកប់ក្តួបខ្មែរមានពីរប្រភេទគឺ អ-អី ។ ឯស្រៈកប់ក្តួបាលីមានតែមួយគឺ អៈ ដោយ មានស្រៈអនុស័យពីរបែបកប់នៅក្នុងព្យញ្ជនៈនេះហើយ ទើបនាំឱ្យមានព្យញ្ជនៈអនុស័យ ពីរបែបដែរ គឺព្យញ្ជនៈអនុស័យពួក អ ដូចជា ក ខ ច ឆ ដ ថ ... និងព្យញ្ជនៈ អនុស័យពួក អី ដូចជា គ យ ជ ឈ ទ ធុ ... ។

ចំណែកស្រៈនិស្ស័យដូចជា ៣ ធុ ធុ ធុ ធុ ធុ ធុ ក៏ចែកជាពីរប្រភេទស្របទៅនឹងព្យញ្ជនៈ អនុស័យពួក អ និងពួក អី ដូចនេះទៀត ប៉ុន្តែមានសញ្ញាសម្គាល់តែមួយបែប (ឧ. សញ្ញាសំគាល់ អា ផង អិ ផង) ។

អាស្រ័យដោយមានស្រៈអនុស័យក្នុងព្យញ្ជនៈបែបខាងលើនេះ ហើយទើបព្យញ្ជនៈអនុស័យ មួយត្បាញអាចទៅជាព្យញ្ជនៈមួយបាន ។

ឧទាហរណ៍ : ត (តទល់) ខ (ខត្រី) ស (ពណ៌ស) ។

លក្ខណៈពិសេសនេះខុសប្លែកអំពីអក្សររ៉ូម៉ាំងមានអក្សរបារាំងជាដើម ដែលព្យញ្ជនៈមួយត្បាញ អាចទៅជាព្យញ្ជនៈមួយបានទេ ដូចជាព្យញ្ជនៈ b, k, p, l ជាដើម និងអាចទៅជាព្យញ្ជនៈមួយបាន លុះត្រាតែ មានស្រៈប្រកបជាមួយ ។

ឯអក្សរខ្មែរ ព្យញ្ជនៈពីរតួនៅរៀងគ្នា ក៏អាចទៅព្យញ្ជនៈមួយបានដែរដូចពាក្យ មក បង (តួ “ម” និងតួ “ប” ជាព្យញ្ជនៈដើមព្យញ្ជ ឯតួ “ក” និងតួ “ង” ជាព្យញ្ជនៈប្រកប ។ ពិតមែនតែពុំមានសញ្ញា សំគាល់ថាពុំមានស្រៈអនុស័យក្នុងព្យញ្ជនៈប្រកបដូចនេះក៏ដោយ ក៏ខ្មែរយើងពុំអាចច្រឡំបានទេ ព្រោះគេអាចដឹងបានដោយសារន័យរបស់ពាក្យនោះ ។ **ឧទាហរណ៍** ទូកង លើកដាក់លើក ពានាស ។

ចំណែកនៅក្នុងអក្សររ៉ូម៉ាំងដែលនិយមផ្តាច់ស្រៈចេញអំពីព្យញ្ជនៈ ហើយដែលពុំនិយមប្រើស្រៈ អនុស័យ ព្យញ្ជនៈអនុស័យដូចខ្មែរនោះព្យញ្ជនៈ ២ ឬ ៣ តួនៅជិតគ្នាពុំអាចទៅជាព្យញ្ជនៈបានទេ ប៉ុន្តែ ជាព្យញ្ជនៈសំយោគឬព្យញ្ជនៈផ្សំទៅវិញ ។ **ឧទាហរណ៍ :** tr (trouver), sp (splendeur) ។

រីឯព្យញ្ជនៈសំយោគខ្មែរ ពុំសរសេរតួព្យញ្ជនៈរៀងគ្នាដូចនេះទេ គឺសរសេរត្រួតព្យញ្ជនៈលើគ្នា ទៅវិញ ជាបុព្វហេតុមួយយ៉ាងសំខាន់បណ្តាលឱ្យមានការបង្កើតជា ជើង របស់ព្យញ្ជនៈឡើង។ ដូច នេះហើយបានជាយើងឃើញថា ព្យញ្ជនៈនីមួយៗនៅក្នុងសម័យបច្ចុប្បន្នសុទ្ធតែមានជើង ការបង្កើត ជើងព្យញ្ជនៈនេះ គឺដើម្បីយកទៅសរសេរធ្វើក្រោមព្យញ្ជនៈមួយទៀត ឱ្យមានសភាពត្រួតគ្នាផ្សំ សំឡេងគ្នាព្យញ្ជនៈសំយោគ គឺព្យញ្ជនៈផ្សំនេះឯង។ **ឧទាហរណ៍** ខ្យ (ខ្យល់) ខ្ល (ខ្លី) ក្រ។

ក្រៅពីនេះ ជើងនៃព្យញ្ជនៈសម្រាប់ប្រើជាព្យញ្ជនៈដើមព្យាង្គ នៃព្យាង្គតម្រួតថែមទៀត។

ឧទាហរណ៍ : ពន្យល់ : ពន់ (ព្យាង្គទី១) + យល់ (ព្យាង្គទី២)

ជើង " ៀ " ក្នុងពាក្យ "ខ្យល់" និងជើង " ្យ " ក្នុងពាក្យ "ពន្យល់" ពិតមែនតែមានរូបរាងដូច គ្នាក៏ដោយ ក៏ពុំមានមុខងារដូចគ្នាដែរ។ ក្នុងព្យញ្ជនៈសំយោគជើងព្យញ្ជនៈ គឺខ្យល់ផ្សំជាមួយនិង ព្យញ្ជនៈត្រួតលើ។ ចំណែកជើងព្យញ្ជនៈក្នុងព្យាង្គតម្រួតវិញ ពុំមែនជាសំឡេងផ្សំទេ គឺជាព្យញ្ជនៈ ដើមព្យាង្គតម្រួត នេះឯង។

យើងបានឃើញថា វិធីធ្វើជើងនេះជាមែកធាងបែកចេញអំពីមូលវិធីអនុស័យស្រៈព្យញ្ជនៈ ហើយវិធីធ្វើជើងនេះមានវិបាកសំខាន់ៗដែល ប្រព្រឹត្តទៅនៅលើក្បួនវិធីដ៏ច្បាស់លាស់ណាស់។

លក្ខណៈពិសេសមួយទៀតរបស់អក្សរខ្មែរយើង គឺព្យញ្ជនៈមាន សក់។ តើសក់នោះមាន ប្រយោជន៍យ៉ាងណាដែរ ?

រួចមកហើយយើងបានឃើញគេយកសក់ " ៊ " (អ្នកខ្លះហៅថាសក់ " ក ") ដែលមានសណ្ឋាន ដូចជាលេខ ៣ ហើយដែលបាលីហៅថា ត្រីសព្ទមកប្រើដាក់លើ ព្យញ្ជនៈឯទៀតពុំឃើញយកមកប្រើ ផងទេ។ យើងយល់ថាការធ្វើឱ្យព្យញ្ជនៈមានសក់ពុំមែនជាការឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញសក់ ព្យញ្ជនៈ គឺជាក្បាច់ ដែលបុព្វបុរសយើងបានចនាឡើងដើម្បីលំអព្យញ្ជនៈនីមួយៗឱ្យមានសភាព សមស្តួនឡើង។ ចំណែកអក្សរសៀម-ឡាវ ដែលយកលំនាំអក្សរតាមខ្មែរយើង ហើយយកទៅកែ ប្រែលុបសក់ចេញមើលទៅហាក់ដូចជាមនុស្សដែលមានក្បាល ប៉ុន្តែអត់សក់ដូចនោះដែរ។

ក្រោយដែលបានសិក្សាអំពីប្រភពវិវត្តន៍និងលក្ខណៈពិសេសនៃអក្សរខ្មែរមកយើងបានឃើញថា ខ្មែរបានយកលំនាំតាមអក្សរឥណ្ឌាមកប្រើប្រាស់ជាលើកដំបូងក៏ពិតមែន ក៏ប៉ុន្តែបន្ទាប់មកខ្មែរមានទេព គោសល្យខាងច្នៃឱ្យបានសមស្តួនខាងបង្កើតថ្មីឱ្យសម្បូរគ្រប់គ្រាន់ព្រមទាំងឱ្យមានក្បួនខ្នាតមានវិធីច្បាស់ លាស់សម្រាប់ជាតិខ្មែរ យកទៅប្រើការបានយ៉ាងងាយក្នុងការកត់ត្រាគំនិតសព្ទពាក្យ ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ។ល។ [...]

(ដកស្រង់ពីសៀវភៅអរិយធម៌ខ្មែររបស់អ្នកស្រី ត្រឹង ងា គ.ស ១៩៧៤)

សំណួរ

- ១. តើអត្ថបទខាងលើនេះនិយាយពីអ្វី ?
- ២. តើអក្សរខ្មែរមានប្រភពមកពីណា ?
- ៣. តើអក្សរខ្មែរមានការវិវត្តប៉ុន្មានលើកមកហើយ ? ហើយមានលក្ខណៈពិសេសដូចម្តេចខ្លះ ?
- ៤. តើអក្សរខ្មែរមានលក្ខណៈខុសពីអក្សរឡាវនិងសៀមត្រង់ណាខ្លះ ?
- ៥. ចូរបង្ហាញខ្លឹមសារនៃអត្ថបទ ។
- ៦. ចូររកគំនិតសំខាន់បង្អប់នៅក្នុងអត្ថបទ ។



ការនិយាយប្រៀបធៀប

ការប្រៀបធៀប គឺជាការប្រដូច ឬប្រៀបធៀបគ្នារវាងរបស់ពីរវត្ថុពីរ ទស្សនៈ យោបល់ ឬគំនិត ពីរ ។ល។ ដើម្បីបង្ហាញពីលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នា ។

ដើម្បីងាយស្រួលក្នុងការប្រៀបធៀប អ្នកត្រូវស្គាល់សំនួនមួយចំនួននិងរបៀបប្រើប្រាស់សំនួរ ប្រៀបធៀបនេះជាមុនសិន ។ សំនួរប្រៀបធៀបមានពីរ គឺសំនួរប្រៀបធៀបលក្ខណៈដូចគ្នានិងសំនួរ ប្រៀបធៀបលក្ខណៈខុសគ្នា ។

១ . សំនួរប្រៀបធៀបលក្ខណៈដូចគ្នា

ចូរពិនិត្យឧទាហរណ៍ខាងក្រោម

- ប្រទេសណាគឺមានភាសានិងវប្បធម៌អរិយធម៌របស់ខ្លួនដែរ ។
- ព្រះពុទ្ធសាសនាមានពន្លឺ ភ្លឺថ្លាដូចពេជ្រពណ្ណរាយ ។
- តោថ្មឈរទ្រឹងនឹងដូចគល់ឈើ ។
- គាត់យំដូចកូនក្មេង ។
- អ្នកប្រាជ្ញខ្លះចាត់ទុកសំដីថ្លៃថ្នូរនឹងមាស ។

តាមឧទាហរណ៍ខាងលើនេះ យើងឃើញថាពាក្យ ក៏...ដែរ ប្រហាក់ប្រហែល ឬប្រហាក់ ប្រហែលនិង ដូច និង ស្មើនឹង ... គឺជាសំនួរប្រៀបធៀបលក្ខណៈដូច ។

ដូចនេះដើម្បីប្រៀបធៀបលក្ខណៈដូចគ្នា គេត្រូវប្រើសំនួរ : ក៏ ... ដែរ ដូច និង ស្មើនឹង ប្រហាក់ប្រហែលនិង ... ។

២ . សំនួរប្រៀបធៀបលក្ខណៈខុសគ្នា

ចូរពិនិត្យឧទាហរណ៍ខាងក្រោម

- ផ្ទុយពីខ្ញុំ សុំធាចូលចិត្តចម្រៀងបរទេស ។
- ខុសស្រឡះពី សុំធា ខ្ញុំចូលចិត្តចម្រៀងខ្មែរ ។
- ពូជននិយាយច្រើន រីឯមីងសាន បែរជានិយាយតិចទៅវិញ ។
- ប្រាសាទព្រះវិហារល្អស្អាត សង់នៅលើភ្នំ ប៉ុន្តែប្រាសាទអង្គរវត្តសង់លើផ្ទៃរាប ។
- សុខាទៀនអក្សរពូកែលេខមួយ ។ ផ្ទុយទៅវិញម្ល៉ឹងរបស់វាទៀនបានលេខក្រោយគេ ។
- ភាសាខ្មែរមិនដូចភាសាអង់គ្លេស ហើយក៏មិនដូចភាសាបារាំងដែរ ។
- កូនមីងផងមានមុខមាត់មិនដូចគាត់សោះ ។

- តម្លៃសៀវភៅនេះមិនប្រហាក់ប្រហែលនឹងសៀវភៅដែលខ្ញុំទិញមុនសោះ ។

តាមល្អៗនីមួយៗខាងលើយើងឃើញថាមានពាក្យ : ផ្ទុយពី ខុសស្រឡះ បែរជា ... ទៅវិញ ផ្ទុយទៅវិញ មិនដូច មិនប្រហាក់ប្រហែលនឹង ប៉ុន្តែ មិនស្មើនឹង ។ល ។ គឺជាសំនួនប្រៀបធៀប លក្ខណៈខុសគ្នា ។

ដូចនេះ ដើម្បីប្រៀបធៀបលក្ខណៈខុសគ្នា គេប្រើសំនួន : ផ្ទុយពី ខុសស្រឡះពី បែរជា ... ទៅវិញ ប៉ុន្តែ ផ្ទុយទៅវិញ មិនដូច មិនស្មើនឹង មិនប្រហាក់ប្រហែលនឹង ។ល ។

កំណត់សំគាល់ : ការប្រៀបធៀបអាចមានទំហៀបផ្តាច់ ។

ឧទាហរណ៍ :

- គំនិតនេះសមរម្យជាងគំនិតនោះ ។
- ប្រាសាទនេះមានក្បាច់រចនាល្អលើសកល ។
- យុវជននេះច្រៀងពីរោះគ្មានគូប្រៀប ។

ពាក្យ " ជាង លើសគេ គ្មានគូប្រៀប " ជាសំនួនប្រៀបធៀបលក្ខណៈផ្តាច់គេ ឬទំហៀបផ្តាច់ ។ សំនួនទំហៀបផ្តាច់មាន "លើសគេ ជាង គ្មានគូប្រៀប ផ្តាច់ បំផុត ..." ។

លំហាត់

ចូរអ្នកប្រៀបធៀបការវិវត្តនៃតួព្យញ្ជនៈខ្មែរទាំងបីដំណាក់កាលធំៗ ដែលអ្នកបានសិក្សារួច ហើយនោះគឺ សម័យមុនអង្គរ សម័យអង្គរ និងក្រោយអង្គរ ។ បន្ទាប់មក ចូរអ្នកប្រៀបធៀបមើលថា ព្យញ្ជនៈសម័យកាលណាមួយដែលមានលក្ខណៈដូចគ្នាច្រើនជាងគេទៅនឹងព្យញ្ជនៈខ្មែរយើងបច្ចុប្បន្ន នេះ ។ ការប្រៀបធៀបនេះត្រូវផ្តោតទៅលើចំណុចសំខាន់ៗខាងក្រោម ៖

- ចំនួនតួព្យញ្ជនៈសរុប
- ចំនួនតួព្យញ្ជនៈតាមវគ្គ
- ទម្រង់តួព្យញ្ជនៈនីមួយៗ
- ជើងព្យញ្ជនៈមួយចំនួន ។



សំណេរសំយោគ

បួនបានសិក្សារួចហើយអំពីសំណេរពន្យល់ សំណេរបំពេញ លិខិតផ្លូវការ កិច្ចសន្យា ជួល លក់ សំណេរវិភាគអត្ថបទ និងសំណេរសំយោគលើទស្សនៈមតិយោបល់អ្វីមួយ ។

ក្នុងមេរៀននេះ បួននឹងសិក្សាពីសំណេរសំយោគទៅលើទស្សនៈស្តីពីបញ្ហាភាសាខ្មែរ ។

ចូរអានអត្ថបទគំរូខាងក្រោម ៖

បញ្ហាដើមកំណើតជាតិខ្មែរ ជាប្រធានបទសំខាន់មួយសម្រាប់អ្នកសិក្សាស្រាវជ្រាវអំពីអរិយធម៌ ខ្មែរ ។ ជាយូរមកហើយ អ្នកសិក្សាស្រាវជ្រាវខ្មែរ បានខិតខំដោះស្រាយនូវបញ្ហាដ៏សំខាន់នេះ ហើយបានបញ្ចេញយោបល់ប្លែកៗគ្នា ហើយជួនកាលក៏ជួយគ្នាស្រឡះតែម្តង ។ ប៉ុន្តែ យើងអាច ប្រមូលយោបល់ទាំងនោះបានជាពីរក្រុម ៖

យោបល់ក្រុមទី ១ : គេយល់ថាជាតិខ្មែរជាជាតិអន្តោប្រវេសន៍ចេញពីប្រទេសឥណ្ឌា ហើយ លុកលុយដណ្តើមយកទឹកដីរបស់ជាតិដើមមួយ គឺជនជាតិក្នុងអំបូរម៉ាឡាយូ-ប៉ូលីណេស៊ីយ៉ាង ។ ទស្សនៈនេះត្រូវបានលើកឡើងមុនគេ ដោយលោក Hendrick kerns ។ បន្ទាប់មកទៀតក៏មានអ្នក ស្រាវជ្រាវខ្លះយល់ស្របតាម ដូចលោក Adhémar Letère និងលោក Pierre Gourou ជាដើម ។ លោក Pierre Gourou បានទាំងបញ្ជាក់ថាជនជាតិ មន-ខ្មែរ ប្រហែលជាត្រូវពួកទ្រាវិឌ ដែលពួកអារ្យ ច្រានចេញពីប្រទេសឥណ្ឌា ហើយដោយមាននៅសេសសល់ក្រុមខ្លះដូចជាពួកមុណ្ណូបានមកលុកលុយ ប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជា ។ គេអាចបញ្ជូនទៅក្នុងក្រុមអ្នកស្រាវជ្រាវទីមួយនេះ ដែរដូចជា លោក Etienne Aymonier ដែលយល់ថាក្រុម មន-ខ្មែរមុណ្ណូ មានទីតាំងដើមនៅជើងភ្នំ ទីបេ ហើយក្រោយមកបានបំបែកជាពីរក្រុម មួយក្រុមគឺ "មន-ខ្មែរ" ចូលមកតាំងនៅក្នុងភូមិភាគ អាស៊ីអាគ្នេយ៍មួយក្រុមទៀតគឺ "មុណ្ណូ" ចូលទៅនៅក្នុងប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃ ។

យោបល់ក្រុមទី ២ : គេទទួលស្គាល់ថា ជាតិខ្មែរជាជាតិពិសេសមួយ ស្ថិតនៅក្នុងក្រុម មន-ខ្មែរ ហើយបានមកកើតឡើង នៅភូមិភាគអាស៊ីអាគ្នេយ៍នេះតាំងពីបុរាណមកម៉្លោះ នេះគឺជា យោបល់របស់លោក Bernad philippe Grosier (កាលពីមុនជាអភិរក្សអង្គរ) និងលោក Marcel Talabol ជាដើម ។ លោកទាំងពីរនេះយល់ឃើញថា ក្នុងសម័យបុព្វប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ មានមនុស្សជាច្រើនក្រុមបានធ្វើដំណើរពីខាងជើងចុះមកភូមិភាគអាស៊ីអាគ្នេយ៍ ដូចជាពួកអូស្ត្រូឡូអ៊ីដ មេឡាណេស៊ីយ៉ាង និងឥណ្ឌូណេស៊ីយ៉ាង ។ អំបូរ មន-ខ្មែរ បានកើតឡើងដោយការកាត់ផ្សំរវាងពួក ឥណ្ឌូណេស៊ីយ៉ាងនិងពួកមេឡាណេស៊ីយ៉ាង ហើយបានរស់នៅរាយប៉ាយលើទឹកដី ដែលលាតសន្ធឹងពី ឥណ្ឌូចិន ជ្រោយម៉ាឡាយូ ដល់ព្រំប្រទល់ប្រទេសឥណ្ឌា ។

សំយោគ : យោបល់នៃក្រុមទីពីរនេះមានលក្ខណៈស្របទៅនឹងទស្សនៈរបស់ខ្មែរ ពីព្រោះបើយើងសម្លឹងទៅលើរឿងព្រេងខ្មែរក៏ដោយ លុះត្រាតែមាននាងនាគនៅស្រុកខ្មែរនេះឯងទើបព្រះចៅ (ដែលគេថាមកពីស្រុកឥណ្ឌា) បានជួបភ័ក្ត្រសព្វគ្នាដោយបានគ្រប់គ្រងស្រុកគោកធួកនេះដែរ ។ បានសេចក្តីថា លុះត្រាតែមានជាតិខ្មែរនៅលើកោះគោកធួកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួនបានខ្លះចូលក្នុងស្រុកខ្មែរ ។

សន្និដ្ឋាន : សេចក្តីក្នុងរឿងព្រេងនេះសង្ឃឹមឃើញទៀតថា ចំពោះខ្មែរយើង ជាតិខ្មែរមានប្រភពនៅក្នុងស្រុកខ្មែរនេះឯង ។

ចំពោះបញ្ហាដើមកំណើតនៃជាតិសាសន៍ខ្មែរនេះអ្នកប្រាជ្ញអន្តរជាតិ បានបញ្ចេញសម្មតិកម្មច្រើនបែបច្រើនយ៉ាងណាស់ តែលោកបានស្របយោបល់គ្នាគ្រងចំណុចដែលថាខ្មែរជាជាតិមួយស្ថិតនៅក្នុងអំបូរពិសេសមួយ គឺអំបូរមន-ខ្មែរ ឬខមនេនឯង ។

សំណួរ

១. តើអត្ថបទខាងលើនេះនិយាយពីអ្វី ?
២. តើយោបល់ក្រុមទី១មានន័យដូចម្តេច ?
៣. តើយោបល់ក្រុមទី១និងទី២ យោបល់ណាមួយត្រឹមត្រូវជាងគេ ?
៤. ចំពោះប្អូនវិញ តើប្អូនយល់ថាជនជាតិខ្មែរមានដើមកំណើតពីណា ?
៥. តើយោបល់ក្រុមទាំងពីរមានចំណុចរួមគ្រងណាខ្លះ?

លំហាត់

ប្អូនបានសិក្សារួចមកហើយអំពីភាសានិងលក្ខណៈពិសេសរបស់ភាសាខ្មែរនៅមេរៀនទី ៣ ។ ចូរប្អូនសរសេរសំណេរសំយោគលើទស្សនៈដូចខាងក្រោម មានមតិមួយពេលថា "ភាសាខ្មែរមានប្រភពពីភាសាបាលីសំស្ក្រឹត" ។ ឯមតិមួយទៀតពេលថា "ភាសាខ្មែរស្ថិតក្នុងអំបូរភាសាខ្មែរ-មន" ។ ពេលប្អូនសរសេរត្រូវអនុវត្តសំណេរតាមគម្រោងដូចខាងក្រោម

- ១ . សេចក្តីផ្តើម : (សរសេរ៣កំណត់)**
- បញ្ហាទូទៅនៃភាសាខ្មែរ
 - ការចាប់អារម្មណ៍រួមទៅលើប្រភពនៃភាសាខ្មែរ ។

២ . តួសេចក្តី


- ឃ្លាភ្ជាប់សេចក្តី
- ការបង្ហាញពីមតិទី ១ និងអំណះអំណាង
- ការបង្ហាញមតិទី ២ និងអំណះអំណាង
- សំយោគមតិទី ១ និងទី ២ រកលក្ខណៈរួម
- សន្និដ្ឋាន : តើមតិណាមួយត្រឹមត្រូវនិងសមហេតុផលជាង

៣ . សេចក្តីបញ្ចប់

- យោបល់ចំពោះមតិដែលត្រឹមត្រូវនិងការវាយតម្លៃ
- បញ្ចេញទស្សនៈផ្ទាល់ខ្លួនចំពោះមតិដែលត្រឹមត្រូវរបស់ប្រធានដែលលើកឡើង ។
ពេលសរសេរម្តងត្រូវធ្វើសេចក្តីព្រាង ហើយពេលធ្វើសេចក្តីព្រាងចប់មុននឹងសរសេរសម្រេច
ចូរអ្នកពិនិត្យឡើងវិញថា ៖

- តើសំណេររបស់អ្នកមានបង្ហាញពីចំនួនពាក្យពេចន៍ ឃ្លា ល្បះ បានត្រឹមត្រូវ និងមានកំហុស
អក្ខរាវិរុទ្ធដែរឬទេ ?
- តើសំណេររបស់អ្នកមានលំដាប់លំដោយ គំនិតសមហេតុផល និងមានអំណះអំណាង
គ្រប់គ្រាន់សម្រាប់ការពារឬគាំទ្រមតិដ៏មួយៗហើយឬនៅ ?
- តើសំណេររបស់អ្នកត្រឹមត្រូវតាមចំណុចណែនាំក្នុងគម្រោង (ធ្វើមសេចក្តី តួសេចក្តី សេចក្តី
បញ្ចប់) គ្រប់ចំណុចដែរឬទេ ?
- តើការសំយោគនិងវាយតម្លៃលើទស្សនៈប្រធាន មានអំណះអំណាងគ្រប់គ្រាន់ត្រឹមត្រូវដោយ
ផ្អែកលើមូលដ្ឋានណាមួយច្បាស់លាស់ហើយឬនៅ ?

ការទទួលស្គាល់ការពិត



ការទទួលស្គាល់ការពិត គឺជាការទទួលស្គាល់នូវរឿងរ៉ាវ ហេតុការណ៍ ឬអ្វីៗដែលកើតមានឡើងប្រាកដជាក់ស្តែង ទោះជាជារឿងរ៉ាវ ហេតុការណ៍ទាំងនោះកើតឡើងពីអតីតកាល ឬក៏បច្ចុប្បន្នកាលក្តី ។ គេមិនអាចបិទបាំង ឬគេចវេះពីការពិតបានជារៀងរហូតនោះទេ ។ ដូចនេះយើងត្រូវតែទទួលយកការពិត ឬក៏ហ៊ានប្រឈមនឹងការពិត ដើម្បីជាបទពិសោធសម្រាប់បច្ចុប្បន្ននិងអនាគត ។

ក្នុងមេរៀននេះ អ្នកនឹងបានសិក្សាស្វែងយល់ពីរឿងរ៉ាវ ហេតុការណ៍មួយចំនួនដែលកើតឡើងពីអតីតកាលនិងបច្ចុប្បន្នកាល ។ ទន្ទឹមនឹងនេះ អ្នកនឹងបានសិក្សាបន្ថែមទៀតអំពីលក្ខណៈសម្គាល់អត្ថបទល្ខោននិងប្រភេទល្ខោនមួយចំនួន បុរេនិថ្វ័យ ធ្លាក់និងឈ្នាប់ បំណកស្រាយអត្ថន័យពាក្យស្លោកសុភាសិត និងសំណេរប្រៀបធៀប ។



ក. សិក្សាពាក្យគន្លឹះ

- ទ្រុស្តមិត្ត : មិត្តអាក្រក់ មិត្តសាមាណ្យ មិត្តយោរយោ ។
- ដំបៅជីវិត : បញ្ហាដ៏សោកសៅរបស់ជីវិត ។
- សុភមង្គល : សេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអានអត្ថបទ អ្នកត្រូវអានដោយយកចិត្តទុកដាក់ ដើម្បីត្រៀមឆ្លើយសំណួរទាក់ទងនឹង
រចនាបថល្អាន ទំនាស់ ។

គ. អត្ថបទ

ស្ថានភាពរឿង ៖

ក្រោយពីជួបគ្រោះថ្នាក់ក្នុងការធ្វើដំណើរតាមសំពៅហើយមិនស្លាប់ ភូវិន្ទបានវិលត្រឡប់មក
ឧត្តរបូរិវិញ គេក៏នាំដំណឹងនេះមកប្រាប់មាលាថា ប្តីនាងឈ្មោះចំរុងនិងអ្នកដែលនៅក្នុងសំពៅទាំង
ប៉ុន្មានស្លាប់អស់ទៅហើយ ។ ដោយអស់សង្ឃឹមនិងដោយបានការជួយទំនុកបម្រុងសព្វបែបយ៉ាង
ពីភូវិន្ទ មាលាក៏សម្រេចចិត្តរៀបការជាមួយភូវិន្ទដែលត្រូវជាមិត្តភក្តិប្តីនាងរហូតមានគភ៌បានប្រាំខែ ។

ថ្ងៃមួយស្រាប់តែលេចមុខចំរុងវិលត្រលប់មកវិញ ហើយនិយាយរឿងរ៉ាវទាំងអស់ ដែលរូបគេ ជួបប្រទះនៅពេលលិចសំពៅនោះឱ្យនាងមាលាស្តាប់ ។ បន្ទាប់មកចំរុងដឹងថា មាលានិងភូរិន្ទជាប្តី ប្រពន្ធនិងគ្នាក៏មានការខឹងសម្បុរយ៉ាងខ្លាំង ឈានចូលដល់ការប្រយុទ្ធគ្នាជាមួយភូរិន្ទដោយកម្លាំង បាយថែមទៀត ... ។

- មាលា : បងចំរុង អូនពិតជាខុសមែន សូមបងជេរស្តីតិះដៀលឱ្យអស់ចិត្តចុះ ឱ្យសម នឹងកំហុសរបស់អូន (យំ) ។
- ភូរិន្ទ : អូនមាលា ! តាមពិតវាងយើងទាំងបីនាក់សុទ្ធតែគ្មានកំហុសទាំងអស់គ្នាមិនអាច នរណាបន្ទោសអ្នកណាបានទេ គឺមាតិកាជីវិតនាំឱ្យយើងបត់បែនអីចឹងណា ... ។
- ចំរុង : វាគ្មានមាតិកាជីវិតស្តីទេ តាមពិតឯងនេះមនុស្សទ្រុស្តមិត្ត ឆ្លៀតពេលដែលយើងមាន គ្រោះថ្នាក់ ឯងមកឆក់ប្លន់សេចក្តីស្នេហារបស់យើង ។ (និយាយដោយកំហឹង)
- ភូរិន្ទ : មិនអីចឹងទេចំរុង មកពីគ្នាស្មានថាឯងស្លាប់បាត់ទៅហើយណា ...
- ចំរុង : អូនមាលា
- មាលា : ចាស់បង ! (កំពុងយំ)
- ចំរុង : ឥឡូវនេះ អូនបានឃើញស្រាប់ហើយថា បងនៅរស់ទេណាអូន បងបានវិលត្រឡប់ មកផ្ទះសម្បែងវិញហើយ ដូច្នោះបើអូនបោះបងភូរិន្ទជាប្តីក្រោយនេះចោល បងនៅតែទទួល អូនជាភរិយា ហើយស្រឡាញ់ថ្នាក់ថ្នមឱ្យដូចពីដើមដដែល ។
- មាលា : បងចំរុង ... បងចំរុង ... បងល្អនឹងអូនណាស់ ប៉ុន្តែ ... ប៉ុន្តែ ...
- ចំរុង : ប៉ុន្តែ ... យ៉ាងម៉េច ?

មាលា : (ច្រៀង) អូនសែនអើយស្រណោះអើយ អើយ អាណោះអើយឱអាល័យអើយ រូប ប្រសិទ្ធិចរណៃ អើយ ស្វាមីអើយឱកម្មត់ ។ បងអើយឱចិត្តអូន អើយ អើយមិនមែនឱផិតក្បត់ ស្នេហ៍ យើងត្រូវប្រាត់ អើយ អើយដោយព្រេងវាសនា ។ ពេលនេះឱហួសអើយ អូនរែងអើយឱសោក អើយសូមម្ចាស់ឱជីវាអើ អើយមេត្តាអូនផង ។

- ចំរុង : ហេតុអី ? ហេតុអី ? បានជាអូនពុំព្រម (ស្រែក) តើគេមានអនុស្សាវរីយ៍ច្រើនជាង បង ហ្ន៎ ?
- មាលា : មិនមែនដូច្នោះទេបងចំរុង ចិត្តអូនដែលធ្លាប់ស្រឡាញ់បងប៉ុណ្ណានៅតែស្រឡាញ់ ដដែលអត់ស្រកស្រតឡើយ ប៉ុន្តែឥឡូវនេះ អ្វីៗកន្លងហួសអស់ទៅហើយពុំអាចវិលត្រឡប់ បានទេ បង ... លើសពីនេះ អូនថែមទាំងមានផ្ទៃពោះជាមួយនិងបងភូរិន្ទទៅហើយ អូនមិន

ចង់ឱ្យអនាគតរបស់កូនវាធ្លាក់ក្នុងភាពច្របូកច្របល់អាស្រូវដូចអូនទៀតទេ សូមបងយល់ចិត្ត
អូនផង ។

- ចំរុង : រវាងបងនិងភូរិន្ទ តើអូនស្រឡាញ់នរណា ?
- មាលា : អូនស្រឡាញ់ ... អូនស្រឡាញ់បង ប៉ុន្តែ ... ប៉ុន្តែអូនអាណិតបងភូរិន្ទដែរ ។ អូនពុំ
អាចលះបង់គាត់បានទេ ។
- ចំរុង : ហ៊ីស ! (ពោលដោយកំហឹង) ចិត្តសាវ័យមែន ។ ចុះចេញពីផ្ទះរបស់យើងភ្លាមទៅស្រី
ថោកទាប ។
- មាលា : អូននឹងចុះចេញ ប៉ុន្តែសូមបងកុំខឹងនឹងអូន ។
- ចំរុង : យើងអនុញ្ញាតឱ្យនាងឯងយកសម្លៀកបំពាក់ទៅតាមទាំងអស់ ឆាប់ចុះភ្លាមទៅ !
- មាលា : ចាស៎ !
- ចំរុង : ភូរិន្ទ ! អ្វីដែលជាសម្បត្តិរបស់ឯង ចូរឯងយកទៅចុះ ហើយឆាប់នាំគ្នាចុះចេញពីមុខ
ពីមាត់អញភ្លាម ។
- ភូរិន្ទ : ជិតមួយឆ្នាំមកនេះ គ្នាគ្មានទ្រព្យសម្បត្តិអ្វីមកដល់ដាក់ទុកនោះទេ មានតែកូនរទេះ
តូចដែលដាក់តាំងនៅលើតុនោះ គ្នាសុំវាយកទៅហើយ ។
- ចំរុង : អើ ! យកទៅ ! យកកូនរទេះហ្នឹងនាំប្តីប្រពន្ធគ្នាតលីលារបស់ឯងជិះទៅ ជិះទៅកាន់
ឋាននរក ។
- មាលា : បងចំរុង ... បងចំរុង ... (យំ)
- ចំរុង : អើ ! រួចរាល់អស់ហើយឬនៅ ? យកបង្ហូរចង្កៀង ចុះឱ្យផុតពីផ្ទះរបស់យើងភ្លាម ចុះ
ឱ្យផុតភ្លាម ស្រីថោកទាប ។
- មាលា : ក្នុងមួយជីវិតរបស់អូន នេះជាលើកទី៤ ហើយដែលត្រូវគេបណ្តេញចុះពីផ្ទះ
ហើយជេរស្តីថាជាមនុស្សថោកទាប ហេតុអី ... ហេតុអីក៏ពាក្យថោកទាបហ្នឹងតែងអន្តោល
តាមរូបខ្ញុំឥតឈប់ឈរ ប៉ុន្តែលើកនេះ អូនមិនខឹងពាក្យគ្នានោះទេ ដៀលរបស់បងទេ ព្រោះតាម
ការពិត បងគួរតែជេរ ... បងគួរតែជេរ ... បងចំរុងអូនសូមលាបងហើយ (យំផង
និយាយផង) ។
- ចំរុង : អញលែងចង់ស្តាប់ទៀតហើយ ចុះភ្លាមទៅ ... ចុះភ្លាមទៅ ...
- ភូរិន្ទ : សម្លាញ់គ្នាលាឯងសិនហើយណា ...

- ចំរុង : គ្មានសម្លាញ់គ្មានមិត្ត ចុះឱ្យឆាប់ ... ចុះឱ្យឆាប់ ... ក្តាលអញគិតគូរ អញមិនចង់ ឃើញមុខពួកឯងទៀត (ស្រែក)

សួររោទ៍ គ្រឹមៗ ...

- ចំរុង : ព្រះអើយ គេដឹកដៃគ្នាទៅហើយ គេជាថ្មីប្រពន្ធនឹងគ្នា ចុះរូបខ្ញុំ ? រូបខ្ញុំជាស្តីទៅ ទិញ ? (ចំរុងស្រែក)

អ្នកចម្រៀងអមពីក្នុង : មេយខ្មោងដឹកហា អី អឹងអើយ ហា អី អឹងអើយ ជុំជិតពពក (ពីរដង) ភ្លៀងអើយ បង្ករមក ហា អី អឹងអើយ ឆាំយកខ្លោចផ្សា (ពីរដង) ។

- ភូរិន្ទ : ទទឹកប្រពន្ធអស់ទៅហើយ (និយាយម្នាក់ឯង) អូនរងាទេ ?
- មាលា : អូនហាក់ដូចជាលែងរងាហើយបង !
- ភូរិន្ទ : ភ្លៀងធំណាស់ ភ្លៀងនេះជួយលាងជម្រះអតីតកាលជូរចត់របស់យើង ។
- មាលា : មិនមែនដូច្នោះទេបង ទោះជាភ្លៀងដល់លិចផែនដីទាំងមូល ក៏វាពុំអាចផ្សះដំបៅ ជីវិតរបស់យើងបានដែរ ប៉ុន្តែអតីតកាលជាស្រមោល បច្ចុប្បន្នជាការពិត អនាគតជារឿង ដែលត្រូវដោះស្រាយ អ្វីៗដែលកន្លងហួសទៅហើយ វាពុំអាចវិលត្រឡប់មកវិញបានទេ !
- ភូរិន្ទ : ឱ្យតែអូនមានគំនិតប្លែកជាបែបនេះ ទោះជាក្រលំបាកយ៉ាងណាក៏ដោយ ក៏ជីវិតនិង ស្នេហារបស់យើងពោរពេញទៅដោយសុភមង្គលដែរណាស់អូន ។
- មាលា : ចាស់ ... ចាប់ពីថ្ងៃនេះទៅជីវិតរបស់អូនធ្វើលើបងហើយណាបង ... ។

(ដកស្រង់ចេញពីយើកេរៀង ក្បួនជីវិតរបស់លោក ទី ជីហួត)

សំណួរ

១. តើអត្ថបទនេះជាប្រភេទអត្ថបទអ្វី ? សំអាងលើអ្វី ?
២. ចូរបង្ហាញពីទំនាស់ក្រៅខ្លួនតាមរយៈអត្ថបទនេះ ។
៣. តើការសម្រេចចិត្តរបស់មាលាក្នុងការជ្រើសរើសយកភូរិន្ទជាស្វាមីនេះជាកំហុសដែរឬទេ ? ព្រោះអ្វី ?
៤. តើមាលាត្រូវគេបណ្តេញចុះចេញពីផ្ទះចំនួនប៉ុន្មានលើក ? អ្វីខ្លះ ?
៥. មាលានិយាយថា "អតីតកាលជាស្រមោល បច្ចុប្បន្នជាការពិត អនាគតជារឿងត្រូវដោះស្រាយ" ។ តើវាមានអត្ថន័យដូចម្តេច ?
៦. តើចំរុងព្រមទទួលស្គាល់ការពិតដែរឬទេ ? ចូរស្រង់ឃ្លាបញ្ជាក់នូវចម្លើយរបស់អ្នក ? បើសិន ជាអ្នកវិញ តើអ្នកគួរធ្វើដូចម្តេច ?



ចំណងធ្លាក់និងចំណងឈ្មាប់

១ . ចំណងធ្លាក់ ឬធ្លាក់

ដូចម្តេចដែលហៅថាធ្លាក់ ? តើធ្លាក់មាននាទីដូចម្តេច ?

ចូរពិនិត្យឧទាហរណ៍ខាងក្រោម ៖

- ១. ខ្ញុំទៅរៀនដើម្បីអនាគតភ្នំស្វាយ ។
- ២. កិច្ចការនេះសម្រេចលើលោកពូ ។
- ៣. គាត់ឈប់ជក់បារីព្រោះខ្លាចកើតជំងឺសួត ។
- ៤. ស្រែរបស់ជីតាខ្ញុំនាំនេះទទួលបានផលច្រើនណាស់ ។

តាមឧទាហរណ៍ខាងលើយើងឃើញថា ៖

- ល្អៗទី ១ : ពាក្យ “ដើម្បី” ជាធ្លាក់ ។ “ដើម្បីអនាគតភ្នំស្វាយ” ជាកន្សោមមានធ្លាក់ ។
- ល្អៗទី ២ : ពាក្យ “លើ” ជាធ្លាក់ ។ “លើពូ” ជាកន្សោមមានធ្លាក់ ។
- ល្អៗទី ៣ : ពាក្យ “ព្រោះ” ជាធ្លាក់ ។ “ព្រោះខ្លាចជំងឺសួត” ជាកន្សោមមានធ្លាក់ ។
- ល្អៗទី ៤ : ពាក្យ “របស់” ជាធ្លាក់ ។ “របស់ជីតាខ្ញុំនាំនេះទទួលបានផលច្រើនណាស់”

ជាកន្សោមមានធ្លាក់ ។

ល្អៗទាំងបួនខាងលើនេះបញ្ជាក់ថា នៅក្នុងល្អៗចាប់ពីធ្លាក់ទៅ គឺជាកន្សោមមានធ្លាក់ ។

ធ្លាក់ គឺជាពាក្យចំណងសម្រាប់ប្រើក្នុងកន្សោមពាក្យ ឬឃ្លាដើម្បីបង្កើតកន្សោមមានធ្លាក់ នៅក្នុងល្អៗ ។

ចំណងធ្លាក់មានច្រើនដូចជា ក្នុង ក្រៅ លើ ក្រោម ចំពោះ ជាមួយ ដើម្បី ដោយ ត្រង់ នូវ នៃ ពីព្រោះ អំពី ខាង ជិត ក្បែរ ក្រោយ មុខ ដល់ ... ។

២ . ចំណងឈ្មាប់ ឬឈ្មាប់

ដូចម្តេចហៅថា ឈ្មាប់ ? តើឈ្មាប់មានអ្វីខ្លះ ? ហើយមានតួនាទីដូចម្តេចខ្លះ ?

ក. ឈ្មាប់ចង

ចូរពិនិត្យឧទាហរណ៍ :

- រឿងរ៉ាវនេះកើតឡើងយូរហើយ តែខ្ញុំនៅចាំច្បាស់ណាស់ ។

- ថ្ងៃនេះខ្ញុំរៀនគណិតវិទ្យានិងភាសាខ្មែរ ។

- តើយើងនៅក្នុងថ្នាក់ ឬទៅបណ្ណាល័យ ?

ឧទាហរណ៍ខាងលើនេះ ពាក្យ " តែ និង ឬ " ជាឈ្មោះចុង ។

ពាក្យ " តែ " សម្រាប់ចុងភ្ជាប់ " រឿងរ៉ាវនេះកើតឡើងយូរហើយ " ជាមួយនិង " ខ្ញុំនៅចាំច្បាស់លាស់ " ។

ពាក្យ " និង " សម្រាប់ចុងភ្ជាប់ " ថ្ងៃនេះខ្ញុំរៀនគណិតវិទ្យា " ជាមួយនិង " ភាសាខ្មែរ " ។

ពាក្យ " ឬ " សម្រាប់ចុងភ្ជាប់ " តើយើងនៅក្នុងថ្នាក់ " ជាមួយនិង " ទៅបណ្ណាល័យ " ។

ឈ្មោះចុង គឺជាពាក្យចំណងសម្រាប់សម្គាល់ទំនាក់ទំនងរវាងល្បះនិងល្បះ ឬរវាងធាតុផ្សេងៗក្នុងល្បះ ។

ឈ្មោះចុង មានច្រើនដូចជា ៖

- សម្រាប់សម្គាល់ " ការបូកគ្នា " : និង ហើយនិង ... ។
- សម្រាប់សម្គាល់ " ការបំបែកគ្នា " : ឬ ឬក៏ ពុំនោះ ពុំនោះសោត ... ។
- សម្រាប់សម្គាល់ " ទំនាស់ " : តែ ប៉ុន្តែ ... ។

១. ឈ្មោះឃ្លា

ចូរពិនិត្យឧទាហរណ៍ ៖

១. គាត់ប្រាប់ខ្ញុំ ថាប្រាសាទនេះ សាងមុនប្រាសាទអង្គរវត្ត ។
២. ខ្ញុំមកទីនេះ ដើម្បីប្រាប់រឿងពិតដល់លោក ។
៣. ថ្វីត្បិតតែកន្លងហួសទៅជាច្រើនឆ្នាំ តែខ្ញុំនៅចងចាំព្រឹត្តិការណ៍ដែលកើតឡើងកាលនោះយ៉ាងច្បាស់ ។
៤. ប្រសិនបើលោកឈប់ជក់បារី នោះលោកនឹងមានសុខភាពល្អ ។

ល្បះទី១ : យើងអាចចែកជាពីរឃ្លា ដែលឃ្លាទាំងពីរភ្ជាប់គ្នាដោយ " ថា "

- គាត់ប្រាប់ខ្ញុំ : ឃ្លាទីមួយ
- ថាប្រាសាទនេះសាងមុនប្រាសាទអង្គរវត្ត : ឃ្លាទីពីរ

ឃ្លាទីពីរនេះមានធាតុដូចជា កន្សោមនាមកម្មបទ នាំឱ្យពាក្យ " ថា " បង្ហាញមុខងារ " ឃ្លា រណបកម្មបទ " ។



បុរេនិថ្វីយ

ដូចម្តេចហៅថា បុរេនិថ្វីយ ?

ចាស់បុរាណមួយចំនួនតែងតែពោលពាក្យអារកាត់ ឬដោះស្រាយបញ្ហាផ្សេងៗមួយចំនួន ដោយ ការកត់ចំណាំ ឬកត់សម្គាល់ទៅតាមទម្លាប់ដោយមិនបានវិនិច្ឆ័យរកហេតុផល ឬរកការពិតឡើយ ។ ជួនកាលគ្រាន់តែឃើញភ្លាម ឬហេតុការណ៍មិនទាន់កើតឡើងផង ក៏មានការវាយតម្លៃទុកជាមុនស្រេច ទៅហើយ ។

ឧទាហរណ៍ ទី ១ :

- ខ្ញុំពុកយ៉ាងណា កូនក៏យ៉ាងនោះដែរ ។
- ត្រីមួយត្រកស្តុយមួយ ស្តុយទាំងអស់ ។
- គ្រាន់តែឃើញមុខវា ខ្ញុំដឹងថាជាមនុស្សខ្ជិលខូចបាត់ទៅហើយ ! ... ។
- កូនមិនដឹងទេឬ ? ពូជវាក្រណាស់ណាំ !
- ទាកុំចង់ឡើងទ្រនំ !

ឧទាហរណ៍ ទី ២ :

[...] ចៅ ចិត្រ សង្កេតដឹងច្បាស់ថា លោកនេះហើយដែលថា "ហ្នឹងរតនសម្បត្តិ" ដែលខ្លួនត្រូវ ការជួប ទើបរំកិលខ្លួនចុះពីកៅអី បន្តន់ខ្លួនសំពះដោយសេចក្តីគោរពគួរសម ។

ឯហ្នឹងរតនសម្បត្តិ ជាអ្នកជំនួញលក់ត្បូង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងស្រុកប៉ៃលិន ក៏ អង្គុយលើកៅអីមួយ ចៅ ចិត្រ សង្កេតតាមបូកពារបស់លោកនេះយល់ថាជាអ្នកមានអធ្យាស្រ័យល្អ ចិត្តសប្បុរស គួរជាទីគោរពរាប់អានមែន ។

"ទានប្រោសមាន !" ចៅ ចិត្រ ឆ្លើយដោយឱនលំទោនហើយថា "លោកគ្រូពេទ្យ ស្អាត បាន ធ្វើសំបុត្រ ១ ច្បាប់មកជូនព្រះតេជព្រះគុណ" ។

"អើ ! ពេទ្យស្អាត ក្នុងខ្ញុំនោះឬ !" លោកនិយាយទាំងញញឹមតាមដោយលោកជាអ្នកមាន អធ្យាស្រ័យរីករាយជានិច្ច ហើយសួរថា "សំបុត្រនោះនៅឯណា" ។

ចៅ ចិត្រ លូកដៃទៅក្នុងហោប៉ៅ យកសំបុត្រនោះជូនទៅលោកហ្នឹងទទួលយកទៅអានដោយ សេចក្តីត្រេកអរ លុះមើលចប់ហើយ ក៏បែរមកពិចារណាមើលលក្ខណៈចៅ ចិត្រ ម្តងទៀត ។

ហ្នឹង : "ក្នុងឯងមែនទេឬអី ឈ្មោះ ចៅ ចិត្រ ដែលពេទ្យស្អាត បានបញ្ជូនខ្លួនមកឱ្យខ្ញុំ ?"

ចិត្រ : "ទានប្រោស ខ្ញុំបាទនេះហើយ"

ហ្នឹង : “ចុះក្នុងធ្វើការនេះបានដែរឬ ? ការរបស់ខ្ញុំនេះ វាធ្ងន់ណាស់ គោងទ្រាំជីកដីក្នុងមួយ ថ្ងៃ ៥-៦ម៉ោង ទើបស្ទុះរួច រូបរាងស្អាតបាតដូចជាក្នុងនេះ ខ្ញុំយល់ថាទ្រាំទ្រការងារមិនបានយូរ ប៉ុន្មានទេ មុខជារត់ទៅផ្ទះវិញហើយ !” ។

“មនុស្សដទៃទៀត គេទ្រាំធ្វើបានយ៉ាងណា ឯខ្ញុំបាទគង់តែធ្វើបានដូចជាគេដែរ សូមព្រះគេដ ព្រះគុណកុំព្រួយឱ្យសោះ !” ចៅ ចិត្រ ពោលរ៉ាប់រងយ៉ាងម៉ឺងម៉ាត់ ។ ពាក្យនេះហើយដែលធ្វើឱ្យ ហ្នឹង រតនសម្បត្តិ មានសេចក្តីពេញចិត្តណាស់ ហើយចៅ ចិត្រ និយាយតទៅទៀតថា ទានប្រោស ! មនុស្ស ដែលកើតមកក្នុងលោកសន្តិវាសនេះ មិនប្រកាន់ការស្រាលៗស្រួលៗទេ ខ្ញុំបាទមិនដែលគិតដូច្នោះទេ កាលបើខ្ញុំបាទមានកម្លាំងពលំដរាបណា ខ្ញុំបាទនឹងខិតខំធ្វើការដរាបនោះ ទោះបីធ្ងន់ក្តីស្រាលក្តី ។

“អ្នកឯងនិយាយត្រូវណាស់” លោកហ្នឹង និយាយសរសើរហើយថា ណ្ហើយចុះ ឯខ្ញុំតែងមាន ការ មនុស្សដែលចង់ធ្វើជានិច្ច វេលានេះ អណ្តូងត្បូងទិសខាងកើត ខ្ញុំកំពុងឱ្យចាប់ផ្តើមដឹកត្បូងមាន តម្លៃមួយអន្លើ ព្រឹកស្អែកនេះ ខ្ញុំនឹងបញ្ជូនអ្នកឯងឱ្យទៅធ្វើការនៅទីនោះ ធ្វើការក្នុងគ្រាដំបូងនេះ ខ្ញុំនឹងតាំងប្រាក់ខែឱ្យអ្នកឯងត្រឹម ៣០រៀលសិន^(១) ប៉ុន្តែអ្នកឯងអាចបានប្រាក់ខែច្រើនជាងនេះទៅ ទៀត បើខ្ញុំយកចិត្តទុកដាក់ធ្វើការដោយម៉ឺងម៉ាត់ហើយម៉ត់ចត់ផង ។

ចៅ ចិត្រ ខឹងក្បាលទទួលយល់ព្រម ដោយសេចក្តីគោរពម្តងទៀត ។

ក្នុងខណៈនោះ មានសួរស្បែកជើង លាន់ឮពីខាងក្រោមឡើងមកលើផ្ទះ ព្រមទាំងមានសម្លេង យ៉ាងឆ្មារតូចលាន់រំពងមកពីខាងក្រោយ ចៅ ចិត្រ ។ ចៅ ចិត្រ ក៏ចោលភ្នែកក្រឡេកមើលទៅប្រទះ នឹងភ្នែកទាំងគូកំពុងសម្លឹងចម្រង់មក ជាដួងភ្នែកប្រកបដោយទឹកដម គួរជាទីចាប់ចិត្តស្នេហា តែមាន បូកពងឆ្អឹងឆ្អែបនិចមានកិរិយាក្លិកក្លាក់ញ័រញ័រ ល្ងាសល្ងន់ល្អណាស់ សម្បុរស្បែកសស្អាត មុខ មូលក្រឡង់ដូចរងព្រះចន្ទ្រា សួរសំឡេងស្រួយស្រស់ដូចសួររតាំងប្រាក់ ដំណើរល្ងាសល្ងន់ដូចផ្កា កុលាប ដែលត្រូវខ្យល់មកល្វិចៗ នៅកណ្តាលសួនច្បារដូច្នោះ ឱ ល្អអី ល្អម៉្លេះ ! នេះប្រហែលជាអញ យល់សប្តិឃើញទេដឹង ?

ចៅ ចិត្រ ភ្ញាក់ស្មារតី លែងសម្លឹងស្រឡាំងកាំង ក្នុងពេលដែលលោកហ្នឹងស្រែកហៅកូនស្រី នោះ ឱ្យឡើងមកខាងលើផ្ទះ “មកឯណោះ នារី ! ថ្ងៃនេះ ប៉ាបានមនុស្សចូលមកធ្វើការម្នាក់ទៀត ហើយ” ។ នាងក្រមុំ នារី ឈានជើងឡើងដណ្តើរមួយៗ ភ្នែកមើលចៅ ចិត្រ ដោយកិរិយាឆ្អឹងឆ្អែ បន្តិចដែលជាទំនៀមរបស់ស្រ្តីក្រមុំរូបស្រស់ ហើយសួរទៅខ័ណ្ឌក ៖ “ប៉ា ! នេះឬអ្នកចូលមកធ្វើការថ្មី របស់យើង ?”

(១) ៣០ រៀលក្នុងសម័យនោះ ប្រហែល ១៥០០រៀល ទៅ ២០០០រៀល ក្នុងសម័យនេះ (១៩៦០) ហើយថោកផង ។

លោក ហ្លួង ញាក់មុខទទួលហើយងាកទៅនិយាយនឹងចៅ ចិត្រថា ចៅ ចិត្រ ! នេះ នារី កូនស្រីតែមួយរបស់ខ្ញុំ ។

ចៅ ចិត្រ លើកដៃសំពះសួរនាង នារីឯក់ក្បាលទទួលគំនាប់ដោយកិរិយាឆ្លើងៗតាមនិស្ស័យរបស់នាង ។

នាង នារី សម្លឹងមើលកម្មករថ្មីរបស់ខ្ញុំពុក តាំងពីក្បាលរហូតដល់ចុងជើង មើលហើយមើលទៀត នៅទីបំផុតក៏លាន់មាត់ ៖ “កម្មករនេះ ស្តុមដូចអ្នកញៀនអាភៀននឹងមានកម្លាំងជីកដីបានឬប៉ា ?” ។

ចៅ ចិត្រ កាលត្រូវស្រីក្រមុំស្តីដាក់មុខដូច្នោះ ក៏នឹកអៀនខ្មាសណាស់ ក្រឡេកចោលកន្ទុយភ្នែកទៅនាងមួយភ្លែត ហើយតបទៅ ៖ “មនុស្សត្រង់ គេមិនដែលសម្គាល់ថាជាមនុស្សល្ងង់ទេ ឯមនុស្សស្តុមក៏គេមិនសម្គាល់ថា ជាមនុស្សខ្សោយដែរ ស្តុមយ៉ាងខ្ញុំបាទនេះ មានកម្លាំងខ្លាំងដូចមនុស្សធាត់មាំដែរ គ្រាន់មិនសូវមានសាច់ឈាមធាត់បរិបូណ៌ប៉ុណ្ណោះទេតើ !” ។

នាង នារី ធ្វើមុខក្រញូរទំនងខឹងបន្តិចៗផង ដោយនាងមិននឹកនាថា ចៅ ចិត្រហ៊ានឆ្លើយដូច្នោះសោះ ព្រោះមិនធ្លាប់មានមនុស្សណាមួយក្នុងផ្ទះ ហ៊ាននិយាយលេងសម្តីវោហារនឹងនាងឡើយ ។

លោក ហ្លួង ឃើញកូនខឹងដូច្នោះក៏បញ្ឈប់ថា ចៅ ចិត្រ ! ណ្ហើយឈប់ស្ទែបប៉ុណ្ណឹងសិនចុះឯងកំពុងនឿយហត់អស់កម្លាំង ទៅរកសម្រាកខ្លួនឱ្យបាត់នឿយហត់សិនទៅ ។ [...]

(ដកស្រង់ពីរឿង កុលាបថែលិន អ្នកនិពន្ធ ញ៉ុក ថែម គ.ស ១៩៦០)

ពំនោលក្នុងឧទាហរណ៍ទាំងពីរខាងលើ សុទ្ធតែបង្ហាញពីពំនោលដែលមិនទាន់មានហេតុផល ឬអំណះអំណាងច្បាស់លាស់ ឬពំនោលដែលពុំទាន់ស្វែងរកការពិត ។

បុរេនិច្ច័យ គឺជាការសន្និដ្ឋាន ការវិនិច្ឆ័យ ឬការវាយតម្លៃទុកជាមុនដោយមិនទាន់ស្វែងយល់រកការពិតឱ្យបានច្បាស់លាស់នៅឡើយទេ ។ ការសន្និដ្ឋាន ឬការវាយតម្លៃទាំងនោះមិនទាន់ត្រឹមត្រូវល្អិតល្អន់គ្រប់ជ្រុងជ្រោយនោះទេ គឺមានភាពលម្អៀង ។

លំហាត់

ចូរអានពំនោលខាងក្រោម រួចបង្ហាញបុរេនិច្ច័យ ។

១. ឈើកោងរលីព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត !

២. សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា ។

៣. ដឹងឆ្លើយត្បិតដង

កូនប្រុសរែងឆ្កង

ត្បិតតែឪពុក

ទ្រព្យគង់ត្បិតស្រី

ចេះរៀបដាក់ទុក

ផ្ទះធីស្រណុក

ត្បិតភរិយាជា ។

(ក្រម អ៊ុយ)

៤. ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ឡើយ ។

៥. អនិច្ចាតោច្ចុលោកកសាង

មើលថាថាងយ៉ាងរស់ស្ទុះប្រែប្រាស់

ឥឡូវមកឆ្ងាយធ្លាក់បាក់ខ្ចាត់ខ្ចាយ

ស្តាយអើយស្តាយមិនគួរមកពិការ ។

មានអ្នកព្រៃចង្រៃឥតគំនិត

ទៅសំលៀងកាំបិតគ្រឿងប្រហារ


ឱ្យខ្លួនខូចខាតសាច់បង់អសារ

មិនស្តាយការស្នាដៃបុរាណសោន ។

(សុតន្តបិដក)



ជីវិតខ្មែរក្នុងនរកអវិច្ច



ក. សិក្សាពាក្យគន្លឹះ

- មធ្យោបាយ : ការស្លាប់ ស្តេចនៃសេចក្តីស្លាប់ ។
- អ្នកថ្មី : ប្រជាជនខ្មែរដែលរស់នៅក្នុងទីក្រុងហើយត្រូវខ្មែរក្រហមបង្ខំឱ្យចាកចេញទៅចូលតំបន់ជនបទក្រោយ ថ្ងៃ១៧ មេសា ១៩៧៥ ។
- អ្នកចាស់ : ប្រជាជនខ្មែរដែលរស់នៅក្នុងតំបន់រំដោះរបស់ខ្មែរក្រហមមុនឆ្នាំ ១៩៧៥ ។
- សាលាកាលេស : អនុវិទ្យាល័យ ។
- កសាង : វិស្វកម្ម ណែនាំអប់រំគោលជំហរមាតិកប្ប (សម្លាប់) ។
- អង្គការ : អ្នកដឹកនាំខ្មែរក្រហមតាមលំដាប់ថ្នាក់ ឬរចនាសម្ព័ន្ធបាត់តាំងរបស់ពួកខ្មែរក្រហម ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអានអត្ថបទ អ្នកត្រូវអានដោយយកចិត្តទុកដាក់ ដើម្បីត្រៀមឆ្លើយសំណួរទាក់ទងនឹងគំនិតសំខាន់បង្អស់ ។

គ. អត្ថបទ

[...] កាលបញ្ជាឱ្យវិលត្រឡប់ទៅលើកទំនប់ ជីកប្រឡាយ ជាមុខងារត្រូវប្រើកម្លាំងបាយដីសែនឆ្លើយចំពោះរូបខ្ញុំដែលនៅវេលានោះទើបតែមានវ័យ ១៤ឆ្នាំ ។ មុននឹងខ្ញុំបានទៅដាំដំឡូងនៅព្រែកប៉ារស៍ ខ្ញុំធ្លាប់បានពិសោធនឹងកិច្ចការដែលមិនចេះចប់ មិនចេះហើយនោះជាស្រេចមកហើយ ។

ជាពិសេស ខ្ញុំមានការលំបាកនិងការអត់ធ្មត់ ចំពោះអាកប្បកិរិយាអ្នកភូមិដែលជាអ្នកចាស់មក លើអ្នកថ្មី ដូចរូបខ្ញុំជាដើម ។

ពួកឯងអ្នកថ្មីដែលមិនអាចធ្វើការបាន “ទុកក៏មិនចំណេញ ដកចេញក៏មិនខាត” ! ពាក្យស្តី របស់ពួកគេមួយម៉ាត់ៗ ហាក់បីដូចជាមានមច្ចុរាជចូលមកសណ្ឋិត ដែលពោរពេញទៅដោយគំនុំគុំគួន ប៉ុនប៉ងសងសឹកមកលើពួកយើងអ្នកថ្មី ដែលនៅវេលានោះ គេចាត់ទុកថាជាសត្រូវ ដោយមិនរើស មុខ ។ ចាប់តាំងពីខ្ញុំបានផ្លាស់ប្តូរការងារពីព្រែកបំបែក ខ្ញុំតែងតែទទួលពាក្យដ៏ទ្រុឌទ្រោមបោះបោក ដោយពុំមានអាការៈអៀនខ្មាស ខ្លះក្តីមេត្តាពីអ្នកចាស់ជាដរាប ។

ខែសីហា ឆ្នាំ ១៩៧៨ ពួកខ្ញុំប្តូរការងារ លើកទំលប់ដឹកប្រឡាយ ទៅធ្វើនៅទល់មុខនៅមុំសាលា កាលសស្របនឹងផ្លូវជាតិលេខ ៦ ដែលនៅទីនោះ អង្គការបានដាក់ទុកជាទីឃុំឃាំង ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងឃើញអង្គការនាំអ្នកទោសជាពិសេសបុរសៗដែលអាចសន្មតថាជាអ្នកថ្មី (ដោយសម្លៀកបំពាក់ គាត់កណ្តាច ហើយមិនមែនពណ៌ខ្មៅ) ក៏ប៉ុន្តែយើងមិនអាចសន្និដ្ឋានថា គេនាំពួកគាត់មកពីភូមិ ណាខ្លះទេ ដើរសំដៅចូលទៅសាលាកាលស ។

តែគួរឱ្យចម្លែកណាស់ ដោយយើងបានឃើញអង្គការនាំមនុស្សឱ្យចូលទៅជារឿយៗ តែផ្ទុយ ទៅវិញ យើងមិនដែលបានឃើញ ជនណាមួយបានចេញពីទីនោះមកវិញទាល់តែសោះ ។

ដោយមានការបារម្ភខ្លាចប្រជាជនបោះបោរ នៅវេលាជនណាមួយត្រូវបានអង្គការចោទប្រកាន់ ថាជាអ្នកទោសនិងយកទៅផ្តន្ទាទោស គេតែងប្រើពាក្យថា :

- “យកទៅសាលាកាលស”
- “យកទៅកសាងឡើងវិញ”
- “ឱ្យទៅដាំដំឡូង” ។ល ។

ក៏ប៉ុន្តែប្រយោគទាំងឡាយនេះ គឺសុទ្ធតែមានន័យជំនួសពាក្យ “ពិឃាដ” នៅវេលាពួកយើងអ្នក ថ្មីណាម្នាក់ មានកំហុសអ្វីបន្តិចបន្តួច អ្នកចាស់តែងពោលពាក្យគំរាម ព្រមទាំងលាយឡំនិងភាពចំអក ឡូកឡឺយមកលើយើងថា :

- ប្រយ័ត្នអង្គការ “យកទៅកសាងឡើងវិញ” រឺយ !
- ឯងចង់ទៅសាលាកាលសឬ ? គឺនៅជំនាន់នោះ អង្គការចាត់ទុកជីវិតពួកយើងអ្នកថ្មី ពុំមាន តម្លៃទាល់តែសោះហើយស្រាលជាងសំឡីទៅទៀត ។ ក៏ប៉ុន្តែទោះបីខ្ញុំទើបតែមានអាយុ ១៤ឆ្នាំ ខ្លះខាតនូវជីវជាតិសព្វបែបយ៉ាង យ៉ាងណាក៏ដោយ ខ្ញុំអាចយល់ជាក់ថា

ជីវិតមនុស្សមានតម្លៃលើសអ្វីៗដែលមាននៅក្នុងលោក ព្រមទាំងមានទម្ងន់ធ្ងន់ជាងផែនដីទៅទៀត ... ។ ខ្ញុំសង្កេតឃើញថា ពួកគេហាក់បីដូចជារំភើបនិងឃើញក្តីវេទនារបស់ពួកយើងអ្នកថ្មី ព្រមទាំងប៉ុនប៉ងឱ្យជីវិតយើងប្រកបទៅដោយអពមង្គល ។

ជាពិសេសពួកយើងអ្នកថ្មី ទាំងខ្ញុំទាំងគេ ម្នាក់ៗខ្សោះកម្លាំងពីខ្លួនស្ទើរតែលើកចបកាប់មិនរួច ។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏យើងត្រូវតែបំពេញការងារ ដែលអង្គការផ្តល់ឱ្យធ្វើប្រចាំថ្ងៃ ដោយពុំមានជនណាម្នាក់ហ៊ានបដិសេធឡើយ ។

ពួកយើងរាល់គ្នាជាអ្នកថ្មីដាច់ពោះ ពីព្រោះគ្មានអាហារហូបឱ្យបានបរិបូរ ក៏ចាប់ផ្តើមប្រដែងគ្នាដេញចាប់សត្វល្អិតដូចជា ពស់ បង្កួយ ដែលយើងបានជួបប្រទះនៅវេលាកាប់គាស់គល់ឈើ ។ មិនត្រឹមតែប៉ុណ្ណោះ យើងថែមទាំងដេញចាប់ដល់ទៅសត្វល្អិតដូចជា ចង្រិត កណ្តុប រហូតដល់ទៅសត្វពិស ដូចជា ក្តែប ខ្នុយ ជាដើម ។ល។ វេលាឃើញព្រឹត្តិការណ៍បែបនោះ ពួកអ្នកចាស់តែងតែចំអកហៅយើងថា ជាអាប !

ប៉ុន្តែ យើងរាល់គ្នាគ្មានកម្លាំងពលនិងវិវរវល់ ចំពោះការមាក់ងាយបែបនោះសោះឡើយ ។ បន្ទាប់មក យើងយកសត្វទាំងនោះមកអាំង ឬដុតដើម្បីហូបជាមួយនិងបបរយ៉ាងតិចតួចស្តួចស្តើងជាចំណែកក្នុងមួយថ្ងៃដែលមានតែពីរដងតែប៉ុណ្ណោះ ។

ក្រោយវេលាបញ្ចប់ការងារប្រចាំថ្ងៃ ទោះបីយើងរាល់គ្នាឆ្លើយហត់ អត់ងងុយ ទន់ប្រាណសឹងទប់មិនរួចយ៉ាងណាក្តី គេតែងតែប្រមូលយើងឱ្យអង្គុយបញ្ឈរក្បាលជង្គង់ម្ខាងជារង់ (ជំនាន់នោះគេមិនអនុញ្ញាតឱ្យអង្គុយបត់ជើង ឬពែនភ្នែកទេ) ដើម្បីធ្វើមិទ្ធិញ្ញ (ប្រជុំ) ជារៀងរាល់យប់ មិនដែលអាក់ខានឡើយ ។ ការចាប់ផ្តើមធ្វើមិទ្ធិញ្ញ ជាដំបូងប្រធានក្រុមតែងពោលថា

សូមគោរពអង្គប្រជុំនិងសមមិត្តទាំងអស់ ដែលបានមកចូលរួមក្នុងអង្គប្រជុំ តើមិត្តណាមានយោបល់អ្វី ? ដូចជាការមិនពេញចិត្តនិងវិន័យអង្គការ ការមិនពេញចិត្តនិងការងារ ដែលធ្វើក្នុងមួយឆ្នាំមានដល់ទៅ ៣៦៥ថ្ងៃ ការងារដែលប្រើកម្លាំងបាយឆ្លើយហត់លើសកម្រិត បបរវារកក្លកដូចទឹកហើយហូបមិនដែលបានឆ្អែត ។ល។ ទោះជាយើងរាល់គ្នាយល់ឃើញដូចពាក្យខាងលើក្តី តែតាមធម្មតា ពុំដែលមានជនអ្នកថ្មីណាមួយរូបហ៊ានបញ្ចេញយោបល់ឡើយ ។ ក៏ប៉ុន្តែមិនដឹងជាមូលហេតុអ្វីស្រាប់ តែថ្ងៃនោះ មិត្តអ្នកថ្មីមួយរូបបានបញ្ចេញយោបល់ដូចខាងលើយ៉ាងក្លាហាន ។ យើងរាល់គ្នាភ្ញាក់ព្រមទាំងសែនបារម្ភនិងអាកប្បកិរិយារបស់គាត់ ដែលអាចសន្និដ្ឋានបានយ៉ាងជាក់ថា គាត់អស់សមត្ថភាព ដើម្បីតស៊ូនិងជីវិតទៅមុខទៀត ... ។

ដូចការដែលខ្ញុំបារម្ភមែន មូលហេតុដោយនៅវេលាព្រឹកថ្ងៃបន្ទាប់ប្រធានក្រុមបានចាប់មិត្តអ្នក
 ថ្មីនោះ ចងខ្លួនជ្រោបទៅនឹងគល់ឈើ ដែលពោរពេញទៅដោយសំបុកស្រមោចភ្លើង ។ ដោយត្រូវហ្វូង
 ស្រមោចភ្លើងខាំ គ្មានត្រាប្រណី គាត់ពត់កាយរើបម្រះ ដោយការឈឺពើតផ្សា ហើយបណ្តាលឱ្យគាត់
 រាកនោមនៅនឹងកន្លែងតែម្តង ។ ហើយទោះបីជាគាត់ស្រែកទ្រហោយ ព្រមទាំងប្រឹងអង្វរករយ៉ាង
 អាសួរថា :

ជួយខ្ញុំផង ! ជួយខ្ញុំផង ! ក៏ប៉ុន្តែទោះបីយ៉ាងណាក្តី ពុំមាននរណាម្នាក់ស្និទ្ធស្នាលទារុណកម្ម
 ជំនួសគាត់ឡើយ ។ នៅថ្ងៃនោះពួកខ្ញុំត្រូវចេញទៅធ្វើការដូចប្រក្រតី ។ ក៏ប៉ុន្តែនៅវេលាល្ងាចត្រឡប់មក
 សម្រាកហូបបរថ្ងៃ ប្រធានក្រុមនាំគ្នាស្រាយចំណងគាត់ នាំចូលទៅក្នុងព្រៃជ្រៅ សម្លាប់ចោល
 ដោយអយុត្តិធម៌ ... ។

នៅក្នុងព្រៃជ្រៅនោះសម្បុរទៅដោយមូសដែកគោលដែលបណ្តាលនាំឱ្យឆ្លងរោគគ្រុនចាញ់ ។
 ដោយយើងអ្នកថ្មី ពុំមាននរណាម្នាក់មានមុងចង មិត្តខ្ញុំអ្នកថ្មីដូចជាអាយឹមជាដើម ចាប់ផ្តើមកើតរោគ
 គ្រុនចាញ់បណ្តាលឱ្យឆ្លងពីមួយទៅមួយ ។ អ្នកដែលមានរោគគ្រុនចាញ់តែងស្រែកថ្ងូរបណ្តាក់គ្នា មិន
 ថាថ្ងៃ ឬកណ្តាលអធ្រាត្រឡើយ ។ ប៉ុណ្ណឹងទៅហើយក្តី ក៏នៅតែពួកអ្នកចាស់ និយាយពាក្យចម្អែកចម្អង
 ថា : គ្រុនញាក់គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសតិអារម្មណ៍... ។

(ដកស្រង់ចេញពីសៀវភៅផ្ទៃមេឃពណ៌ឥន្ទធន្ត និពន្ធដោយ អ្នកស្រី ថែន ប៉ុណ្ណារ៉េត គ.ស ២០០៨)

សំណួរ

១. តើអត្ថបទនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពនាសម័យកាលណា ? សម័យកាលនោះ ចាប់ពីថ្ងៃ ខែ ឆ្នាំ
 ណាដល់ ថ្ងៃ ខែ ឆ្នាំណា ?
២. ចូរបង្ហាញពីបុរេនិច្ច័យក្នុងអត្ថបទនេះ ។
៣. តើអង្គការរបស់ ខ្មែរក្រហម ប្រើពាក្យដូចម្តេចខ្លះក្នុងការយកប្រជាជនខ្មែរទៅសម្លាប់ចោល ?
៤. តើអង្គការរបស់ ខ្មែរក្រហម មានមនុស្សធម៌និងយុត្តិធម៌ដែរឬទេ ? ព្រោះអ្វី ?
៥. តើជីវិតមនុស្សរាល់រូបក្នុងសម័យខ្មែរក្រហមមានតម្លៃដែរឬទេ ? ដើម្បីជីវិតរស់នៅ តើប្រជា
 រាស្ត្រខ្មែរអ្នកថ្មី បានប្រព្រឹត្តអំពើមិនគប្បីដូចសត្វធាតុយ៉ាងដូចម្តេចខ្លះ ?
៦. តាមយោបល់អ្នក តើសម័យខ្មែរក្រហម មានការរើសអើងដែរឬទេ ? ចូរបង្ហាញ
 អំណះអំណាងបញ្ជាក់ ។



ការនិយាយបកស្រាយសុភាសិត

ដូចម្តេចហៅថា សុភាសិត ? តាមន័យរបស់ពាក្យ សុភាសិត គឺជាពំនោលល្អ ពំនោលត្រឹមត្រូវ ឬដំបូន្មានដ៏មានខ្លឹមសារនិងសម្បូរបូនរួមទៀតផង ។ សុភាសិត កើតឡើងពីការកំណត់ចំណាំរបស់បុព្វបុរស បញ្ញវន្តដែលបានពិនិត្យ ពិចារណា កត់សម្គាល់ហេតុការណ៍ផ្សេងៗក្នុងជីវភាពរស់នៅក្នុងសង្គម ក្នុងសម័យកាលដែលខ្លួនរស់នៅទុកជាគ្រឿងសម្គាល់ កត់ចំណាំថវិតលក្ខណៈមនុស្ស សត្វនិងធម្មជាតិ ។ ការកត់សម្គាល់និងការចំណាំនេះ ជាបំណងរបស់បុព្វបុរសក្នុងការផ្តល់ជាបទពិសោធផ្តល់ការទូន្មានដល់ជនប្រុសស្រីគ្រប់វ័យ គ្រប់ជំនាន់ ឱ្យទទួលបានសេចក្តីសុខសុភមង្គល ។

សុភាសិតខ្លះមានន័យ ខ្លឹមសារត្រឹមត្រូវគ្រប់សម័យកាល ពេលវេលា ឬគ្រប់មនុស្ស បុគ្គល ឬហេតុការណ៍ ឬក៏មានតម្លៃជាសាកល ។ ចំណែកសុភាសិតខ្លះមានន័យ ខ្លឹមសារប្រែប្រួលទៅតាមសម័យកាល ពេលវេលា ឬទីកន្លែង ... ។ សុភាសិតខ្មែរយើងភាគច្រើនមានន័យពីរយ៉ាងគឺ

១ . ន័យជារត្តានុរូប (ន័យចំ)

ន័យចំ ជាន័យត្រង់ ន័យផ្ទាល់ មិនមែនជាន័យប្រដូច ឬន័យធៀបឡើយ ។

២ . ន័យជារត្តបដិរូប (ន័យឆ្លៀត)

ន័យធៀបជាន័យប្រដូចឬន័យប្រៀបធៀប ។

ចូរពិនិត្យឧទាហរណ៍ : សុភាសិត : “ ងើយស្តុក ឱនដាក់គ្រាប់ ”

- ន័យចំរបស់សុភាសិតនេះ គឺសំដៅទៅលើស្រូវ ។ ស្រូវនៅពេលផ្លែដាក់គ្រាប់ក្នុងស្រូវតែងតែឱន ។ ចំណែកក្នុងស្រូវណាដែលងើប ឈរត្រង់ទៅលើ គឺពុំមានគ្រាប់ទេ គេហៅថាស្រូវស្តុក គ្មានប្រយោជន៍ឡើយ ។
- ន័យធៀប : ងើយស្តុកសំដៅទៅលើមនុស្ស គេប្រៀបធៀបនឹងមនុស្ស ដែលមិនគោរពចាស់ទុំព្រហើនកោងកាច គ្មានសុដីវធម៌ ឬកូនដែលមិនស្តាប់ដំបូន្មានចាស់ទុំ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ហើយបង្កបញ្ហាដល់គ្រួសារ សាលារៀន និងសង្គម ។ មនុស្សបែបនេះជាមនុស្សគ្មានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិឡើយ ។

កំណត់សម្គាល់ : សុភាសិតខ្លះមានតែន័យចំតែម្តង ដោយមិនមានន័យធៀបទេ ។

ឧទាហរណ៍ : “ ចេះពីរៀន មានពីរក ” “ ធ្វើស្រែនិងទឹក ធ្វើសឹកនិងបាយ ”... ។

ដូចនេះ ដើម្បីបកស្រាយសុភាសិតបានត្រឹមត្រូវ យើងត្រូវបង្ហាញការអះអាងទៅតាមន័យរបស់ សុភាសិតនោះឱ្យបានច្បាស់លាស់ (ន័យចំ ន័យផ្សេង) ហើយអាចលើកយកឧទាហរណ៍មកបញ្ជាក់ ថែមទៀតថែមទៀត ។

លំហាត់

ចូរអ្នកបកស្រាយសុភាសិតខាងក្រោមនេះ ៖

- ១. “ តក់ៗពេញបំពង់ ”
- ២. “ ចេះពីរៀន មានពីរក ”
- ៣. “ ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់ ”
- ៤. “ សន្និមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា ” ។



សំណេរតែងសេចក្តីពន្យល់សុភាសិត

អ្នកបានសិក្សារួចហើយអំពីការនិយាយបកស្រាយរបស់សុភាសិត ។ ឥឡូវនេះ អ្នកនឹងសរសេរ បកស្រាយអត្ថន័យរបស់សុភាសិត ។ សុភាសិតខ្លះមានន័យចំនឹងន័យធៀប ឯសុភាសិតខ្លះទៀតមានតែ ន័យចំប៉ុណ្ណោះ ។ ដូចនេះ ដើម្បីធ្វើតែងសេចក្តីពន្យល់ន័យរបស់សុភាសិត អ្នកគប្បីស្វែងយល់អត្ថន័យ របស់សុភាសិតឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយទាំងន័យចំនឹងន័យធៀប ។ ខាងក្រោមនេះជាគម្រោង តែងទូទៅ ៖

១ . សេចក្តីផ្តើម

- លំនាំបញ្ហា : លើកយកបញ្ហាទូទៅទាក់ទងនឹងអត្ថន័យសុភាសិត
- ចំណូលបញ្ហា : បញ្ហាសុភាសិត
- ចំណោទបញ្ហា : លើកយកបញ្ហាក្នុងសុភាសិតនេះមកចោទជាបញ្ហា

២ . តួសេចក្តី

- ឃ្លាភ្ជាប់សេចក្តី
- ពន្យល់ពាក្យគន្លឹះក្នុងសុភាសិត (បើចាំបាច់)
- ពន្យល់ប្រធាន
- បកស្រាយសុភាសិត
 - បំណកស្រាយន័យចំរបស់សុភាសិត ដោយលើកហេតុផល អំណះអំណាងនិង ឧទាហរណ៍មកបញ្ជាក់ ។
 - បំណកស្រាយតាមន័យធៀប (បើមាន) ដោយលើកហេតុផលអំណះអំណាងនិងឧទាហរណ៍ មកបញ្ជាក់ ។
- សរុបមតិ : សរុបគំនិតរបស់សុភាសិតឡើងវិញទាំងន័យចំនឹងន័យធៀប (បើមាន) ។

៣ . សេចក្តីបញ្ចប់

- បង្ហាញពីតម្លៃរបស់សុភាសិត
- ចំណាប់អារម្មណ៍របស់អ្នកសរសេរ ។
 ចូរពិនិត្យឧទាហរណ៍ ៖
 ប្រធាន : សុភាសិតមួយចែងថា " ចេះពីរៀន មានពីរក "
 តើសុភាសិតនេះមានអត្ថន័យដូចម្តេច ? ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់ផង ។

សេចក្តីអធិប្បាយ

ចំណេះវិជ្ជានិងទ្រព្យសម្បត្តិជាប់រាប់យ៉ាងដែលមនុស្សម្នាក់ៗ ចាត់ទុកជាសម្បត្តិដ៏មានតម្លៃសម្រាប់អត្ថិភាពនិងសុភមង្គលក្នុងជីវិត ។ ប៉ុន្តែមនុស្សយើងម្នាក់ៗកើតមកមិនបានវេចខ្ចប់មកជាមួយខ្លួននូវសម្បត្តិទាំងនោះទេ ។ មានន័យថាប្រសិនបើយើងម្នាក់ៗមិនខិតខំប្រឹងប្រែងស្វាធារិយវិរកទេ គឺយើងមិនបានទទួលសម្បត្តិទាំងពីរនេះឡើយ សមដូចសុភាសិតមួយចែងថា “ចេះពីរៀន មានពីរក” ។ តើសុភាសិតនេះមានខ្លឹមសារយ៉ាងណាខ្លះ ?

ជាការពិតណាស់ អ្វីៗគ្រប់យ៉ាងអាចកើតឡើងបាន អាស្រ័យដោយយើងខិតខំប្រឹងប្រែងតស៊ូអំណត់ព្យាយាមគ្រប់យ៉ាងនិងគ្រប់វេលា ។ ចំណេះវិជ្ជាគ្រប់យ៉ាង សុទ្ធតែបានមកពីការរៀនសូត្រសន្សំមួយថ្ងៃបន្តិចៗរាប់សិបឆ្នាំ ឬពេញមួយជីវិត មិនមាននរណាម្នាក់ចេះឯង ដោយមិនបានរៀនសូត្រនោះឡើយ ។ ជាក់ស្តែង សិស្សានុសិស្ស និស្សិត ទាំងឡាយបានខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះវិជ្ជាគ្រប់បែបយ៉ាងពីគ្រូដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។ មន្ត្រីរាជការថ្វីត្បិតតែធ្វើការងារបម្រើសង្គមជាតិ ពួកគេក៏នៅតែព្យាយាមសិក្សាបន្ថែមចំណេះដឹងបន្ថែមទៀតដោយមិនធ្វេសប្រហែសឡើយ ។ ការរៀនសូត្រនេះសោតទៀត លុះត្រាតែអ្នកសិក្សាម្នាក់ៗខំប្រឹងប្រែងត្រិះរិះ ពិចារណា ព្រមទាំងធ្វើការអនុវត្តជាក់ស្តែងនិងស្វ័យសិក្សាបន្ថែមទៀត ទើបទទួលបានចំណេះដឹងពិតប្រាកដ ។ ពៅចិត្រ ក្នុងរឿងកុលាបបែលិន បានក្លាយជាអ្នកគ្រប់គ្រងបញ្ជីជំនួសលោកហ្លួងរតនសម្បត្តិក៏ដោយសារពៅចិត្រមានចំណេះវិជ្ជា ហើយគេបានខិតខំរៀនសូត្របន្ថែមទៀតពីការងារដឹកត្បូងនេះដែរ ។

ចំណែកខាងទ្រព្យសម្បត្តិវិញ ក៏មិនខុសពីចំណេះវិជ្ជាដែរ គឺលុះត្រាតែមនុស្សម្នាក់ៗប្រឹងប្រែងរក ឬប្រកបរបរផ្សេងៗ សន្សំសំចៃទុកដាក់បន្តិចម្តងៗ រាប់ខែ រាប់ឆ្នាំ ទើបមានទ្រព្យសម្បត្តិ ។ ជាក់ស្តែង ពៅចិត្រ ក្នុងរឿងកុលាបបែលិន ក្រោយពីឪពុកស្លាប់ទៅពៅចិត្រក្លាយជាមនុស្សគ្មានទីពឹង គ្មានទ្រព្យធនអ្វីបន្តិចសោះឡើយ ប៉ុន្តែក្រោយពីខ្លួនបានទៅធ្វើកម្មករដឹកត្បូងនៅផ្ទះហ្លួងរតនសម្បត្តិ ពៅចិត្របានខិតខំប្រឹងប្រែងធ្វើការងារគ្រប់យ៉ាង មិនរើសអើងការងារឡើយ ។ ការខិតខំប្រឹងប្រែង តស៊ូអំណត់ព្យាយាមនេះ ទើបផុតពៅចិត្របានក្លាយទៅជាកូនប្រសាហ្លួងរតនសម្បត្តិ គ្រប់គ្រងទ្រព្យសម្បត្តិដ៏ច្រើនស្តុកស្តម្ភថែមទៀត ។ នេះដោយសារការខិតខំប្រឹងប្រែង តស៊ូ អំណត់គ្រប់ការងាររបស់ពៅចិត្រ ។

តាមការបកស្រាយខាងលើ យើងឃើញថា ទាំងចំណេះវិជ្ជា ទាំងទ្រព្យសម្បត្តិសុទ្ធតែកើតឡើងពីការខិតខំប្រឹងប្រែងដោយមនុស្សយើងម្នាក់ៗទទួលបានចំណេះវិជ្ជាពីការខិតខំប្រឹងប្រែងតស៊ូព្យាយាម និងជម្នះគ្រប់ឧបសគ្គទើបមនុស្សយើងម្នាក់ៗទទួលបានចំណេះវិជ្ជានិងទ្រព្យសម្បត្តិ ដែលជាកត្តាជំរុញឱ្យជីវិតមានសុភមង្គល ។

សុភាសិតខាងលើមានអត្ថន័យទូលំទូលាយ សមស្របទៅតាមតថភាពនៃដំណើរជីវិតមនុស្សម្នាក់ៗ ។ ដើម្បីញ៉ាំងឱ្យជីវិតយើងម្នាក់ៗទទួលបានសុភមង្គលពិតប្រាកដ លុះត្រាតែខ្លួនយើងមានចំណេះវិជ្ជា ហើយបើមានទ្រព្យសម្បត្តិថែមទៀតវិភិតតែប្រសើរ ។ ដូចនេះយើងជាសិស្សានុសិស្សនិស្សិតគ្រប់រូបត្រូវខិតខំអំណត់ព្យាយាមតស៊ូគ្រប់ឧបសគ្គ ដើម្បីក្រេបយកចំណេះគ្រប់យ៉ាង មិនត្រូវបណ្តែតបណ្តោយពេលវេលាឱ្យកន្លងហួសទៅដោយឥតប្រយោជន៍នោះឡើយ ។ យើងទាំងអស់គ្នាជាយុវជន គឺជាសសរទ្រូងរបស់ប្រទេសជាតិ ។

សំណួរ

- ១. តើសំណេរខាងលើមានប៉ុន្មានកថាខណ្ឌ ?
- ២. តើកថាខណ្ឌទីមួយនិយាយពីអ្វី ?
- ៣. តើកថាខណ្ឌទីពីរបង្ហាញពីអ្វី ? ចុះចំណែកកថាខណ្ឌទីបី ?
- ៤. ចូរបង្ហាញពីទម្រង់របស់សំណេរតែងសេចក្តីខាងលើ ។

លំហាត់

- ១. ប្រធាន : សុភាសិតមួយចែងថា " ធ្វើស្រែនិងទឹក ធ្វើសិកនិងបាយ " តើសុភាសិតនេះមានអត្ថន័យយ៉ាងដូចម្តេចខ្លះ ? ចូរពន្យល់ ដោយលើកឧទាហរណ៍មកបញ្ជាក់ ។
- ២. ប្រធាន : សុភាសិតមួយចែងថា " ឈើរៀចធ្វើកង់ ឈើត្រង់ធ្វើទូក " តើសុភាសិតនេះមានអត្ថន័យយ៉ាងណា ? ចូរបកស្រាយដោយលើកឧទាហរណ៍មកបញ្ជាក់ ។

គម្រោងតែង ប្រធានទី ២ " ឈើរៀចធ្វើកង់ ឈើត្រង់ធ្វើទូក " ។

១ . សេចក្តីផ្តើម

- លំនាំបញ្ហា : ធ្លើមទាក់ទងនឹងន័យចំ គឺឈើមានរៀចនិងត្រង់
ធ្លើមទាក់ទងនឹងន័យធៀប គឺមនុស្សរស់នៅក្នុងសង្គម
- ចំណូលបញ្ហា : បញ្ហាប្រធាន "ឈើរៀចធ្វើកង់ ឈើត្រង់ធ្វើទូក"
- ចំណោទបញ្ហា : តើសុភាសិតនេះមានន័យដូចម្តេចខ្លះ ?

២ . តួសេចក្តី

- ឃ្លាភ្ជាប់សេចក្តី
- ពន្យល់ពាក្យគន្លឹះ
 - កង់ : សំដៅលើកង់រទេះ ។ កង់រទេះរាងជារង្វង់ មានកាំ ធ្វើពីឈើ ... ។
 - ទូក : សំដៅលើទូករទេះ ។ ទូករទេះធ្វើពីឈើត្រង់ពីរ គេច្រើនយកឈើត្រង់ស្រាប់ទៅធ្វើ ... ។
- ពន្យល់ន័យប្រធាន : ដោយសារកង់រទេះមានរាងជារង្វង់ កោង មូលដូចនេះគេអាចយកឈើដែលរៀចទៅធ្វើកង់តែម្តង ចំណែកឈើត្រង់ពីរដែលជាទូករទេះនោះ គេយកឈើដែលត្រង់ទៅធ្វើទើបត្រង់ល្អ ហើយងាយស្រួល ។ មនុស្សក្នុងសង្គមក៏ដូចនេះដែរ គឺគេប្រើមនុស្សទៅតាមប្រភេទនិងសមត្ថភាពរបស់មនុស្ស ។
- ចំណកស្រាយប្រធាន
 - ន័យចំ : កង់រទេះ គេប្រើឈើរៀច ... ទូករទេះធ្វើពីឈើត្រង់ ... ។
 - ន័យធៀប : មនុស្សក្នុងសង្គមសុទ្ធតែជាគោសិការបស់សង្គម អាចបម្រើប្រទេសជាតិប្រជាជនបានដូចគ្នាទៅតាមសមត្ថភាព លទ្ធភាពរៀងៗខ្លួន ... ។ *ឧទាហរណ៍ : ... ។*
- សរុបមតិ : ឈើក្តីមនុស្សក្តីសុទ្ធតែមានប្រយោជន៍ដូចគ្នាទៅតាមប្រភេទនិងសមត្ថភាពរៀងៗខ្លួន... ។

៣ . សេចក្តីបញ្ចប់

- ការវាយតម្លៃគំនិតរបស់សុភាសិត
- ចំណាប់អារម្មណ៍របស់អ្នកតែង ។

ភាពជាពលរដ្ឋ



ពលរដ្ឋម្នាក់ៗ ជាគោលការណ៍របស់ប្រទេសជាតិ ។ ប្រទេសជាតិមួយ អាចស្ថិតស្ថេរគង់វង្សនិងមានការអភិវឌ្ឍ អាស្រ័យដោយប្រទេសនោះសម្បូរដោយពលរដ្ឋល្អនិងពលករជំនាញ ។ យើងម្នាក់ៗបានធ្វើខ្លួនឱ្យក្លាយជាពលរដ្ឋល្អហើយឬនៅ ? តើពលរដ្ឋល្អត្រូវមានតួនាទីនិងកាតព្វកិច្ចដូចម្តេចខ្លះចំពោះជាតិមាតុភូមិ ?

មេរៀននេះ បានបង្ហាញពីភារកិច្ចនិងតួនាទីនៃពលរដ្ឋប្រុសស្រីទាំងអស់ ក្នុងការរួមចំណែកការពារនិងកសាងជាតិ ។ ទន្ទឹមនឹងនេះ អ្នកនឹងបានសិក្សាបន្ថែមទៀត ប្រជុំលនិងរំលឹករឿងដើមតម្លៃអប់រំរបស់អត្ថបទ ល្បះទោលនិងការតែងល្បះ ការតែង និងការសូត្រកំណាព្យ ។



ប្រជុំលទ្ធការរំលឹករឿងដើម

បុព្វបុរសខ្មែរយើងគេតែងលើកយកបាតុភូតផ្សេងៗមកបង្ហាញ ដើម្បីទុកជាការយល់ដឹងខ្លះៗ អំពីជំនឿរបស់ខ្មែរពីសម័យបុរាណមក ។

ក. ប្រជុំល

ក្នុងរឿងខ្លះអ្នកនិពន្ធបង្ហាញហេតុភេទអ្វីមួយតាមជំនឿមុននឹងកើតមានព្រឹត្តិការណ៍អ្វីមួយ ។ ហេតុដែលឱ្យដឹងមុននេះ គេហៅថាប្រជុំល ។

ចូរអ្នកអានវគ្គដកស្រង់រឿងភូមិភិរច្ឆាន ៖

[...] នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ១៩២១ វេលាយប់នៅលើផ្ទៃអាកាសស្រាប់តែពពកប្រមូលផ្តុំ គ្នាឡើង ហើយផ្លេកបន្តោរ រន្ទះផ្សេងៗហាក់ដូចជាសន្តតគ្នាទុកជាមុន ។ អ្នកស្រុកភិតភ័យឱបកូនចៅ ដោយសារខ្លាចស្តុររន្ទះ ។ នៅវេលាម៉ោង ៩ យប់ស្រាប់តែមានផ្លេកបន្តោរភ្លៀស ដូចជាពុះមេឃ ហើយបន្តិចមកស្តុរស្ទើរកក្រើកធរណី ។ មិនយូរប៉ុន្មានសំឡេងពីមាត់មួយទៅមាត់មួយថា រន្ទះបាញ់ ចេតិយព្រះវិហារព្រះកែវមរកតខាងត្បូង ។ ហេតុនេះធ្វើឱ្យប្រជាពលរដ្ឋ នាម៉ឺនមានចិត្តស្រណោះ ព្រោះតាមជំនឿថាមានចលាចលឬមានកើតទុរភិក្សក្នុងស្រុក ។ [...]

តាមអត្ថបទ តើប្រជុំលអ្វីដែលនាំឱ្យគេជឿថាមានចលាចល ឬមានកើតទុរភិក្សក្នុងស្រុក ?

ខ. ការរំលឹករឿងដើម

ក្នុងរឿងខ្លះអ្នកនិពន្ធបង្ហាញជំនឿរឿង ហើយត្រឡប់ទៅលើកយកការសន្មតាឬព្រឹត្តិការណ៍ ដែលកើតឡើងពីមុនយកមកបរិយាយ ។ ការបរិយាយនេះគេហៅថាការរំលឹករឿងដើម ។

ចូរអ្នកអានវគ្គដកស្រង់រឿងគ្រូបង្រៀនស្រុកស្រែ ៖

ពួកហ្មត់គេចពីចំណាប់ប៉ូលីស ។ មីងសនជាប្រពន្ធប្រួយបារម្ភពីថ្មីគាត់ ហើយគាត់និយាយប្រាប់ នាងសុនជាក្លាយ ៖

[...] តាំងពីប្រសព្វគ្នាមកពួកហ្មត់មិនដែលល្អនឹងអញដូចឆ្នាំនេះទេ ។ កាលឆ្នាំមុនៗផ្តេសផ្តាសដើរ តែស៊ីដឹក ។ តាំងពីឈប់ធ្វើការមកគិតតែពីអាវាស បន្តិចតាមលោកនេះ បន្តិចតាមមានស្រីជាមួយ លោកនោះ កន្លះខែអើតផ្ទះម្តង ... ។ តែតាំងពីបងសែមភូមិដឹងមកលេងផ្ទះញឹក មាហាងបានឈប់ ទៅកំពង់ បានឃ្លាតឆ្ងាយពីអស់លោកខ្លះ ... ។ អញឃើញគាត់បានមើលសៀវភៅតូចៗ ហើយចេះ គិតប្រពន្ធកូន ផ្ទះសម្បែង ... ។ គាត់ចេះជួយរកស៊ីយើង ។ ពេលព្រឹកៗ គាត់បានឆ្លៀតទៅជួយលើក អង្ករយើងទៀត ។ [...]

១. តើពាក្យសម្តីអ្វីខ្លះ ដែលបញ្ជាក់ថាជាការរំលឹករឿងដើម ?

២. តើម៉ឺងសន្តរំលឹករឿងដើមរបស់ពូហាមដូចម្តេចខ្លះ ?

ប្រជួល គឺជាហេតុភេទដែលគេដឹងមុនថានឹងកើតមានព្រឹត្តិការណ៍អ្វីមួយ ។
 ការរំលឹករឿងដើម គឺជាការផ្អាកដំណើររឿង ហើយត្រឡប់ទៅលើកយកការសន្ទនា
 ឬព្រឹត្តិការណ៍ដែលកើតឡើងពីមុនយកមកបរិយាយ ។

លំហាត់

ចូរអ្នកបង្ហាញពីប្រជួល និង ការរំលឹករឿងដើមតាមរយៈរឿងមួយចំនួនដែលអ្នកបានអាន ឬ
សិក្សាកន្លងមក ។



ក. សិក្សាពាក្យគន្លឹះ

- មេសែរៀន : មេខ្លោង អ្នកការពារព្រំប្រទល់បឹង ឬការពារទូត្តនេសាទ ។
- សហករណ៍ : ក្រុមហ៊ុន ឬអង្គការដែលប្រមូលផ្តុំជនអ្នកបង្កើតផលផ្សេងៗ ។
- កង់ប្រវត្តិសាស្ត្រ : ដំណើរវិវត្តរបស់ប្រវត្តិសាស្ត្រ ។
- បើកភ្នែក : ស្វែងយល់ពីការពិត ។
- អ្នកលេង : ក្រុមអ្នកដៃដល់ ។
- ចិញ្ចឹមផ្លាំង : មុខរបរមួយពេលសម្រាប់តែមួយពេល ។
- ចៅកែហាងឆេង : មេជំនួញដែលជាអ្នកកំណត់តម្លៃ ។
- កប់ក្តោង : សន្លឹកសន្លាប់ ច្រើនហួសពីការស្មាន ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអានអ្នកត្រូវយកចិត្តទុកដាក់ដើម្បីត្រៀមឆ្លើយនិងសំណួរទាក់ទងនឹងអ្នកនិពន្ធ កាល
កំណត់តែង សង្គមបរិយាកាស ទំនាស់ វិធីតែងនិពន្ធ និងតម្លៃអប់រំ ។

គ. អត្ថបទ

[...] អាចារ្យសមបានកាត់ ៖

“មើល! ហាមឯងបាននិយាយថា ភូមិបូស្សីបានបើកភ្នែកខ្លួន តើមានអ្វីខ្លះ ? ខ្ញុំនៅជិតភូមិនេះ ដែរ តែដូចជាវាមិនឃើញមានអ្វីខុសគេ ?”

“លោកបងអាចារ្យមិនដែលទៅបានជាអីចឹង ។ កាលពីខែមុនខ្ញុំនិងប្អូនម៉ៅព្រមទាំងគ្រូប្អូនប្រាំ នាក់ទៀត ជិះកង់លើភ្នំទៅភូមិនោះ ។ អ្នកស្រុកក្រហោមហាក្រ បានទទួលយើងដូចស្គាល់គ្នាប៉ុន្មានឆ្នាំ មកហើយអីចឹង ។ គេនិយាយប្រាប់យើងគ្រប់គ្នា ។ គេមិនដែលបានស្គាល់នាម៉ឺនមកភូមិគេទេ ។ រាល់ ឆ្នាំគេមានរឿងតែជាមួយមេសែរៀនបឹង ។ បងអាចារ្យដឹងទេ មេសែរៀនបឹងបានចាត់អ្នកលេងប៉ារ បឹងឱ្យមកលើកទ្វេ កាប់លបអ្នកស្រុក ។ ចៅកែបឹងមានអ្នកលេងកាប់ចាក់ សម្បត្តិអ្នកស្រុក ដែល ដាក់ទ្រូ ដាក់លបបន្តិចបន្តួចគ្រាន់នឹងចិញ្ចឹមឆ្កាំង ។ ចៅកែបឹងរំលោភអស្ចារ្យហើយ ។ គេបានប្រកាន់ ថា បឹងគេមានព្រំត្រឹមត្រូវ ទឹកឡើងរហូតមកដល់មាត់ភូមិអ្នកស្រែ អ្នកស្រុក ... ។ រាល់ឆ្នាំអ្នកភូមិត្រូវ មេសែរៀនធ្វើបាប ហើយអ្នកលេងបឹងនោះ កាចសាហាវមានអំណាចអស្ចារ្យ ។ គេអាចសម្លាប់អ្នក ភូមិបានដោយគ្មានទោស ។ គេបង្វែងដានបានទាំងអស់ ។ ចៅកែគេបានស្គាល់អស់នាម៉ឺននៅខេត្ត ស្រុកស្រេច ...” ។

“ខ្ញុំគ្មានដឹងសោះ” (អាចារ្យសមលាន់មាត់) ។

“យើងគិតដូចម្តេច ជួយដោះទុក្ខអ្នកភូមិផង” (ឡើងបានចោទ) ។

“ការដោះទុក្ខកែប្រែការរស់នៅពិបាក ហើយយូរផង ។ យើងមិនអាចពិភាក្សាគ្នាផងដើរផងទេ ព្រោះយើងដល់ផ្លូវបែកគ្នាហើយ ...” ។

“យើងឈប់និយាយគ្នាមួយស្របក់ទៅ យើងកំពុងតែជក់មាត់” (ឡើងបានស្នើ) ។

“ឈប់ក៏ឈប់” (អាចារ្យសមយល់ព្រម) “តុះ! យើងទៅឈប់នៅមាត់អូរ” ។

អ្នកទាំងបីបានឈប់ ។ ឡើងអង្គុយមុនគេ ។ អាចារ្យសមបានជក់បារី ។ បងហាមបត់ជើងតូចរួចក៏ ត្រឡប់ទៅអង្គុយជាមួយគេ ។ បន្ទាប់មកគាត់ចាប់និយាយ ៖

ការដោះទុក្ខកែប្រែការរស់នៅរបស់ប្រជាជនយើងគ្រប់គ្នាជាការពិបាក ជាការយូរមិនឆាប់ដូច មាត់ទេ ។ ដោយមនុស្សធ្វើមិនមែនទេរតាងណាធ្វើជួយយើងទេ... ។ យើងត្រូវអប់រំខ្លួនយើងនិងអប់រំ អ្នកភូមិឱ្យយល់ជឿលើកម្លាំងខ្លួន ហើយឱ្យដឹងថា ទាល់តែយើងរួមកម្លាំងគ្នាសាមគ្គីបានយើងអាច ទប់ទល់នឹងអ្នកលេងដៃដឹងចៅកែមេសែរៀនបាន ។ នៅស្រុកស្រែជាមួយយើងគេអាងអ្នកលេង នៅ ទីក្រុងគេអាងទឹកប្រាក់ ... ។ បើដូច្នោះ បើចង់រួចខ្លួន ចង់បានស្រួល ចង់បានយុត្តិធម៌ ទាល់តែអ្នកភូមិ

នេះស្គាល់ពីកាតតូកិច្ចខ្លួន ចេះកែប្រែខ្លួនឡើង ។ ការរៀបចំភូមិឃុំ ជាការចាំបាច់មុនគេបង្អស់ចំពោះ ក្រុមយើង ។ ដោយហេតុនេះបានជាខ្ញុំយល់ឃើញថា ដល់រួចរាល់ឆ្នាំក្រោយៗនេះ យើងត្រូវតែបើកឱ្យ មានសិទ្ធិប្រជាជនបោះឆ្នោតជ្រើសរើសមេឃុំ ដែលតំណាងឱ្យប្រជាពលរដ្ឋក្នុងឃុំ តែមិនមែនជាអ្នកតាម សង្កត់លើព្រះស្រី ដូចអាណានិគមនិយមបារាំងបង្កបង្កើតនោះទេ ហើយមានភារៈកែប្រែអ្នកភូមិពីក្តី វេទនា គ្មានអារពាក់ ពីអំពើចោរកម្ម ពីការគំរាមកំហែង ។ យើងត្រូវមានគ្រោងការណ៍ដូចតទៅ ៖

- ១. ខាងនយោបាយការពារនិងពង្រីកសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យពិតៗឱ្យប្រជាជនអ្នកស្រែ មានអំណាចបោះឆ្នោតជ្រើសរើសរបៀបគ្រប់គ្រងភូមិឃុំរបស់ខ្លួន ។
- ២. ខាងសេដ្ឋកិច្ចបង្កើតផ្នែកសហគមន៍ ឬសហគមន៍សិក្សានៅក្នុងភូមិឃុំ ការពារផលដំណាំ ពោត ស្រូវ ស្ករ កុំឱ្យពួកចៅកែហាងនេងមកវាយបន្តោក យកចំណេញកប់ក្តោងដូចសព្វថ្ងៃ ។ ម្យ៉ាង ទៀតខាងបឹងព្រៃវិញ ប្រមូលប្រជាជនធ្វើសមាគម ការពារផលធម្មជាតិទាំងនោះទុកចែក សម្រាប់គ្រប់គ្នាមិនឱ្យមេសែររៀនក្តាប់ចំណេញរាប់សែនយកទៅជួលអ្នកលេងឱ្យមកធ្វើបាបអ្នក ភូមិដូចសព្វថ្ងៃនេះ ... ។

៣. ខាងសង្គមកិច្ចចាត់តាំងឱ្យមានផ្នែកសហគមន៍រ៉ឺ សហគមន៍យុវជន សហគមន៍អ្នកស្រែចំការបង្កើត ផ្ទះពេទ្យ ... ។

៤. ខាងវប្បធម៌ ពង្រីកនិងបង្កើនសាលារៀននៅគ្រប់ភូមិគ្រប់វត្ត ឱ្យមានចំនួនគ្រប់គ្រាន់ ដើម្បី គ្រប់ក្មេងបានរៀនសូត្រ បង្កើតសាលារៀនមនុស្សចាស់ប្រុសស្រីមិនចេះអក្សរ ឧបត្ថម្ភលោក គ្រូបង្រៀនឱ្យជួយរៀបចំដាក់កម្មវិធីសិក្សា របៀបប្រជាធិបតេយ្យពិតប្រាកដ បង្កើតបណ្ណាល័យ ទិញសៀវភៅឱ្យប្រជាជនខ្ចីមើល ។

“គ្រោងការណ៍ទាំងនេះខ្ញុំពេញចិត្តណាស់ ។ តើយើងធ្វើបានឬទេ ?” (ឡើងបានកាត់) ។

“បាន ! ប្រាកដជាបាន ។ គ្រាន់តែយូរនិងឆាប់ ។ កង់ប្រវត្តិសាស្ត្រសង្គមមនុស្សកំពុងតែវិល សំដៅទៅលទ្ធិប្រជាធិបតេយ្យ ។ បើមិនឆ្នាំនេះ ឆ្នាំក្រោយ ។ បើយើងធ្វើមិនទាន់បាន កូនយើងធ្វើ បាន ។ បើកូនយើងធ្វើមិនសម្រេច ចៅយើងមុខជាសម្រេច ។ បើភូមិឃុំយើងមិនទាន់កើត ក៏ភូមិឃុំ ផ្សេងទៀតធ្វើបាន” ។

“សប្បាយហើយក្មេងជាន់ក្រោយ” (ឡើងបានសាទរ) “ខ្ញុំមុខតែទៅនិយាយប្រាប់អ្នកភូមិឃុំស្ទើរ ទាំងយប់នេះហើយ” ។

“ខ្លះហើយ តុះ! យើងទៅ” ។ (អាចារ្យសមបានបញ្ចប់) ។

រួចគាត់ក្រោកឈរ បងហាមក្រោកតាម ក្រោយបំផុតឡើងក្រោកទៀត ។ អ្នកទាំងបីបានបែកគ្នា ឡើងឆ្លងអូរទៅភូមិបូស្សី ។ អាចារ្យសមនិងបងហាមដើរតាមដងអូរទៅត្បូងសំដៅពាម ។

(ដកស្រង់និងកែសម្រួលចេញពីរឿងគ្រូបង្រៀនស្រុកស្រែ ទំព័រទី ១៧ដល់១៩ បោះពុម្ពឆ្នាំ ១៩៨៧)

សំណួរ

- ១. តើអត្ថបទនេះមានចំណងជើងដូចម្តេច ? ដកស្រង់ចេញពីរឿងអ្វី ? និពន្ធនៅក្នុងឆ្នាំណា ? ហើយអ្នកនិពន្ធមានឈ្មោះអ្វី ?
- ២. ចូរបង្ហាញលក្ខណសម្បត្តិអង្គពូហាម ។
- ៣. ចូរបង្ហាញពីទស្សនៈសុទិដ្ឋិនិយមរបស់គូអង្គ ។
- ៤. តើនៅក្នុងអត្ថបទនេះអ្នកនិពន្ធប្រើវិធីតែងនិពន្ធដូចម្តេចខ្លះ ?
- ៥. តើនៅក្នុងអត្ថបទរឿងគ្រូបង្រៀនស្រុកស្រែអ្នកនិពន្ធបានធ្វើការរំលឹករឿងដើមនៅត្រង់វគ្គណា ?
- ៦. ចូររកតម្លៃអប់រំនៅក្នុងអត្ថបទនេះ ។
- ៧. តាមរយៈអត្ថបទ តើចំណុចត្រង់ណាខ្លះដែលបង្ហាញពីគំនិតពលរដ្ឋល្អ ?



ទម្រង់ល្បះទោល

ពីមុនមកអ្នកបានសិក្សាអំពីធ្លាក់និងឈ្មាប់រួចហើយ ។ ឥឡូវនេះអ្នកនឹងសិក្សាអំពីល្បះកើតពី កន្សោមនាមនិងកន្សោមកិរិយាដែលមានទម្រង់ខុសៗគ្នា ។

ចូរអ្នកពិនិត្យល្បះខាងក្រោម :

១. ផ្លែព្រុស ។
២. ខ្ញុំមិនជក់បារីទេ ។
៣. ខ្ញុំមកដល់ក្បែរចំណតរថភ្លើង ។
៤. គាត់ឈប់ជក់បារីដើម្បីសុខភាព ។
៥. បុប្ផាជានិស្សិត ។
៦. ពូខ្ញុំអាយុ ៤០ ឆ្នាំ ។

យើងសង្កេតឃើញថា ល្បះទាំងប្រាំមួយខាងលើ ផ្សំឡើងដោយកន្សោមនាមបូកនិងកន្សោម កិរិយា ។

- ល្បះទី១ ផ្សំឡើងដោយកន្សោមនាម “ផ្លែ” កិរិយា “ព្រុស” ។
ល្បះនេះមានទម្រង់ : កន + កកិ ។
- ល្បះទី២ ផ្សំឡើងដោយនាមទីមួយ “ខ្ញុំ” កិរិយា “មិនជក់” និងកន្សោមនាមទីពីរ “បារីទេ” ។
ល្បះនេះមានទម្រង់ : កន_១ + កិ + កន_២ ។
- ល្បះទី៣ ផ្សំឡើងដោយនាមទីមួយ “ខ្ញុំ” កិរិយា “មកដល់” និងកន្សោមមានធ្លាក់ “ក្បែរចំណត រថភ្លើង” ។
ល្បះនេះមានទម្រង់ : កន_១ + កិ + កមធ ។
- ល្បះទី៤ ផ្សំឡើងដោយនាមទីមួយ “គាត់” កិរិយា “ឈប់ជក់” និងកន្សោមនាមទីពីរ “បារី” + កន្សោមមានធ្លាក់ “ដើម្បីសុខភាព” ។
ល្បះនេះមានទម្រង់ : កន_១ + កិ + កន_២ + កមធ ។
- ល្បះទី៥ ផ្សំឡើងដោយនាមទីមួយ “បុប្ផា” កិរិយា “ជា” និងកន្សោមនាមទីពីរ “និស្សិត” ។
ល្បះនេះមានទម្រង់ : កន_១ + កិ + កន_២ ។
- ល្បះទី៦ ផ្សំឡើងដោយនាម “ពូខ្ញុំ” និងកន្សោមកិរិយាដែលមាននាមទីពីរគ្មានកិរិយាទេ ។
ល្បះនេះមានទម្រង់ : កន_១ + ០ + កន_២ ។

កំនួសតារាងល្បះ

<p>១.</p>	<p>ល</p>
<p>២.</p>	<p>ល</p>
<p>៣.</p>	<p>ល</p>
<p>៤.</p>	<p>ល</p>
<p>៥.</p>	<p>ល</p>
<p>៦.</p>	<p>ល</p>

តាមឧទាហរណ៍ខាងលើនេះ យើងឃើញថាល្អៗទាំងនោះ ជាល្អៗដែលកើតឡើងពីកន្សោម តាមប្រធាន និងកន្សោមកិរិយា ។ ល្អៗទាំងនោះមិនទាន់មានភាពសំប្រាប់ ទាក់ទងនឹងការពង្រីកឬល្អៗ ដទៃទៀតឡើយ ។

ល្អៗទោល គឺជាល្អៗដែលកើតឡើងពីការផ្សំរវាងកន្សោមតាមប្រធាននិងកន្សោមកិរិយា ដែលមិនទាន់មានភាពសំប្រាប់ឡើយ ។

ទម្រង់ល្អៗទោលមានដូចជា ៖

- ល → កន + កកិ ។
- ល → កន_១ + កិ + កន_២ ។
- ល → កន_១ + កិ + កមធ ។
- ល → កន_១ + កិ + កន_២ + កមធ ។
- ល → កន_១ + កិ(ជា...) + កន_២ ។
- ល → កន_១ + ០ + កន_២ ។

លំហាត់

ចូរប្រាប់ពីទម្រង់ល្អៗខាងក្រោម ហើយគូសគំនូសតាងល្អៗទាំងនោះជាមែកធាងនិងប្រអប់ ។

១. ហមនិយាយពីភូមិឬស្ទឹង ។
២. យើងត្រូវជួយអប់រំអ្នកភូមិអំពីការងារនេះ ។
៣. អាចារ្យហមនិយាយកាត់ ។
៤. យើងជួយការពារផលប្រយោជន៍អ្នកភូមិ ។



សញ្ញាពិសេសរបស់កំណាព្យ

កាព្យ ជាប្រភេទអក្សរសិល្ប៍មួយបែបដែលមានជាយូរលង់ណាស់មកហើយក្នុងប្រវត្តិអក្សរសិល្ប៍មនុស្សជាតិ ។ កំណាព្យកើតឡើងក្នុងតំណរយៈកាលនៃការងារផលិតកម្មរបស់មនុស្ស ។ វាមានលក្ខណៈប្រជាប្រិយយ៉ាងជ្រាលជ្រៅនិងត្រូវបានមហាពលករចូលចិត្តជាទីបំផុត ។ វាមានមុខងារឆ្លុះបញ្ចាំងការសប្បាយរីករាយ ការទុក្ខព្រួយ ការស្រមៃ និងបំណងស្វែងរកសុភមង្គលនៃប្រជាពលករក្នុងការតស៊ូដ៏ខ្លាំងក្លា ដើម្បីយកជ័យជម្នះលើធម្មជាតិនិងប្រឆាំងរាល់អំពើតាមសង្កត់ កេងប្រវ័ញ្ចនៅក្នុងសង្គមមានវណ្ណៈ ។

កំណាព្យមានលក្ខណៈជាប់ស្អិតទៅនឹងវប្បធម៌ អរិយធម៌របស់ជនជាតិណាមួយ ហើយមានវិសេសភាពផ្ទាល់ខ្លួនថែមទៀតផង ។ គេមិនអាចចាត់ថា កំណាព្យជនជាតិណាមួយល្អប្រសើរឬវិសេសជាងជនជាតិណាមួយបានឡើយ ។

សញ្ញាប្រើលើកំណាព្យខ្មែរ

ក. គំនូសលើព្យាង្គ

• ចួន :

ឧទាហរណ៍ :



• ផ្ទួន :

ឧទាហរណ៍ :



• រណ្តំ

- រណ្តំព្យញ្ជនៈ

ឧទាហរណ៍ :

កុលាបរិកស្រស់

មានរូបសម្ពុស្ស

ឥតខ្ចោះប្រណីត

កន្លងទាំងពួង

ល្អងលោមផ្នែកផ្គិត

ចងចោមកៀកកិត

ស្តីទ្ធស្នាលស្តេហា ។

រណ្តំព្យញ្ជនៈ "ល ផ ច ក"

- រណ្តំស្រៈ

ឧទាហរណ៍ :

អាងព្រើលអាងប្រាជ្ញ

អាងកោងអាងកាច

អាងកាប់អាងចាក់

អាងជើងអាងដៃ


អាងវាយអាងធាក់


អាងគុកច្រវាក់


អាង ។

រណ្តំស្រៈ អា "ា" ។


ខ. សញ្ញាអធិប្បាយពន្យល់ ឬបកស្រាយ


ចួន : 

ផ្ទួន : 


រណ្តំ : 

តាមឧទាហរណ៍ខាងលើ ៖


ចួន : ព្យ. ៤. ឃ. ១ ស. ១  ព្យ. ៤. ឃ. ២ ស. ១ ។

ផ្ទួន : ព្យ. ១. ឃ. ១ ស. ១  ព្យ. ៣. ឃ. ១ ស. ១ ។

រណ្តំ : ព្យ. ១. ឃ. ៥ ស. ១  ព្យ. ២. ឃ. ៥ ស. ១ ។ (រណ្តំព្យញ្ជនៈ)

ព្យ. ១. ឃ. ១ ស. ១  ព្យ. ៣. ឃ. ២ ស. ១ ។ (រណ្តំស្រៈ)

គ. គំនូសតាង



ព្យ.៤.ឃ.១ ល.១ \equiv ព្យ.៤.ឃ.២ ល.១

ព្យ.៤.ឃ.៣ ល.១ \equiv ព្យ.៤.ឃ.៥ ល.១ \equiv ព្យ.៤.ឃ.៦ ល.១ ។

- ចួន : ជាពាក្យទាំងឡាយដែលមានព្យាង្គកើតឡើងដោយសូរស្រះដូចគ្នាឬព្យញ្ជនៈប្រកបដូចគ្នា ឬសូរស្រះ និងព្យញ្ជនៈប្រកបដូចគ្នា ។

សញ្ញាចួន : \equiv សម្រាប់បកស្រាយ \frown សម្រាប់តួសលើព្យាង្គ

- ផ្ចុន : កវីជ្រើសរើសព្យាង្គដដែលៗមកប្រើក្នុងឃ្លាពាក្យ ។ ផ្ចុន គឺជាវិធីដែលកវីប្រើដើម្បី សង្កត់ន័យលើគំនិតណាមួយ ឬបង្កើតសញ្ញាតនាអ្វីមួយ ។

សញ្ញាផ្ចុន : \equiv សម្រាប់បកស្រាយ \frown សម្រាប់តួសលើព្យាង្គ

- រណ្តំ : ការប្រើព្យញ្ជនៈតែមួយ ស្រះតែមួយ ច្រើនដងក្នុងឃ្លាឬវគ្គ ។ រណ្តំមានរណ្តំព្យញ្ជនៈ និងរណ្តំស្រះ គឺការប្រើព្យញ្ជនៈដដែលៗ ឬស្រះដដែលៗក្នុងឃ្លាឬវគ្គ ។

- សញ្ញារណ្តំ : \equiv សម្រាប់បកស្រាយ \frown សម្រាប់តួសលើព្យាង្គ

លំហាត់

ចូរឃ្លានកញ្ចប់ច្រើន ផ្គុំ រណ្តំ ព្រមទាំងបង្ហាញសញ្ញាអធិប្បាយពន្យល់ បកស្រាយនៅក្នុងអត្ថបទ កាព្យខាងក្រោម ៖

១. របបអាពាហ៍ពិពាហ៍	ខ្មែររងអវិចិត្រក្រុងស្រុកស្រែ
វាខំសម្លាប់បំបាត់ខ្មែរ	រស់បន្តខ្សែពីអង្គរ ។
ទុក្ខខ្មែរទុក្ខរស់ទុក្ខរងកម្ម	រស់ជាងបីឆ្នាំចាំថ្ងៃមរណ៍
ក្រញាំចិសាចអន្តរក៍	ហេតុអ្វីខ្មែរមរណ៍គរដូចនេះ ។
ក្រញាំចិសាចក្រចកដែក	ក្រចកចាប់ហែកហែកប្រលេះ
ជញ្ជក់ឈាមខ្មែរខាំសំឡេះ	ខាំបោចខាំបេះប្រលេះខ្មែរ ។
អ្នករស់នៅរស់ទាំងរងកម្ម	រស់ជាងបីឆ្នាំទុក្ខគ្មានល្អ
អ្នកស្លាប់ក៏ស្លាប់ឥតន័យដែរ	បីឆ្នាំប្រាំបីខែបីលានឆ្នាំ ។
ខ្មែររស់រស់ក្នុងសំណាញ់ដែក	មិនដឹងជាស្រែកអភិប្រាយ
រស់អស់សង្ឃឹមអស់នឿយណាយ	ទឹកភ្នែកស្រូបបាយលាយដុំក្រួស ។

(ដកស្រង់ពីសៀវភៅ កំណាព្យខ្មែរដោយ លី សុមុនី)

២. មើលមានប្រាសាទ	ប្រាំស្នាងប្រាង្គស្អាត	ប្រសើរនឿតនាយ
កម្ពស់កំពូល	ត្រសូលត្រសាយ	ត្រសែងពណ្តរាយ
	ពព្រាតគួរស្វែង ។	
តាងឃ្លាយកាងសម	មុខព្រហ្មសុទ្ធព្រហ្ម	ត្រីសូលីងកង
គ្រុឌឆក់នាគជុំ	គ្រប់មុំត្រលែង	កែងតខ្ចាត់ខ្ចែង
	ដងក្តារជបគូ ។	
សឹងមានពិចិត្រ	មណីរតន៍ដាំដិត	មុខដាច់រចនា
ប្រក់ប្រាក់ប្រះព្រាត	ស្នាងស្នាតថ្លៃថ្លា	ដូចស្ថានសួគ៌ី
	ទិព្វទេពនិម្មិត ។	

(ភាគី ទំព័រទី ៣ អ្នកនិពន្ធ ហារិក្សរាមា អង្គ ខ្ពង)



ច្បាប់កូនចៅ



ក. សិក្សាពាក្យគន្លឹះ

- រង្សា : ពូជ ត្រកូល ។
- ទូន្មាន : អប់រំ ប្រៀនប្រដៅ ។
- ប៉ោងឡូ : ដែលព្រហើន ច្រឡោងខាម ។
- ខ្លោះ : កំលោះ ។
- សត្យ : សេចក្តីពិត ដំណើរទៀង ទៀងទាត់ ។
- គិត្យា : ការរិះគន់ ដំណើរតិះដៀល ច្រណែន ... ។
- មធ្យរ : ផ្តួម ពីរោះ ឆ្ងាញ់ ។
- ពុំជួកាល : ដែលខុសកាល ដែលកើតមាននៅក្នុងកាលដ៏ប្លែកខុសធម្មតា ។
- វុឌ្ឍិ : សេចក្តីចម្រើន ការលូតលាស់ ដុះដាល បរិបូរណ៍ ការកើតកាលវាលគុម្ព ។
- សម្មាយ : សាមញ្ញ ដែលជាធម្មតា ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអានអត្ថបទអ្នកត្រូវអានដោយយកចិត្តទុកដាក់ ដើម្បីត្រៀមឆ្លើយនិងសំណួរទាក់ទង និងចំណាប់ចួន ផ្ទួន រណ្ណំ រង្វាស់កាព្យ និងខ្លឹមសារអត្ថបទ ។

គ. អត្ថបទ



ហៃអស់កូនចៅ	តំណក្រោយទៅ	ត្រកូលវង្ស
ចូរចេះរាប់រក	ស្រករគ្គីគ្គា អត់ខិនត្រង់រង ។	ខុសគាប់កាចជា
ឱកូនចៅអើយ	អាពុកចាស់ហើយ	ពុំបាននៅផង
នរណានឹងនៅ	ប្រដៅបាហោង អាពុកនេះបាន ។	នរណានឹងស្នង
តែខ្លួនទៅបាត់	ទុកពាក្យមួយម៉ាត់	ប្រដៅទូន្មាន
ពាក្យនេះអាពុក	សង់ទុកជាស្ពាន ឆ្លងទៅត្រើយនាយ ។	ឱកូនចៅបាន
ពាក្យមួយនេះមិញ	ហេតុមិនស្រឡាញ់	មានពាក្យថាឆ្ងាយ
ទោះទូកបែកបាក់	សំពៅធ្លុះធ្លាយ សឹងមករកបាន ។	ទាល់លក្ខានាយ
កូនចៅអើយគិត	ផ្គត់ផ្គង់គំនិត	រក្សាខ្លួនប្រាណ
កុំអាងសក្តិបុណ្យ	លោភលន់ចង់បាន ពុំធ្វើដោយធម៌ ។	បំពារបំពាន
ធម្មតាជាមនុស្ស	ឱ្យដឹងគាប់ខុស	បុណ្យបាបឱ្យស្គាល់
ថ្វីមិនចង់បាន	ចង់គ្មានអង្កាល់ នោះទើបយីនយួរ ។	ឱ្យបានដោយធម៌
បើបាត់នឹងខំ	លោកាវាយដំ	សន្សំចាក់ចូល
ចំណេះទ្រព្យនោះ	នៅពុំបរិបូរណ៍ ទុកឱ្យគេទេ ។	ស្មើរកប្រមូល

កូនចៅអើយអត់
កុំអាងមានទ្រព្យ

គិតក្តីកម្សត់
កុំត្រាប់ពុតគេ
សាយសព្វសារពើ ។

កុំធ្វើប៉ោឡៃ
ចូរចេះរិះរេ

ធម្មតាជាស្រី
យកម្តេចខ័ណ្ឌស្តុរ

កុំចង់មេត្រី
មកគរទុកលើ
អត់ម្តេចមិនស៊ី ។

សាយសព្វអន្លើ
ស្រមោចហើយតើ

មួយដូចប្រុសខ្លោះ
កលមួយដូចក្តែក

ពាលពេញកំលោះ
ចេញលួចរកឆី
យកពងមាន់ធ្វើ ។

ចិត្តចោរចង់ស្រី
មិនដឹងឬអ្វី

កលមួយសោតណា
ពងលាក់ជាហើយ

នេះនឹងឧបមា
ម្តេចឡើយទៅធ្វើ
អាអ្នកមហាចោរ ។

អណ្តើកឯងតើ
អស់ពាក្យពេចន៍លើ

ប្រើប្រុងប្រយ័ត្ន
ពីរោះមធ្យរ

ពាក្យពេចន៍សួរសត្យ
បរិបូរណ៍ពាក្យពោល
ចាចែងភាសា ។

សារស័ព្ទពំនោល
កុំអាលខឹងឃោរ

កុំអាលកន្ត្រឹង
គិតការជំនៀល

កុំស្អិតខិតឡើង
លោកជៀលនិន្ទា
និន្ទាអាស្រូវ ។

លើលោកព្រឹទ្ធា
អង្គឱ្យកើតជា

ទោះប្រុសទោះស្រី
ក្រែងមានឆ្លោះឆ្លាប

កើតនាលោកិយ
ស្រឡាបត្រង់ត្រូវ
កាលកម្មវេរា ។

លោកឱ្យគាប់គ្រូ
ក្រែងជូជូជូ

លោកថាឆ្លតបី
ឆ្លតមួយនឹងលែវង

ឆ្លតមួយនឹងស្រី
អំពើពាលា
ឆ្លតក្រែកន្លង ។

ឆ្លតមួយនឹងស្រា
ឆ្លតនេះហោមហា

ឆ្លតស្រីឆ្លតស្រា
លោកពុំឱ្យសេព

ឆ្លតលែវងពាលា
ឱ្យវាងជាម្តង
ភ្លេចភ្លាំងស្មារតី ។

អំពើសឹងឆ្លង
វាតែងឱ្យហ្មង


ឱ្យភ្លេចក្តីគាប់	ភ្លេចទាំងខ្លួនស្លាប់	ភ្លេចសាស្ត្រស្តុស្តី
ភ្លេចសីលភ្លេចទាន	ភ្លេចញាណវុឌ្ឍិ	ភ្លេចច្បាប់ប្រក្រតី
	ឆ្គួតបីប្រការ ។ [...]	
ក្តីច្បាប់នេះក្រ	នរណាអាចយក	ទុកខ្លួនសម្ងាយ
ដីលោកនេះគាប់	នៅបានពណ្ណរាយ	ដល់បរលោកនាយ
	សោយសុខស្រេចស្រាប់ ។	
ឪពុកចាស់ហើយ	អស់កូនចៅអើយ	នាំគ្នាស្តែងស្តាប់
ពាក្យពិតទូន្មាន	ប្រធានគ្រាន់គ្រប់	ស្មើទ្រព្យសម្រាប់
	ទុកឱ្យគ្រប់គ្នា ។	
ចូរចាំកុំភ្លេច	ទូន្មាននេះស្រេច	ស្មើខ្លួនហើយណា
ចាំចងឱ្យខ្ជាប់	ជាច្បាប់អាត្មា	សូរេចអក្ខរ
	សុភាសិតហោង ។	

(ដកស្រង់ពីសៀវភៅច្បាប់កូនចៅ បណ្ឌិត ម៉ែ រៀបរៀង)



សំណួរ

១. តើអត្ថបទកាព្យខាងលើជាបទអ្វី ?
២. តើពាក្យ “អាពុក” ក្នុងអត្ថបទនេះសំដៅលើនរណា ?
៣. ចូរបង្ហាញចំណាប់ចូល ផ្ទួន រណ្តំ និងរង្វាស់កាព្យរបស់អត្ថបទកាព្យខាងលើនេះ ។
៤. វគ្គទីមួយរបស់កំណាព្យនេះអ្នកនិពន្ធចង់អប់រំដូចម្តេចខ្លះ ?
៥. តើអត្ថបទនេះអប់រំដូចម្តេចខ្លះ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ ?
៦. តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ ?



ចូរអ្នកយកចិត្តទុកដាក់ស្តាប់អត្ថបទកាព្យ “ច្បាប់ក្រមដ៏យ” ដែលគ្រូរបស់អ្នកអាន រួចឆ្លើយនឹងសំណួរខាងក្រោម ។

សំណួរ

១. តើអត្ថបទកាព្យនេះតែងជាបទអ្វី ? នរណាជាអ្នកនិពន្ធ ?
២. ចូរប្រាប់រង្វាស់កាព្យ ឬកាព្យមាត្ររបស់អត្ថបទកាព្យនេះ ។
៣. ចូរអ្នកប្រាប់ពី រណ្តំនៅក្នុងអត្ថបទកាព្យនេះតាមដែលអ្នកស្តាប់បាន ។
៤. ចូរបង្ហាញពីតម្លៃអប់រំរបស់អត្ថបទកាព្យនេះ ។




ការតែងកំណាព្យបទកាកតតិ

បទកាកតតិមានឈ្មោះពិតប្រាកដជាដំបូងនៅក្នុងល្បីកអង្គវគ្គរបស់អ្នកប៉ាង ។ បទនេះមានន័យថា ដំណើរត្រៃក ៖

ក. រង្វាស់កាព្យ

មួយវគ្គមាន៧ ឃ្លានិងមួយឃ្លាមាន៤ ព្យាង្គ ។

ខ. ចំណាប់ចូន



- ចូនក្នុងវគ្គ : ព្យាង្គទី៤ នៃឃ្លាទី១ វគ្គ១ ចូននិងព្យាង្គទី៤ នៃឃ្លាទី២
ព្យាង្គទី៤ នៃឃ្លាទី៣ ចូននិងព្យាង្គទី៤ នៃឃ្លាទី៥
ព្យាង្គទី៤ នៃឃ្លាទី៤ ចូននិងព្យាង្គទី២ នៃឃ្លាទី៥ វគ្គ១
- ចូនឆ្លងវគ្គ : ព្យាង្គទី៤ នៃឃ្លាទី៧ ក្នុងវគ្គទី១ ចូននិងព្យាង្គទី៤ នៃឃ្លាទី៣ វគ្គ២ ចូននិង
ព្យាង្គទី៤ នៃឃ្លាទី៥ វគ្គ២ ចូននិងព្យាង្គទី៤ នៃឃ្លាទី១ នៃវគ្គទី២ ។

គ. ចង្វាក់

បទនេះមានចង្វាក់ស្មើមិនលើក មិនដាក់ តែរន្ថើនៗមានទំនងដូចជា ដំណើរត្រៃកហើយទម្លាក់សំឡេងលើព្យាង្គទី២ រៀងរាល់ឃ្លា ។

ឃ. បរិយាកាស

បទនេះគេប្រើសម្រាប់ពណ៌នាទឹកនៃឆ្នេរ តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធី ផ្ដើមរឿង ។ ពេលខ្លះករិក៍បានយកបទនេះទៅប្រើក្នុងការសម្ដែងទុក្ខសោកផងដែរ ។

លំហាត់

ក. ចូរអ្នកតែងកំណាព្យបទកាកតតិនេះ ចំនួន ៥ វគ្គដែលរៀបរាប់ពី ៖

១. ការថែរក្សាសុខភាព

២. ការគោរពច្បាប់ចរាចរណ៍

៣. គុណវិបត្តិនៃការជក់បារី

៤. ការការពារបរិស្ថាន

៥. ការថែរក្សាសម្បត្តិវប្បធម៌ជាតិ

ខ. ចូរតែងកំណាព្យបទកុដងលីលា ព្រហ្មគីតិ និងបទពាក្យ ៧ តាមប្រធានបទខាងលើឱ្យបានចំនួន ៥ វគ្គ ក្នុងមួយបទ ។

ក្នុងការតែងកំណាព្យអ្នកត្រូវធ្វើតាមការណែនាំដូចខាងក្រោម ៖

- ចំនួនវគ្គ(ល្បះ) ជាកំណាព្យបទអ្វី ?
- ចំនួនឃ្លាក្នុងវគ្គ
- ចំនួនព្យាង្គក្នុងឃ្លា
- ជួនត្រឹមត្រូវក្នុងវគ្គឬទេ ?
- ខ្លឹមសាររៀបរយឬទេ ? (ឃ្លា-វគ្គ)
- តើខ្លឹមសារទាក់ទងនឹងប្រធានបទឬទេ ?

ខាងក្រោមនេះជាឧទាហរណ៍និងគំនូសតាងចំណាប់ចូលរបស់បទមួយចំនួន ៖

១ . បទគូជំនួលីលា

បួនអើយនោះហើយក្រសាំង

ក្រសារសំកាំង

សំកុលកន្ទុយ ។

បួនមាសរវាសមើលគុយ

មើលគូកហើរព្រុយ

ហើរព្រាតរៀងរាយ ។

បួនពៅមើលទៅប្រពាយ

ពពេចប្រញាយ


ប្រញាប់ទំផ្កាស ។

បួនថ្ងៃរំពៃមើលទាស

មើលទៀរទំជ្រាស

ជ្រៀរជ្រើមជ្រប់ជ្រង ។

(ដកស្រង់ពីរឿង កាកី ទំព័រទី៣៧ហរិរក្សរាមា អង្គខ្នង ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ)



• ចូនក្នុងវគ្គ
 ព្យ. ៦. ឃ. ១ វ. ១ \equiv ព្យ. ៤. ឃ. ២ វ. ១


• ចូនឆ្លងវគ្គ
 ព្យ. ៤. ឃ. ៣ វ. ១ \equiv ព្យ. ៦. ឃ. ១ វ. ២ \equiv ព្យ. ៤. ឃ. ២ វ. ២ (ចូនឆ្លងវគ្គ) ។

២ . មន្ត្រីប្រតិបត្តិ

ក. ក្ស័ណៈនោះឯមច្ចា
 កូនមកហើយទួញប្រាប់
 ខ្លួនម្តាយនឹងស្តាប់ហើយ
 ទៅរកស៊ីឱ្យឆ្ងាយ

ហៅបុត្រភ្នាក់មកឆាប់ៗ
 ថាឱពៅពន្លកម្តាយ ។
 កុំកូនអើយនៅរៀងអាយ
 ពីទីនេះផុតមនុស្ស ។

(ល្បើកដុចនិងត្រី វិសេសដូង)



• ចូនក្នុងវគ្គ
 ព្យ. ៥. ឃ. ១ វ. ១ \equiv ព្យ. ៣. ឃ. ២ វ. ១

ព្យ. ៦. ឃ. ២ វ. ១ \equiv ព្យ. ៥. ឃ. ៣ វ. ១

• ចូនឆ្លងវគ្គ
 ព្យ. ៥. ឃ. ៣ វ. ១ \equiv ព្យ. ៣. ឃ. ៤ វ. ១

ព្យ. ៦. ឃ. ៤ វ. ១ \equiv ព្យ. ៦. ឃ. ២ វ. ២ \equiv ព្យ. ៥. ឃ. ៣ វ. ២

ខ. ព្រះអង្គឈប់សម្រាន្ត

ព្រះអង្គតែងសោកា

គន់គិតរាជបុត្រ

ព្រះអង្គសោកាសល់

លង់លុះបានស្រាងសុវិយា

និគ្សនោលើត្រើយថ្នាក់ផ្ទាល់ ។

នៅកំព្រាព្រាត់ទុពិល

នូវនាងរាជទេពី ។

(ឧកញ៉ាគោសាកៅ ក្រុងសុភមិត្ត ទំព័រទី ៣៦)

៣ . បទពាក្យ ៧

យាប្បងដូចបងភ្នាត់ឃ្លាតឆ្ងាយ

ស្រងេះស្រងួតរហូតវែ

ហើយអ្នកពីរប្រាណាបានដល់ព្រៃ

ទុំរាប់ដើមឈើច្រើបណ្ឌិត


ព្រៃព្រួញមកអាយយូរឃ្លាតឃ្លែ

ម៉្លេះសមបួនភ័យមមែកិត ។

ដល់ព្រឹករំពៃព្រួញវិងវិត

ពេជ្រឱ្យឈោងយិតត្បិតស្រែកឃ្លាន ។

(ទុំទាវ ភិក្ខុសោម ទំព័រ ៣២ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ៧ ស ២៥១៤)



• ច្នួនក្នុងវគ្គ

ព្យ.៧.ឃ.១ វ.១ \equiv ព្យ.២បួ៤.ឃ.២ វ.១

ព្យ.៧.ឃ.២ វ.១ \equiv ព្យ.៧.ឃ.៣ វ.១ \equiv ព្យ.២បួ៤.ឃ.៤ វ.១

• ច្នួនឆ្លងវគ្គ

ព្យ.៧.ឃ.៤ វ.១ \equiv ព្យ.៧.ឃ.៤ វ.២

ព្យ.៧.ឃ.២ វ.២ \equiv ព្យ.៧.ឃ.៣ វ.២ \equiv ព្យ.២បួ៤.ឃ.៤ វ.២



ការសូត្រកំណាព្យ

អ្នកបានសិក្សារួចហើយពីកំណាព្យបទមូលដ្ឋានជាច្រើនដូចជា បទកាកគតិ ពំនោល ភុជង្គ លីលា បន្ទោលកាក ព្រហ្មគីតិ ពាក្យប្រាំពីរ ... ។ បទទាំងអស់នោះមានលក្ខណៈខុសៗគ្នាតាំងពីកាព្យ មាត្រ ចំណាប់ច្នួន បរិយាកាស ចង្វាក់ និងរបៀបសូត្រ ។


ឥឡូវនេះ ចូរអ្នកសូត្រកំណាព្យបទកាកគតិដែលអ្នកទើបនឹងតាក់តែងរួចហើយទៅតាមបទឱ្យ បានត្រឹមត្រូវ ។

បទកាកគតិមានរបៀបសូត្រច្រើនបែបដូចជា ៖ ក្អែកលោត ពណ៌នា កាកកាត់ត្រើយ ទំនួញ ពិលាប ក្អែកបូល ក្មេង រាស់ ផ្កាញ់មារ (សម្រាយនិងសំស្រ្តីត)... ។

លំហាត់

ចូរអ្នកសូត្រកំណាព្យបទផ្សេងទៀត ដែលអ្នកចេះដោយធ្វើបទឱ្យបានត្រឹមត្រូវ ។

ការសម្រេចចិត្ត



ពលរដ្ឋល្អ ត្រូវធ្វើសេចក្តីសម្រេចចិត្តប្រកបដោយគតិបណ្ឌិត ។ មានន័យថា មុននឹងធ្វើការសម្រេចធ្វើអ្វីមួយយើងត្រូវគិតពិចារណា វិភាគ ពិគ្រោះយោបល់ជាមួយអ្នកដែលគួរពិគ្រោះឱ្យបានម៉ត់ចត់ ។ ម្យ៉ាងទៀតមុននឹងសម្រេចចិត្ត យើងក៏ត្រូវគិតទៅដល់លទ្ធផលដែរ គឺធ្វើយ៉ាងណាឱ្យការសម្រេចចិត្តរបស់យើងមានតម្លៃ មានកិត្តិយស និងមានប្រយោជន៍សម្រេចខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

ក្នុងមេរៀននេះ អ្នកនឹងបានឃើញពីសេចក្តីសម្រេចចិត្តមួយចំនួនទាក់ទងនឹងការហ៊ានលះបង់ការតស៊ូប្រឈមនឹងបញ្ហាផ្សេងៗ ដើម្បីការពារជីវិតមនុស្ស ។ល។ អ្នកនឹងបានសិក្សាបន្ថែមទៀតពីខ្លឹមសារអត្ថបទ ល្បះផ្សំ ឆ្លើយតបការបញ្ជុះបញ្ចូល និងសំណេរអត្តាធិប្បាយបញ្ជុះបញ្ចូល ។



ក. សិក្សាពាក្យគន្លឹះ

- ចៅអធិការ : មេវត្ត ព្រះសង្ឃដែលជាអ្នកគ្រប់គ្រងវត្ត ។
- បូជាយញ្ញ : ការយកមនុស្ស ឬសត្វទៅដុតទាំងរស់ ដើម្បីបូជាថ្វាយអាទិទេពក្នុងគោលបំណងសុំ ឬសំណូមពរពីរឿងអ្វីមួយចំពោះអាទិទេព ។
- ថ្មក្អួតគ្នា : ការកកិតគ្នានៃថ្មពីរដុំចេញផ្កាភ្លើង ឬការយកថ្មពីរដុំទៅគោរគ្នា ដើម្បីបង្កើតផ្កាភ្លើង ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអានអត្ថបទនេះ អ្នកត្រូវអានដោយយកចិត្តទុកដាក់ដើម្បីត្រៀមឆ្លើយនិងសំណួរទាក់ទងនឹង វិភាគតួអង្គនិងតម្លៃអប់រំរបស់អត្ថបទ ។

គ. អត្ថបទ

ស្ថានភាពរឿង ៖

នៅក្នុងសហគមន៍មួយនៃប្រទេសជប៉ុន តាំងពីបុរាណកាលមក ប្រជាជនតែងតែត្រូវមេសហគមន៍ចាប់ស្ត្រីម្នាក់យកទៅបូជាយញ្ញថ្វាយអាទិទេពនៅឯត្រពាំងចិសាច នៅពេលណាដែលស្រុកភូមិរបស់គេគ្មានភ្លៀងធ្លាក់ ។

ង៉ាគីអិន : យើងឬ ? យើងជាពួកម៉ាកដ៏ល្អរបស់ ហាដឺរ៉ាវ៉ា ។ ហ្នឹងហើយអញនេះជាសង្ឃ ។ សង្ឃដែលមានវត្តនៅទីក្រុងក្យូតុ ។ អញមានសញ្ញាប័ត្រខាងអក្សរសាស្ត្រជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ។ ឈ្មោះយើង គឺ “យ៉ាម៉ាសារ៉ា ង៉ាគីអិន” ។ យើងខ្មាសខ្លួនណាស់ដោយនិយាយអ្នកពីខ្លួនឯងបែបនេះ ។ បើរឿងព្រះពុទ្ធសាសនា គឺវត្តយើងនៅក្យូតុ ជាមាតាបិតាគេហើយ ។ នៅក្នុងចំណោមពួកឯងនេះ គឺមិនលែងមានអ្នកដែលកាន់ព្រះពុទ្ធសាសនាទេ ។ ដូច្នេះប្រហែលជាស្តាប់គ្នាបានហើយ ។ (និយាយទៅគ្រួសាររៀនបឋមសិក្សា) ឯងនេះជាគ្រូមែនទេ យើងជាអ្នកអប់រំដូចគ្នា មិនមែនអ្នកក្រៅទេ ស្តាប់យើង ! (និយាយទៅតំណាងចៅអធិការ) អ្នកឯងក៏ជាញាតិសន្តាននឹងគ្រូបង្រៀនដែរ ។ (និយាយទៅមេភូមិ) ខ្ញុំសូមរំពឹងលើកិត្តិយសរបស់លោកមេភូមិហើយ ។ ... (និយាយទៅអ្នកចំបាប់) ឯងអ្នកចំបាប់ គឺសមតែជាអ្នកមានចិត្តមេត្តា ចិត្តករុណា ខ្ញុំអង្វរសូមឈប់ធ្វើបូជាយញ្ញទៅ ។ (ឮដូច្នោះ ពួកអ្នកភូមិក៏រារែកមួយភ្លែត) ពេលនោះតំណាងរាស្ត្រឈ្មោះ កូសូ ជក់បារីស៊ីហ្គារហើយដើរអ៊ីកអាកចូលមក) ។

កូសូ : អាកំភរ ទោះជាឯងមិនភរក៏ដោយ ស្តីពូជស្តេចស្តី ? សាស្ត្រាចារ្យស្តី ? ម៉េចមិនគិតរឿងជីវភាពប្រជាជន គិតពីជីវិតប្រជាជនផង ? គ្នាជាអ្នកទទួលខុសត្រូវអ្វីៗទាំងអស់នៅទីនេះ ! ទៅពួកឯងគ្រប់គ្នា ទោះពួកយើងសម្រាតនរណាក៏ដោយ ដកឆ្អឹងនរណាក៏ដោយ ស្រីម្នាក់ទេរឺយ ! ដើម្បីជីវិតមនុស្ស ប្រាំបីពាន់នាក់ ។ កុំមកជជែកវែកញែកស្តី ! ទៅពួកយើង ប្រុងប្រៀបពិធីបូជាយញ្ញភ្លាម ! (អ្នកចំបាប់ចេញមកមុនគេ ក្រោយមកអ្នកឯទៀតៗក៏ក្រោកស្រមក) ។

ង៉ាគីអិន : ចាប់យើងចង (គេដោះអារធីចោល) បើយើងអង្វរហើយមិនព្រមស្តាប់សំណូមពរយើងមិនដឹងធ្វើម៉េចទេ ចងយើងដាក់លើគោជំនួសយូរិទៅ !

អាគីរ៉ា : (ចោលកណ្តៀវព្រួស) ទេកុំ ! ចងយើងជំនួសយូរិទៅ ។ យើងមិនរត់ទេ ដាក់យើងលើគោ ហើយដឹកទៅត្រពាំងចិសាចទៅ ។ យកយើងទៅបូជាយញ្ញទៅ ដើម្បីឱ្យភ្លៀងធ្លាក់ ! យើងនឹងទៅចរចាជាមួយស្តេចនាគរាជឱ្យឯង ។

យូរិ : ទេ បងអាគីរ៉ា ! ទុកឱ្យខ្ញុំទៅចុះ ។ សូមលោកទាំងអស់យកខ្ញុំទៅ !

អាតីវ៉ា : មិនបានទេ ! ទោះជាគ្នាល់ជីវិតក៏ខ្ញុំមិនលក់ប្រពន្ធខ្ញុំដែរ ស្តីស្តេចនាគស្តី ? ប្រាំបីពាន់
នាគស្តី ? ខ្ញុំមិនលក់ស្នេហាខ្ញុំឱ្យអាទិទេព ឱ្យព្រះណាជាដាច់ខាត ។ ទោះប្រពន្ធខ្ញុំសុខចិត្តធ្វើពលិកម្ម
ឬយល់ពីសេចក្តីត្រូវការរបស់ពួកឯង ក៏ខ្ញុំត្រូវតែហាមឃាត់ដែរ ។

កូសូ : (ដើរចូលមករបៀបដូចជាមេអំបៅហោះស្រាលៗ រេរាៗ ហើយគោរពឈើច្រត់ប៉ូកៗ) កុំ
និយាយឆ្គួតៗ បើឆ្គួតក៏កុំឆ្គួតដល់នេះពេក ! បើពួកអ្នកឯងចេះស្រឡាញ់ជាតិ ពីដើមគេសុខចិត្តចាក់
សម្លាប់ប្រពន្ធកូន ហើយចេញទៅច្បាំងណាមនុស្សប្រុសទ្រូងប្រាំហត្ថ គឺអីចឹង ! នេះគឺជាស្មារតីរបស់
ស្រុកជប៉ុនយើង គឺប៊ីស៊ីដូ (ស្មារតីសាមូរ៉ៃ ពូជអ្នកចម្បាំង) ការជួយមនុស្ស ជួយភូមិ ការធ្វើពលិកម្ម
ដើម្បីប្រទេសជាតិ គឺជាការស្រឡាញ់ជាតិមាតុភូមិ ។ គេម្នាក់ៗត្រូវតែស្រឡាញ់មាតុភូមិ ។ គ្រាន់តែដាក់
ស្រឹកញាស់ម្នាក់លើខ្នងគោមួយយប់ វាអាចក្រអែងដល់ថ្នាក់ហ្មងទៅ ! អាចក្មេងហៀរសំបោរ នេះបាន
អញចិត្តល្អទេ បើតាមធម្មតាពួកឯងត្រូវចាត់ទុកជាមនុស្សក្បត់ជាតិហើយ ! អញនេះ កូសូ ! អញ
នៅទីនេះ គឺដើម្បីប្រជាជនតែប៉ុណ្ណោះទេ ។ អញសុខចិត្តបូជាជីវិតគ្រប់ពេលវេលា ... ។ (អ្នកភូមិនាំ
គ្នាលើកដៃគំនាប់ មេភូមិអង្គុលចង្កាហើយសភាភូមិបង្ហាញនូវមោទនភាព)

អាតីវ៉ា : ស្លាប់ទៅ (រើសកណ្តៀវដែលធ្លាក់ ហើយបុកសំដៅទៅកូសូ)

កូសូ : ប្លែ (ថយដោយមិនដឹងខ្លួន)

អាតីវ៉ា : ស្លាប់ទៅ ! ស្លាប់ទៅ ! ឯងត្រូវតែស្លាប់ទៅ ដើម្បីប្រជាជន ! បើឯងស្លាប់យ៉ាង
អស្ចារ្យ ហើយអញស្លាប់ទើបអញសុខចិត្តឱ្យយូរទៅឯង ។ ស្លាប់ទៅ ! ម៉េចមិនស្លាប់ ! (វេលាអាតីវ៉ា
កន្តើញមកជិត វេលានោះកូសូថយក្រោកៗ យូរិឱបដែរបស់អាតីវ៉ា ធ្វើឱ្យអាតីវ៉ាញ័រដៃ) ម៉ុះ ! ចូល
ម៉ុះ ! ម៉ុះ តទល់ជាមួយអញ ! (អ្នកភូមិរត់ស្រមក ... អាតីវ៉ាទប់ទល់) កុំមកជិតយើងមាត់ពួកឯងស្អុយ
ណាស់ ។ ពួកឯងឱ្យវាទិញក្បាលបានហើយ ។ ពួកឯងចាំទេរឿងនាងព្រិលស ? នាងព្រិលសដែលជា
ក្មេងស្រីបរិសុទ្ធនៅភូមិនេះ ។ ពួកឯងបានចាប់បង្ខំនាងដោយអំណាចនិងការសង្កត់សង្កិន សម្រាតនាង
ចងនាងលើគោ ទោះជានាងប្រកែក តវ៉ាយ៉ាងណាក៏ដោយ ។ ពួកឯងបានដេញគោដែលដឹកនាង
ទាំងស្រាតននលកឱ្យរត់ឡើងទៅលើភ្នំ ឱ្យទៅមាត់ត្រពាំងបិសាច ។ តើនាងខ្មាសអៀន ក្តៅក្រហាយ
សោកស្តាយប៉ុណ្ណា អាម៉ាស់ប៉ុណ្ណា ពួកឯងដែលនឹកឃើញពីចិត្តនាងទេ ។ អញបានឮនាងក្រមុំ
យកដៃអង្គុលច្រមុះគោ យកស្មៅស្លួតគរលើខ្នងវា ហើយយកថ្មក្អកក្អាបក្អាតភ្លើងដុតឱ្យ ហើយចង្អុល
ទៅភូមិ និយាយថា "គោឯងត្រូវរត់ទៅដុតរំលាយភូមិនេះឱ្យអស់ ដើម្បីសងជីវិតដែលមានតម្លៃ
ស្មើគ្នានោះមកវិញ" ។ អស្ចារ្យណាស់សូម្បីតែគោក៏វាក្តៅក្រហាយដែរ គ្រាន់តែនាងក្រមុំលើកដៃ
ចង្អុលទៅភូមិមិនទាំងបានស្រួលបួលផង វាបានរត់ស្ទុះដូចរន្ទះសំដៅទៅភូមិ ហើយដុតភូមិនៅជើងភ្នំ

ទាំងមូលឡើងនេះក្រហមរងាលហុយធ្វើក្រហមឆ្កៅ ។ នាងព្រិលសលបញ្ចញីម ហើយក៏លោតទឹក ត្រពាំងបិសាច សម្លាប់ខ្លួនបាត់ទៅ ។ តើពួកឯងដឹងរឿងនេះទេ ? ឬក៏ភ្លេចហើយ ? ពួកអាចោល ម្សៀត ធ្វើដាក់ពួកអញ្ចូលមើល ភ្លៀងក៏មិនធ្លាក់ ហើយស៊ីកាមីនេះនឹងត្រូវនេះហ្មត់ ។ អាពួកមុខ ក្រាស់គ្មានខ្មាសអៀន ។

កូសូ : កុំនិយាយបំបាត់បំប៉ៅចរឿងឆ្គួតៗ នោះអាភ្នែងឆ្គួត ! ភូមិបានដុតនេះឆាប់ឆ្ងល ដោយ ការហ្មត់ហែងបាត់ទៅហើយ ហេតុនេះហើយបានជាយើងធ្វើពិធីបន់ស្រន់សុំទឹកភ្លៀង ភ្លើទេហ្ន៎ ! ទៅពួកយើង ! នៅយឺតណាស់លឿនឡើងឱ្យស្វាហាប់ឡើង ! លេងវាទៅ (មើលឃើញអ្នកភូមិ រេរា អត់ព្រមចូលសោះ) ទៅកុំរេរា ! អាដេង គីជី ក៏ចូលទៅ (ស្រែក) ដេងគីជី បញ្ចាំងដាវវែងផ្នែកៗមក ត្រូវដាវចេញមក ។ [...]

(ដកស្រង់ពីល្ខោនរបស់ជប៉ុនរឿង ត្រពាំងបិសាច បកប្រែដោយ ប៊ែន សេដ្ឋារិន បោះពុម្ពឆ្នាំ២០០២)

សំណួរ

- ១. តើអត្ថបទខាងលើនេះចាត់ទុកជាអត្ថបទល្ខោនបានដែរឬទេ ? ព្រោះអ្វី ?
- ២. ចូរវិភាគតួអង្គកូសូ ព្រមទាំងបង្ហាញអំណះអំណាងតាមរយៈអត្ថបទ ។
- ៣. តើអត្ថបទខាងលើនេះផ្តល់តម្លៃអប់រំយ៉ាងដូចម្តេចខ្លះ ?
- ៤. តើការសម្រេចចិត្តរបស់អាគីវ៉ា មិនឱ្យគេយកប្រពន្ធ (នាងយូរី) ទៅបូជាយញ្ញនេះត្រឹមត្រូវដែរ ឬទេ ? ព្រោះអ្វី ?
- ៥. តើអត្ថបទនេះ បានបង្ហាញពីជំនឿនិងផ្គត់ផ្គង់របស់ប្រជាជនជប៉ុនសម័យបុរាណយ៉ាងដូចម្តេច ខ្លះ ?
- ៦. តើការយកជីវិតមនុស្សម្នាក់ទៅបូជាយញ្ញបែបនេះចាត់ទុកជាអំពើរំលោភសិទ្ធិមនុស្សដែរឬ ទេ ? ព្រោះអ្វី ? ចូរបង្ហាញអំណះអំណាងតាមរយៈអត្ថបទ ។



ល្បះផ្សំ

អ្នកបានសិក្សារួចហើយពីល្បះទោល ។ ល្បះទោលមានទម្រង់ :



- ល → កន + កកិ
- ល → កន១ + កកិ + កន២
- ល → កន១ + កិ + កមធ
- ល → កន១ + កិ + កន២ + កមធ
- ល → កន១ + កិ(ជា) + កន២
- ល → កន១ + ០ + កន២


ដូចម្តេចដែលហៅថា ល្បះផ្សំ ? តើល្បះផ្សំមានទម្រង់ដូចម្តេចខ្លះ ?

ចូរពិនិត្យឧទាហរណ៍ :

១. ដារិនដឹងថា ជីតាគេឈប់ជក់បារីហើយ ។
២. យើងជួយឧបត្ថម្ភ កងទ័ពដែលការពារទឹកដីយើង ។
៣. ពុកខ្ញុំ ខំធ្វើការងារ ដើម្បីគ្រួសារនិងប្រទេសជាតិ ។

គំនូសតាងល្បះ





ឧទាហរណ៍ទាំងបីខាងលើបញ្ជាក់ថាក្នុងល្អះផ្សំមាន ៖

- ឃ្លា (ឃ) រណប កន្សោមនាម (កន) ឬឃ្លានាម
- ឃ្លារណបបែបកន្សោមគុណនាម ឬឃ្លាគុណនាម
- ឃ្លារណបបែបកន្សោមមានធ្លាក់ (កមធ) ទេសកាល ឬឃ្លាទេសកាល ។

ល្អះផ្សំ គឺជាល្អះកើតឡើងពីការពង្រីកនៃល្អះទោល ដែលមានធាតុសំណង់ណាមួយនៃល្អះជាឃ្លាឬជាល្អះសម្រាប់ពង្រីកល្អះដើម ។

ឃ្លារណបអាចជា ឃ្លានាម ឃ្លាគុណនាម ឃ្លាទេសកាល ... ។

លំហាត់

ចូរតែងល្អះខាងក្រោមជាមែកធាងនិងប្រអប់ ៖

១. បុប្ផាសង្ឃឹមថា គេនឹងប្រលងជាប់នៅឆ្នាំនេះ ។
២. យើងត្រូវថែរក្សាប្រពៃណី ដែលជាគោរដំណែលរបស់ដួនតា ។
៣. យុទ្ធជនខិតខំការពារបូរណភាពទឹកដី ដើម្បីប្រជាជនរស់នៅសុខសាន្ត ។



ពិធីរៀបការរបស់ជនជាតិឥណ្ឌូបុរាណ



ក. សិក្សាពាក្យគន្លឹះ

- វេទ : ជាគម្ពីររបស់ព្រាហ្មណ៍សម្រាប់សូត្រ ស្តុតិចំពោះទេវៈ ។ គម្ពីរវេទមាន បួគវេទ សាមវេទ យជុវេទ អថិវេទ ។ ពាក្យ វេទ មានន័យថាការចេះដឹង ។
- បូក្សវេលា : វេលាមានជោគ មានមង្គល មានសួស្តី ដែលកំណត់តាមហោរាសាស្ត្រ ។
- មនុ : ឈ្មោះរបស់បុរសដែលជាបិតាដើមរបស់ពួកមនុស្សក្នុងបឋមកប្ប ឬជាព្រះនាមរបស់ព្រាហ្មជាអ្នកបង្កើតសត្វលោក ។
- ព្រះអគ្គិ : ព្រះអគ្គិ ភ្លើង ។
- ព្រះគណេស : ឈ្មោះទេពតាខាងឧបសគ្គ ក្នុងសាសនាព្រាហ្មណ៍ ។

ខ. អភិវឌ្ឍន៍បំណិន

ពេលអ្នកអានអត្ថបទ អ្នកតប្បិកត់ចំណាំសេចក្តីលម្អិតសំខាន់ៗនៃអត្ថបទ ដើម្បីត្រៀមឆ្លើយសំណួរទាក់ទងនឹងខ្លឹមសារអត្ថបទ ទំនាក់ទំនងរវាងប្រពៃណីមួយចំនួនរបស់ឥណ្ឌូនិងខ្មែរយើង ដែលមានតាំងពីបុរាណមកដល់បច្ចុប្បន្ន ។

ក. អត្ថបទ

ពិធីមង្គលការ ហៅថា “វិវាហៈ” ។ ពិធីនេះសំខាន់បំផុតជាងពិធីដទៃទាំងអស់ ។ គេត្រូវធ្វើក្នុងពេលដែលធីតាចូលក្នុងតុណារីយដល់ធីតាមានរដូវហើយ មាតាបិតាត្រូវប្រាប់ដល់សង្គមទាំងមូលថា ធីតាខ្លួនល្មមរៀបចំការបានហើយ តែគេទុកស្ត្រីភាពក្នុងពេលមានរដូវនេះថាជាស្ត្រីមិនបរិសុទ្ធ ។ ស្ត្រីព្រាហ្មណ៍ក្នុងពេលដែលខ្លួនមិនទាន់បានធ្វើឱ្យបរិសុទ្ធ មិនត្រូវឱ្យនៅលាយឡំក្នុងសង្គមបរិសុទ្ធទេ មិនត្រូវឱ្យចូលទៅក្នុងផ្ទះបាយចំអិនអាហារ ឬពាល់មនុស្សបរិសុទ្ធទេ ត្រូវឱ្យនៅតែម្នាក់ឯងដោយឡែកហូបចុកតែម្នាក់ឯង ។ ការធ្វើវិវាហមង្គលជាភារៈមាតាបិតា សាមីខ្លួនទាំងពីរមិនត្រូវឱ្យជួបគ្នាទេ រៀបលែងតែជួបដោយមិនដឹងខ្លួន ព្រោះគេទុកថាជាការមិនបរិសុទ្ធ ។ សព្វថ្ងៃនេះ វិវាហៈ ជាពិធីដែលជនជាតិហិណ្ឌូនិយមទូទៅ គេរៀបចំធ្វើធំណាស់ ធំក្រៃលែងធំ មិនមានពិធីណាប្រសើរជាងទេ មានក្បួនហែសម្លើមអស្ចារ្យ ។

តាមគម្ពីរមនុស្សស្ត្រីដែលល្មមរៀបមង្គលការបាន គឺស្ត្រីមិនរិកលរាងកាយ មានឈ្មោះគួរសេពគប់ មានដំណើរល្អាយល្អងដូចជីវី រោមខ្លួន ឬសក់ឱ្យមានចំនួនតិច ធ្មេញល្អិតរឹមបបូរមាត់ល្អ ។ ស្ត្រីក្រមុំមានសក់ក្រហមព្រឿងៗ មានអវយវៈ មិនសមរម្យ ឧស្សាហ៍ឈឺច្រើន និយាយច្រើន ឬភ្នែកក្រហម ពុំនោះឥតមានរោម ឬក៏មានរោមច្រើនពេក ទាំងអស់នេះត្រូវរៀបចំ ។ រដូវរៀបមង្គលការបាន គឺខែមាយ ផល្គុន វិសាខ ត្រូវឱ្យហោរគន់គួរមើលឬក្សពេលដូចខ្មែរយើងដែរ ។ មានពិធីមង្គលការផ្សេងៗគ្នានៅតាមជនបទ តែគោលសំខាន់នោះដូចគ្នា គឺត្រូវយកព្រះអគ្គិជាសាក្សី ព្រោះអគ្គិជាទេពតាសក្តិសិទ្ធិពិតរបស់ជនហិណ្ឌូ ត្រូវយកព្រះអគ្គិទៅដុតនៅកណ្តាលល្វែងដែលរៀបមង្គលត្រូវយកខ្លាញ់ទឹកដោះដុតជានិច្ចតទៅកុំឱ្យរលត់ ។ សព្វថ្ងៃនេះ គេយកចង្កៀងប្រេងទៅដុតជំនួសវិញ កូនស្រីប្រុសត្រូវអង្គុយក្បែរគ្នា ត្រូវតែងខ្លួនទាំងពីរនាក់ឱ្យបានល្អ ។ កូនស្រីត្រូវយកសំពត់បាំងមុខ ហើយព្រាហ្មណ៍អ្នកធ្វើពិធីគោរពព្រះគណេសជាទេពតាខាងឧបសគ្គ ដើម្បីការពារឱ្យមានមង្គល ដោយយកសំពត់មួយទៅចងនឹងជាយសំពត់កូនស្រីប្រុសទាំងពីរ ទៅដាក់លើសំពត់ពិធីនេះ សូត្រតាថាវេទព្រាហ្មណ៍ម្នាក់ទៀតជាអ្នកជួយ យកខ្សែទៅចងកណ្ត៍កូនស្រីប្រុសទៀត ហើយបង្ហាប់ឱ្យកូនស្រីប្រុសយកបាយ ដូងបោះទៅក្នុងជើងក្រានអគ្គិ ។ របៀបមង្គលការនេះញឹកញាប់ណាស់ មានការប្រោះព្រំទឹក បាចម្សៅក្រហម ដើរប្រាំពីរជំហានហៅថា “សប្តបទិ” គឺកូនស្រីប្រុសត្រូវដើរជុំវិញជើងក្រានអគ្គិ ប្រាំពីរជុំតាមបង្ហាប់ព្រាហ្មណ៍ កូនប្រុសដើរមុន កូនស្រីដើរតាមក្រោយ ។ តាមគម្ពីរនិយាយថា “ជំហានទីមួយទុកជាអំណាច ជំហានទីពីរទុកជាកម្លាំង ជំហានទីបីទុកជាសេចក្តីសុខ ជំហានទីបួនទុកជាសេចក្តីចម្រើន ជំហានទីប្រាំទុកជាកូនចៅ ជំហានទីប្រាំមួយទុកជារដូវ ជំហានទីប្រាំពីរទុកជា

មិត្តសម្លាញ់” ឯកូនប្រុសត្រូវពោលទៅកាន់ស្រីថា “សូមសម្រេចដល់ខ្ញុំ សូមឱ្យមានកូនច្រើន សូមឱ្យ អាយុវែងដល់ចាស់ជរា” ។

តាមគម្ពីរមនុ ការរៀបចំកូនប្រុសស្រីឱ្យជាស្វាមីភរិយានេះ ហៅថា “វិវាហៈ” ន័យដើម “ការ ពង្រត់យក ឬការចាប់ដោយកម្លាំង” ពោលដោយសង្ខេបមានប្រាំបីប្រការ ។ វិវាហៈ ៤ ប្រការដើម សំដែងឱ្យឃើញថា ជាទំនៀមបរមបុរាណនៃវណ្ណៈអ្នកបួស ជាពិធីការដែលប្រពន្ធស្លាប់ទៅហើយបាន ទៅកើតថានស្គី ឯប្តីត្រូវបានទ្រព្យខាងស្រ្តីហៅថា ស្រ្តីធនៈជាមតិកគី :

- ១. ព្រហ្មវិវាហៈ = ការរៀបការដោយកូនស្រីពេញចិត្តធ្វើជាភរិយា
- ២. ទេវវិវាហៈ = ការរៀបការដោយស្វាមីជាអ្នកបួសយជូរ ហៅថា បូត្រជ
- ៣. អាសវិវាហៈ = ការរៀបការដោយមាតាបិតានៃកូនស្រី បានទទួលគោមួយនិមដោយសន្តត
- ៤. ប្រាជបត្យវិវាហៈ = ការរៀបការដោយការស្នើមកពីខាងកូនប្រុស
- ៥. អាសុរវិវាហៈ = សម្រាប់វណ្ណៈ វៃស្យៈនិងស្សៈទ្រៈ
- ៦. គាណ្ឌវិវាហៈ = ការរៀបការដោយមាតាបិតាទាំងសងខាងពេញចិត្ត
- ៧. រាគ្យសវិវាហៈ = ការរៀបការដោយពួកអារក្ស គឺចាប់ពង្រត់ ដូចអ្នកចម្បាំងជាដើមបែបនេះ និងហៅថា ក្សត្រវិវាហៈក៏បាន (ការរៀបការ បីប្រការ គឺទី៥ ៦ ៧ នេះទុកជាការថោកទាប)
- ៨. បៃតាបវិវាហៈ = ការរៀបការបែបចិសាច គឺចង់បំផ្លាញដោយស្រវឹងស្រាជាដើម បែបទី ៨ នេះ ទាបថោកបំផុត ។

រៀបការប្តីប្រពន្ធ មានប្រពៃណីផ្សេងៗច្រើនណាស់ ភរិយាអាចមានប្តីច្រើនក៏បាន តាមទំនៀម បុរាណនៅប្រទេសឥណ្ឌា ហៅថា ពហុបតិភាព (Polyandrie) ដូចនាងទ្រៅបតីក្នុងរឿងមហាភារតយុទ្ធ មានស្វាមីប្រាំនាក់ គឺបងប្អូនបាណ្ឌវទាំងប្រាំ ។ ការនេះ មិនទំនាស់និងច្បាប់សាសនាព្រាហ្មណ៍ដែល ហាមប្រាមការយកញាតិសន្តានសាច់ជិត ជាប្តីប្រពន្ធទេ ។ ឯប្តីក៏អាចមានប្រពន្ធច្រើនបានដែរហៅថា ពហុភរិយាភាព (Polygamie) ។ តែប្រទេសឥណ្ឌាជាប្រទេសក្រីក្រ ការយកប្រពន្ធច្រើនជាភារៈធ្ងន់ ណាស់ ប្តីមានឋានៈក្រីក្រមិនអាចនឹងទ្រភារៈនេះបានទេ មានតែជនដែលមានឋានៈខ្ពង់ខ្ពស់ទេទើប អាចមានប្រាសាទសម្រាប់ដាក់ស្រីជាភរិយាច្រើនបាន ។ ក្នុងយុគគម្ពីរវេទ ស្ត្រីភាពមានសិទ្ធិជ្រើសប្តី បាន ហៅថាសូយម្ភៈ តែសព្វថ្ងៃ ទំនៀមនេះមិនមានទេ ។ ក្នុងគម្ពីរធម៌សូត្រនៃលោកគោត្តម អនុញ្ញាតឱ្យរៀបចំការជាមួយស្រ្តី ដែលមិនទាន់គ្រប់ការបាន គឺរៀបការតាំងតែពីកូនប្រុសស្រីនៅ កុមារភាព ស្រ្តីអាយុ ១១ឬ១២ឆ្នាំ ហើយឱ្យទៅផ្ទះខាងប្តី ។ ហេតុដូច្នេះហើយបានជា មានស្រ្តីមេ ម៉ាយច្រើនចិតនៅក្នុងវ័យក្មេង ។ ស្រ្តីមេម៉ាយដែលមិនមានកូន រៀបការម្តងទៀតបាន តែមតិមហាជន

ចូលចិត្តយកស្រ្តី ដែលតាំងចិត្តនៅជាមេម៉ាយរហូតមកធ្វើជាប្រពន្ធ បើទុកជាប្តីស្លាប់ចោល ៣ឬ៤ឆ្នាំ ដោយរោគអុតឬរោគរបេងក៏ដោយ ។ មួយទៀតមតិមហាជន តែងដឹកនាំឱ្យស្រ្តីលោតនៅក្នុងជើងថ្ម រស្មាប់ជាមួយប្តី ។ ក្នុងគម្ពីរ អថិវេទ (អថវិវេទ) មានកត់ត្រាទុកនូវទំនៀមចូលស្លាប់ជាមួយប្តីនេះ តែ តាមមតិរបស់យើងគ្រប់គ្នាឃើញថា ទំនៀមនេះមិនប្រពៃសោះសម្រាប់មនុស្សទូទៅ ព្រោះជំនឿថា លោតស្លាប់ទៅជាមួយប្តី ហើយបានទៅកើតក្នុងឋានសួគ៌ មិនមែនជាសច្ចធម៌ទេ ។ មួយវិញទៀតស្រ្តី ដែលប្តីស្លាប់ចោលទៅហើយ មិនមានករណីយកិច្ចនឹងត្រូវធ្វើអ្វីតាមលទ្ធិសាសនាឡើយ បើថាស្លាប់ ត្រូវស្លាប់ទៅជាមួយប្តី ទើបបានទៅកើតនៅក្នុងឋានសួគ៌ ។ ក្នុងគម្ពីរមនុស្សនិយាយថា ស្រ្តីទាំងអស់ មិនមាន សិទ្ធិតាមទំនើងខ្លួនឯងទេ” ។ តាមច្បាប់ ប្រុសមិនត្រូវយកភរិយាដែលជាញាតិសោះ ខ្មែរយើងក៏កាន់តាមទំនៀមនេះដែរ បើទុកជាត្រូវរៀបការជាមួយវណ្ណៈខ្ពង់ ក៏ត្រូវហាមឃាត់ការរៀប ការជាមួយស្រ្តីសបិណ្ណ គឺស្រ្តីដែលមានបិតា ឬបងប្រុសគោរពបុព្វបុរសដូចប្តីក្នុងអនាគត ។

(ដកស្រង់ពីវប្បធម៌ អរិយធម៌ខ្មែរឥណ្ឌា ប៉ាង ខាត់ ១៩៧០)

សំណួរ

- ១. តាមគម្ពីរមនុ តើស្រ្តីពេញវ័យមានលក្ខណសម្បត្តិបែបណាទើបអាចរៀបការបាន ?
- ២. ដូចម្តេចហៅថា “សប្តបទិ” ? ហើយវាមានន័យដូចម្តេចខ្លះ ?
- ៣. ចូរបង្ហាញអត្ថន័យ “វិវាហៈ” តាមគម្ពីរមនុ ។
- ៤. តាមទម្លាប់អាពាហ៍ពិពាហ៍របស់ជនហិណ្ឌូ គេយកអ្វីជាសាក្សី ? ព្រោះអ្វី ?
- ៥. ដូចម្តេចហៅថា “ពហុបតិភាព” ?
- ៦. តាមរយៈអត្ថបទនេះ តើទំនៀមទម្លាប់ណាមួយដែលខ្មែរយើងប្រកាន់យកដូចឥណ្ឌាដែរ ?



ការឆ្លើយតបនឹងការបញ្ចុះបញ្ចូល

ការបញ្ចុះបញ្ចូល គឺជាការអូសទាញ ការហៅអន្តង ការទាក់ទាញទឹកចិត្ត ... ដោយមធ្យោបាយផ្សេងៗ ដើម្បីឱ្យអ្នកដទៃទទួលយកឬសម្រេចបំណងណាមួយ។ អ្នកបញ្ចុះបញ្ចូល គេមានវិធីច្រើនយ៉ាងណាស់ក្នុងការអូសទាញអ្នកដទៃដូចជា ការល្អងលោម អ្នកសរសើរ លើកទឹកចិត្ត បញ្ជោររហូតដល់ការទិញទឹកចិត្តថែមទៀត។ ការបញ្ចុះបញ្ចូលមានដូចជា ការអូសទាញយើងទៅរកផ្លូវល្អ មានកិត្តិយសនិងមានប្រយោជន៍។ ការអូសទាញមួយទៀត គឺនាំយើងឱ្យទៅរកផ្លូវអាក្រក់គ្មានប្រយោជន៍និងមានគ្រោះថ្នាក់។ ការអូសទាញខ្លះទៀតធ្វើឱ្យយើងប្រឈមមុខនឹងភាពប្រថុយប្រថាន ឬផ្សងព្រេង នេះក៏ជាប្រការមួយនាំយើងទៅរកគ្រោះថ្នាក់ដែរ។

ដូចនេះដើម្បីចៀសវាងការចាញ់បោកគេ ឬគ្រោះថ្នាក់ដោយប្រការផ្សេងៗនោះយើងត្រូវ ៖

- ពិចារណារកហេតុផលឱ្យបានច្បាស់លាស់ជាមុន
- វិភាគទៅលើផ្លូវច្បាប់
- ស្វែងយល់ ពិចារណាទៅលើបំណងរបស់ការបញ្ចុះបញ្ចូលនោះ
- វិភាគទៅលើភាពពិត ប្រាកដប្រជា និងភាពជឿទុកចិត្តបាន
- ស្វែងយល់ពីស្ថានភាពសង្គមនិងមនុស្សភាគច្រើនដែលនៅជុំវិញ
- ពិគ្រោះយោបល់ជាមួយអ្នកដែលគួរពិគ្រោះ
- ឆ្លើយតបនឹងរកដំណោះស្រាយសមស្របទៅតាមស្ថានភាពជាក់ស្តែង ... ។

ខាងក្រោមនេះ ជាបំណិនខ្លះៗដើម្បីឆ្លើយតបនឹងការបញ្ចុះបញ្ចូល ដែលប្រឈមនឹងភាព

ប្រថុយប្រថាននិងគ្រោះថ្នាក់។

១. ឆ្លើយតបដើម្បីពន្យារពេល ៖

- ខ្ញុំមិនទាន់ប្រាកដក្នុងចិត្ត ...
- ខ្ញុំសុំគិតមើលសិន ...
- ខ្ញុំនឹងផ្តល់ដំណឹងពេលក្រោយ ...
- ខ្ញុំសុំពេលសួរយោបល់ ... សិន
- ចាំពេលក្រោយចុះ ... ។

២. ឆ្លើយតបដោយការបដិសេធ ៖

- ខ្ញុំមិនហ៊ានទេ ...
- ខ្ញុំខ្លាចមានគ្រោះថ្នាក់ ...

- សុំទោសខ្ញុំមិនអាច ...
- ធ្វើដូចនេះខុសច្បាប់ ...
- ខ្ញុំមិនជឿទេលើ ...
- ខ្ញុំមិនប្រថុយទេ ...
- ធ្វើដូចនេះ ខ្ញុំខ្លាចចាញ់បោកគេ ... ។

៣. ឆ្លើយតបដោយការអូសទាញនិងបញ្ជាក់ហេតុផលទៅគេវិញ ៖

- ធ្វើដូចនេះនាំឱ្យមានគ្រោះថ្នាក់ណាស់ ...
- មិត្តដឹងទេធ្វើនេះនាំឱ្យយើង ...
- ច្បាប់មិនអនុញ្ញាតឱ្យយើងធ្វើដូចនេះទេ ព្រោះ ...
- ឈប់សិន ... ! កុំទាន់ជឿគេព្រោះខ្លាច ...
- ធ្វើដូចនេះនាំឱ្យបាត់បង់ ...
- យើងគួរ ... ទើបត្រឹមត្រូវ ...
- ពិចារណាឱ្យល្អិតល្អន់សិនសឹម ...
- កុំប៉ះពាល់ ... កុំសាកឱ្យសោះ ...
- ខ្វះអ្វី ... គួរតែយើង ...
- ស្រុកយើងសម្បូរណាស់ ... ហេតុអ្វីចាំបាច់ទៅ ... ។

លំហាត់

ចូរអ្នកឆ្លើយតបទៅនឹងការបញ្ចុះបញ្ចូលរបស់អ្នកដទៃក្នុងបំណងឱ្យអ្នក ៖

១. ឈប់រៀនដើម្បីទៅដើររកការងារធ្វើ ។
២. ជក់បារី ។
៣. គេចរេះពីការសិក្សាដើម្បីទៅដើរលេង ។
៤. ប្រើប្រាស់គ្រឿងញៀន ។



ការបញ្ចុះបញ្ចូល

ការបញ្ចុះបញ្ចូល គឺជាការអូសទាញ អន្តង ល្ងង់លោម ទាក់ទាញ យោសនា ដោយមធ្យោបាយផ្សេងៗ ដើម្បីសសម្រេចគោលបំណងណាមួយ។ ការបញ្ចុះបញ្ចូល មានគោលបំណងផ្សេងៗគ្នា។ ការបញ្ចុះបញ្ចូលខ្លះមានបំណងអូសទាញយើងឱ្យដើរផ្លូវល្អ គ្មានគ្រោះថ្នាក់ មានប្រយោជន៍ ប្រព្រឹត្តអំពើល្អត្រឹមត្រូវ រីឯការបញ្ចុះបញ្ចូលខ្លះ មានបំណងអូសទាញយើងដើរផ្លូវអាក្រក់ មានគ្រោះថ្នាក់ គ្មានប្រយោជន៍ ឬប្រព្រឹត្តអំពើអបាយមុខសច្ចាប់ជាដើម។ ដូចនេះមុននឹងជឿតាមការបញ្ចុះបញ្ចូលណាមួយ យើងគួរពិចារណាឱ្យបានច្បាស់លាស់ល្អិតល្អន់ជាមុន ចៀសវាងគ្រោះថ្នាក់ដោយប្រការផ្សេងៗ។ ប៉ុន្តែប្រសិនបើយើងជាយោសនិក(អ្នកបញ្ចុះបញ្ចូល) គឺយើងគប្បីគិតដល់មធ្យោបាយ និងសំនួនវោហារ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សទូទៅ។

ខាងក្រោមនេះ ជាសំណេរបញ្ចុះបញ្ចូលមួយដើម្បីបំភ្លឺការយល់ច្រឡំរបស់ប្រជាជនមួយចំនួនចំពោះភ្លេងពិណពាទ្យខ្មែរ។

ប្រជាជនខ្មែរយើងមួយចំនួនតែងហៅភ្លេងពិណពាទ្យដោយភ័ន្តច្រឡំថា “ភ្លេងសៀម”។ ការហៅដោយការភ័ន្តច្រឡំបែបនេះ នាំឱ្យមានការខាតបង់យ៉ាងខ្លាំងចំពោះខ្មែរ។ តាមពិតភ្លេងនេះជារបស់ខ្មែរតាំងពីបុរាណកាលមកម៉្លោះ។

លោកឧកញ៉ា ឈឹម ក្រសេម បានសរសេរទុកថា គ្រឿងតូរ្យតន្ត្រីរបស់ខ្មែរយើងដែលលេងសព្វថ្ងៃនេះ បានបែកមកពីប្រទេសឥណ្ឌាតាំងពីសម័យព្រេងនាយ លុះដល់មកសម័យក្រោយ វិជ្ជាតូរ្យតន្ត្រីរបស់ខ្មែរបានផ្សាយចេញទៅប្រទេសសៀមក្នុងសម័យក្រុងស្រីអយុធ្យា គឺក្នុងរវាង (ព.ស ១៨៩៣-២៣១០) ។ លោកបានសរសេរថែមទៀតថា ការពោលបែបនេះ សូម្បីតែសៀមខ្លួនឯងក៏ទទួលសារភាពដូច្នោះដែរ។ លោកបានសរសេរតទៅទៀត ៖ “ក្នុងតម្រាណាដសាស្ត្ររបស់ឥណ្ឌាមួយនិយាយថា ភ្លេងពិណពាទ្យក្នុងសម័យដើមមានត្រឹមតែបួនគ្រឿងទេ គឺខ្នុយ ពិណ សម្តោរ និងឈិង”។

ចំនួនគ្រឿងប៉ុណ្ណោះ សមតាមពាក្យក្នុងតម្រាណាដសាស្ត្រថា សម័យមួយព្រះឥសូរទ្រង់គង់កណ្តាលទេវសភា ដែលចិតនៅលើកំពូលភ្នំកែលាស មានបំណងនឹងសំដែងពិធីវាឱ្យមើលទុកជាបែបច្បាប់សម្រាប់លោក ទើបស្តេចត្រាស់បង្គាប់ឱ្យព្រះនាងឧមាទេវី គង់លើសុវណ្ណបល្ល័ង្ក ឱ្យនាងសរសូតិជាទេពី ព្រះព្រហ្មដេញពិណ ឱ្យព្រះឥន្ទផ្តុំខ្នុយ ឱ្យព្រះព្រហ្មគោះឈិង ឱ្យព្រះនាងលក្ស្មិជាទេពី ព្រះនារាយណ៍ច្រៀង ឱ្យព្រះនារាយណ៍វាយចូល ឯព្រះឥសូរខ្លួនឯងទ្រង់រាំ ដើម្បីឱ្យទេវតា គន្តពូយក្សទាំងឡាយដែលឡើងទៅកាលព្រះអង្គមើលគ្រប់គ្នា។

ក្រោយអំពីបានចម្លងបែបភ្លេងតាមរបៀបឥណ្ឌាមកជាយូរឆ្នាំ ជនជាតិខ្មែរក៏បានគិតកែប្រែផ្លាស់ប្តូរនិងថែមថយគ្រឿងភ្លេងពិណពាទ្យនោះឱ្យក្លាយទៅជាភ្លេងរបស់ខ្មែរ អាស្រ័យដោយសេចក្តីចម្រើន និងការលូតលាស់នៃបញ្ហាស្មារតីរបស់ខ្មែរក្នុងសម័យនោះ ។

សព្វថ្ងៃនេះ ភ្លេងពិណពាទ្យដែលមានប្រើក្នុងប្រទេសខ្មែរ ពិតមែនតែមានការផ្លាស់ប្តូរគ្រឿងភ្លេងជាច្រើន តែគង់នៅសល់បែបចាស់ខ្លះនៅឡើយ ហើយទោះបីមិនមានពិណក្នុងចំណោមគ្រឿងភ្លេងនោះសោះក៏ដោយ គេក៏នៅតែនិយមហៅថា ពិណពាទ្យៗដដែល ។ ភ្លេងពិណពាទ្យដែលយើងធ្លាប់ឃើញនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ មានរនាតឯកមួយ គងរង់ធំមួយ ស្តរធំពីរ សម្តែរមួយ ស្រឡៃមួយ ។ ប៉ុន្តែខ្មែរបានរៀបចំបន្ថែមគ្រឿងភ្លេងច្រើនយ៉ាងទៀតនៅក្នុងគ្រឿងភ្លេងជាន់ដើម ហើយឱ្យឈ្មោះថា ពិណពាទ្យរង់ធំ ។ ឯរង់ភ្លេងដែលមានប្រដាប់តែប្រាំគ្រឿងនោះហៅថា ពិណពាទ្យរង់តូច ។ ពិណពាទ្យរង់ធំមាន រនាតឯកមួយគ្រឿង រនាតធុងតូចមួយគ្រឿង រនាតដៃកមួយគ្រឿង សម្តែរមួយគ្រឿង ស្តរធំពីរ ស្រឡៃមួយ ឈឹងមួយគូ គងរង់ធំមួយ គងរង់តូចមួយ ។

នៅក្នុងព្រះបរមរាជវាំង មានគ្រឿងភ្លេងពិណពាទ្យពិសេសមួយបែបមានគ្រឿងចម្រុះច្រើនយ៉ាង ហៅថា “ក្រុមហោរីព្រះរាជទ្រព្យ” ប្រដាប់ក្រុមភ្លេងនេះមានដល់ទៅ ១៦ គ្រឿង គឺ រនាតឯក រនាតធុង គងរង់តូច គងរង់ធំ ទ្រខ្សែបី ទ្រធេ ឬទ្រឯកខ្សែពីរ ខ្នុយរន្ធប្រាំបី ស្តរដូចស្តរអារក្ស ចាប៊ី ដងវែងខ្សែបួន ទ្រអ៊ូខ្សែពីរ តាខេងកខ្សែបី តាខេងធុង ថ្នល ក្រាប់ ឈឹង ។

បណ្តារង់ភ្លេងខ្មែរទាំងអស់មានតែភ្លេងពិណពាទ្យមួយទេ ដែលមានរបៀបរៀបចំគ្រឿងភ្លេងក្នុងទីដ៏សមសួន នៅពេលលេងម្តងៗ ។ ឯភ្លេងដទៃទៀត គ្រាន់តែអង្គុយឈមមុខរកគ្នា ហើយប្រគំលេងទៅពុំមានកំណត់កន្លែងឱ្យច្បាស់លាស់ឡើយ ។ ប៉ុន្តែតាមស្រាវជ្រាវរបស់ក្រុមទំនៀមទម្លាប់បានឃើញរបៀបរៀបគ្រឿងភ្លេងមានប្លែកគ្នាបន្តិចៗ តាមទម្លាប់របស់គ្រូម្នាក់ៗ តែទោះបីយ៉ាងណា ក៏ស្តរធំនិងសម្តែរត្រូវនៅមុខនៃគ្រឿងដទៃគងរាប ។ ឯរបៀបដែលដាក់ជូនក្នុងទីនេះ គ្រាន់តែជាតួយ៉ាងមួយបែបប៉ុណ្ណោះ គឺគេដាក់តាមលំដាប់ពីមុខទៅក្រោយដូចនេះ ៖ សម្តែរ ស្តរធំ រនាតឯក រនាតធុង រនាតដៃក ឈឹង ស្រឡៃ គងតូច គងធំ ។

តាមការបកស្រាយបង្ហាញខាងលើ បញ្ជាក់យ៉ាងច្បាស់ថា ភ្លេងពិណពាទ្យ គឺពិតជាភ្លេងរបស់ជួនតាខ្មែរដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយពិតប្រាកដ ។ បងប្អូនដែលតែយល់ច្រឡំត្រូវតែភ្ញាក់រលឹកឡើង ។ ពិណពាទ្យជាឈ្មោះពិតប្រាកដរបស់ភ្លេងខ្មែរមិនមែនភ្លេងសៀមឡើយ ។ រូបចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្តជាភស្តុតាងជាក់ស្តែង គឺភ្លេងពិណពាទ្យពិតជារបស់ខ្មែរ ។ ដូចនេះយើងជាកូនខ្មែរត្រូវរួមកម្លាំងគ្នា ថែរក្សាការពារ ឱ្យតម្លៃ និងលើកកម្ពស់កេរដំណែលវប្បធម៌ខ្មែរឱ្យបានស្ថិតស្ថេរគង់វង្សនិងល្បីល្បាញខ្មែរខ្មោលលើសកលលោក ។

សំណួរ


១. ដូចម្តេចហៅថាការបញ្ចុះបញ្ចូល ?
២. តើសំណើនេះមានប្រធានបទដូចម្តេច ?
៣. តើលោកឧកញ៉ា ឈឹម ក្រសែម បង្ហាញទស្សនៈដូចម្តេចខ្លះចំពោះភ្លេងពិណពាទ្យ ?
៤. តាមតម្រាណាដសាស្ត្រភ្លេងពិណពាទ្យមានប្រវត្តិដូចម្តេច ?
៥. តើក្រុមភ្លេងព្រះរាជទ្រព្យមានឧបករណ៍ភ្លេងអ្វីខ្លះ ?
៦. តើចុងបញ្ចប់នៃសំណើនេះ គេបានបញ្ជាក់ដូចម្តេចខ្លះ ?

លំហាត់

ចូរអ្នកសរសេរអត្ថបទបញ្ចុះបញ្ចូលតាមប្រធានបទខាងក្រោម ៖

១. បញ្ចុះបញ្ចូលមិត្តភ័ក្តិរបស់អ្នកឱ្យឈប់ជក់បារី ។
២. បញ្ចុះបញ្ចូលមិត្តភ័ក្តិដែលបោះបង់ចោលការសិក្សាត្រលប់មកសិក្សាវិញ ។
៣. បញ្ចុះបញ្ចូលមហាជនឱ្យចូលរួមនិងលើកកម្ពស់ស្មារតីថែរក្សាកេរដំណែលវប្បធម៌ជាតិ ។

សោភ័ណសិល្បៈ



ប្រទេសកម្ពុជា ជាប្រទេសដែលធ្លាប់មានខ្លឹមសារបុរាណវិទ្យា អរិយធម៌រុងរឿង នៅព្រះបាទស្រីវរ្ម័នទី៧ យើងនេះ តាំងពីយូរយារណាស់មកហើយ ។ ភាពចំណាស់និងកិត្តិសព្ទដ៏ល្បីល្បាញនៃសិល្បៈខ្មែរក៏បានស្តែងចេញតាមរយៈទឹកដៃសិល្បៈរបាំ ចំរៀង កំណាព្យ ចម្លាក់ សំណង់ស្ថាបត្យកម្មប្រាសាទនានាផងដែរដែលសុទ្ធតែមានតម្លៃខ្ពង់ខ្ពស់ វិសេសវិសាលថ្លៃថ្លា ជាហេតុញ្ញាំឱ្យពិភពលោកទាំងមូលទទួលស្គាល់និងកោតសរសើរស្ងប់ស្ងែងនូវទេពកោសល្យដ៏ប៉ិនប្រសប់របស់បុព្វបុរសខ្មែរយើងយ៉ាងក្រៃលែង ។

ក្នុងមេរៀននេះ អ្នកនឹងបានសិក្សាអ្វីៗដែលទាក់ទងនឹងសោភ័ណសិល្បៈខ្មែរ ។ ទន្ទឹមនេះ អ្នកនឹងសិក្សាផងដែរអំពីខ្លឹមសារនៃអត្ថបទ អ្នកនិពន្ធនិងកាលកំណត់តែងនៃរឿង សង្គមបរិយាកាសនិងទំនាស់ក្នុងរឿង វិធីតែងនិពន្ធរឿងបែបបុរាណនិងតម្លៃអប់រំរឿង ជំនួយកិរិយា ការច្រៀងចម្រៀងប្រជាប្រិយ និងសំណេររឿងប្រឌិតដែលមានភាពសំបូរ ។



អំពីជំនួយកិរិយានិងប្រភេទនៃជំនួយកិរិយា

អ្នកធ្លាប់សិក្សារួចមកហើយអំពីនាម គុណនាម សព្ទនាម កិរិយា និងគុណកិរិយា ។ ក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីជំនួយកិរិយានិងប្រភេទនៃជំនួយកិរិយាថែមទៀត ។ ចំពោះល្អះខ្លះ ការប្រើកិរិយាបង្គោលតែមួយមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។ យើងត្រូវប្រើជំនួយកិរិយាផងដែរ ទើបធ្វើឱ្យល្អះមានន័យសេចក្តីពេញលេញ ។

ចូរម្ហូនសង្កេតឧទាហរណ៍ខាងក្រោម ៖

- ខ្ញុំចង់រៀបចំបន្ទប់ឱ្យស្អាត ។
- គាត់អាចច្រៀងបានពីរោះ ។
- សុខាដេកលក់ ។
- ពូសំស្តាប់ឮយ៉ាងច្បាស់ ។
- តារារៀនចេះគ្រប់មុខវិជ្ជា ។

តាមឧទាហរណ៍ខាងលើ យើងឃើញថា ល្អះនីមួយៗមានប្រើកិរិយាសព្វចំនួនពីរ គឺកិរិយាបង្គោលនិងកិរិយាបំពេញ ។

កិរិយាបង្គោលមានដូចជា ពាក្យ “ចង់ អាច ដេក ស្តាប់ មើល រៀន” ។

កិរិយាបំពេញ គឺពាក្យ “រៀបចំ ច្រៀង លក់ ឮ ចេះ ឃើញ” ដែលបំពេញន័យសេចក្តីឱ្យកិរិយាបង្គោល “ចង់ អាច ដេក ស្តាប់ រៀន និងមើល” ឱ្យមានន័យសេចក្តីពេញលេញគ្រប់គ្រាន់ស្តាប់បានហៅថា ជំនួយកិរិយា ។

ប្រភេទជំនួយកិរិយា

ចូរពិនិត្យឧទាហរណ៍ខាងក្រោម

- ខ្ញុំទៅបាន ។
- គាត់មើលឃើញយើង ។
- សៅដេកពុំលក់ទេ ។
- ក្នុងសម័យអង្គរ វប្បធម៌សិល្បៈខ្មែរឈានឡើងដល់កម្រិតកំពូល ។
- គាត់ដើរមកហើយ ។
- គាត់ចង់ធ្វើអ្នកចម្រៀង ។
- តាសំចូលចិត្តឆ្លាក់រូបចម្លាក់ ។

តាមឧទាហរណ៍ខាងលើនេះ យើងឃើញថាល្អៗនីមួយៗមានកិរិយាសព្វចំនួនពីរ ហើយមានលក្ខណៈខុសៗគ្នា ។

- ល្អៗទី ១, ២, ៣ : មានកិរិយា “បាន ឃើញ លក់” ជាកិរិយាបំពេញដែលប្រើសម្រាប់បង្កប់ន័យសេចក្តីកិរិយាបង្កោល “ទៅ មើល និងដេក” ។
- ល្អៗទី ៤, ៥ : មានកិរិយា “ឡើង មក” ជាកិរិយាទិសដៅ ដែលប្រើសម្រាប់បង្កប់ន័យសេចក្តីកិរិយាបង្កោល “ឈាន ដើរ” ។
- ល្អៗទី ៦, ៧ : មានកិរិយា “ចង់ ចូលចិត្ត” ជាកិរិយាខាងដើម (នៅខាងឆ្វេងកិរិយាបង្កោល) ប្រើសម្រាប់បង្កប់ន័យសេចក្តីកិរិយាបង្កោល “ធ្វើ ធ្លាក់” ។

ដូចនេះ យើងឃើញថា ជំនួយកិរិយា ឬកិរិយាជំនួយមានច្រើនប្រភេទ គឺកិរិយាបំពេញ កិរិយាទិសដៅ និងកិរិយាខាងដើម ។

ជំនួយកិរិយា ជាកិរិយាសម្រាប់ប្រើបង្កប់ន័យសេចក្តីរបស់កិរិយាសព្វបង្កោលណាមួយក្នុងល្អៗ ។

ជំនួយកិរិយា ជាពាក្យវេយ្យាករណ៍សម្រាប់ប្រាប់លទ្ធផល ទិសដៅ កាល និងតម្លៃទិដ្ឋភាពរបស់កិរិយាសព្វបង្កោល ។

ជំនួយកិរិយាមានច្រើនប្រភេទ ។

- កិរិយាបំពេញ : ប្រើសម្រាប់បង្កប់ន័យសេចក្តីរបស់កិរិយាបង្កោលលើចំណុចពីរ គឺលទ្ធផលនៃអំពើនិងលទ្ធផលសម្រេចនៃអំពើ មានដូចជា “ ឃើញ ភាន់ លក់ ឮ ចេះ បាន កើត រួច ក៏មាន ក៏បាន ... ” ។
- កិរិយាទិសដៅ : សម្រាប់ប្រើជាមួយកិរិយាបង្កោលសម្រាប់ប្រាប់ទិសដៅនៃអំពើរបស់កិរិយាបង្កោលនោះ ។ កិរិយាទិសដៅមានដូចជា “ ឡើង ចុះ នៅ មក ចេញ ចូល កាត់ តាម ជួន ឱ្យ ” ។ល ។
- កិរិយាខាងដើម : នៅខាងឆ្វេងកិរិយាបង្កោល (កិរិយា ឬគុណនាមកិរិយា) សម្រាប់ប្រាប់តម្លៃនៃភាព តម្លៃទិដ្ឋភាព ឬតម្លៃកាលនៃអំពើ ។ កិរិយាខាងដើមមានដូចជា “ ចង់ ចូលចិត្ត បង់ ប្រាថ្នា អាច បាន មាន ត្រូវ ធ្លាប់ ឧស្សាហ៍ ចេះ ក្រ ក្លាយជា នៅ ” ។ល ។

លំហាត់

១. តើពាក្យណាខ្លះក្នុងល្បះខាងក្រោម ដែលជាកិរិយាបំពេញ ?

ក. ពូជាដើរខ្លួនឯងកើត ។

ខ. ខ្ញុំស្តាប់ព្រះវិនិច្ឆ័យ ។

គ. វុទ្ធិវៀនចេះ ។

២. តើពាក្យណាខ្លះក្នុងល្បះខាងក្រោម ដែលជាកិរិយាទិសដៅ ?

ក. ខ្ញុំសុំសៀវភៅមួយមក ។

ខ. សូមក្រោកឡើង ។

គ. សុខាយកនង្គ័លចូលផ្ទះ ។

៣. តើពាក្យណាខ្លះក្នុងល្បះខាងក្រោម ដែលជាកិរិយាខាងដើម ?

ក. តើបងមានស្គាល់បុរាណវត្ថុអ្វីខ្លះ ?

ខ. គាត់ចង់ធ្លាក់រូបអប្សរា ។

គ. មីលមិញខ្ញុំបានទៅលេងអង្គរ ។

៤. ចូរតែងល្បះដោយប្រើ ៖

ក. កិរិយាបំពេញ : បាន ក៏បាន ចេះ កើត ។

ខ. កិរិយាទិសដៅ : ជួន ចេញ កាត់ តាម ។

គ. កិរិយាខាងដើម : បាន មាន ចូលចិត្ត អាច ។

រំលឹកបញ្ញត្តិ

១ . លក្ខណៈសម្គាល់របស់រឿងបែបប្រាហ្មណ៍និយម

អក្សរសិល្ប៍ប្រាហ្មណ៍និយម សម្គាល់អត្ថបទអក្សរសិល្ប៍ណាដែលមានទំនាក់ទំនងទៅនឹងលទ្ធិសាសនាប្រាហ្មណ៍ ។ អក្សរសិល្ប៍នេះតែងលើកយកអច្ឆរិយបុគ្គល ទេវតា អាទិទេព ព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះឥសូរ ព្រះនារាយណ៍ យក្ស ដោយរួមផ្សំនឹងមន្តអាគមគាថាអូមអាម បែងភាគ កាណ្ឌ ខ្លួន ចេះជប ចេះហោះហើរ ដើរលើអាកាសជាដើម ។

លក្ខណៈសម្គាល់អក្សរសិល្ប៍ខ្មែរបែបប្រាហ្មណ៍និយមមាន ៖

ក. ផ្ដើមរឿង

ការផ្ដើមរឿងនៃស្នាដៃអក្សរសិល្ប៍ប្រភេទនេះ គឺចាប់ផ្ដើមឡើងដោយការបង្ហាញពីឈ្មោះរបស់អាទិទេពធំៗ ទាំងបីដូចជាព្រះព្រហ្ម ព្រះវិស្ណុ ព្រះឥសូរ ពិធីបូជាយញ្ញ ឬពិធីផ្សេងៗទៀត ។

ឧទាហរណ៍ ៖ ផ្ដើមរឿងរាមកេរ្តិ៍ ៖ ដងនោះមានអសុរសា មានរូបមួយនាមា ហៅកាកនាសួរស្តែង ។ ពួស័ពួសង្ខំជុដថ្លើងថ្លែងព្រតព្រះគម្ពែង ឥសូរដ៏រាមបូទា ។ អសុរនោះនិរ-មិត្ររូបបាណកកមួយសា ហោះហើរនូវគេដបីពន្លឹក ។ មកចឹកហោមសាស្រ្តាធម្មិក ពួស័ពួគតិក ស្លឹកស្មីភ្លឺញ័ររុះរោយ ។ ស្រែកស័ព្ទកាកនោះឮឆ្ងាយ ធ្មេចចោងព្រាត់ព្រាយ ក៏ភិតពួនពឹងនៅនិត្យ ... ។

ខ. តួរឿង

- តួអង្គ ៖ ជាអាទិទេព ឬអវតារនៃព្រះវិស្ណុមកយោនយកកំណើតជាមនុស្ស ជាបុរសអស្ចារ្យនិងជានារីអស្ចារ្យ ឯតួអង្គផ្សេងទៀតមានឥសី ទេវតា យក្ស គ្រុឌ ... ។ល។
- ដំណើររឿង ៖ ច្បាំងមិនចេះចប់ប្រកបដោយសិល្ប៍សាស្រ្តអស្ចារ្យ ។ ដំណើររឿងមានភាពអច្ឆរិយៈដូចជា ជប ប្រស់ ហោះហើរ ផ្លែងសរ ... ។
- ទីកន្លែង ៖ ព្រៃហោមពាន្ត ក្រុងព្វយុធ្យា ស្ថានសួគ៌ ក្រុងបាតាល ស្ថានសិម្ពលី ពោល គឺឋានទាំងបី ។
- បញ្ហាដោះស្រាយ ៖ ដោយសិល្ប៍មន្ត ឬទ្ធិអំណាច សងសឹកធ្វើចម្បាំងនឹងគ្នាដោះស្រាយដោយយុទ្ធវិធី ។
- ស្នេហា ៖ អ្នកឈ្នះ ឬអ្នកខ្លាំង គឺបានទទួលស្នេហា ។
- ទំនាស់ ៖ កើតឡើងដោយវិបត្តិទំនាស់រវាងសភាវៈល្អ និងសភាវៈអាក្រក់ ច្បាំងទាស់ទែងគ្នា មានទារុណកម្មខាងផ្លូវចិត្តឬផ្លូវកាយ ។
- ឧត្តមគតិរឿង ៖
 - អប់រំមនុស្សឱ្យជឿលើអាទិទេព

- អប់រំឱ្យមនុស្សឱ្យមានជំនឿថា ទុក្ខសោក សំណាងល្អអាក្រក់របស់ខ្លួនបានមកពីអាទិទេព ទាំងនោះធ្វើឱ្យមនុស្សខ្វះការតស៊ូ ខ្វះការជឿជាក់លើខ្លួនឯង ។

គ. បញ្ចប់រឿង

ការបញ្ចប់រឿងបែបព្រាហ្មណ៍និយម គឺតួអង្គតំណាងអាទិទេព (សភាវៈល្អ) មានជ័យជម្នះលើសភាវៈអាក្រក់ យក្ស គ្រុឌ អសុរៈ ។ល ។

២ . លក្ខណៈសម្គាល់របស់រឿងបែបពុទ្ធនិយម

អក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយមសម្គាល់អត្ថបទអក្សរសិល្ប៍ណាដែលមានទំនាក់ទំនងទៅនឹងលទ្ធិពុទ្ធសាសនា គឺលើកយកសកម្មភាពពោធិសត្វក្នុងការកសាងបារមី ឬដែលបានលើកយកទស្សនៈសំខាន់ៗក្នុងពុទ្ធសាសនាមានបញ្ហាកម្មផល បុណ្យ បាប ជាដើមមកបង្ហាញ ៖

ក. ផ្ដើមរឿង

រឿងផ្ដើមឡើងដោយធ្វើបទនមស្ការមានតំណាលថា ព្រះពុទ្ធកង់នៅក្នុងអារាមណាមួយទ្រង់សម្ដែងឡើងនូវរឿងអតីតជាតិរបស់ព្រះអង្គទៅកាន់ពុទ្ធបរិស័ទ ។ល ។

ខ. តួរឿង ឬដំណើររឿង

- តួអង្គ : តួអង្គប្រសជាពោធិសត្វ ឯតួអង្គស្រីជាកន្សែសារពេជ្វ ។ តួអង្គរងមានមនុស្ស ទេវៈ អសុរៈ ... ។
- ទីកន្លែង : ដំណើររឿងប្រព្រឹត្តទៅនៅនគរពារាណសី តក្កសិលា ព្រៃហោមពាន្ត ឋានទាំង ចី ... ។
- បញ្ហាចោទ : ជាទំនាស់រវាងព្រះពោធិសត្វនិងសង្គមមនុស្ស ទំនៀមទម្លាប់ កម្មពៀរ អំពើ បាប ... ។
- បញ្ហាដោះស្រាយ : ព្យាយាមតស៊ូប្រឹងប្រែងដោយយកសីលធម៌ទៅអប់រំដោយសន្តិវិធី ខន្តិ សន្តោសប្រណិ មិនប្រើហិង្សា ដើម្បីដោះស្រាយបញ្ហានានា ។
- ស្នេហា : គឺស្នេហារវាងព្រះពោធិសត្វនិងកន្សែសារពេជ្វជាស្នេហាបរិសុទ្ធ ។
- ឧត្តមគតិរឿង : អប់រំមនុស្សឱ្យស្គាល់បុណ្យបាប ឱ្យធ្វើអំពើល្អខំប្រឹងតស៊ូព្យាយាមដោយជឿជាក់លើខ្លួនឯង ។

គ. បញ្ចប់រឿង

ការបញ្ចប់រឿងដោយមានការសរជាតិរបស់តួអង្គព្រះពោធិសត្វនិងកន្សែសារពេជ្វ ។



រឿងសុបិនកុមារ



ក. សិក្សាពាក្យគន្លឹះ

- វ័យវឌ្ឍនាការ (ន) : វ័យចម្រើនធំជាត់ ពេញរូប ពេញរាង ។
- អនិច្ចកម្ម (ន) (បា.សំ) : សេចក្តីស្លាប់ ។
- ឋាននរក (ន) (សំ.បា) : កន្លែងដែលមានរណេព្រាជាលំនៅនៃសត្វមានបាបរងទុក្ខតាមកម្លាំងកម្មដែលខ្លួនធ្វើ ។
- សាមណេរ (ន) (បា.សំ) : បព្វជិត ពុទ្ធសាសនិក អ្នកកាន់សិល្ប០ (លោកនេន) ។
- យមបាល (ន) (សំ.បា) : អ្នករក្សាទ្វារនរក ។
- យមរាជ (ន) (សំ.បា) : ស្តេចត្រួតត្រាឋាននរក ។
- អាទិសង្ស (ន) (បា) : ផលនៃកុសល ផលនៃបុណ្យដែលបានធ្វើល្អ ។
- ចីវរ (ន) (សំ.បា) : គ្រឿងស្លៀកដណ្តប់សម្រាប់អ្នកបួសក្នុងពុទ្ធសាសនា ។
- កុសលកម្ម (ន) (បា) : បុណ្យ ផលបុណ្យដែលបានធ្វើល្អ ។
- មរណកាល (ន) (សំ.បា) : កាលកំណត់ដែលត្រូវស្លាប់ ពេលស្លាប់ ។
- ឋានសួគ៌ (ន) (សំ) : ឋាន ឬកន្លែងពពួកទេវៈ ឬទេវតា ។
- ឋានកណ្តាល (ន) : ឋានមនុស្សលោក ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអ្នកអានអត្ថបទសង្ខេបរឿង “សុបិនកុមារ” ខាងក្រោមនេះ អ្នកត្រូវអានដោយយក ចិត្តទុកដាក់ ដើម្បីត្រៀមឆ្លើយនិងសំណួរទាក់ទងក្នុងអត្ថបទ ដោយវិភាគឱ្យឃើញខ្លឹមសារសំខាន់ នៃអត្ថបទ អ្នកនិពន្ធ កាលកំណត់តែង សង្គមបរិយាកាសនៃរឿង ទំនាស់ វិធីតែងនិពន្ធ និងតម្លៃអប់រំ នៃរឿង ។

គ. អត្ថបទ

កាលដើមឡើយមានអ្នកនេសាទប្តីប្រពន្ធពីរនាក់ មានកូនប្រុសមួយរូបឈ្មោះ សុបិនកុមារ ។ កាលកុមារមានវ័យវឌ្ឍនាការ ឪពុកក៏បានអនិច្ចកម្មចោលទៅ ហើយត្រូវធ្លាក់ទៅរងទុក្ខទោសក្នុងឋាន នរកដោយសារបាបកម្មរបស់ខ្លួនក្នុងការនេសាទ ។

ចំណេរកាលក្រោយមក ចៅសុបិនកុមារក៏សុំម្តាយទៅបួស ។ ប៉ុន្តែ ម្តាយពុំព្រមឱ្យទៅបួសតាម សំណូមពរឡើយ ។ ចៅសុបិនកុមារក៏លបលួចទៅបួសជាសាមណេរដោយខ្លួនឯងទាល់តែបាន សម្រេចដូចបំណងប្រាថ្នា ។

លុះថ្ងៃក្រោយ នាងជាម្តាយបានសម្រាលកូនទៅ ក៏ត្រូវយមបាលមកចាប់អូសទាញយកព្រលឹង ទៅជំនុំជម្រះ នាឋានយមរាជ ។ ដោយកំហុសរបស់នាងជាម្តាយពុំព្រមឱ្យកូនទៅបួស ពពួកយម បាលក៏ចាប់ព្រលឹងនាងបោះចូលទៅក្នុងភ្លើង ។ ខណៈនោះ ដោយសារគុណបុណ្យអានិសង្សដ្ឋស របស់សុបិនកុមារ ក៏មានផ្កាឈូកផុសឡើងទ្រនាងម្តាយផុតពីភ្លើង ពុំឱ្យក្តៅឡើយ ។ ពេលនោះ ពពួកយមបាលឆ្ងល់ក៏សួរនាងថា “តើធ្វើបុណ្យអ្វីដែរ” ។ នាងម្តាយសុបិនកុមារក៏រលឹកនឹកឃើញដល់ ពណ៌ចីវរលឿងដូចគ្នានឹងអណ្តាតភ្លើងក៏ឆ្លើយថា “កូនខ្ញុំបានបួសជាសាមណេរ” ។ ខណៈនោះ ពពួកយមបាលយល់ថា នាងពិតជាមានកុសលកម្ម ក៏នាំព្រលឹងនាងមកឋានកណ្តាល ហើយបញ្ជូល ទៅក្នុងរូបដើមវិញ ទើបរស់រានមានជីវិតវិញទៅ ។

ដោយសារអានិសង្សដ្ឋសនេះទៀត ព្រលឹងនាយនេសាទ ជាឪពុកដែលបានធ្វើមរណភាពអស់ ពេលដ៏យូរហើយរងទុក្ខក្នុងរណ្តៅនរក ក៏បានរួចរំដោះផុតពីរណ្តៅកម្មនោះនិងបានទៅសោយសុខក្នុង ឋានសួគ៌វិញហោង ។

(ដកស្រង់និងកែសម្រួលពីសៀវភៅសិក្សាអត្ថបទរបស់លោក លាង ហាប់អាន ទំព័រទី២០៧-២០៩ បោះពុម្ពឆ្នាំ ១៩៦៦)

សំណួរ

- ១. ហេតុអ្វីបានជាឪពុករបស់កុមារធ្លាក់ទៅរងទុក្ខទោសនៅឋាននរក ?
- ២. ហេតុអ្វីបានជាយមបាលយកព្រលឹងម្តាយសុបិនកុមារទៅឋាននរក ?
- ៣. តើមានហេតុការណ៍កើតឡើងដូចម្តេចខ្លះ នៅពេលយមបាលធ្វើទារុណកម្មព្រលឹងម្តាយសុបិនកុមារ ?
- ៤. តើអានិសង្សសាងផ្នួសរបស់សុបិនកុមារហុចផលដូចម្តេចខ្លះ ?
- ៥. ចូរបង្ហាញពីកាលអាកាសរបស់រឿងនេះ ។
- ៦. តើរឿងនេះអាចចាត់ទុកជាអក្សរសិល្ប៍បែបពុទ្ធនិយម ព្រាហ្មណ៍និយម ឬខេមរនិយម ? ចូរបង្ហាញអំណះអំណាង ។



ប្រាសាទបន្ទាយស្រី



ក. សិក្សាពាក្យគន្លឹះ

- បូព៌ាទិស : ទិសបូព៌ ឬទិសខាងកើត ។
- គោបុរៈ : ខ្លោងទ្វារប្រាសាទ ។
- វិចិត្រ : ភាពល្អវិសេសវិសាល ។
- ទេវរូប : រូបតំណាងទេវៈ ។
- ឧទ្ទិស : បញ្ជូនផលដល់ ថ្វាយដល់ ។
- ធម្មមន្ទីរ : បណ្ណាល័យតម្កល់គម្ពីរផ្សេងៗ ឬកន្លែងតម្កល់ធម៌ ។
- ស្ថាបត្យកម្ម : ការស្ថាបនា ការសាងសង់ ។

ខ. អភិវឌ្ឍន៍បំណិន

នៅពេលអ្នកអានអត្ថបទខាងក្រោមនេះ អ្នកត្រូវអានដោយយកចិត្តទុកដាក់ ដើម្បីត្រៀមឆ្លើយ និងសំណួរទាក់ទងក្នុងអត្ថបទដូចជា សេចក្តីលម្អិត ខ្លឹមសារនៃអត្ថបទ និងតម្លៃអប់រំក្នុងអត្ថបទ ជាដើម ។

គ. អត្ថបទ

[...] បណ្តាប្រាសាទនៅតំបន់អង្គរ ប្រាសាទបន្ទាយស្រី ជាប្រាសាទល្អវិសេសមួយមានឈ្មោះល្បីជាងគេ មានក្បាច់ល្អិតឆ្មាររស់រវើកជាងប្រាសាទនានា ។ គេសាងបែរមុខទៅបូព៌ាទិស ។ តាមសិលាចារឹកប្រាសាទនេះឈ្មោះឥសូរបុរៈ ឈ្មោះត្រីភ្នំតមហេសូរ ប្រែថា ជាធំក្នុងត្រៃភព ។ នៅគ.ស ៩៦៧ ព្រះគ្រូជូរាហៈបានសាងប្រាសាទបន្ទាយស្រី ដែលស្ថិតនៅខាងជើងក្រុងយសោធបុរៈ ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមពីទ្វីបីជាន់ មានទីលានក្រាលថ្មវែងទៅទិសខាងកើត មានគោបុរៈប្រកបដោយក្បាច់ដ៏វិចិត្រ ។ នៅចំពាក់កណ្តាលទីលាន មានរោងទងខ្វាត់ខ្វែងជាក្រឡាចត្រង្គ ចេញទៅខាងជើងមួយ ចេញទៅខាងត្បូងបី សុទ្ធសឹងប្រកបដោយក្បាច់រចនាល្អវិចិត្រ ។ សព្វថ្ងៃនេះ បាក់ធ្លាក់អស់ហើយ សល់តែសសរច្រូងច្រាងគួរឱ្យស្តាយ ។ បើចង់មើលទីលាន ត្រូវចូលទៅតាមគោបុរៈ ។ ខាងកើតនៃកំពែងខាងក្រៅ មានទីលានកាត់ពីខាងកើតចូលទៅដល់ខាងលិច មានសិន្ទុអមខាងជើង និងខាងត្បូង ។ ត្រង់នេះ អ្នកនឹងមើលឃើញប្រាសាទជាច្រើននិងគោបុរៈមានហោជាងប្រកបដោយក្បាច់រចនាមានសន្លឹកភ្លឺរលីលីលរង់គួរឱ្យស្ងើច ។ ប្រាសាទនេះ កាលពីដើមមានដើមឈើដុះស្រោបពីទ្វីបីវិញ បណ្តាលឱ្យបាក់បែកអស់ តែឥលូវនេះគេកាប់ឆ្ការព្រៃរុះរើរៀបចំជាថ្មីវិញបានល្អដូចដើម ។ គេសង់ជាតួប្រាង្គបីខ្នងតាមសាសនាព្រាហ្មណ៍ ដែលមានទេវរូបជាទីគោរព ។ ហេតុនេះបានជាគេកសាងប្រាសាទថ្មសុទ្ធបីខ្នងស្ទើរថ្វាយ គឺព្រះឥសូរកណ្តាល ព្រះនារាយណ៍ខាងជើង ព្រះព្រហ្មខាងត្បូង ជាប់ទន្ទឹមគ្នាពីខាងជើងទៅត្បូង ។ ប្រាសាទថ្មសុទ្ធនីមួយៗមានទ្វារចូលបីទិស ជាទ្វារបញ្ឆោត ប្រាសាទកណ្តាលមានយំលយចេញមកខាងកើត ។ ខាងមុខមានធម្មមន្ទីរមួយតូចនៅទិសឦសានមួយទិសអាគ្នេយ៍មួយ ។ ធម្មមន្ទីរនេះបែរមុខទៅទិសខាងលិច ។ ប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានក្បាច់រចនាយ៉ាងបញ្ចង់ឆើតឆាយ មានសន្លឹកភ្លឺរលីលីលរង់ល្អិតឆ្មារល្អស្រស់រស់រវើក ។ សន្លឹកក្បាច់មួយទងៗវិលរង់មូលក្រឡង់អាចទាញភ្នែកឱ្យគយគន់ម្យ៉ាងមើលម្តងហើយម្តងទៀតនិងឈរទ្រឹងភាំងភ្លេចខ្លួន ។ ប្រសិនបើទស្សនារួចហើយ យើងពិតជាជញ្ជក់មាត់ដោយសេចក្តីស្ងើចថ្វីដៃដ៏អស្ចារ្យនេះ សម័យកសាងប្រាសាទបន្ទាយស្រីនេះជាសម័យនៃការចេះដឹងស្អាតជំនាញយ៉ាងខ្លាំងក្លា ពិសេសផ្នែកស្ថាបត្យកម្ម ។ [...]

(ដកស្រង់និងកែសម្រួលពីមគ្គុទ្ទេសក៍នគរ ភាគ ២ ប៉ាង ខាត់ និងប្រវត្តិសាស្ត្រខ្មែរ ត្រីង ងា)


សំណួរ

១. តើប្រាសាទបន្ទាយស្រីមានសោភ័ណភាពដូចម្តេចខ្លះ ?
២. តើនរណាជាអ្នកកសាងប្រាសាទនេះ ?
៣. ហេតុអ្វីបានជាយើងចាត់ទុកប្រាសាទបន្ទាយស្រីជារត្នមានតម្លៃ ?
៤. តើចម្លាក់ប្រាសាទបន្ទាយស្រីមានតម្លៃអ្វីខ្លះ ចំពោះជាតិនិងអន្តរជាតិ ?
៥. តើអ្នកមានទស្សនៈបែបណាខ្លះចំពោះទីកន្លែងដែលចម្លាក់ស្ថាបត្យកម្ម សំណង់ប្រាសាទខ្មែរ ?
៦. តើអត្ថបទខាងលើនេះឆ្លុះបញ្ចាំងនូវសោភ័ណសិល្បៈដូចម្តេចខ្លះ ?



របាំគោរពអង្រែ

នៅពេលស្តាប់អត្ថបទ "របាំគោរពអង្រែ" អ្នកត្រូវស្តាប់ដោយយកចិត្តទុកដាក់ កត់ចំណាំសេចក្តីលំអិតសំខាន់ៗក្នុងអត្ថបទ ដើម្បីត្រៀមឆ្លើយសំណួរមួយចំនួនទាក់ទងខ្លឹមសារអត្ថបទ ។



សំណួរ

១. តើរបាំគោរពអង្រែ ជារបាំប្រភេទណា ?
២. តើរបាំនេះ មានប្រភពមកពីណា ?
៣. តើគេលេងរបាំនេះ នៅពេលណា ?
៤. តើរបាំនេះមានតម្លៃអប់រំដូចម្តេចខ្លះ ចំពោះសិស្សៈវប្បធម៌ខ្មែរនាសម័យបច្ចុប្បន្ន ?
៥. តើរបាំនេះមានទំនុកច្រៀងដូចម្តេច ? ចូរច្រៀងឡើងវិញម្តងទៀត ។



ការច្រៀងចម្រៀងរបាំគោរមអង្រែ

អ្នកបានស្តាប់រួចមកហើយពីការអធិប្បាយអត្ថបទនិងទំនុកច្រៀងនៃរបាំគោរមអង្រែ ។

ឥឡូវនេះ ចូរអ្នកអានទំនុកច្រៀងនៃរបាំគោរមអង្រែខាងក្រោមនេះឡើងវិញ រួចរៀបជាក្រុមតូចៗ ដើម្បីច្រៀងចម្រៀង “របាំគោរមអង្រែ” នេះឱ្យបានត្រឹមត្រូវទាំងអស់គ្នា ។

១. សារិកាកែវអើយ

សារិកាកែវកើច

បងលោមឱ្យសើច

ចង់មើលធ្មេញខ្មៅ ។

២. ស្រីស្រស់ប្រហើរ

ស្រីស្រស់ប្រហើរ

ប្រយ័ត្នជើងដើរ

ក្រែងអង្រែដំជើង ។

៣. ទន់អើយស្រីទន់

ទន់អើយស្រីទន់

លើកដៃល្ងាសល្ងន់

ស្រីរំលោភអង្រែ

បន្តរ. មែនហើយ

អាដឹងមែនហើយ !



រឿងប្រឌិតដែលមានភាពសំប្រាប់

អ្នកបានសិក្សារួចមកហើយអំពីសំណេរពន្យល់ សំណេរបំពេញលិខិតផ្លូវការ កិច្ចសន្យាជួលលក់ សំណេរវិភាគអត្ថបទ សំណេរសំយោគលើទស្សនៈ មតិ យោបល់ និងអ្វីមួយ ។ល។

ក្នុងមេរៀននេះ អ្នកនឹងសិក្សាពីសំណេរប្រឌិតរឿងដែលមានភាពសំប្រាប់និងខុសប្លែកពីសំណេរមុនៗ ។

ចូរអ្នកអានរឿងប្រឌិតខាងក្រោមនេះឡើងវិញ

រឿងយោកអស្ចារ្យ

កាលពីព្រេងនាយ យូរអង្វែងណាស់មកហើយ មេឃនិងដី មិនមែនជាចម្រុះដូចសព្វថ្ងៃនេះទេ ។ ព្រះទេវៈនិងមនុស្សលោកតែងជួបគ្នាជាញឹកញាប់ ហើយជួនកាលស្តាប់ទៅសួរសុខទុក្ខគ្នាទៀតផង ។ ប្រជាជននៅមឿងលុម^(១) អាចឡើងទៅកាន់ដែនមឿងថែន^(២) បានយ៉ាងងាយ ។ នៅដែននោះព្រះជាប្រាជ្ញថែនល្អងជាអ្នកកាន់អំណាចកំពូល គ្រប់គ្រងលើទេវៈដទៃទៀត ។ ដែនមឿងលុមមានប្រធានបីនាក់កាន់កាប់ យុនខាន យុនខេត ឬយុនឡេត ហើយនិងភូឡាំងសាន ។

នៅសម័យនោះ ដែនមឿងលុមសម្បូររុងរឿងណាស់ ។ ព្រះជាប្រាជ្ញថែនល្អងបានបញ្ជាឱ្យមនុស្សរៀបតង្វាយបូជាចំពោះព្រះអង្គរាល់ពេលបាយព្រឹក ល្ងាច ។ តង្វាយត្រូវមានម្ហូបឆ្ងាញ់ៗ ចំពោះសត្វប្រមាញ់ត្រូវកាត់ទុកថ្វាយព្រះអង្គមួយភ្លោក្រប់សត្វ ត្រីក៏ត្រូវទុកមួយចំនួនជាដាច់ខាត ដើម្បីរៀបចំរណ្តាប់បូជានេះ ព្រោះថាព្រះទេវៈដ៏មានប្លន្ននិងក្រុមក្រសួរព្រះអង្គសព្វព្រះទ័យសោយបាយត្រីសាច់ដែលបានមកពីដែនមឿងលុមណាស់ ។

ពីដំបូង គេគោរពតាមរាជបញ្ញត្តិបានយ៉ាងប្រពៃ ប៉ុន្តែបន្តិចក្រោយមក មនុស្សភ្លេចបូជាកាន់តែច្រើនឡើងៗ ។ ព្រះជាប្រាជ្ញថែនល្អង បានឱ្យនិរសារមកស្តីបន្ទោសប្រជាជនមឿងលុមជាច្រើនដង ច្រើនសា ប៉ុន្តែគ្មាននរណាម្នាក់គោរពតាមទេ ។ ដោយខ្មាស់ខ្លាំង ព្រះអង្គក៏បើកឱ្យភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំងក្រៃលែង ។ ទឹកឡើងលិចរហូតបាត់ផ្ទៃដែនដី ។ មនុស្សម្នានៅដែនមឿងលុមស្លាប់អស់គ្មានសល់នៅរស់តែប្រធានបីនាក់ប៉ុណ្ណោះ ។ អ្នកទាំងនោះចេះនាំគ្នាកាប់បូស្សិយកមកធ្វើផ្ទះក្បួនម្នាក់មួយៗ ដែលអណ្តែតលើទឹកជានិច្ច ទោះទឹកចេះតែឡើងឥតឈប់ឈរយ៉ាងណាក្តី ។ ដោយសារហេតុនេះហើយបានជាអ្នកទាំងបីនៅរស់ ។

(១) មឿងលុម : អ្នកស្រុកដែនអាយ
(២) ស្ថានទេវៈ

ទឹកឡើងរហូតដល់ពិភពនៃព្រះទេវៈ ។ ប្រធានទាំងបីក៏បានឡើងទៅដល់ទីនោះដែរ ពួកគេស្តាប់ទៅថ្វាយព្រះជាប្រាណីថែមល្អ ។ គ្រាន់តែឃើញពួកគេភ្លាម ព្រះសក្តិទេវរាជមានបន្ទូលដោយក្រែកក្រោធច្បាច "ពួកឯងឡើងមកទីនេះធ្វើអ្វី ? ពួកឯងលើសនឹងរាជបញ្ជារបស់យើង ពួកឯងទៅជាស្លឹកទៅ" ប្រធានទាំងបីនាំគ្នាពណ៌នាពីការខូចខាតធំធេង ដែលបណ្តាលមកពីទឹកជំនន់នៅមឿងលុម ។ ការនេះបានធ្វើឱ្យកំហឹងព្រះទេវៈស្ងប់រំងាប់បានខ្លះៗដែរ ហើយព្រះអង្គក៏អនុញ្ញាតឱ្យអ្នកទាំងបីជ្រកកោននៅក្នុងអាណាចក្រព្រះអង្គលើភ្នំថែនឡា ។ ទឹកជំនន់ក៏ស្រកចុះជាលំដាប់ ។ បន្តិចក្រោយមកប្រធានទាំងបីចាប់ផ្តើមអង្វរនិងជីវិតនៅស្ថានសួគ៌ជាខ្លាំង គេនិករលឹកតែដែនមឿងលុមរបស់គេ ។ ដូចនេះអ្នកទាំងបីនាំគ្នាទៅថ្វាយបង្គំព្រះជាប្រាណីថែមល្អ ៖ "ទូលបង្គំទាំងឡាយ មិនធ្លាប់នៅក្នុងព្រះរាជាណាចក្រស្ថានសួគ៌របស់ព្រះទេវៈទេ ។ សូមព្រះអង្គមេត្តាអនុញ្ញាតឱ្យទូលបង្គំទាំងឡាយបានវិលត្រឡប់ទៅដែនមឿងលុមស្រុកកំណើតវិញចុះ ។ ទូលព្រះបង្គំដឹកនាំគ្នាសង់ផ្ទះតាមរបៀបដែនដី រួចភ្ជួររាស់ដីដាំដំណាំនានា យើងនឹងបានគ្រីបរិភោគដូចពីដើមឡើងវិញ ។

ព្រះថែមល្អក៏យល់ព្រម ព្រះអង្គថែមទាំងប្រទានក្របីស្នែងខ្លីមួយដល់ពួកគេផង ។ អ្នកទាំងបីចុះចាកកំពូលភ្នំថែនឡា ហើយនាំក្របីមកកាន់ដែនមឿងលុម ។ គេនាំគ្នាតាំងលំនៅស្ថាន នៅណាណូយ អយន្ត ហើយប្រើប្រាស់ក្របីភ្ជួររាស់ដី ។ តាមរបៀបនេះ គេក៏អាចបន្តការរស់នៅបាន ។ ប៉ុន្តែក្របីមិនធ្លាប់រស់នៅមឿងលុមក៏រត់បាត់ ។ អ្នកទាំងបីខំដើររកវាគ្រប់កន្លែងក្នុងភូមិភាគរបស់ខ្លួន តែរកមិនឃើញសោះ ព្រោះសត្វនេះវាជិករលឹកភ្នំស្ថានសួគ៌របស់វា ហើយវាចង់វិលត្រឡប់ទៅវិញ ។ ប្រធានទាំងបីដើររកទាល់តែឃើញហើយនាំមកវិញ ។ ប៉ុន្តែសត្វពាហនៈនេះ នៅតែចង់រត់គេចរាល់តែដង ។ ការតាមចាប់វាយកមកវិញជាកិច្ចមួយពិបាកណាស់ ។ ដូចនេះ អ្នកទាំងបីនាំគ្នាវេញខ្សែយ៉ាងមាំមួមយកមកចងវា ។ ចាប់តាំងពីពេលនោះមក ក្របីមិនអាចទៅកាន់ភ្នំនៅស្ថានសួគ៌វិញបានទេ ។ ហើយចាប់ពីពេលនោះមក មនុស្សក៏ឡើងទៅស្ថានសួគ៌លែងរួចទៀតដែរ ។

ក្រោយពីប្រកបការងារបានបីឆ្នាំមក ក្របីក៏ស្លាប់ ។ បន្ទាប់ពីនោះមក មានវល្លិមួយដើមដុះចេញពីច្រមុះខ្មោចក្របី ដែលដួលដេកនៅណាណូយ អយន្តនោះ ។ វល្លិនេះលូតល្បឿនណាស់ ហើយចេញផ្លែឃ្លោកមួយមានទំហំធំប្លែកពីឃ្លោកធម្មតា ។ កាលបើផ្លែនោះទុំ គេឮសូរសំឡេងអ្វីអែយ៉ាងចម្លែកលាន់ចេញមកពីក្នុងផ្លែ ស្តាប់សូរទៅហាក់ដូចជាសំឡេងមាត់មនុស្ស ។ ពូឡាងសីនយកជន្លូញដែកស្រួចមួយទៅដុតទាល់តែក្រហម រួចហើយទើបយកទៅចាក់ទំលុះផ្លែឃ្លោក ។ មនុស្សក៏ដើរចេញតាមរន្ធទើបនឹងចោះ បន្តគ្នាជាប់ឥតដាច់សោះ ។ ប៉ុន្តែរន្ធនោះតូចពេកនាំឱ្យការចេញមកមានការពិបាក ហើយយឺតយូរផង ។ ខាន់ ខាន់ ក៏ទៅយកដែកខ្នងមកពង្រីកមាត់រន្ធ ។ ធ្វើដូចនេះ អាចឱ្យ

មនុស្សទាំងនោះចេញមកបានយ៉ាងស្រួលហើយឆាប់រហ័សទៀត ។ ការចេញមកនេះប្រព្រឹត្តទៅឥត
អាក់ អស់រយៈពេលបីថ្ងៃ បីយប់ ទើបអស់មនុស្សពីក្នុងផ្ទះឃ្លោកទិព្វ ។

អ្នកចេញមកមុនគេ គឺពួកឡាវចុង ។ ពួកនេះជារៀមច្បង បន្ទាប់មកទៀត គឺពួកឡាវលុមដែល
ជាប្អូនប្រុសស្រី ។ ទីបញ្ចប់ គឺពួកឡាវ ស៊ុង ដែលជាប្អូនពៅ ។

ពូឡាង ស៊ីន បានបង្ហាត់បង្ហាញឱ្យពួកនោះចេះធ្វើដីដាំដំណាំ ឬសាបព្រោះគ្រាប់ ចេះធ្វើផ្ទះ
ចេះរៀបការគ្នាបង្កើតជាក្រសួង បង្កើតកូនប្រុសស្រី ។ ចាប់តាំងពីពេលនោះមក មនុស្សជាតិកាន់តែ
រីកចម្រើនច្រើនឡើងៗជាលំដាប់ ។ មឿងលុមមានជីវភាពកាន់តែសកម្ម កាន់តែរីកចម្រើនឡើង ។

ពូឡាង ស៊ីន ក៏បានបង្ហាត់បង្ហាញឱ្យពួកនោះចេះស្រលាញ់ឪពុកម្តាយ ចេះគោរពចំពោះចាស់ទុំ
មានភាគរភាពចំពោះអ្នកដែលនៅក្នុងភូមិជាមួយគ្នា នៅក្នុងប្រទេសជាមួយគ្នា មានសញ្ជាតិដូចគ្នា ឱ្យ
ថែរក្សាកេតនភណ្ឌ ដែលបុព្វបុរសបានទុកឱ្យ ។ ពូឡាង ស៊ីននិងប្រធានបីនាក់ទៀតអប់រំស្មារតីស្នេហា
ជាតិដ៏ធំធេង ដូចនេះហើយឡាវទាំងប្រុស ទាំងស្រីក៏មានកតញ្ញាតាធម៌ដ៏ជ្រាលជ្រៅចំពោះប្រធានទាំង
នោះ ហើយលើកតម្កើងពួកគេទុកជាបុព្វបុរសរបស់ខ្លួន ។

(ទេវកថា ឡាវ ដកស្រង់ពីសៀវភៅអក្សរសិល្ប៍ក្រសួងអប់រំ ឆ្នាំ ១៩៨៣)

តាមរយៈរឿងខាងលើនេះ យើងឃើញថា រឿង “ឃ្លោកអស្ចារ្យ” គឺជារឿងប្រឌិតបែបទេវកថា
ដែលមានភាពសំបូរ ព្រោះអ្នកនិពន្ធបង្ហាញពីព្រឹត្តិការណ៍កើតឡើងក្នុងចំណោមបញ្ហារឿងច្រើនបន្ត
បន្ទាប់គ្នា តាំងពីតួរឿងរហូតដល់ចប់ ។ ពិសេសបានបង្ហាញពីទំនាស់ដែលកើតឡើងពីបញ្ហា “តង្វាយ
ព្រះ” មិនទៀងទាត់ ដែលបង្កើតឱ្យមានបញ្ហាពេញផ្ទៃរឿង ។ ក្នុងនោះមានតាំងពីការបង្ហាញស្ថានភាព
ដើមនៃរឿង ដែលមានបង្ហាញតួអង្គ ទីកន្លែងរឿង លើមេឃ (ឋានទេវៈ) លើដី (ឋានកណ្តាល) លើ
ភ្នំ ។ល។ ការបង្ហាញភាពសំបូរនៃរឿង ស្ថិតនៅត្រង់តួអង្គទាំងបីនៅឋានមឿងលុម តែឆ្លងផុតពីទឹក
ភ្លៀងជន់លិច បានខិតខំតស៊ូរស់និងសុំសិទ្ធិជ្រកកោនពីព្រះជាញ៉ាថែនល្អនៅឋានទេវៈ (យុនខាន
យុនខេត យុនឡេត) ប្រឹងរស់តាមបែបឋានទេវៈ ។ ប៉ុន្តែ ជាការពិបាករស់នៅ ។ នេះជាចំណងបញ្ហា
ដែលអ្នកនិពន្ធបង្ហាញនិងត្រូវរកវិធីដោះស្រាយយ៉ាងណា ដើម្បីឱ្យអ្នកទាំងបីត្រឡប់មករស់នៅស្រុក
កំណើតវិញ ។ គឺជាការស្រាយបញ្ហាដោយការយល់ព្រមពីព្រះជាញ៉ាថែនល្អ ឱ្យអ្នកទាំងបីត្រលប់មក
វិញ ដោយប្រទានក្របីស្តែងខ្លីមួយមកជាមួយដើម្បីប្រកបរបរធ្វើស្រែចំការចិញ្ចឹមជីវិត ។ ដូចនេះ អ្នក
និពន្ធបញ្ចប់រឿងដោយគំនិតសុទ្ធិតាមរយៈក្របីដែលស្លាប់ ហើយដុះចេញជាផ្លែឃ្លោកអស្ចារ្យមួយ
ដែលបង្កើតបានជាក្រសួងថ្មី រស់នៅប្រកបរបរចិញ្ចឹមជីវិតនៅលើទឹកដីភូមិផងរបងជាមួយគ្នា ជា
ប្រទេសតែមួយ មានសាមគ្គីភាព ទឹកចិត្តស្នេហាជាតិទឹកដីនិងបុព្វបុរសដើមរបស់គេជារៀងរហូតមក ។

១ . ផ្ដើមរឿង

អ្នកនិពន្ធផ្ដើមដោយប្រើឃ្លា : “ កាលពីព្រេងនាយ យូរអង្វែងណាស់មកហើយមេឃនិងដី ... ”
ភ្ជាប់ទៅដំណើររឿងតែម្ដង ។

២ . តួរឿង ឬដំណើររឿង

ចំណោទបញ្ហា : ការបង្ហាញពីព្រឹត្តិការណ៍ជាច្រើនក្នុងរឿងដែលកើតចេញមួយហើយមួយទៀត
បន្តបន្ទាប់គ្នារហូតដល់បញ្ចប់រឿង ដោយសារតែទំនាស់ ។ ទំនាស់ដែលមានប្រភពពីការតស៊ូលោភ
លន់ និន្ទាឃ្នានីស ... ។ល។ ចំណោទបញ្ហានៅក្នុងរឿងខាងលើនេះគឺ :

ក. ស្ថានភាពដើម : ព្រះជាញ៉ាំថែនល្អងចូលចិត្តសោយបាយ ត្រី សាច់ និងម្ហូបដទៃទៀតរបស់
ប្រជាជនដែនមឿងលុមណាស់ ហើយប្រជាជនក៏មានភាពរុងរឿងផងដែរ ។

ខ. ភាពសាំញ៉ាំ :

- ព្រះជាញ៉ាំថែនល្អងបញ្ជាឱ្យមនុស្សនៅមឿងលុមរៀបតង្វាយថ្វាយព្រះអង្គរាល់ពេល
- ចំណែកក្រោយមកមនុស្សភ្លេចនិងលះបង់ការគោរពបូជាដោយតង្វាយនេះ ទោះជាព្រះ
ជាញ៉ាំថែនល្អងបញ្ជាឱ្យគេមកប្រាប់ជាច្រើនសាយ៉ាងណាក៏ដោយ ។
- ព្រះជាញ៉ាំថែនល្អង (អ្នកគ្រប់គ្រងលើទេវៈទាំងអស់) ខ្វាល់យ៉ាងខ្លាំងចំពោះការវិន្តសរបស់
ប្រជាជននៅមឿងលុមនេះ ។

គ. ចំណងបញ្ហា : ការបង្ហាញពីវិធីបង្កើតបញ្ហាឱ្យផ្ទៃរឿងយ៉ាងណាឱ្យឈានដល់កម្រិតខ្ពស់
បំផុតនៃទំនាស់ក្នុងរឿង ហើយកាន់តែមានភាពតឹងតែងទៅៗ ហើយក៏នឹងត្រូវស្រាយមកវិញនៅពេល
ទំនាស់ត្រូវបានបញ្ចប់ផងដែរ ។ ចំណងបញ្ហាក្នុងនេះ គឺទឹកជំនន់លិចដែនមឿងលុម ធ្វើឱ្យប្រជាជន
ស្លាប់អស់នៅសល់តែប្រធានបីនាក់ប៉ុណ្ណោះ ។

ឃ. ដំណោះស្រាយ : នោះគឺដំណោះស្រាយរបស់រឿង ដើម្បីឈានដល់ចំណុចបញ្ចប់នៃ
ព្រឹត្តិការណ៍ ឬចំណោទបញ្ហានីមួយៗ ។ រឿងនេះបានដោះស្រាយដោយព្រះជាញ៉ាំថែនល្អងយល់ព្រម
ឱ្យប្រធានទាំងបីរស់នៅដែនមឿងលុម រួចប្រគល់ក្របីស្ទែងខ្លីមួយក្បាលឱ្យប្រធានទាំងបីវិលមកដែន
មឿងលុមវិញ ។

៣ . ការបញ្ចប់រឿង

ការបញ្ចប់រឿង គឺការបង្ហាញពីដំណោះស្រាយនៅទីបញ្ចប់នៃរឿង នៅពេលចំណងបញ្ហាត្រូវបានដោះស្រាយហើយ រឿងក៏ត្រូវបញ្ចប់ដោយគតិបណ្ឌិត ឬដោយគំនិតសុទិដ្ឋិ គំនិតអប់រំល្អៗ ។ រឿងនេះបានបញ្ចប់ដោយបង្ហាញប្រវត្តិបុព្វបុរសជនជាតិឡាវនិងជំនឿ ទំនៀមទម្លាប់ ព្រមទាំងភាពរុងរឿងប្រកបដោយសុទិដ្ឋិនិយមនៃជនជាតិឡាវ ។

លំហាត់

ចូរជ្រើសរើសប្រធានបទ “រឿងប្រឌិតមួយដែលមានភាពសំបូរ” មកសរសេរប្រឌិតតាមលំនាំរឿងខាងលើជា ៖

- រឿងប្រឌិតបែប ទេវកថា
- រឿងប្រឌិតបែប ព្រេងកថា
- រឿងប្រឌិតបែប និទានកថា

ការណែនាំអនុវត្តសំណេរ

មុនពេលប្តូរសម្រេចសរសេរ ប្តូរត្រូវអនុវត្តតាមលំណែនាំដូចខាងក្រោម ៖

១ . ផ្ដើមរឿង

នៅចំណុច ផ្ដើមរឿង ផ្ដើមដោយប្រើពាក្យពេចន៍ ឃ្លា ល្អៗ ៖

- កាលពីព្រេងនាយ នៅ ...
- កាលដើមឡើយ មាន ...
- តាំងពីយូរលង់ណាស់មកហើយ ... ។

២ . ត្រូវរឿង ឬដំណើររឿង

នៅចំណុចនេះ អ្នកតាក់តែងរឿង ត្រូវគិតទៅលើគោលសំខាន់ៗដូចខាងក្រោម ៖

ក. តួអង្គ

- តើត្រូវមានតួអង្គប៉ុន្មាន ? នរណាជាតួអង្គឯក ? រង ? បន្ទាប់បន្សំ ?
- តើតួអង្គជាអ្វីខ្លះ ? (មនុស្ស សត្វ រុក្ខជាតិ ធម្មជាតិ ... ?)
- រចនាសម្ព័ន្ធ តួអង្គដូចម្តេច ? (បងប្អូន ឪពុកម្តាយ មិត្តភក្តិ គូទំនាស់ ... ?)
- សកម្មភាពតួអង្គ តើតួអង្គនីមួយៗធ្វើអ្វីខ្លះ ?

ខ. កាលអាកាស

តើតួអង្គធ្វើសកម្មភាពនៅកន្លែងណាខ្លះ ? ពេលណា ?

- ទីកន្លែង : អាចនៅភូមិស្រុក ក្នុងព្រៃ ស្ថានមនុស្សលោក ទេវតា ... ?
- ពេលវេលា : ថ្ងៃ យប់ រដូវ ឆ្នាំ ... រយៈពេលប៉ុន្មាន ?

គ. ទំនាស់

បង្ហាញពីភាពមិនចុះសម្រុងនិងគ្នា ឬទំនាស់ ។

តើតួអង្គមានទំនាស់ជាមួយនិងអ្វី ? (តួអង្គផ្សេងទៀត ធម្មជាតិ ខ្លួនឯង ... ?)

តើក្នុងដំណើររឿងទាំងមូលត្រូវបង្កើតឱ្យមានប៉ុន្មានទំនាស់ ? ប៉ុន្មានព្រឹត្តិការណ៍ ធំ តូច ?

ឃ. ចំណោទបញ្ហា

ជាបញ្ហាដែលកើតឡើងពីទំនាស់ ហើយបង្កើតបានជាព្រឹត្តិការណ៍ជាបន្តបន្ទាប់ទៅតាមទំនាស់ ។

ចំណោទបញ្ហាមាន ៤ ដំណាក់ ៖

- ស្ថានភាពដើម : តើត្រូវបង្កើតបុព្វហេតុដូចម្តេច ដើម្បីបង្កើតទំនាស់ ? នៅពេលណា ? កន្លែងណា ? រវាងនរណា ? តើជំរុញបញ្ហាទំនាស់ដូចម្តេច ដើម្បីឱ្យទំនាស់កាន់តែរីករាលដាល គឺមានភាពសាំញ៉ាំ ។
- ភាពសាំញ៉ាំ : តើនរណាខ្លះជាអ្នកចូលរួមពាក់ព័ន្ធក្នុងទំនាស់នោះ ? តើបញ្ហាអ្វីខ្លះដែលចោទឡើង ? តើបញ្ហាចោទឡើងចំពោះនរណាខ្លះ ?
- ចំណងបញ្ហា : បញ្ហាទំនាស់ឈានដល់ខ្ពស់ ឬទំនាស់ស្រួចស្រាល ?
- ដំណោះស្រាយ : តើដោះស្រាយទំនាស់តាមវិធីណា ? នរណាចូលរួមដោះស្រាយ ? តើមានអន្តរាគមន៍ពីនរណា ? ដូចម្តេច ?

៣ . ការបញ្ចប់រឿង

ជាដំណោះស្រាយរួមនិងចុងក្រោយបំផុតនៃរឿង ។ តើអ្នកត្រូវឱ្យតួអង្គណាជាអ្នកទទួលជ័យជម្នះ ? តួអង្គដែលចាញ់ ទទួលផលដូចម្តេច ? អំពើល្អឬអំពើអាក្រក់ យុត្តិធម៌ឬអយុត្តិធម៌ ។ (ផ្ដើមដោយមានការបង្ហាញ ស្ថានភាព តួអង្គ ទីកន្លែង ... ភ្ជាប់នៅដំណើររឿងតែម្តង)

ពេលសរសេររឿងប្រឌិតដែលមានភាពសាំញ៉ាំនេះរួច ចូររៀនពិនិត្យឡើងវិញអំពីកំហុសអក្ខរាវិរុទ្ធ លំដាប់លំដោយខ្លឹមសាររឿង ចំណោទ និងបញ្ហារឿងត្រឹមត្រូវសមហេតុផល បញ្ចប់រឿងដោយមានទស្សនៈអប់រំ ឬគំនិតសុទ្ធិដ្ឋិនិយម តម្លៃរឿងសមស្របនិងស្ថានភាព និងតថភាពសង្គម ។

ជំនឿ




ជំនឿ ជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ។ ជំនឿផ្សារភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់មនុស្ស ។ ដោយសារតែការរស់នៅរបស់មនុស្សបានឆ្លងកាត់ឧបសគ្គនានា ពិសេសបាតុភូតធម្មជាតិ ហើយពួកគេពុំអាចយកជ័យជំនះបាន ក៏កើតចេញជាជំនឿផ្សេងៗរាប់មិនអស់ ។ មូលហេតុខាងលើនេះ នាំឱ្យមនុស្សសម័យដើមតែងនិកសង្ស័យថា ពិតជាមានកំលាំងដ៏មហិមាណាមួយ ដែលជាកំលាំងខាងក្រៅខ្លួនមកជួយឱ្យពួកគេរស់នៅបានសុខ ឬបានទុក្ខ ។ ឥទ្ធិពលដ៏អាថ៌កំបាំងនៃកំលាំងដ៏អស្ចារ្យនេះក៏ក្លាយទៅជាប្រពៃណីនៃក្តីសង្ឃឹមរបស់ពួកគេ ដែលគេតែងតែជឿ ហើយគោរពបូជាតាំងពីដើមតរៀងមក ។

ក្នុងមេរៀននេះ អ្នកនឹងបានស្គាល់ជំនឿរបស់ខ្មែរមួយចំនួន ហើយនឹងបានសិក្សាពីតម្លៃអប់រំរបស់អត្ថបទ ខ្លឹមសារអត្ថបទ តួអង្គ សញ្ញាកត់សួរអន្តរជាតិ សំរេបសំរួលក្នុងក្រុមពិភាក្សា និងសំណេរតែងសេចក្តីពន្យល់ ។



រឿងបណ្តុះបណ្តាលប្រទេស សំពះព្រះខែ អកអំបុក



ក. សិក្សាពាក្យគន្លឹះ

- ភទ្ទកប្បប្បកទ្រកល្ប (ន) : កប្ប ប្បកល្បដ៏ចំរើន (ឈ្មោះកប្ប ប្បកល្បដែលមានព្រះពុទ្ធត្រាស់ ប្រាំព្រះអង្គ គឺព្រះពុទ្ធកកុសន្ទៈ កោនាគមនៈ កស្សបៈ គោតមៈ អរិយមេត្តាយ្យៈ) ។
- កួច (កិ) : ធ្វើជាកំណូច ចងដោយខ្លួន ។
- រតាត់រតាយ (កិ.វិ) : រតាត់រតាយ រត់រាយ ។
- មាណព (ន) : ប្រសកំលោះ ។
- តាបស (ន) : អ្នកបួសខាងក្រៅព្រះពុទ្ធសាសនា កាន់ព្រហ្មចរិយាធម៌វៀរចាក មេថុនធម៌ ។
- ព្រះនាយាលក្ខណ៍ (ន) : រូបថត ។

ខ. អភិឌ្ឍន៍បំណិន

ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការអានអ្នកគប្បីយកចិត្តទុកដាក់ត្រៀមឆ្លើយនឹងសំណួរទាក់ទងនឹង ខ្លឹមសារអត្ថបទ តម្លៃអប់រំ តថភាពសង្គមតាមរយៈ ជំនឿរបស់ជនជាតិខ្មែរ ។

គ. អត្ថបទ

កាលពីព្រេងនាយ នាខាងដើមនៃភ្នំកប្បយើងនេះ មានសត្វក្អែកសញ្ជីឈ្មោលបានកាច់សំបុក ពងនៅលើមួយដើម ដែលដុះនៅឆ្នេរសមុទ្រ ហើយបានបញ្ចេញពងតាមធម្មជាតិជាសត្វនោះចំនួន ប្រាំ ។ ថ្ងៃមួយ ជាទេសកាលបណ្តាលឱ្យមានភ្លៀងបោកបក់ ក្នុងយកសំបុកបក្សី ព្រមទាំងពងឱ្យធ្លាក់ ចុះទៅក្នុងទឹកកំពុងហូរ ។

លុះពេលល្ងាច ក្អែកសញ្ជីឈ្មោលហើរត្រឡប់មកពីរកចំណីអាហារវិញ ស្រាប់តែបាត់សំបុកព្រម ទាំងពង ហើយឃើញស្នាមបាក់រ៉ាំរ៉ាក់ប៉ាយអាចឱ្យយល់បាន “ពិតជាការអន្តរាយបណ្តាលអំពីព្យុះ” ។ ប៉ុន្តែក្អែកសញ្ជីឈ្មោលនោះនៅមិនអស់ចិត្ត ចេះតែសញ្ជប់សញ្ជឹងគិតក្រែងដូច្នោះក៏វិយោគបោកប្រាណ ព្រោះស្តាយស្រណោះពង ទាល់តែស្លាប់ទាំងគូទៅ ហើយទៅកើតជាព្រះឥន្ទ្រាធិរាជ នៅនាគ្រៃត្រឹងប្ប ស្មតិទេវលោក ។

និយាយអំពីពងក្អែកទាំង៥ ដែលធ្លាក់ទៅក្នុងទឹក ហើយត្រូវខ្សែទឹកហូរនាំយកទៅនោះ ក៏ទៅ ធ្លាក់នៅក្នុងដៃនៃសត្វមាន់ ស្តេចនាគ អណ្តើក គោ និងខ្លា ដែលបានរើសមួយម្នាក់ៗ យកទៅបិបាច់ ថែរក្សានៅទីអាស្រ័យរៀងៗខ្លួន ។ ពងនោះលុះដល់កំណត់ពេលនឹងញាស់ហើយ ស្រាប់តែកើតកូន ចេញមក សុទ្ធតែមនុស្សប្រុសទាំង៥ ។ ឯសត្វជាអាណាព្យាបាល ឃើញសេចក្តីអស្ចារ្យពេកក៏ខំថែរក្សា ចិញ្ចឹម ដោយយកចិត្តទុកដាក់ជាទីបំផុត ។

លុះទារកទាំង៥នោះ មានវ័យវឌ្ឍនាការធំឡើង ក៏មានចិត្តគិតឃើញរៀងខ្លួនថា “ខ្លួនអញជា មនុស្សសោះ ចុះហេតុអ្វីបានជាមាតាបិតាសុទ្ធតែជាជាតិតិរច្ឆានដូច្នោះ !” ។ ដោយគិតសព្វគ្រប់ហើយ ទើបរកមធ្យោបាយរៀងៗខ្លួន លាមាតាបិតាចិញ្ចឹមទីទៃៗរបស់ខ្លួន ដើម្បីដើរស្វែងរករៀនសិល្ប៍វិជ្ជា សន្សំកុសលកសាងពុទ្ធភូមិរៀងៗខ្លួន ។ សត្វជាអាណាព្យាបាលទាំង៥ មានបណ្តាំតែមួយដូចគ្នា “បើ កូនចេញទៅធ្វើការកសាងពុទ្ធភូមិ បានសម្រេចនៅថ្ងៃណា វេលាណា យើងសុំផ្ញើឈ្មោះរបស់យើងឱ្យ នៅជាប់នឹងឈ្មោះអ្នកផង !” ។

ដោយហេតុនោះឯង បានជាក្នុងភ្នំកប្បយើងនេះមានព្រះពុទ្ធ ៥ ព្រះអង្គ ទ្រង់ព្រះនាម “កកុ ន្ទោ (មាន់) គោនាគមនោ (នាគ) កស្សបោ (អណ្តើក) គោតមោ (គោ) សិរីអារ្យមេត្តេយ្យោ (ខ្លា)” ដែលបានត្រាស់តាមលំដាប់បងប្អូននិងប្អូនប្រី ហើយយកនាមសត្វទាំង ៥ ដែលជាអ្នកចិញ្ចឹមមក ប្រកបភ្ជាប់នឹងព្រះនាមព្រះអង្គតាមបណ្តាំក្នុងរឿងតំណាលដូចពោលនេះ ។

មាណពទាំង៥ កាលចេញចាកឋានមាតាចិញ្ចឹមរៀងខ្លួន មកក៏បានមកជួបគ្នាទាំង ៥ នាក់នៅ កន្លែងមួយ លុះសាកសួរគ្នា ឃើញថាមានគំនិតព្រមទាំងហេតុភេទដូចគ្នា ក៏សុំគ្នាធ្វើជាបងប្អូនរួមរស់ ជាមួយគ្នារហូតទៅ ។

ថ្ងៃមួយ នៅវេលាដែលមាណពទាំង ៥ កំពុងតែជជែកគ្នារកមាតាចិញ្ចឹមនោះ ព្រះឥន្ទ្រព្រម ទាំងអគ្គមហេសីដែលជាមាតាចិញ្ចឹម ក៏និម្មិតខ្លួនជាភ្នែកសញ្ជីឈ្មោល ហើរមកទំលើមែកឈើជិត នោះ ហើយសាស័ព្វប្រាប់មាណពទាំង៥ ឱ្យបានជឿប្រាកដ : ខ្លួននេះឯងហើយ ជាមាតាចិញ្ចឹម ។ មាណពទាំង៥ ក៏លុតជង្គង់ថ្វាយបង្គំ ចំពោះបុព្វបុរសទាំងពីរ ថ្លែងសេចក្តីស្តាយចំពោះការមិនបានទៅ នៅបំរើឪពុកម្តាយនោះ ព្រោះភ្នែកសទាំងគូ មិនអនុញ្ញាតឱ្យទៅនៅជាមួយទេ គ្រាន់តែផ្តាំ "បើកូន រាល់គ្នាលើកអាស័យយើងណាស់ ហើយចង់បូជាអ្វីដល់យើងទាំងពីរនាក់ ចូរកូនកូសខ្លែងជើងភ្នែកនៅ គ្រប់វត្ថុដែលជាសំណែននោះ ហើយឧទ្ទិសឱ្យយើងទៅអំពីនេះ មុខជានឹងបានផ្សាយផលដល់យើង ជាមិនខានឡើយ " ថាតែប៉ុណ្ណោះ ក៏អន្តរធានបាត់ទៅ" ។

មាណពទាំងប្រាំបានចាំបណ្តាំហើយ ក៏នាំគ្នាទៅរករៀនសិល្ប៍វិជ្ជាបួសជាតាបសចម្រើនព្រតក្នុង ព្រៃ ខាងក្រោយមកក៏នាំគ្នាធ្វើបុណ្យសុន្ទរទានរំលឹកគុណតាមបណ្តាំនោះ ជាដរាបព្រមទាំងកូសខ្លែង ជើងភ្នែកនៅលើវត្ថុសំណែន សែនរួចបណ្តែតតាមខ្សែទឹកហូរទៅ ដើម្បីបូជាភ្នែកសញ្ជីឈ្មោលរហូត ជាប់ជាទំនៀមទំលាប់មកដល់សព្វថ្ងៃនេះ ។

ប៉ុន្តែតាមមតិអ្នកស្រុកខ្លះសំអាងថា "គេធ្វើពិធីបណ្តែតប្រទីបនេះ ដើម្បីឧទ្ទិសបូជាដល់ស្នាម ព្រះពុទ្ធបាទនិងព្រះចង្កូមកែវ ដែលប្រតិស្ឋាននៅនាពិភពនាគ" ។ រួមសេចក្តីមក ឃើញថាទោះបី អាចារ្យដែលពោល "ការធ្វើពិធីនេះ ដើម្បីឧទ្ទិសបូជាដល់ស្នាមព្រះពុទ្ធបាទក្តី ដល់ព្រះចង្កូមកែវក្តី ដល់ភ្នែកសញ្ជីឈ្មោលក្តី ឬថាដល់ព្រះចុណ្ឌមណីចេតិយក្តី" ក៏សុទ្ធតែមានហេតុផលល្អចំពោះពុទ្ធ សាសនាដូចគ្នាគឺមានសេចក្តីស្របគ្នាជាច្រើន មិនមានជាទំនាស់ប៉ុន្មានទេ ។ ឯកម្ចីរតនសង្គ្រោះក្តី សាស្ត្រាភ្នែកសក្តិ គម្ពីរពុទ្ធរង្សក្តី ពុំមានបង្គាប់ "ឱ្យធ្វើបុណ្យយ៉ាងនេះ ឬយ៉ាងនោះឡើយ" ប៉ុន្តែ អាស្រ័យរឿងរ៉ាវទាំងនេះ បុរាណាចារ្យចេះតែផ្សំថែមធ្វើមករហូតទាល់តែជាប់ជាទំនៀមទម្លាប់ ដល់សព្វថ្ងៃ ។

មានតំណាលថា ក្នុងកាលពីព្រេងនាយ កាលព្រះពុទ្ធបរមគ្រូនៃយើងទាំងឡាយ ត្រាច់រង្គាត់ អន្តោលជាតិ ក្នុងវាលវដ្តសង្សារនៅឡើយនោះ ក្នុងជាតិមួយព្រះអង្គទ្រង់យោនយកកំណើតជាសត្វ ទន្សាយ ។ នៅរាល់ថ្ងៃពេញបូណ៌មី ទន្សាយពោធិសត្វតែងសមាទានរក្សាឧបោសថសីលដោយឧទ្ទិស ជីវិតព្រះអង្គជាទានបរមត្ថបារមី ដើម្បីបំពេញព្រះពោធិសម្ភារ ឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ ។ នៅថ្ងៃ

ពេញបូណ៌មីមួយ ព្រះឥន្ទ្រទ្រង់ជ្រាបក៏កាឡាខ្លួនជាព្រាហ្មណ៍ចាស់ មកសុំសាច់ព្រះអង្គជាអាហារ ។
ព្រះពោធិសត្វសុខចិត្តបូជាជីវិត ដើម្បីឱ្យសាច់ដល់ព្រាហ្មណ៍ចាស់ ប៉ុន្តែព្រាហ្មណ៍ចាស់ទូលព្រះអង្គ
“ខ្លួនគាត់កាន់សីលមកយូរហើយ មិនអាចនឹងសម្លាប់សត្វបានទេ” ទើបទន្សាយពោធិសត្វបង្គាប់ឱ្យ
ព្រាហ្មណ៍បង្កាត់ភ្លើងឡើង រួចក៏លោតចូលសម្លាប់ខ្លួន ដើម្បីឱ្យបានសាច់ដល់ព្រាហ្មណ៍បរិភោគ ។
ប៉ុន្តែមុននឹងលោតចូលភ្នក់ភ្លើងនោះ ព្រះអង្គទ្រង់អធិដ្ឋាន សុំឱ្យព្រះនាយាលក្ខណ៍នៃព្រះអង្គ ទៅ
ប្រតិស្ឋានផ្តិតជាប់នៅនឹងមណ្ឌលព្រះចន្ទរហូតលុះទីបំផុតកប្ប ដោយអនុភាពនៃទានបារមីនោះ ។

អាស្រ័យដោយរឿងខាងលើនេះហើយ ទើបបានជារូបទន្សាយ មានប្រាកដនឹងមណ្ឌលព្រះចន្ទ
ដូចដែលយើងមើលឃើញសព្វថ្ងៃនេះ ។ លុះចំណេរក្រោយមក ទើបបណ្តាជននាំគ្នារំលឹកកំណើត
ទន្សាយពោធិសត្វនេះ ធ្វើពិធីបុណ្យ ដែលហៅថា “អកអំបុក សំពះព្រះខែ” គឺយើងសំពះព្រះនាយា
លក្ខណ៍ព្រះពោធិសត្វនោះឯង ។ ដោយហេតុនេះទើបគេនាំគ្នាជ្រើសរើសចំណីណាដែលជាទីគាប់ចិត្ត
តម្រូវនឹងអធ្យាស្រ័យ នៃសត្វទន្សាយមាន “ចេក អំបុក ដំឡូង ដូង ត្រាវ” ជាដើម យកមកឧទ្ទិស
ថ្វាយផង ជាហូរហែជាប់ទំនៀមទំលាប់មករហូតដល់សព្វថ្ងៃ ។

(ដកស្រង់ចេញពីប្រជុំរឿងព្រេងភាគ ៩ បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ ព.ស ២៥៤៧ គ.ស ២០០៣)

សំណួរ

១. តើព្រះពុទ្ធទាំងប្រាំអង្គក្នុងអត្ថបទរឿងនេះ ព្រះនាមអ្វីខ្លះ ? ហេតុដូចម្តេច បានជាមានព្រះ
នាមបែបនេះ ?
២. តើប្រវត្តិនៃតួអង្គព្រះពុទ្ធទាំងប្រាំអង្គនេះ បានផ្តល់តម្លៃអប់រំយ៉ាងណាខ្លះ ? ចូរបញ្ជាក់ ?
៣. ហេតុដូចម្តេច បានជាប្រជារាស្ត្រខ្មែរនិយមពិធីអកអំបុក សំពះព្រះខែ ។
៤. តើកត្តាចំបងអ្វីខ្លះ ដែលនាំឱ្យទន្សាយពោធិសត្វសុខចិត្តលះបង់អាយុជីវិតឱ្យដល់ព្រាហ្មណ៍ ?
តើការលះបង់បែបនេះ មាននៅក្នុងទ្រឹស្តី ឬលទ្ធិណាមួយ ?
៥. ចូរអ្នកឆ្លុះបញ្ចាំងតាមរយៈអត្ថបទនេះ អំពីជំនឿរបស់ជនជាតិខ្មែរ ។



សញ្ញាកត់ស្ទូរអន្តរជាតិ

ចូរអ្នកអានសូរព្យញ្ជនៈ សូរស្រៈក្នុងតារាងដូចខាងក្រោម និងសរសេរពាក្យជាសញ្ញាកត់ស្ទូរអន្តរជាតិ (API) :

សូរព្យញ្ជនៈ	សូរស្រៈ	សូរស្រៈ
សញ្ញាកត់ស្ទូរជាខ្មែរនិងជា API	សញ្ញាកត់ស្ទូរជាខ្មែរនិងជា API	សញ្ញាកត់ស្ទូរជាខ្មែរនិងជា API
+ ក - គ [k]	+ អ [ɓ:]	+ អ័ [ɒ]
+ ខ - ឃ [kh]	+ អា [ɑ:]	+ អា [a]
+ ច - ជ [c]	+ អឺ [œ:]	+ អិ [ɛ]
+ ឆ - ឈ [ch]	+ អ៊ូ [o:]	+ អិ [ei]
+ ដ - ឧ [d]	+ អើ [aɔ:]	+ អិ [œ]
+ ត - ទ [t]	+ អេ [ɛ:]	+ អុ [ɔ]
+ ថ - ធ [th]	+ អៃ [aɛ:]	+ អៃ [ai]
+ ប - ប៊ [b]	+ អោ [ao:]	+ អោ [au]
+ ប៉ - ព [p]	+ អិ [ɔ:]	+ អិ' [ɔ]
+ ផ - ភ [ph]	+ អិ [i:ə]	+ អិ' [iə]
+ អ - អ៊ [ʔ]	+ អិ [i:]	+ អិ [i]
+ ង - ង [ŋ]	+ អិ [w:]	+ អិ [w]
+ ញ៉ - ញ [ɲ]	+ អ៊ូ [u:]	+ អិ [u]
+ ណ - ន [n]	+ អ៊ិ [ɔ:]	+ អ៊ិ [ɛ]
+ ម៉ - ម [m]	+ អ៊ិ [e:]	+ អ៊ិ [ei]
+ យ៉ - យ [j]	+ អ៊ិ [ɛ:]	+ អ៊ិ [əu]
+ រ៉ - រ [r]	+ អ៊ោ [o:]	
+ ឡ - ល [l]	+ អ៊ិ [oa:]	
+ វ៉ - វ [v]	+ អ៊ូ [u:ə]	
+ ស - ស៊ [s]	+ អ៊ឺ [w:ə]	
+ ហ - ហ៊ [h]	+ អ៊ឺ [i:e]	

លំហាត់

១. ចូរអ្នកសរសេរជាសូរវិទ្យា (API) នូវពាក្យទាំងនេះ ព្រះចន្ទ ដែល យើង រំលឹក កំណើត ទន្សាយ ពោធិសត្វ បុណ្យ អកអំបុក សំពះព្រះខែ ព្រះនាយាលក្ខណ៍ តម្រូវ ដំឡូង ដូង ត្រាវ ឧទ្ទិស ។

២. ចូរអ្នកសរសេរជាសូរវិទ្យាអន្តរជាតិ (API) តាមវគ្គដកស្រង់ខាងក្រោមនេះ ៖

[...] លុះចំណេរក្រោយមក ទើបបណ្តាជននាំគ្នារំលឹកកំណើតទន្សាយពោធិសត្វនេះ ធ្វើពិធី បុណ្យ ដែលហៅថា “អកអំបុក សំពះព្រះខែ” សំពះព្រះនាយាលក្ខណ៍ ព្រះពោធិសត្វនោះឯង ដោយនាំគ្នាជ្រើសរើសចំណីណា ដែលជាទីគាប់ចិត្តតម្រូវនឹងអធ្យាស្រ័យនៃសត្វទន្សាយមាន “ចេក អំបុក ដំឡូង ត្រាវ” ជាដើម យកមកឧទ្ទិសថ្វាយផង ជាហូរហែ ហើយក្លាយជាទំនៀមមករហូតដល់ សព្វថ្ងៃ ។ [...]



តថភាពនាសម័យអាណានិគមនិយម



ក. សិក្សាពាក្យគន្លឹះ

- រើស៊ីដង (ន) : អ្នកតំណាង ជាតិបារាំង ។
- រើស៊ីដងស៊ីបេរីយើរ (ន) : អ្នកតំណាងជាន់ខ្ពស់ ជាតិបារាំង ។
- ថែវ (ន) : រោងជួរមានសណ្ឋានវែង បរិវេណ ។
- ឡែឡូ (គុប្បកិ.វិ) : ក្មេងក្មាងខ្លាំងៗឥតប្រយោជន៍ ឥតគោរពកោតក្រែង (និយាយឡែឡូ សំដីឡែឡូ) ។
- ពិធីសូមខមាទោស (ន) : ពិធីសុំឱ្យអត់ទោស ការសុំឱ្យអត់ទោសពីសំណាក់វត្តសក្តិសិទ្ធិ ។
- រណែងរណោង (គុប្បកិ.វិ) : ដែលព្យួរ ឬសំយុងចុះដូចគេចងបន្តោង ។
- ពរសព្វសាធុការ (ន) : ការជូនពរជ័យ ។
- ទុរភិក្ស (គុ) : ដំណើរអត់បាយ ឬអត់ឃ្នាន ។

ខ. អភិវឌ្ឍន៍បំណិន

ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការអានអ្នកគប្បីយកចិត្តទុកដាក់គ្រៀមឆ្លើយនិងសំណួរ ទាក់ទងនឹង : តថភាពនាសម័យកាលណាមួយ សង្គមបរិយាកាសនៃរឿង ទំនាស់ វិធីតែងនិពន្ធដែលអ្នកនិពន្ធបានប្រើក្នុងអត្ថបទ ការសរសេរជាសញ្ញាកត់សួរអន្តរជាតិ (API) ។

គ. អត្ថបទ

[...] បារាំងរើសទាហានខ្មែរបានល្មមគ្រប់ចំនួនហើយ នាយទាហានស្ម័គ្រចិត្តទៅនៅក្នុងថែវ ព្រះវិហារព្រះកែវមរកត ហើយនិងហាត់វិធីយុទ្ធសាស្ត្រខ្លះផង ។ ទាហានទាំងនោះមានចិត្តក្លាហាន ណាស់រហូតដល់លែងដឹងស្គាល់ទំនៀមទំលាប់ខ្មែរ លែងគោរពទំនៀមខ្មែរ អ្នកខ្លះស្រែកឡើង ធ្វើ បូកតាមបារាំងឱ្យហើយ ព្រោះជិតបានទៅស្រុកបារាំង ។

អ្នកខ្លះហាត់រៀនដើរពឹងទ្រូងឱ្យហើយ ដើម្បីទៅដល់ស្រុកបារាំងកុំឱ្យឈឺយពេក រីឯអ្នកខ្លះ ទៀតហាត់និយាយបារាំង ។ ទាហានជាច្រើននៅក្នុងព្រះវិហារព្រះកែវ ធ្វើឱ្យទីវត្តអាមាមបាត់សេចក្តី ស្ងប់ស្ងាត់ ។ តាមជំនឿរបស់អ្នកធ្លាប់តែជឿ ទាហានបារាំងដែលនៅក្នុងថែវវិហារព្រះកែវ មានខ្លះចុះ អាចម៍ ខ្លះគ្រុនញាក់ញើរ ព្រោះទាហានទាំងនោះមិនជឿវត្ថុសក្តិសិទ្ធិ ។ តាមការសង្កេតមើលទៅនៅ ពេលនោះទាហានដែលចុះរាករូស គ្រុនញញើញញើរច្រើនតែទាហានរបិលរបិល ឯទាហានដែលចេះ គោរពស្គាល់ខុសត្រូវទំនៀមខ្មែរបានសុខសប្បាយរហូតច្បាំងឈ្នះបានត្រឡប់មកស្រុកវិញ ។ នៅពេល ដែលទាហានចុះរាក ឈឺពោះជាដើមនោះ ទាល់តែមានធ្វើរៀបពិធីសូមឧទាហរណ៍វត្ថុសក្តិសិទ្ធិ ទើប ទាហាននោះលែងឈឺពោះ លែងមានគ្រុនរងា ។

ទាហាននាំគ្នាហាត់ដើរ ហាត់គំនាប់ ហាត់កាន់កាំភ្លើង រាល់ល្ងាចនៅថែវព្រះវិហារព្រះកែវនិង នៅខាងមុខបរមរាជវាំងរហូតដល់ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ១៩១៦ ទើបនាំគ្នាចុះកប៉ាល់ទៅស្រុក បារាំង ។ ទាហានស្ម័គ្រចិត្តនាំគ្នាស្តាយអីវ៉ាន់រណែងដើរចុះកប៉ាល់ ដោយមានញាតិមិត្តឈរ មើលត្រៀមត្រា អ្នកខ្លះមកឈរឱ្យពរសព្វសាធុការ អ្នកខ្លះឈរមើលកប៉ាល់ ។ ចំណែកនារីមាន សង្សារត្រូវទៅដែរនោះ បានបង្ហូរទឹកភ្នែកបក់ដៃហោសង្សារឱ្យត្រឡប់មកវិញឆាប់ៗ ហើយជា ពិសេសល្អចន្ទិយាយនឹងអ្នកតាដងកើ ៖ " សូមលោកតាជួយមើលសង្សារកុំឱ្យបាត់មរតកនៅស្រុក បារាំង " ។ កប៉ាល់ជុកទ័ពហើយ ទាញសញ្ជាបីដង ទើបស្តូរយន្តធាក់ទឹកធ្វើឱ្យកប៉ាល់របេត់មុខទៅតាម ទន្លេមេគង្គ ឆ្ពោះទៅរកសមុទ្រ ។

[...] បន្ទាប់ពីកំណែនិងការទាញពន្ធ នាម៉ឺនប្រជាស្រុកតាំងចាប់ក្តៅចិត្តបន្តិចម្តងៗ ជាហេតុនាំ ឱ្យកើតហេតុភេទខ្លះ ។ បារាំងធ្វើឱ្យខ្មែរក្តៅក្រហាយតាំងពីប្រជាស្រុក នាម៉ឺន ព្រះសង្ឃ ដូចនេះ ហើយបានជានៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ១៩២១ វេលាយប់ នៅលើផ្ទៃអាកាសស្រាប់តែពពក ប្រមូលផ្តុំគ្នាឡើងខ្មៅ ហើយផ្នែកបន្ទោររុងរឿងហាក់ដូចជាសន្តតគ្នាទុកជាមុន ។ អ្នកស្រុកភិតភ័យ ឱបកូនចៅដោយសារខ្លាចស្តូររន្ទះ ។ នៅវេលាម៉ោង ៩ យប់ ស្រាប់តែមានផ្នែកបន្ទោរភ្លៀត ដូចជា គេពុះមេឃហើយបន្តិចមកស្តូរកក្រើកធរណី ។ មិនយូរប៉ុន្មានសំឡេងពីមាត់មួយទៅមាត់មួយថា រន្ទះ

បាញ់ចេតិយព្រះវិហារព្រះកែវមរកតខាងត្បូង ។ ហេតុភេទនេះធ្វើឱ្យប្រជារាស្ត្រនាម៉ឺនមានចិត្តស្រពោន ព្រោះតាមជំនឿថានឹងមានកើតចលាចលឬមានកើតហេតុទុរភិក្សក្នុងស្រុក ។ បន្ទាប់ពីបះបោរមិនសុខចិត្តនឹងរឿងពន្ធ មានហេតុភេទមួយទៀត គឺផ្តាយដុះកន្ទុយជាយូរថ្ងៃ ។

[...] រីឯនៅលើកូនភ្នំតាបាំង ដែលលាតសន្ធឹងតាមបណ្តោយព្រំប្រទល់ឃុំពង្រនិងឃុំក្រាំងលាវហាក់ដូចជាផ្ទះមួយខ្នងដំបូលប្រក់មេឃ ដែលចាំទទួលពួកអ្នកភៀសខ្លួនមកស្នាក់នៅ ។ ពេលយប់សន្តិយា នៅលើកំពូលភ្នំនេះដួនចាស់ខ្លះ ដែលមានអាយុប្រមាណចិតសិបប្លាយឡើងលើខំប្រឹងអុជធ្លុបថ្វាយបង្គំបន់ព្រះសំពះទេពតា សុំឱ្យជួយថែរក្សាកូនចៅដៅសន្តានរបស់ខ្លួន ឱ្យបានផុតពីការចាប់ធ្វើបាបនៃពួកទាហានអាណានិគម ។ ដួនចាស់ខ្លះទៀតខំប្រឹងខ្វែកកាយដីតាមចង្វែកថ្មភ្នំ យកមករោយលើក្បាលបួងសួងនឹកគុណព្រះនាងគង្គីធរណី សុំឱ្យជួយបង្វែងដានបំបាំងភ្នែកពួកទាហានកុំឱ្យចោលភ្នែកមកឃើញភ្នំតាបាំងនិងកុំឱ្យដើរមកចំភ្នំតាបាំង ។ [...]

(ដកស្រង់ចេញពីរឿង ភូមិភិរព្វាន វគ្គទី២-៣ និង ៧ ឆ្នាំ ១៩៦៤-៦៥ អ្នកនិពន្ធ ឌឹម អំ និងខៀក អំ បោះពុម្ពជាសាធារណៈនៅឆ្នាំ ១៩៧១ បោះពុម្ពដោយក្រសួងអប់រំនៅ ឆ្នាំ ១៩៨៧)

សំណួរ

១. តើអត្ថបទនេះ បានបង្ហាញពីសង្គមខ្មែរនាសម័យកាលណាមួយ ?
២. ដោយផ្អែកលើសង្គមវិយាកាសនៃរឿង តើកត្តាអ្វីដែលនាំឱ្យអាណានិគមបារាំង កេណ្ឌរាស្ត្រខ្មែរយកទៅធ្វើជាទាហាន ? ទង្វើបែបនេះត្រឹមត្រូវឬទេ ? ហេតុអ្វី ?
៣. ដោយឆ្លុះតាមរយៈអត្ថបទដកស្រង់នេះ តើក្នុងសម័យកាលនោះ ប្រជារាស្ត្រមានជំនឿទៅលើអ្វីខ្លះ ?
៤. ដូចម្តេចដែលហៅថា ទំនាស់ ? ចូរសិក្សាពីទំនាស់និងវិភាគតួអង្គក្នុងអត្ថបទដកស្រង់នេះ ។
៥. ចូរអ្នកសិក្សាពីវិធីតែងនិពន្ធសំខាន់ៗ ដែលអ្នកនិពន្ធបានប្រើក្នុងអត្ថបទដកស្រង់នេះ ។
៦. ចូរជ្រើសរើសពាក្យមួយព្យាង្គ ដែលមានថ្នាក់ពាក្យជាធាតុ ក្នុងអត្ថបទនេះ ដើម្បីសរសេរជាសញ្ញាកត់សួរអន្តរជាតិ (API) ចំនួន ១០ ពាក្យ ។



រឿងពិធីសុទិកភ្លៀង



ក្នុងការស្តាប់អត្ថបទ ចូរអ្នកកត់ត្រាព្រឹត្តិការណ៍សំខាន់ៗដែលមាននៅក្នុងអត្ថបទនោះពីព្រោះ ព្រឹត្តិការណ៍ទាំងនោះបានជួយយើង ឱ្យយល់ពីខ្លឹមសារអត្ថបទ ។

តទៅនេះចូរអ្នកស្តាប់អត្ថបទ “រឿងពិធីសុទិកភ្លៀង” ដើម្បីត្រៀមឆ្លើយសំណួរដូចខាងក្រោម នេះ ៖

សំណួរ

១. បើតាមចំណងជើងខាងលើនេះ តើរឿងនេះនិយាយពីអ្វី ?
២. តើមានព្រឹត្តិការណ៍អ្វីខ្លះដែលនាំឱ្យមានពិធីនេះកើតឡើង ?
៣. តើព្រះសម្មាសម្ពុទ្ធបរមក្រុងនៃយើង ទ្រង់យោងយកកំណើតជាសត្វអ្វី ? នៅកន្លែងណា ?
៤. ឆ្លៀតឱកាសនៃការរឹងស្មួតបឹងត្រពាំង តើសត្វកុក ត្នាត និងក្រសារមានឥរិយាបថយ៉ាងណាខ្លះ ?
៥. ដើម្បីទប់ស្កាត់និងអំពើរបស់សត្វកុក ត្នាត និងក្រសារ តើស្តេចត្រីវិស័ មានវិធានការយ៉ាងដូចម្តេចខ្លះ ? ចូរបង្ហាញ ។
៦. បើតាមអត្ថបទនេះ តើប្រជាពលរដ្ឋខ្មែរមានជំនឿយ៉ាងណាខ្លះ ? ចូរគូសបញ្ជាក់ ។



សំរេបសំរួលក្នុងក្រុមពិភាក្សា ឬអង្គពិធីសំខាន់

សំរេបសំរួល គឺជាការរៀបចំចាត់ចែងសំរួលនៅក្នុងដំណើរនៃការប្រជុំ ការពិភាក្សា សិក្ខាសាលា ឬពិធីផ្សេងៗ ។ ដើម្បីញ៉ាំងឱ្យពិធីប្រព្រឹត្តទៅដោយភាពរលូននិងទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុកនោះ គឺទាមទារឱ្យមានអ្នកសំរេបសំរួលប្រកបដោយសមត្ថភាពខ្ពស់ ។

សមត្ថភាពសំរេបសំរួលទាំងនោះមានដូចជា ៖

- ចាត់ចែងកម្មវិធី
- មានចំណេះដឹងទូទៅនិងចំណេះដឹងលើប្រធានបទទូលំទូលាយ
- មានឥរិយាបថសមស្ថន
- សំដីសំដៅសមរម្យម៉ត់ចត់
- មានបំណិនក្នុងការសំរេបសំរួល ។

បំណិនសំរេបសំរួលមាន :

១ . ការប្រើពាក្យសំដី

ក. ការប្រើពាក្យសំដី

- សូមអធ្យាស្រ័យ ខ្ញុំបាទ ឬនាងខ្ញុំសូមជួយបន្ថែមត្រង់ចំណុច
- ក្នុងនាមជាអ្នកសំរេបសំរួល ខ្ញុំបាទ ឬនាងខ្ញុំសូមរំលឹកថា ប្រធានបទយើងថ្ងៃនេះ
- ជាការសមស្របហើយ ! ប្រសិនបើយើង (អស់លោក ...) ធ្វើការពិចារណាទៅទៀត ...
- មិនថ្ងៃទេត្រង់ចំណុចនេះ ! ព្រោះបើតាមរបៀបវារៈអង្គប្រជុំនៅថ្ងៃនេះ
- តាងនាមឱ្យអ្នកសំរេបសំរួល ខ្ញុំបាទ ឬនាងខ្ញុំសូមឱ្យអង្គពិធី (អង្គប្រជុំ ...) មេត្តាងាកមករកប្រធានបទខាងដើម ហើយសូមសមាជិកឡើងបញ្ចេញយោបល់
- ។

ខ. សំនួនយល់ព្រម

- គំនិតនេះពិតជាត្រឹមត្រូវ
- ជាការពិតណាស់ ប្រសិនបើ
- មែនហើយ ការពិតនៅតែជាការពិត ព្រោះ
- ខ្ញុំសូមគាំទ្រ
- ត្រឹមត្រូវហើយ
- ។

គ. សំនួនមិនយល់ព្រម

- ប្រសើរណាស់ប៉ុន្តែ
- យើងគួរពិចារណាលើចំណុចផ្សេងវិញ
- យើងគួរដាក់មកប្រធានបទយើងវិញ
- តាមគំនិតអស់លោក លោកស្រីលើកខាងលើនេះ សមម្យ៉ាងដែរ តែ
- តាមមតិលោក លោកស្រីក៏ត្រឹមត្រូវដែរ តែគំនិតលោក-លោកស្រីខាងនេះច្បាស់លាស់ជាង
- ។

២ . ការធ្វើប្រាសពេលវេលា

គឺមានការបែងចែកឱ្យបានសមស្របទៅតាម :

- ទំហំនៃខ្លឹមសារប្រធានបទ
- កាលវេលានៃការបកស្រាយ
- ការសាកសួរខ្លឹមសារ ឬបន្ថែមលើខ្លឹមសារប្រធានបទ ពីសំណាក់អ្នកចូលរួមស្តាប់
- ។

៣ . សំយោគ

គឺជាការប្រមូលខ្លឹមសារកិច្ចពិភាក្សាដោយ :

- បញ្ចូលគ្នានូវគំនិត ឬទស្សនៈវិជ្ជមានក្នុងប្រធានបទ
- បង្ហាញពីមូលហេតុនៃការទទួលយក ឬមិនទទួលយកគំនិតណាមួយនោះ

៤ . សន្និដ្ឋាននិងសរុប

- ទាញយកអត្ថន័យសំខាន់ពីកិច្ចពិភាក្សាលើប្រធានបទនោះ (ក្នុងសង្គម សហគមន៍ គ្រួសារ)
- លើកទឹកចិត្តនិងថ្លែងអំណរគុណអ្នកចូលរួមគ្រប់និន្នាការសមាសភាព (ទាំងគំនិតគាំទ្រនិង ទាំងគំនិតមិនគាំទ្រ) ។

លំហាត់

បន្ទាប់ពីបានស្តាប់សំនួនខាងលើនេះហើយ ចូរអ្នកបែងចែកជាក្រុមដើម្បីពិភាក្សាគ្នា ដោយក្រុម នីមួយៗ ត្រូវមានអ្នកសំរេបសំរួលម្នាក់ ក្នុងការដឹកនាំពិភាក្សា ។



តែងសេចក្តីពន្យល់

អ្នកបានសិក្សាអំណានទី ២ “តថភាពនាសម័យអាណានិគមនិយម” រួចមកហើយ ។ តទៅនេះ ចូរអ្នកលើកអត្ថបទខាងលើមកធ្វើសំណេរតែងសេចក្តីពន្យល់ ដែលមានប្រធានបទដូចខាងក្រោម ៖

ប្រធាន : មានពំនោលមួយឃ្លាចែង ៖ “ក្នុងអត្ថបទ តថភាពនាសម័យអាណានិគមនិយមបាន ឆ្លុះឱ្យឃើញពីផ្នត់គំនិតជំនឿខ្មែរ” ។ ចូរអ្នកធ្វើការពន្យល់ ដោយរកឧទាហរណ៍ក្នុងអត្ថបទមកបញ្ជាក់ ។

ដោយស្ថិតក្រោមឥទ្ធិពលនៃធម្មជាតិនាសម័យបុរាណ មនុស្សតែងតែព្យាយាមបកស្រាយរាល់ បាតុភូតធម្មជាតិ ស្របទៅតាមការយល់ដឹងរបស់ខ្លួន ។ រាល់បំណកស្រាយនីមួយៗ ពេលខ្លះក៏មាន លក្ខណៈវិទ្យាសាស្ត្រ តែពេលខ្លះទៀតពុំអាចបកស្រាយបាន ហើយនាំឱ្យគេមានជំនឿថានឹងមាន កំលាំងអានុភាពណាមួយជំរុញឱ្យកើតមានជាបាតុភូតនោះឡើង ។ តើក្នុងអត្ថបទ “តថភាពនាសម័យ អាណានិគមនិយម” បានឆ្លុះឱ្យឃើញពីជំនឿរបស់ខ្មែរដូចម្តេចខ្លះ ?

តើជំនឿដែលមាននៅក្នុងអត្ថបទខាងលើនេះ ខ្មែរយើងនិយមជឿទៅលើអ្វីខ្លះ ?

ដើម្បីជាគុណប្រយោជន៍ ដល់ការបកស្រាយគំនិតប្រធានខាងលើនេះ យើងគប្បីស្វែងយល់ន័យ នៃពាក្យគន្លឹះប្រធានជាមុនសិន ។ ពាក្យ “ជំនឿ” មានន័យថា ជាការជឿជាក់ទៅលើអ្វីមួយ ដែល ស្តែងចេញតាមរយៈ ការយល់ដឹងរបស់បុគ្គលនីមួយៗ ឬជាតិនីមួយៗ ។ តាមគំនិតប្រធាន មានន័យថា ក្នុងអត្ថបទអំណានទីពីរ ដែលមានចំណងជើងថា តថភាពនាសម័យអាណានិគមនិយម បានឆ្លុះឱ្យ ឃើញពីការជឿរបស់ខ្មែរ មានតាំងពីដើមរៀងមក ។

ជាការពិត បើនិយាយពីជាតិសាសន៍ដែលមានក្នុងលោកយើងនេះ គ្មានជាតិសាសន៍ណាមួយ គ្មានការជឿទៅលើអ្វីមួយនោះឡើយ ។ ដោយហេតុថា វិស័យជំនឿជាការឆ្លុះបញ្ចាំងពីផ្នត់គំនិតជាតិ សាសន៍នោះ ក្នុងទិដ្ឋភាពអរិយធម៌ជាតិខ្លួនយ៉ាងច្បាស់អំពីទស្សនៈ ចិត្តគំនិត ការរស់នៅពីបុរាណ កាលជាដើម ។ យ៉ាងនេះហើយ ទើបអ្នកនិពន្ធយើង បានតាក់តែងជាអត្ថបទ “តថភាពនាសម័យ អាណានិគមនិយម” ដោយភ្ជាប់មកនូវជំនឿផ្សេងៗរបស់ប្រជាពលរដ្ឋខ្មែរ នាសម័យអាណានិគមនិយម បារាំង មកបង្ហាញស្របទៅតាមតថភាពនាសម័យកាលនោះ ។ តួយ៉ាង ខ្មែរយើងនិយមគោរពនិង មានជំនឿទៅលើវត្ថុដែលមាននៅតាមទីអារាមនានា ។ បើគេប្រព្រឹត្តល្មើសដោយប្រការណាមួយមិន គោរពវត្ថុសក្តិសិទ្ធិនោះគេនឹងទទួលផលអាក្រក់ជាមិនខាន គឺត្រូវត្រុតញាក់ញី ឬមួយត្រូវរាកចុះ ជាដើម ។ ដោយហេតុនេះហើយ ទើបនៅក្នុងអត្ថបទខាងលើគេឃើញថា ក្រោយពីបារាំងរើស ទាហានខ្មែរបានល្មមគ្រប់ចំនួន គេក៏បានបញ្ជូនទាហានស្ម័គ្រចិត្តទាំងនោះ ទៅនៅក្នុងថែវព្រះកែវ មរកត ។ ពួកគេបានស្រែកទូទាញធ្វើឱ្យទីវត្តអារាមបាត់សេចក្តីស្ងប់ស្ងាត់ “ខ្លះចុះអាចម៍ ខ្លះត្រុតញាក់ ញី ព្រោះទាហានទាំងនោះមិនជឿវត្ថុសក្តិសិទ្ធ ...” ។ តាមជំនឿរបស់អ្នកស្រុក បើចង់ជាសះស្បើយ

ទាល់តែធ្វើពិធីសូមខមោទោសចំពោះវត្តសក្តិសិទ្ធ ។ ចំពោះជំនឿនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរប្រកាន់ត រៀងមករហូតបច្ចុប្បន្ន ហើយតែងតែមានប្រគំភ្លេងពិណពាទ្យ ថ្វាយដល់វត្តសក្តិសិទ្ធ ហៅថាសា បំណន់ថែមទៀត ។ ជាមួយគ្នានេះដែរ ខ្មែរយើងនៅមានជំនឿទៅលើអ្នកតាថែមទៀត ។ ជាក់ស្តែង ពេលសាច់ញាតិមកជូនដំណើរក្រុមទាហានខ្មែរកំណែទៅប្រទេសបារាំង មាននារីខ្លះបានបង្ហូរទឹក ភ្នែកអាណោះអាណ័យ ខ្លះលួចបន់ស្រន់នឹងអ្នកតាដងកើ “សូមលោកតាជួយមើលសង្សារកុំឱ្យបាត់ មរកតនៅស្រុកបារាំង” ។ ក្រៅពីជំនឿខាងលើនេះ គេនៅនិយមជឿទៅលើអព្វកហេតុធម្មជាតិ ដែល មានផ្កាយដុះកន្ទុយ ឬរន្ធបាញ់ជាដើម ។ ជំនឿនេះ ក៏បានចាក់ចូលទៅក្នុងផ្នត់គំនិតខ្មែរដែរ ។ ក្នុងករណីដែលពួកអាណានិគមនិយមបារាំង បានកាបសង្កត់ក្នុងការទារពន្ធ ធ្វើឱ្យរាស្ត្រ នាម៉ឺនមិន សប្បាយចិត្ត ព្រោះពួកគេពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកប្រាក់បង់ពន្ធឱ្យបានគ្រប់គ្រាន់នោះទេ ។ ស្របជាមួយគ្នានោះនៅវេលាម៉ោង ៩ យប់ស្រាប់តែមានរន្ធកបខ្មោច ដូចគេពុះមេឃហើយបន្តិចមក សួរស្ទើរតែកក្រើកធរណី ។ តាមជំនឿ “ ...និងមានកើតចលាចល ឬមានកើតហេតុទុរភិក្សក្នុងស្រុក” ជាមួយគ្នានោះក៏កើតមានផ្កាយដុះកន្ទុយទៀតផង ។ បើយោលទៅតាមអត្ថបទដែលនេះ គេឃើញ មានជំនឿមួយទៀតរបស់ខ្មែរ គឺការគោរពចំពោះទេវតា ឬអាទិទេព ដោយចាស់ៗដែលគាត់បានគេច ខ្លួនទៅសំរំលើភ្នំតាបាំង ព្រោះភិតភ័យនឹងទាហានបារាំងដេញតាមប្រមាញ់ចាប់នោះ ក៏បានយកដឹមក រោយលើក្បាល ដើម្បីឱ្យព្រះធរណីមកជួយបិទបាំងភ្នែកសត្រូវកុំឱ្យមើលពួកគាត់ឃើញ ឬឱ្យគេច ចេញពីសត្រូវ ។ សមដូចអ្នកនិពន្ធបានបរិយាយ “ដូនចាស់ខ្លះទៀតខំប្រឹងខ្លះកកាយដីតាមចង្វែកថ្មភ្នំ យករោយលើក្បាលបង្ហូរស្លនឹកគុណព្រះនាងគង្គីធរណី សុំឱ្យជួយបង្វែងដានបំបាំងភ្នែកពួកទាហាន កុំឱ្យចោលភ្នែកមក ...” ។

សរុបសេចក្តីមកចំណុចសំខាន់ៗខាងលើនេះ សុទ្ធសឹងជាជំនឿរបស់ប្រជាពលរដ្ឋខ្មែរនាសម័យ អាណានិគមនិយមបារាំង ។ ជំនឿទាំងនេះ បានចាក់ចូលជ្រៅទៅក្នុងផ្នត់គំនិតខ្មែររហូតសព្វថ្ងៃ នេះទៀតផង ។

ឆ្លងតាមការបកស្រាយខាងលើនេះ គេឃើញថា ទស្សនៈប្រធានពោរពេញទៅដោយអត្ថន័យ សំខាន់ៗឱ្យឃើញពីតថភាពសង្គមខ្មែរ ដែលតែងតែប្រកាន់ខ្ជាប់នូវជំនឿផ្សេងៗ ខុសពីជាតិដទៃលើ លោកយើងនេះ ។ បន្ថែមពីនេះទៀត គំនិតប្រធានក៏កាន់តែធ្វើឱ្យគេបានស្គាល់ពីវប្បធម៌ជាតិខ្មែរនិង បានស្គាល់ពីផ្នត់គំនិតខ្មែរ ដែលមានតាំងពីយូរណាស់មកហើយនោះ ។

សំណួរ

- ១. តើអត្ថបទសំណេរនេះមានប៉ុន្មានកថាខណ្ឌ ?
- ២. តើកថាខណ្ឌនីមួយៗ និយាយពីអ្វី ?
- ៣. ចូរអ្នកសិក្សាគំរោងតែងសេចក្តីនេះឡើងវិញ ក្រោយពីអ្នកបានអានរួចមក ។

លំហាត់

ចូរអ្នកសរសេរតែងសេចក្តីប្រធានពន្យល់តាមប្រធានបទណាមួយ ដែលអ្នកពេញចិត្ត :

- ១. មានទស្សនៈមួយចែង ៖ “ក្នុងរឿងបណ្តែតប្រទីប សំពះព្រះខែ អកអំបុក បានបង្ហាញពីជំនឿរបស់ជនជាតិខ្មែរ” ។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់ ។
- ២. គំនិតជាតិនិយមមួយឃ្លាយល់ ៖ “តាមរយៈវិស័យជំនឿ នាំគេឱ្យស្គាល់ពីលក្ខណៈជាតិ” ។ ចូរពន្យល់ដោយលើកយកឧទាហរណ៍មកបញ្ជាក់ ។
- ៣. តាមទស្សនៈរបស់បុព្វបុរសខ្មែរ មួយឃ្លាចែង ៖ “ផ្គត់គំនិតជាតិ គឺជាអត្តសញ្ញាណជាតិ” ។ ចូរពន្យល់ដោយរកអំណះអំណាងមកបញ្ជាក់ ។

ដើម្បីជំរុញឱ្យសំណេរតែងសេចក្តីពន្យល់របស់អ្នកមានអត្ថន័យល្អបាន អ្នកគប្បីអនុវត្តតាមគំរោងខាងក្រោមនេះ :

គម្រោងតែង

១ . សេចក្តីផ្តើម

- លំនាំបញ្ហា : និយាយឱ្យទាក់ទងនឹងប្រធានបទ ។
- ចំណូលបញ្ហា : បញ្ចូលប្រធានបទ ។
- ចំណោទបញ្ហា : បំផុសជាបញ្ហាចោទ ។

២ . តួសេចក្តី

- ឃ្លាភ្ជាប់សេចក្តី : ជាការភ្ជាប់ឃ្លា ឬល្បះពីផ្តើមសេចក្តី មកតួសេចក្តី ។
- ពន្យល់ពាក្យ : ជាពាក្យគន្លឹះសំខាន់ៗ ។
- បកស្រាយ : លើកយកប្រធានបទមកធ្វើការបកស្រាយ ដោយមានគំនិតសំខាន់គាំទ្រ ។

- គំនិតសំខាន់ទី ១
- គំនិតសំខាន់ទី ២
- គំនិតសំខាន់ទី ៣
- គំនិតសំខាន់ទី ៤
- គំនិតសំខាន់ទី ។

ឧទាហរណ៍បញ្ជាក់ : គាំទ្រទៅលើគំនិតសំខាន់ខាងលើ ។

- ក្នុងសង្គម
- ក្នុងអក្សរសិល្ប៍ ។
- ។

- សរុប : បូកសរុបទៅលើការបកស្រាយរួចមកហើយនេះ ។

៣ . សេចក្តីបញ្ចប់

- សន្និដ្ឋានលើទស្សនៈប្រធាន : ជាការឆ្លុះចេញពីការសិក្សាថា តើប្រធានមានឥទ្ធិពល ឬមានតម្លៃយ៉ាងណាខ្លះចំពោះសង្គម ?
- មតិផ្ទាល់ខ្លួន : ជាបទពិសោធន៍ប្រធានបទ ក្នុងការផ្តល់ដំបូន្មាន ឬការអប់រំ ។

បទានុក្រមភាសាខ្មែរ

ថ្នាក់ទី ១០

ក

- កង្វេរ [កង់វេរ] ន : ប្រដាប់មានផ្លែកូក់ធ្វើដោយដៃកមានដងធ្វើពីឈើសម្រាប់ការដើរ ។
- កតញ្ញតាធម៌ [កៈតាញ់-ញុ-តា-] (បាសំ) ន : សេចក្តីដឹងឧបការគុណដែលអ្នកដទៃធ្វើដល់ខ្លួន ។
- កណ្តាជិនា [កាន់ ណាជិនា] ន : ឈ្មោះព្រះរាជធីតានៃព្រះវេស្សន្តរមានក្នុងមហាវេស្សន្តរជាតក ។
- កិត្យានុភាព (បាសំ) ន : អានុភាពនៃកេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ ។
- កៅទ័ណ្ឌសហស្សថាម [កៅទាន់សៈហ័សថាម] ន : ធ្នូដែលមានទម្ងន់បុរស ១០០០ នាក់ទើបលើករួច ។
- ក្នម្ព [ខ្នម] ន : ឈ្មោះឈើមួយប្រភេទដែលមានផ្កាចេញមកសណ្ឋានដូចផ្លែតែម្តងដូចផ្កាថ្ងៃ... ។ ឈើនេះច្រើនដុះនៅដីទំនាប ឬទីត្រពាំងអ្នកស្រុកច្រើនយកក្រួយវាធ្វើជាថ្នាំទាស់ ។
- ក្រសាល (រ.ស) កិ : លេង លំហើយ ។
- ក្របៅ ន : ឈ្មោះឈើមួយប្រភេទមានផ្លែបរិភោគបាន ។
- ក្រវ៉ាន់ [ក្រវ៉ាន់] ន : ឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយស្រដៀងក្លិនផ្កាចេកនួនទុំ ។
- កប់ក្តោង [កប់ក្តោង] គុ : សន្លឹកសន្លាប់ ច្រើនហួសពីការស្មាន ។
- ក្នួច ន : ឈ្មោះវល្លិមើមមួយប្រភេទដើមមានបន្លា មើមមានពិសពុលហើយរមាស់ផង តែបើបន្សាបចេញបរិភោគបាន ។
- កណ្តាលបាត ន : ឈ្មោះឈើមួយប្រភេទស្លឹក ផ្លែ និងក្លិនប្រហែលគ្នានឹងកណ្តាលធំ តែដើមតូចទាបកំពស់ស្មើដើមស្តៃ ។
- ក្រម៉ាញ៉ុង (បា រ) ន : ឈ្មោះតំបន់មួយដែលគេរកឃើញគ្រោងឆ្អឹងមនុស្ស មានរូបរាងដូចគ្នានឹងមនុស្សបច្ចុប្បន្ន ។
- ក្សេមក្សាន្ត [ក្សេម ក្សាន] គុ : ដែលមានសេចក្តីសុខសាន្ត ។
- ក្លស់ ន : ឆត្រមានកំពូលនិងរំភាយ ឬមានតែកំពូលអត់រំភាយក៏មាន ។
- កា (អង់គ្លេស gear) ន : លេខ ស្តីចក្រ ។

• កាសិកព័ស្ត្រ [កាសិកៈព័ស] ន : សំពត់ជ្រលក់ទឹកអម្ពត់ពណ៌លឿងសំរាប់សមណៈក្នុង ព្រះពុទ្ធសាសនាប្រើប្រាស់ ។

• កោមល [កោម័ល] ន : (ក្លាយមកពីពាក្យកមល) ផ្កាល្វក ដួងចិត្ត បេះដូង ។

ខ

• ខ្លឹង ន : ឈ្មោះឈើមួយប្រភេទសំបកនិងផ្លែវាធ្វើជាប្រេងបានផ្កាពណ៌សក្រអូប ។

• ខ្លោះ ពាក្យបុរាណ កំលោះ ។

គ

• គម្ពីរ [គុមពី] ន : សាស្ត្រា ច្បាប់ ធម្មវិន័យ ដែលរួបរួមដោយពួក ដោយបែក ដោយផ្នែក ។

• គម្ពីរព្រះត្រៃបិដក [ត្រៃបិដក] ន : ឈ្មោះគម្ពីរទាំងបីនៃពុទ្ធសាសនាគឺព្រះវិន័យ ព្រះសូត្រ ព្រះអភិធម្ម ។

• គោចរ ន : ដំណើរគ្រាចរ ។

• គោបុរៈ ន : ខ្លោងទ្វារ ។

• គិរីវង្កត [គិរីវង្កត] ន : ឈ្មោះភ្នំមួយក្នុងពួកភ្នំហិមពាន្ត ភ្នំវង្កត (ភ្នំមានសណ្ឋានរៀង) ។

• គុលិកា [គុ លិកា] ន : ដុំមានសណ្ឋានមូលតូចៗ ដុំថ្មរំងាប់រោគដែលគេលញ្ជាជាគ្រាប់មូល តូចៗសំរាប់លេប ។

• គុណធម៌ ន : ធម៌ដែលមានដំណើរចំរើននិងធម៌ដែលមានសេចក្តីសុខ ។

• គុយ [គុយ] ន : ឈ្មោះឈើតូចមួយប្រភេទ មានដើមជារលី ផ្លែមានរសផ្អែមលាយជូរ ប្រើ ជាអាហារ ។

• គូទឹក ន : ស្នាមភ្លោះពីទ្វីវិញ្ញបន្ទាយឬរាំង ។

• គ្រលរ គុ : ដែលនិយាយមិនច្បាស់ ទិលវល់នៅដើមក ។

ច

• ចងសម្ព័ន្ធមេត្រី កិ : ចងភ្ជាប់គ្នា ទាក់ទងគ្នាជាមិត្ត ។

• ចរន្ត ន : ដំណើររត់ ឬហូរ ។

• ចរ [ច] កិ : ដើរ គ្រាច់ ទៅ ប្រព្រឹត្ត ។

• ចតុរង្គ [ចៈតុរង្គ ឬ-រង្គ] គុ ឬ ន : ដែលមានអង្គ៤ កងទ័ពមានអង្គ៤គឺ កងទ័ពជីវី កងទ័ព សេះ កងទ័ពរថ ឬរទេះ កងទ័ពច្រើរជើង ។

• ចង្កាន់ [ចង់ ហាន់] ន : អាហារសំរាប់បព្វជិតក្នុងពុទ្ធសាសនា ។

- ចក្ខុ [ចាក់ខ្មុ] ន : អាយតនៈសម្រាប់មើល សម្រាប់ឃើញរូបផ្សេងៗ (ភ្នែក) ។
- ចក្រ [ចាក់] ន : អ្នកមានចក្រ អ្នកទ្រទ្រង់ចក្រ ងារសេនាបតីក្នុងកម្ពុជរដ្ឋ ។
- ចង្ហុត [ចង់អ្នកត្ថាត] ន : ឈ្មោះឈើមួយប្រភេទ មានសាចរឹងប្រើជាសសរផ្ទះជាប់ល្អ ប៉ុន្តែ ពិបាកអារនិងពិបាកឈូស ។
- ចារបុរស ន : អ្នកស៊ើបការណ៍សំងាត់ ។
- ចិត្តយក្សយង់ ន : ចិត្តកំណាចយោរយោ ។
- ចិញ្ចឹមឆ្នាំង [ចិញ្ចឹមឆ្នាំង] ន : មុខរបរមួយពេលសម្រាប់តែមួយពេល ។
- ចុងបូកី ន បែកខាងកើត ។
- ចុល្លព្រឹក្ស (បាស់) ន : ដើមឈើតូចៗ ។
- ចេស្តា [ចេស ស្តា] ន : ការសំដែងចូកពាឱ្យឃើញតេជះអំណាច ការប្រើអំណាចបញ្ចេញ តេជះ ។
- ច្រកែងទួយ [ច្រកែង តួយ] ន : ឈ្មោះឈើព្រៃម្យ៉ាងសម្រាប់ធ្វើអុសដុត ។

ឆ

- ឆព្វណ្ណរង្សី [ឆ័ព-ព័ណ-ណៈរងសី] ន : រង្សី ៦ ពណ៌ខៀវ លឿង ក្រហម ស ហង្សបាទ ផ្លែក ។
- ឆន្ទៈ [ឆ័នទៈ] ន : សេចក្តីប្រាថ្នា បំណង គំនិត ការយល់ព្រម ។
- ឆ្កែស្រែង ន : ឈ្មោះឈើមួយប្រភេទសំបកក្រាស់សាច់ធ្ងរជ្រោកច្រើនប្រើជាថ្នាំបង្កុយដំបៅ ឬរបួស កោសលាយនិងថ្នាំទៀត ឬជក់កែរោគរិស ឬសដូងខ្យល់ ។

ជ

- ជង្ស (បាស់) ន : ស្មុងជើង ជង្គង់ ។
- ជ្រៃ ន : ឈ្មោះឈើមួយប្រភេទពួកទ្រាំង ពួកត្នោត សាច់ក្នុងដើមគេបុកច្រោះយកជាម្សៅ ប្រើការជានិបាតច្រើនយ៉ាង នំលតម្សៅជ្រៃ ។
- ជ្រៃ ន : ឈ្មោះឈើមានជ័រពពួកដើមពោធិ៍ ពួកល្ងាមានពួររយឹករយាកបួសព័ទ្ធព័ន្ធ ហើយ មានច្រើនប្រភេទដូចជា ជ្រៃពោធិ៍ ជ្រៃក្រឹម ជ្រៃលៀប ជ្រៃត្រាង ជ្រៃវល្លិ ។

ឈ

- ឈើស្នួន ន : ឈើចាក់ធ្មេញ ឬប្រដាប់សំរាប់ជំរះធ្មេញ ។

ដ

- ដង្ហោ [ដង់ កោ] ន : ឈ្មោះឈើមួយប្រភេទ ផ្លែមូលៗមានរសជាតិចត់សម្រាប់ប្រើជាគ្រឿង ជ្រុលក់ ឬយកមកផ្សំជាអាហារក៏បាន ។
- ដកព [ដក ព] ន : ឈ្មោះឈើមួយប្រភេទមានសាច់ស្វិត ហៅក្លាយដក់ពក៏មាន ។
- ដីសណ្ត ន ដែនដីដុះ ។

ឌ

- ឌឺឃ្មុំពីតែក ន : អង់ត្រូប៊ូមីតដែលបង្កើតជាភិលូម ៣ ដែលបន្តមកស្វាក្វី ស្វាឌី មនុស្ស ។

ត

- តប : [ត:ប៉:] ន : ការប្រព្រឹត្តកាន់វត្ថុយ៉ាងតឹង ដើម្បីធ្វើកាយនិងចិត្តឱ្យស្ងប់ ។
- តេជ : [តៃកជ:] ន : អំណាច អានុភាព ។
- តិចសាស (អង់គ្លេស) ន : ឈ្មោះរដ្ឋមួយនៃសហរដ្ឋអាមេរិច ។
- តុសិត [ដុះសិត] ន : ឈ្មោះឋានកាមាវចរស្មតិ ជាន់ទី៤ ។
- តុបតិន ន : ការពាក់ព័ន្ធ ណែងណង ។
- តូរ្យតត្រី [ដូរដន់ត្រី] ន : គ្រឿងភ្លេងដេញ ដំ ផ្លុំ កូត ។
- ត្រៀល ន : ឈ្មោះឈើព្រៃមានផ្លែប្រើជាអាហារបាន ត្រៀលមានពីរប្រភេទ : ត្រៀល ដោះក្របី មានដើមជារស្លឡើងតោងនិងឈើឯទៀត ផ្លែមានទំនងស្រដៀងដោះក្របី ផ្លែជាចង្កោម ។ ត្រៀលល្ងាដុះជាគុម្ពមានដើមតូចៗផ្លែជាចង្កោមតែតូចៗ ។
- ត្របែក ន : ឈ្មោះឈើពួកមួយប្រភេទផ្លែមានរសជាតិជូរផ្អែម ជាដំណាំ ឬដុះឯងតាមព្រៃ កែវរភូមិ ។
- ត្រសង្ក [ត្រសាំង] ន : គ្រឿងភ្លេងធ្វើពីខ្យងសង្ក ។
- ត្រឹកៗ តុ : ដែលមានលំនាំជ្រៀត ។
- ត្រស់ ន : ឈ្មោះឈើរនាមមួយប្រភេទត្រួយមានរសជាតិចត់ ប្រើជាថ្នាំរមាស់កមក៏បាន ។
- ត្រៀក ន : ឈ្មោះឈើម្យ៉ាងច្រើនដុះនៅមាត់សមុទ្រឬព្រៃភ្នំ ។

ថ

- ថាមពលអគ្គិសនី (បា) ន : កំលាំងដ៏លើសលប់ដើរដោយកំដៅឬភ្លើង ។
- ថ្នាន់ ន : ឈ្មោះឈើមួយប្រភេទសន្តានទន្លា តែដុះនៅដីគោក ដំបូកទួល ត្រួយនិងផ្កាជ្រក់ ធ្វើជាអាហារបាន ។

- ថែវ ន : រោងជួរមានសណ្ឋានវែងបរិវេណ ។

ឱ

- ទស្សនវិស័យ [ទះសះនះវិសៃ] ន : ដំណើរគំនិតដែលយល់ឃើញ ។
- ទសទិសា [ទោះទិសា] ន : ទិសទាំង ១០ ។
- ទត [ទត] កិ : មើល (វ.ស) ។
- ទានបារមី [ទានបារមី] ន : ឈ្មោះបារមីទី ១ ក្នុងបារមីទាំង ១០ ។
- ទិវា [ទិវា] ន : ថ្ងៃ ។
- ទិន (បាសំ) ន : ថ្ងៃ ។
- ទិព្វ [ទិព្វ] គុ : ដែលជារបស់ទេវតា ដែលទាក់ទងពួកទេវតា ដែលមានក្នុងញ្ញាណទេវតា
ដូចជា : ត្រចៀកទិព្វ ឱសថទិព្វ ។
- ទិកដៃ (បាសំ) ន : ស្នាដៃល្អ ទេពកោសល្យល្អ ការប៉ិនប្រសប់ ។
- ទុរភិក្ស (បាសំ) ន : ការអត់ឃ្លាន ។
- ទុរគតភាព ន : ភាពក្រខ្សត់ ។
- ទុរគត (បាសំ) គុ : ដែលក្រលំបាក ។
- ទុរគម [ទុរគំ] ន : ឆ្ងាយ ផ្លូវឆ្ងាយ ។
- ទុរវេទន៍ (បាសំ) ន : អារម្មណ៍ឆ្ងាយ ដឹងពីចំងាយ ។
- ទូន្មាន [ទូនមៀន] ន : ការអប់រំ ការប្រៀនប្រដៅ ។
- ទេសចរណ៍ (បាសំ) ន : ការធ្វើដំណើរកំសាន្តលំហែចិត្តកាយ ។
- ទេពនិករ [ទេបនិ.ក] ន : ពពួកទេវតា ។
- ទេពទសសហស្សា [ទេបទោះសះហះសា] ន : ទេវតាទាំងពាន់ ទេវតាទាំងម៉ឺន ។
- ទោម្មេញ ន : សេចក្តីតូចចិត្ត សេចក្តីអន់ចិត្ត ។
- ទ្រុស្តមិត្ត (បាសំ) ន ឬ គុ : អ្នកធ្វើអាក្រក់ចំពោះមិត្ត ដែលធ្វើអាក្រក់ចំពោះមិត្ត ។
- ទ្រគោះ គុ : គំរោះគំរើយបោះបោកឥតគួរសម ។
- ទ្រយឹង ន ឈ្មោះឈើមួយប្រភេទពួកឈើខ្មៅ ផ្លែទំនុកក្លិនក្រអូបស្ងាញ់ប្រើជាចំណីបាន ។
- ទ្វារបាល (បាសំ) ន ឆ្នាំទ្វារ អ្នកយាមទ្វារ ។

ឆ

- ធនុ [ធនុ] ន : អាវុធធ្វើដោយឈើ ឬស្បី ឬជាងទ្រាំងមានដង មានបន្លោះសម្រាប់បាញ់ដោយព្រួញ ។
- ធូញត្រី ន : ឈ្មោះឈើតូចមួយប្រភេទ ច្រើនដុះនៅទំនាបមាត់បឹង មាត់ត្រពាំង ។
- ធ្វើកាល កិ : ស្លាប់ ។
- ធម្មវិន័យ ន : ច្បាប់សម្រាប់បញ្ជាធិតពុទ្ធសាសនា ។
- ធម៌ចន្ទបរិត្ត ន : ធម៌សម្រាប់សូត្រការពារព្រះចន្ទឱ្យគេចផុតពីអន្តរាយ ។
- ធម្មមន្តិរ ន : កន្លែងពិភាក្សាអំពីធម៌ ។

ជ

- នរបតិ [ន:រ:ប៉:ដី ឬ នរប៉:ដី] ន : ម្ចាស់នៃពពួកមនុស្ស ។
- នរក [ន័រក់] ន : ឈ្មោះទីអបាយភូមិ ឬអធោសោក ដែលមានរណ្តៅជាលំនៅនៃសត្វមានបាប នៅរងតាមកម្លាំងកម្មដែលខ្លួនធ្វើ ។
- នទី [ន:ទី] ន : ស្ទឹង ទន្លេ ។
- នមស្តារ [ន:ម៉ុស ស្តា] ន : កិរិយាថ្វាយបង្គំ ការបង្ហោនកាយក្រាបប្រណិប័តន៍ គំនាប់ ។
- នាយសារថី [នាយសារ:ថី] ន : អ្នកបររាជវថ រទេះ ។
- និស្ស័យ [និស-សៃ] ន : ការនៅអាស្រ័យក្រោមឱវាទនិងក្រោមការគ្រប់គ្រងអ្នកដទៃ ការប្រាស្រ័យទាក់ទង ។
- និគមជនបទ [និគំជន់បត់] ន : ទីប្រជុំភូមិ ឬតំបន់នៅតាមខេត្ត ។
- និរោធ [និរោត] ន : សេចក្តីរលត់ ព្រះនិព្វាន ។
- និមន្ត [និមន់] កិ : អញ្ជើញ សូមឱ្យទៅ ឬសូមឱ្យមក ។
- និន្ទា [និនទា] ន : ការរិះគន់ ដំណើរតិះដៀល ។
- និតិន័យ ន : ន័យឬខ្លឹមសាររបស់ច្បាប់ ។

ប

- បរិច្ចាគ [បរិចចាក] ន : ការលះបង់ ការលះទ្រព្យ ការចំណាយទ្រព្យធ្វើជាទាន ។
- បណ្តាជន [បន់ដាជន់] ន : មនុស្សទាំងអស់ មនុស្សទូទៅ ។
- បរលោក [ប-លោក ឬប៉:រ៉:លោក] ន : លោកខាងមុខ លោកឯងនាយ ។
- បសុសត្វ [ប៉:សុ-ស័ត] (បាស័) ន : សត្វចិញ្ចឹម ។

- បពិត្រ ន : ពាក្យសម្រាប់បញ្ជូនក្នុងពុទ្ធសាសនា ហៅក្បាលត្រឹម ឬសេនាបតី ។
- បព្វជា [ប័ប ព័ច ជា] ន : ការបួស ផ្ទុស ។
- បង្ករ [បង់អុល] កិ : ធ្លាក់ភ្លៀង ។
- បរិវារ [បរិវារ] ន : អ្នកបម្រើ អ្នកចោមរោមកំដរ ។
- បញ្ច [ប៉ាញ ចា] ន : គ្រឿងរចនាមានថ្នាក់ មានជាន់សម្រាប់តម្កល់កោដ្ឋដាក់សព ។
- បន្ទាបង់ [បន់ទោបង់] កិ : បន្ថយចេញ នាំបង់ បត់ជើងធំ ។
- បទសរភព្វ [សះរះភ័ញ] (បាសំ) ន : ការសូត្រតាមលំនាំ ឬលើកដាក់សំឡេងទៅតាមឃ្លាសង្កាត់របស់គាថា ឬពាក្យរាយ ។
- បញ្ញត្តិ [ប័ញ្ច-ញ៉ាក់] (បា) ន : សេចក្តីហាមប្រាម បំរាម ។
- បព្វជិត [ប័ប ពៈ ជិត] ន : អ្នកបួស ។
- បដិមា ន : រូបប្រៀប រូបសំណាក រូបតំណាង ។
- បទបាថ [បទ-បាត] (បាសំ) ន : តាមដំណើររឿងរ៉ាវ ។
- បច្ចេកទេស [ប័ច-ចេកៈទេស] (បា) ន : ចំណេះវិជ្ជាពិសេស ជាចំណែកមួយដាច់មុខផ្សេងដោយឡែកខាងសិល្បៈ ឬខាងវិទ្យាសាស្ត្រនីមួយៗ ។
- បាយម៉ាត ន : ឈ្មោះឈើមួយប្រភេទ ស្លឹកមានក្លិនក្រអូបប្រហើរ ។
- បាបកម្ម (បា) ន : អំពើអាក្រក់ ។
- ប្លាត កិ : ជ្រុលជ្រួស ជ្រលួស ខ្មាត ។
- បិយវាចា (បាសំ) ន : វាចាជាទីស្រលាញ់ ។
- បិណ្ឌបាត [បិណ្ឌបាត] កិ : អាហារដែលប្រមូលឱ្យជាដុំដាក់ក្នុងបាត ។
- បិទ្រ កិ : កាន់ត្រកង ឱប ឬទ្រដោយដៃទាំងពីរ ។
- បុព្វទិស (បាសំ) ន : ទិសខាងកើត ។
- បុរិ [បុរិ] ន : ក្រុង ខេត្តធំ រដ្ឋ មណ្ឌល ។
- បុសនាគ ន : ឈើមួយប្រភេទស្លឹកស្រដៀងរំដួល ផ្កាស្រដៀងផ្កាសុរភិត្តែធំៗជាង មានក្លិនក្រអូបល្អហើយប្រើការជាគ្រឿងផ្ទះរាយរងក៏បាន ។
- បើកភ្នែក គុ : ស្វែងយល់ពីការពិត ។
- បេង ន : ឈ្មោះឈើខ្លីមួយប្រភេទ ពួកគ្រញូង ពួកផ្ទង់ ។
- បោក្ខរពសិ [បោកខៈរៈព័ស] (ន) : ភ្លៀងមានអាការៈដូចជាទឹកធ្លាក់លើស្លឹកឈូក ។

- បាតុភូត (បាសំ) (ន) : ហេតុដែលកើតឡើងប្រាកដជាក់ស្តែង ។
- បាក់តេរី (បារាំង) (ន) : ឈ្មោះមេរោគ ។
- ប៉ារ៉ាពីតែក (ន) : ជាអង្គត្រូប្រូម៉ែតដើមដែលបានបង្កើតបុព្វមនុស្ស ។
- ប៉ោឡែ (គុ) : ដែលព្រហ្មហើន ច្រឡោងខាម ។
- បំភាយ (កិ) : ធ្វើឱ្យសាយចេញ ឬភាយចេញ ។
- បំលែង (ន) : ធ្វើឱ្យឃ្លាត រហូតចេញ ។
- ប្រតិព័ទ្ធ [ប្រតិពាត់] (កិ) : ស្រលាញ់ជាប់ចិត្ត ។
- ប្រណិប័តន៍ [ប្រណិបាត់] (កិ) : ការសម្តែងសេចក្តីគោរព ការគំនាប់ ។
- ប្រសូត (កិ) : កើត សម្រាលកូន ។
- ប្រទក្សិណ [ប្រទះសិន] (កិ) : ដើរព័ទ្ធជុំវិញ ។
- ប្រតិកម្ម (បាសំ) ន : អំពើប្រឆាំងតប អំពើតទល់ ។
- ប្រគេន (កិ) : ឱ្យ លើកឱ្យដល់ដៃក្នុងហត្ថបាស ។
- ប្រថាប់ (រ.ស) កិ : គង់នៅ (ឈប់ ឈរ អង្គុយ) ។
- ប្រត្យក្ស [ប្រត្យក] គុ : ច្បាប់ ដែលជាក់ប្រាកដ មែន ពិត ។
- ប្រតិស្តប្បប្រតិដ្ឋ [ប្រដិសប្បប្រដិត] (កិ) : បង្កើត ។
- ប្រទក្សិណ (បា.សំ) (ន) : ការសម្តែងសេចក្តីស្រឡាញ់ដោយដើរព័ទ្ធជុំវិញបុគ្គល ឬវត្ថុអ្វីៗឱ្យ បុគ្គល ឬវត្ថុនោះនៅខាងស្តាំដៃ ។
- ប្រជាធិបតេយ្យ (បា.សំ) (ន) : ភាពនៃប្រទេស ឬរដ្ឋបាលដែលមានប្រជាជនជាធំក្នុងការ ជ្រើសរើសតំណាងរបស់ខ្លួនឱ្យជាអ្នកសម្រេចកិច្ចការប្រទេសជាតិ ។
- ច្រើមច្រើយ (គុ) : ដែលគួរឱ្យស្រឡាញ់ ដែលជាទីស្រឡាញ់ ។
- ប្រសិទ្ធភាព (ន) : ភាពសក្តិសិទ្ធិ ពូកែគុតគាប់ ។
- ច្រេងកំញាន (ន) : ច្រេងចំរាញ់ពីជើងលើកំញាន.
- ប្រារព្ធ [ប្រា-រប់] (កិ) : តាំងផ្ដើម ផ្ដួចផ្ដើមផ្ដងជាមុន ។
- ប្រណីត (បា.សំ) (គុ) : ដែលថ្លៃថ្នាំខ្ពង់ខ្ពស់នើតឆាយ ។
- បរាមុខ (ន) : ការធ្វើឱ្យអាប់មុខមាត់ ការវិនាស ។
- ប្រផេញ (ន) : ឈ្មោះឈើតូចស្លឹកល្អិតស្រដៀងស្លឹកអំពិលមានផ្កាផ្លែចេញពីស្លឹក ។ ប្រផេញ ញីមានផ្កាពណ៌ស ប្រផេញឈ្មោលមានផ្កាពណ៌ក្រហម ។

- បំប (ន) : គ្រិហ៍ខ្ពស់ស្រឡះមានសណ្ឋានមូល ឬកាច់ជ្រុងមានជញ្ជាំងចោះជាប្រហោងព័ទ្ធ ជុំវិញធ្វើទុកនៅត្រង់មុមកំពែងបន្ទាយ ឬទីណាមួយសម្រាប់ពួនយាមត្បាតឃ្នាំ ឬលាក់ខ្លួនពួនចាំ បាញ់តយុទ្ធនិងខ្លាំងសត្រូវ ។

៨

- ផលានិសង្ស [ផៈ-ល៉ា-និ-សង់] : អានិសង្សនៃផល ការហូរមកនៃផល គឺសេចក្តីសុខ សេចក្តីចម្រើន ដែលកើតមកអំពីផលនៃអំពើល្អ ។
- ផលានុផល [ផៈ-ល៉ា-នុ-ផល] (ន) : ផ្លែមុននិងផ្លែក្រោយ ផ្លែតូចនិងផ្លែធំ ។
- ជាហិម (ន) : សម្រាប់ដណ្តប់ ខ្មែរយើងហៅតែចំពោះសំពត់ព្រៃសូត្រ សម្រាប់ប្រើពានា ឬ ដណ្តប់ពេលត្រជាក់ ។
- ផ្កន្ទា [ផ្កន់-ទា] (កិ) : ផ្ទាល់ធ្វើទោស ឬចង់ឱ្យគេវិនាស ។
- ផលកំដៅ (ន) : កម្ដៅដែលភាយចេញពីភ្លើង ឬចរន្តអគ្គិសនី ។
- ផូស៊ីល (ន) : សំណល់ភាវៈរសដែលនៅគង់វង្សកប់ជាប់ក្នុងស្រទាប់សិលា ។

៩

- ពនិតា [ពៈនិតា] (បា.សំ) (ន) : ភរិយា ។
- ពនេចរ (បា.សំ) (ន) : អ្នកត្រាច់ទៅក្នុងព្រៃ ឬប្រាសព្រៃ ។
- ពសុធា [ព័រសុធា] (ន) : ដី ផែនដី ។
- ពណ្ណរាយ [ពន់-ណៈ-រាយ] (គុ) : ភ្លឺថ្លា ល្អប្រពៃ ។
- ពពេច (ន) : ឈ្មោះសត្វស្លាបម្យ៉ាងមាឌតូច ពពួកចាប ។
- ពង្រ (ន) : ឈ្មោះឈើធំមួយប្រភេទមានសាចរឹង មានផ្លែប្រើជាម្ហូរ ។
- ពាជី (ន) : សេះ ។
- ពានា (កិ) : យកសំពត់គ្របដណ្តប់ ព័ទ្ធផ្លែងស្មាម្ខាង ។
- ពិសុទ្ធសន្ធរ [ពិសុតសន់ធ] (គុ) : ស្អាតវិសេស ម៉ត់ហ្មង ឥតមន្ទិល ។
- ពិពិធ [ពិពិត] (គុ) : ច្រើនបែប ច្រើនយ៉ាង ។
- ពិពិធពិពណ៌ [ពិពិតពិព័រ] (គុ) : ច្រើនបែប ច្រើនពណ៌ ។
- ពិគេកង់ត្រូប (ន) : មនុស្សស្វាជារូបរាងជំនាន់ទីមួយរបស់មនុស្ស ។
- ពុទ្ធបាទ (ន) : ជើងព្រះពុទ្ធ ។
- ពុទ្ធបរិស័ទ [ពុត-បរិស័ត] (បា.សំ) (ន) : ជនអ្នកចូលទៅជិតស្តាប់ឱវាទព្រះពុទ្ធ ។

- ពុទ្ធបដិមា (ន) : រូបសំណាក ឬរូបតំណាងព្រះពុទ្ធ ។
- ព្រៃព្រហ្មចារិយ៍ (ន) : ព្រៃដែលមិនធ្លាប់មានមនុស្សចូលដល់ ។
- ពុំជួកាល (គុ) : ដែលខុសកាល ដែលកើតមានក្នុងកាលដ៏ប្លែកខុសធម្មតា ។
- ក្រាច [ព្រៀច] (កិ) : សាចរាចទៅ ចាប់បាចរាចទៅ ។
- ព្រឹទ្ធាចារ្យ [ព្រិត-ធាចា] (ន) : អាចារ្យដែលមានអាយុច្រើន អាចារ្យដែលចាស់ទុំ ។
- ព្រឹត្តិន័យ (បា.សំ) (ន) : ន័យរបស់អំពើ ។
- ព្រះសវនីយ៍ [-សវនី] (គុ) : ដែលគួរស្តាប់ ដែលត្រូវស្តាប់ ។ ខ្មែរច្រើនជា រ.ស ចំពោះតែ ព្រះបន្ទូលរបស់សម្តេចព្រះវររាជជនី ឬសម្តេចព្រះអគ្គមហេសី ។
- ព្រះរាជសុណិសា (ន) : កូនប្រសាស្រី ។
- ព្រះសសុរៈ [-សសុរៈ] (ន) : ព្រះចិត្តាក្មេក ខ្ញីពុកក្មេក ។
- ព្រះព្រហ្មចារិយ [-ព្រិចរិយៈ] (ន) : បែបបទ ឬសណ្តាប់ធ្នាប់របស់ព្រហ្មចារិ ឬព្រហ្មចារិនី ការប្រព្រឹត្តធម៌ដ៏ប្រសើរ ។
- ព្រះភិរុណ [ព្រះភិរុន] (ន) : ភ្លៀង ។
- ព្រះភក្ត្រ [ព្រះភ័ក] (ន) : មុខ (រ.ស) ។
- ព្រះកន្សែង [ព្រះកន់សែង] (កិ) : យំ (រ.ស) ។
- ព្រះហស្ត [ព្រះហ័ស] (ន) : ដៃ ។
- ព្រះពោធិវង្ស [ព្រះពោធិវង់] (ន) : ឋានន្តរទីរាជាគណៈសម្រាប់ឯកថ្នាក់ខ្ពស់ក្នុងកម្ពុជប្រទេស សម្រាប់បព្វជិតជាមហាថេរ រូបណាមួយ អ្នកចេះចាំធម៌វិន័យស្នាត់ប្រាកដ ដែលព្រះករុណា ជាម្ចាស់ជីវិតទ្រង់ព្រះមេត្តាប្រោស ។
- ព្រះបាទា (ន) : ជើង (ស.វ) ។
- ព្រះពោធិសត្វ [-ពោធិស័ត] (ន) : អ្នកដែលមានចិត្ត ឬមានសេចក្តីប្រាថ្នាជាប់នៅក្នុងពោធិ គឺអ្នកដែលកំពុងខំប្រឹងបំពេញបារមីបម្រុងនឹងត្រាស់ជាព្រះពុទ្ធសម្មាសម្ពុទ្ធ ។
- ព្រះជន្ម [ព្រះជន់] (ន) : អាយុ (រ.ស).
- ព្រះក្សិរ [-ក្សិ] (ន) : ទឹកដោះ (រ.ស) ។
- ព្រះសន្តិយា [-សន់ធិយា] (ន) : រាំងនន ឡប់ឡែ រនាំង ឆាក ។
- ព្រះពលំ [-ពល់-លាំង] (ន) : កម្លាំង (រ.ស) ។

- ព្រះបច្ចេកពុទ្ធ [-ប៊ុច-ចេក-ពុត] (ន) : លោកអ្នកត្រាស់ដឹង ចំពោះបានតែខ្លួនមួយសំដែង ធម៌ប្រៀនប្រដៅអ្នកដទៃផងមិនកើត ។
- ព្រះនិវេសន៍ (បា.សំ) (ន) : ព្រះរាជដំណាក់ ។
- ព្រះវិស្ណុ (សំ) (ន) : ឈ្មោះទេវៈមួយអង្គនៅក្នុងព្រហ្មញ្ញសាសនា ។
- ព្រះសិវៈ (សំ) (ន) : ឈ្មោះទេវៈក្នុងព្រហ្មញ្ញសាសនា ។
- ព្រះពុទ្ធ (បា.សំ) (ន) : ឈ្មោះអ្នកដឹកនាំពុទ្ធសាសនា ។
- ព្រះត្រៃបិដក [-ត្រៃ-បី-ដក់] (បា.សំ) (ន) : ឈ្មោះច្បាប់គម្ពីរធម្មវិន័យពុទ្ធសាសនា គឺព្រះវិន័យបិដក សុត្តន្តបិដក អភិធម្មបិដក ។
- ព្រះអាណិក្ស (ន) : ឈ្មោះក្រុមអ្នករាជការមួយក្រុមក្នុងរាជវាំងមានមុខងារជាអ្នកកត់ត្រាព្រះរាជទ្រព្យ ។
- ព្រះទីន័ងឬទីនាំង (ន) : យានជំនិះ ទីអង្គុយ ឬទីសម្រាប់ក្សត្រិយទ្រង់ប្រថាប់ ។
- ព្រះទែន (ន) : ទីសម្រាប់ស្តេចគង់ ។
- ព្រះឱស្ណ (ន) : មាត់ ។
- ព្រះសិវ [-សេវ] (វ.ស) (ន) : ក្បាល ។

ភី

- ភាជន៍ [ភាច] (បា) (ន) : ចាន ប្រដាប់សម្រាប់ដាក់ភោជនអាហារមានបាយជាដើម ។
- ភាពអន្តការ [ភាប-អន់-ការ] (ន) : ភាពងងឹតស្ងួតស្ងួត ។
- ភិក្ខុ (ន) : អ្នកបួសក្នុងព្រះពុទ្ធសាសនាមានថ្នាក់ខ្ពស់ជាងសាមណេរ ។
- ភិយ្យភាព [ភិ-យោភាប] (ន) : ដំណើរច្រើនក្រៃលែង ភាវៈលើសលែង ។
- ភិល្លម (ន) : ការវិវឌ្ឍមួយសេរីនៃទម្រង់សត្វ ឬរុក្ខជាតិ ។
- ភុល : ឧទាហរណ៍ សូរ្យដោយបក្សីស្កុះហើរព្រមគ្នា ឬសូរទឹកខ្លួនចេញជាដើម ។
- ភុជ [ភុជៈ] (ន) : ភ្នែក ដៃ តែក្នុងទីនេះយកដៃ ។
- ភូធរ (ន) : អ្នកទ្រទ្រង់ដែនដី ស្តេច ។
- ភ្លេង (ន) : គ្រឿងដេញ ដំ ផ្លុំ កូតផ្សេងៗសម្រាប់កម្សាន្តចិត្ត ដូចជា ភ្លេងខ្មែរ ភ្លេងចិន ភ្លេងការ ។ល ។
- ភោជន [-ជន់] (ន) : វត្ថុសម្រាប់បរិភោគ អាហារ ។

- ភ្លង (ន) : ឈ្មោះឈើម្យ៉ាងសាចរឹងស្មើមានពីរប្រភេទ គឺភ្លងជូរ ស្លឹកជូរៗបន្តិចប្រើស្មោរ
លាងសំពត់បាននិងភ្លងក្តែកស្លឹកធំៗក្រាស់ជាងភ្លងជូរ ។
- ភ្នូ (ន) : រុក្ខជាតិព្រៃម្យ៉ាង ស្លឹកមានមមិសគ្រើមៗផ្ទៃមានសណ្ឋានមូលមានត្របកជាស្រទាប់រុំ
ជុំវិញ បណ្តាលមានរសជាតិជូរវិភោគបាន ។ ភ្នូមានពីរប្រភេទ គឺភ្នូធំនិងភ្នូបាត ។
- ភ្នាំង (ន) : ឈ្មោះឈើតូចៗមួយប្រភេទដើមតូចទាបៗ ផ្លែតូចៗមូលៗជាចង្កោម ។ ផ្លែទុំមាន
ពណ៌សរលោង ។

ម

- មហិទ្ធិបូទី [ម:ហិត-ធីរិត] (បា.សំ) (ន) : បូទីធំ ឬវិទ្ធានាគ្រែកលែង ឬវិទ្ធិសំបើម ។
- មគ្គុទ្ទេសក៍ [ម័កគុតទេស] (ន) : អ្នកដឹកនាំ ។
- មគ្គបាយាស (បា) (ន) : បាយចំអិនលាយទឹកដោះគោព្រមទាំងគ្រឿងផ្សំមានតម្លៃផ្សេងៗ
ជាច្រើន ។
- មជ្ឈិមបូព៌ី (បា.សំ) (ន) : ភាគកណ្តាលផ្នែកខាងកើត ។
- មយ្ហរ: [ម:យ្ហ] (ន) : ក្លោក ។
- មធុរ: ឬមធុរ [ម:ធុ] (គុ) : ផ្អែម ពីរោះ ឆ្ងាញ់ ។
- មហាធិបតីន្ត [មហាធិបតីន] (ន) : ទេវតាជាអធិបតីធំលើសគេ ។
- មានលក្ខណ៍ (បា.សំ) (ន) : មានភ័ព្វ មានសំណាង មានបុណ្យ ។
- មាតុត្រាម (ន) : អ្នកដែលមានលំអានដូចជាមាតា ។
- មាលា (ន) : ផ្កាកម្រង កម្រងផ្កា ។
- ម្រិត [ម្រឹក] (ន) : សត្វចតុប្បាទព្រៃទូទៅមានសីហា: ខ្លា ឈ្នួស ប្រើស ក្តាន់ រមាំងជាដើម ។
- មុសា (បា.សំ) (កិ) : កុហក ។
- មុតស៊ីក្ខុ (អង់គ្លេស) (ន) : ឈ្មោះរដ្ឋមួយនៃសហរដ្ឋអាមេរិច ។
- មូល (បា.សំ) (ន) : ជុំគ្នា ។
- មេដ្យាទ័រ (បារ) (ន) : របាំងកណ្តាល ។
- មេសង្កៀន (ន) : មេខ្លោង អ្នកការពារព្រំប្រទល់បឹង ឬការពារទ្បត្តនេសាទ ។
- មហិមា [មហិមា] (គុ) : ធំ សម្បើម អស្ចារ្យ ។

យ

- យមុនា [យះមុនា] (ន) : ឈ្មោះទន្លេមួយក្នុងប្រទេសឥណ្ឌាមានចេញឈ្មោះច្រើនអន្លើក្នុង គម្ពីរពុទ្ធសាសនា ។
- យមរាជ [យះមះ-ប្លយំរាជ] (ន) : សេចក្តីស្លាប់ អធិបតីនរក ច្រើនហៅថា ព្រះយម ។
- យុត្តិធម៌ (ន) : សេចក្តីទៀងត្រង់ មិនលំអៀង ។

រ

- រចនាបថ [រ៉ាច់-ចះន៉ា-បត់] (បា.សំ) (ន) : របៀប ឬលំនាំក្នុងការតុបតែង ឬសរសេរ ។
- រថ [រត់] (ន) : យាន ឬរទេះ ។
- រកា (ន) : ឈ្មោះឈើព្រៃមួយប្រភេទ សណ្តាននឹងដើមគ ដើមវាមានបន្លាធំៗ ហើយមានផ្លែ តូចៗខ្លីជាង ។
- រហោថាន (បា.សំ) (ន) : ទីស្ងាត់កំបាំង ។
- របកគំហើញ (បា.សំ) (ន) : ការរកឃើញ ។
- រតន៍ [រ័ត] (បា.សំ) (ន) : វត្ថុ ឬរបស់ដែលញ៉ាំងចិត្តឱ្យរីករាយមានកែវកងត្បូងពេជ្រគ្រប់ ប្រភេទ ។
- រាជនី (រ.ស) (ន) : ស្តេចស្រី ។
- រូបមន្ត (ន) : ក្បួនខ្នាតក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ ។
- រូ រូហាន (ន) : ដូច ដូចជា បីដូច ស្មើនឹង ។
- រេហ៍ពល [រេពល់] (ន) : កម្លាំងបៀតបៀន អ្នកពិឃាត ពួកយោធា ពួកទាហាន ។
- រាំង (ន) : ឈ្មោះឈើមានពីរប្រភេទ គឺរាំងភ្នំឈើធំដុះក្នុងព្រៃភ្នំ ឬទួលធំៗជាឈើមានខ្លឹម ជាប់ធន់បានយូរជាតូនឹងផ្លឹក ។ រាំងអន្លក់ គឺឈើរនាមមួយប្រភេទស្លឹកខ្ចីច្រើនអន្លក់ ឬរបោយ មាន ជាតិចត់ ។
- រំពៃ (កិ) : គន់មើលរឿយៗ រំពៃមើល ។

ល

- លិង្គម [លិង-គះមះ] (បា) : គ្រឿងសម្គាល់របស់បុរសភេទ ។
- លេច (កិ) : អណ្តែតឡើង ផ្សាយចេញ ។
- លេណ [ឡេន] (ន) : គុហាដែលកើតឯក្នុងភ្នំ រូង រូងភ្នំ ។

- លោកិយ [លោកិយៈ ឬកិ] (គុ) : ដែលមានក្នុងលោក ដែលជាប់ទាក់ទងដោយលោក សម្រាប់លោក ។
- លាំង (ន) : ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងស្លឹកច្រេស ខ្លឹមស្រដៀងនាងនួន ខ្លឹមវា ប្រើបានដោយលាយនឹងខ្លឹមនាងនួន ។
- លាំងដៃឬលាំង (ន) : ឈ្មោះឈើពីរប្រភេទ គឺមួយប្រភេទស្លឹកតូចៗជាសំណុំៗ មួយប្រភេទ ទៀតស្លឹកធំៗរាយៗ ច្រើនកើតមានដង្កូវដួង ស៊ីដើម ចេញជ័រជ្រាយគុល ដង្កូវដួងនោះហៅ ថា ដួងលាំងជ័យ ។
- លាំងសាត (ន) : ឈ្មោះឈើមួយប្រភេទផ្លែជាប់គ្នារដឹកចេញពីស្មែង សំបកផ្លែស្តើងសម្បុរស សាច់ជាភ្លែបដូចបង្កោ តែជ្រាយជាងបន្តិច មានរសផ្អែមលាយជូរវន្តិច បរិភោគបាន គ្រាប់ មានរសជាតិល្ងីង ។

្រ

- វរនារី (ន) : ឋានន្តរសក្តិនាយទាហាននាវាចរណ៍ចាប់ពីសក្តិ៤ ឡើងទៅ ។
- វប្បធម៌ (ន) : ការផ្សំបណ្តុះចំណេះវិជ្ជាឱ្យបានលូតលាស់ចំរើន ។
- វឌ្ឍនភាព [វឌ្ឍ នៈ ភាព] (ន) : សេចក្តីចំរើនលូតលាស់ ។
- វង្ស (ន) : ពូជ ត្រកូល អំបូរ ។
- វាយនភណ្ឌ [-យ-ភ័ន] (ន) : គ្រឿងតំបាញ ឬកិ ។
- វិកល (គុ) : ដែលខូខាត មិនគ្រប់គ្រាន់ ពិការ ។
- វិតក្ក [វិត័ក-កៈ ឬ -តក់] (បា. សំ) (ន) : សេចក្តីត្រិះរិះ ឬសេចក្តីសញ្ជឹងគិត ។
- វិញ្ញាណ (ន) : ធម្មជាតិដឹងច្បាស់នូវអារម្មណ៍ ។
- វិបត្តិ (ន) : សេចក្តីវិនាស អន្តរាយ ដំណើរទទួលគ្រោះថ្នាក់ ការរងទុក្ខ សេចក្តីប្រែប្រួល ។
- វិទ្យាសាស្ត្រ (សំ) (ន) : វិជ្ជាមួយប្រភេទដែលរកឃើញដោយការលែងផ្សំ មានការផ្សំធាតុ ជាដើម ។
- វិសាលភាព (បា) (ន) : ភាពធំទូលាយ ។
- វិវត្តន៍ (បា) (ន) : ការប្រែប្រួល ការផ្លាស់ប្តូរ បម្រែបម្រួល ។
- វេហាស៍ [វេហា] (ន) : អាកាស ។
- វេស្សន្តរ [វេស សន់ តៈរិះ ឬ-សន់ដ] (ន) : រវាង ឬទីពាក់កណ្តាលផ្លូវពួកវេស្សៈ ។

សំ

- សក្ការបូជា [សៈការៈបូជា] (ន) : ការគោរព ការធ្វើបដិសណ្ឋារកិច្ច តង្វាយ ជំនូន គ្រឿងបូជាដោយគោរព ។
- សន្តិភាព (ន) : ភាពសុខសាន្ត ភាពស្ងប់ស្ងាត់ ភាពសាន្តត្រាណ ។
- សណ្ឋាន់ (ន) : ឈើនាមមួយប្រភេទ ស្លឹក និងផ្លែមានរសជួរ សម្រាប់ធ្វើជាម្ហូរ ជ្រកក៏បាន ។
- សត្យ [សាត់] (ន) : សេចក្តីពិត ដំណើរទៀង ទៀងទាត់ ទៀងត្រង់ ។
- សត្តសតកមហាទាន [សាត់តៈស័តតៈកៈ-] (ន) : ទានដ៏ធំអស្ចារ្យ មានក្នុងមួយមុខៗ ៧០០ ។
- សមិទ្ធផល (ន) : ផលប្រយោជន៍ដែលបានសម្រេចហើយ ។
- សច្ចាធិដ្ឋាន (ន) : ការតាំងចិត្តទៀងទាត់ ការតាំងប្រកាសពាក្យសច្ចៈ ។
- សប្បុរស (ន) : អ្នកមិនធ្វើអំពើអាក្រក់ ដោយកាយវាចាចិត្ត អ្នកប្រព្រឹត្តល្អ អ្នកត្រឹមត្រូវ ។
- សង្កែ (ន) : ឈ្មោះឈើមួយប្រភេទសាច់សរឹង គេច្រើនដាំតាមភ្លឺស្រែ ស្លឹកជ្រុះនាំឱ្យដីមានជីជាតិល្អជាដើម គឺងាយកើត ងាយដាំ ទោះជាកាប់សល់តែគល់ក៏ដោយចាប់ដុះបានល្អ ។
- សង្ឃឹរ [សង់ ឃ័រ] (ន) : ឈ្មោះឈើមួយប្រភេទមានបន្លាខុបៗ ផ្លែតូច ពេលទុំឡើង សម្បុរក្រមៅ មានរសជួរអែម បរិភោគបាន ។
- សត្វចតុប្បាទ [ចៈតុប-បាត] (បា) (ន) : សត្វមានជើងបួន ។
- សរិរៈ [សៈរិរៈ] (ន) : រាងកាយ ខ្លួនប្រាណ ។
- សហករណ៍ [សៈហៈក] (ន) : ក្រុមហ៊ុន ឬអង្គការដែលប្រមូលផ្តុំ ជនអ្នកបង្កើតផលផ្សេងៗ ។
- សារពាង្គកាយ (ន) : សរីរាង្គ រូបរាង រូបរាងកាយទាំងមូល ។
- សាយណ្ណកាល [សាយ-យ័ន-ហៈកាល] (ន) : វេលារសៀល ពេលល្ងាច ។
- សិប្បកម្ម (ន) : ការងារជំនាញ ។
- សិរសា [សិរៈសា] (ន) : ក្បាល ។
- សីមា (ន) : រដ្ឋ ប្រទេស ។
- សិហនាទ [សិហៈនាទ] (គុ) : បន្តិសួរសៀងដូចសិហៈ ។
- សុភតិគី [សុ-ភៈ-តិ-ថិ] (គុ) : វេលាដែលជាសុភាប្បក្ស ថ្ងៃដែលល្អ ។
- សុបវរ [សុបវ័រ] (គុ) : ល្អប្រសើរ ។

- សុខដុម [សុ-ខៈ-ដុំ] (បា) (ន) : សុខក្រៃលែង ឬការរស់នៅដោយសុខស្រួលឥតមានមោះហ្មង ។
- សុន្ទរកថា (បា.សំ) (ន) : ពាក្យសម្តីសម្រាប់សូត្រថ្លែងសេចក្តីក្នុងទីប្រជុំជន ។
- សុពណី (ន) : មាស ។ (គុ) : ដែលមានពណ៌ ឬសម្បុរល្អ ។
- សុភមង្គល (ន) : មង្គលល្អ សេចក្តីសុខ សេចក្តីចម្រើន ។
- សោភ័ណ (បា.សំ) (គុ) : ល្អហ្មត់ហ្មង ។
- សោមនស្ស [សោមៈន័ស្ស] (គុ) : ត្រេកអរ សប្បាយរីករាយ ។
- ស្មាច់ (ន) : ឈ្មោះឈើមួយប្រភេទសំបកពុកៗ សកៗជាស្រទាប់ សកត្រាំក្នុងជីវិត ហើយស្រង់ពូតធ្វើជាចន្តុះ ហៅចន្តុះស្មាច់ គេច្រើនប្រើឧស ឬធ្វើជាបូសបុករណ្តៅសង់ត្រីហា ។
- ស្ថាបត្យកម្ម [ស្ថាបៈតៈយៈកាំ] (ន) : ការសាងសង់ ឬការស្ថាបនា ។
- ស្វាធាយជយន្តោ [ស្វា-ធាយជៈ-យ័ន-តោ] (បា.សំ) (ន) : ការសូត្រធម៌ប្រោះព្រំសិរីមង្គលសួស្តី ។
- ស្រឡៅ (ន) : ឈ្មោះឈើធំមួយប្រភេទ សណ្ឋានស្រដៀងនឹងត្របែកព្រៃ តែដើមធំជាងសាច់ស្ទើរស្អាត ប្រើការបានច្រើនយ៉ាងដូចជា ក្តារស្រឡៅ ទូកស្រឡៅ តុស្រឡៅ ។

ហ

- ហទយវត្ថុ [ហៈទៈយៈវៈ-] (បា) (ន) : បេះដូង ។
- ហឫទ័យ [ហៈរិទ័យ] (បា) (ន) : ចិត្ត ដួងចិត្ត ទឹកចិត្ត ។
- ហិង្សកិច្ច (បា.សំ) (ន) : ការបៀតបៀន ការធ្វើអាក្រក់ចំពោះគ្នា ។
- ហោដ្ឋារចនាសម្ព័ន្ធ [ហោត-ថា-វ៉ាត់-ចៈន័-សំពាន់] (បា) (ន) : រចនាសម្ព័ន្ធជាន់ទាប ។
- ហៃដែលបិរ (បារ) (ន) : រូបរាងជំនាន់ទី៣ នៃមនុស្សស្វាដែលគេរកឃើញឆ្លងថ្កាមរបស់វា ដូចថ្កាមមនុស្ស ។

អ

- អង្រ្កង (ន) : សុខុមសត្តពួកស្រមោច សម្បុរក្រហម ដើងវែងៗនៅអាស័យនឹងរុក្ខជាតិ ឬលតារល្លិ ប្រមូលស្លឹកឈើជាសម្បុក ខាំឈើផ្សា ហើយពេលខាំវាមាននោមផង ។
- អភិសេក (ន) : ការប្រោះព្រំបាចសាច់គ្រឿងគន្ធពិដោរថ្វាយជ័យចំពោះព្រះពុទ្ធ ឬក្សត្រិយ៍ឱ្យពេញលក្ខណៈ ។
- អនេក (គុ) : ច្រើន ។

- អញ្ជូលី [អាញ្ជុលី] (ន) : ការផ្តុំម្រាមដៃទាំង១០គោរព ។
- អមរនាគេន្ត្រ [អំមះរះនាគេន] (ន) : ដំរីរបស់ទេវតា ។
- អម្ពរ [អំព] (ន) : សំពត់ ។
- អធិដ្ឋាន ឬអធិស្ឋាន (ន) : ការតាំងចិត្តនឹកតំរង់ចំពោះ ។
- អនុទិស (បា) (ន) : ទិសបន្ទាប់ពីទិសធំ ទិសតូច ។
- អបលក្ខណ៍ (បា) (ន) : គ្មានភ័ព្វ អាក្រក់គ្មានបុណ្យវាសនា ប្រាសចាកសេចក្តីល្អអាក្រក់ ។
- អតិសេដ្ឋ (បា) (ន) : ដ៏ប្រសើរក្រៃលែង ។
- អក្ខតហេតុសូរ្យគ្រាស (បា.សំ) (ន) : សូរ្យគ្រាសជាហេតុភេទដ៏អស្ចារ្យ ។
- អង់ត្រូប៊ូមីព (បារ) (ន) : សត្វស្វាវាងមនុស្ស ។
- អរញ្ញប្រទេស [អះវ៉ាញ់-] (ន) : ទឹកខ្ពង់ព្រៃ ។
- អធ្វា [អ័ត-ធ្វា] (បា.សំ) (ន) : ដងផ្លូវ ។
- អហិង្សា (បា.សំ) (ន) : ការមិនបៀតបៀន មិនធ្វើទុក្ខគ្នា ។
- អង្គកបិ (បា.សំ) (ន) : ស្វា ។
- អរុណោទ័យ (បា.សំ) (ន) : ពេលថ្ងៃរះ ។
- អន្តការ (បា.សំ) (ន) : ភាពងងឹត ។
- អយ្យកា [អះយះកា] (ន) : ជីដូន (វ.ស) ។
- អយ្យកោ [អះយះកោ] (ន) : ជីតា (វ.ស) ។
- អរិយធម៌ (បា) (ន) : ភាពនាំឱ្យមានសេចក្តីសុខចម្រើនសម្បូររុងរឿង ។
- អរិយធម៌ហិណ្ឌូ (បា.សំ) (ន) : ភាពរីកចម្រើន ភាពរុងរឿងរបស់ហិណ្ឌូ ។
- អស្សុញ្ញាហ៍ [អ័ស-សៈ-ញ្ញា] (ន) : សេះ ពាជី ។
- អាជានេយ្យ [អាជានីយ] (ន) : សេះ ។
- អាជីវកម្ម (បា.សំ) (ន) : ការប្រកបមុខរបរចិញ្ចឹមជីវិត ។
- ឧបសម្ព័ន្ធ [អ៊ុ-ប័នស័ម-ប័ះនា] (ន) : ការបួសជាភិក្ខុ ។
- ឧត្តម (បា.សំ) (ន) : ភាពខ្ពង់ខ្ពស់រុងរឿងប្រសើរថ្លៃថ្នា ។
- ឧបាសក (បា.សំ) (ន) : បុរសអ្នកបម្រើ ឬកាន់ពុទ្ធសាសនាសិប័ ។
- ឧរូ [អុរូ] (ន) : ភ្លៅ ។
- ឧណ្ហា [អ៊ុនហា] (គុ) : កម្ដៅ ឬក្ដៅបន្តិចៗ ។

- ឯករាជ្យ (បា. សំ) (ន) : ភាពនៃរដ្ឋ ឬប្រទេសដែលមានសិទ្ធិសេរីភាពពេញលេញបរិបូរក្នុងការគ្រប់គ្រងខ្លួនឯងមិនចំណុះប្រទេសដទៃ ។
- ធួយុធុរា [អៃយុធុរា] (ន) : ជាឈ្មោះប្រទេសព្រះរាមក្នុងរឿងរាមកេត្តីខ្មែរ ។
- អំលុង (ន) : កាលដ៏យូរ ។
- អំបែង (ន) : ឈ្មោះឈើមួយប្រភេទជាពួកសារព្រឹក្ស ស្លឹកទ្រវែងៗស្រួចៗពីខាងខ្នង ស្លឹកមានសម្បុរប្រផេះ សំបកមានសរសៃ បើដើមខ្លីគេយកសំបកវាវេញជាខ្សែបានខ្លះ បើដើមធំមានខ្លឹម សម្បុរក្រហមប្រៀងជាប់ស្ងិត គេច្រើនយកទៅធ្វើជាទូករទេះ ។
- ឱរា ឬ ឧរា (បា. សំ) (ន) : ទ្រូង ។
- អ្នកលេង (ន) : ក្រុមអ្នកដៃដល់ ។

យើងបម្រើសេវាកម្ម :

- អភិវឌ្ឍសៀវភៅនិងសម្ភារឧបទេស
- បោះពុម្ព
- ចែកចាយដល់សាលារៀន

WE SERVE :

- book and teaching-aid development
- printing
- distribution to schools



គ្រឹះស្ថានចែកចាយនិងចែកចាយ (គ.ប.ច)
PUBLISHING AND DISTRIBUTION HOUSE (PDH)

បណ្ណាគារ គ.ប.ច
PDH BOOKSHOP

១៤៨ បណ្ណាច្រកនរោត្តម ភ្នំពេញ ទូរស័ព្ទ : ០១៧ ៩៧ ០៣៧ 148, Norodom Boulevard, Phnom Penh, Tel: 023 63 63 033

មានលក់ :

សៀវភៅសិក្សាគោលសម្រាប់សិស្ស សម្រាប់គ្រូ
 សៀវភៅហ្វឹកហាត់ សៀវភៅអំណាចបន្ថែម និង
 សម្ភារឧបទេស ព្រមទាំងសម្ភារការិយាល័យគ្រប់មុខ !

SELLING :

textbooks , teacher's manuals ,
 workbooks , supplementary readers ,
 teaching-aids and stationary !

IBC INTERNATIONAL
 BOOK CENTER
 \$ 3.00

